

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



កំពង់ផែស្វយ័តភ្នំពេញ របាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០២៣

របាយការណ៍

ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣

(គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣)

របស់ក្រុមហ៊ុនស្រុកស្រីសោភ័ណ

១. ព័ត៌មានហិរញ្ញវត្ថុសង្ខេប ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប និងកម្មសិទ្ធិភាព ភាគហ៊ុនិកធម្មតា

១.១. ព័ត៌មានហិរញ្ញវត្ថុសង្ខេប



បរិយាយ		៣១ មីនា ឆ្នាំ២០២៣	៣១ ធ្នូ (*) ឆ្នាំ២០២២ (បានរក្សាការណែនាំឡើងវិញ)	០១ មករា (*) ឆ្នាំ២០២២ (បានរក្សាការណែនាំឡើងវិញ)
ស្ថានភាពហិរញ្ញវត្ថុ (ពាន់រៀល)				
ទ្រព្យសកម្មសរុប		៩៩៥.៣១២.៣៩៦	១.០១៤.៦៥៨.៤៦៩	៨៩៩.១៣០.២២០
ចំណូលសរុប		២៣៣.០៣៩.៤១០	២៤៣.៨៥៧.៦១៣	១៩៣.២០២.៤៣៨
មូលធនសរុប		៧៦២.២៧២.៩៨៦	៧៧០.៨០០.៨៥៦	៧០៥.៩២៧.៧៨២
លទ្ធផលហិរញ្ញវត្ថុ (ពាន់រៀល)		ត្រីមាសទី១ ឆ្នាំ២០២៣	ត្រីមាសទី១ ឆ្នាំ២០២២	ត្រីមាសទី១ ឆ្នាំ២០២១
ចំណូលសរុប		៣០.៧៦១.៣២១	៣៦.២៩៥.៥១០	២៩.០៨៣.៦៧៦
ចំណេញ/(ខាត) មុនបង់ពន្ធ		៩.៨១៤.៦០៦	១៨.៨៧៣.៦១៣	១៥.៨៨៦.៤០៤
ចំណេញ/(ខាត) សុទ្ធក្នុងការិយបរិច្ឆេទ		៧.៩៥៥.៣៧៣	១៤.៣៨៩.៤៤២	១៣.៩៧០.៤២៦
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		(៣.៨៦៣.៩០៥)	១០.១៩៨.៨២៩	១៣.៩៦៨.៧៦៣
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២៣	៣១ ធ្នូ ឆ្នាំ២០២២	០១ មករា ឆ្នាំ២០២២
អនុបាតសាធនភាព (ភាគរយ)		៥,៣៤	៣១,២៨	៣៤,៣០
អនុបាត សន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	១,១៨	១,៧៤	១,៨៨
	អនុបាតចរន្តលឿន (ចំនួនដង)	១,០៩	១,៦៦	១,៨៣
		ត្រីមាសទី១ ឆ្នាំ២០២៣	ត្រីមាសទី១ ឆ្នាំ២០២២	ត្រីមាសទី១ ឆ្នាំ២០២១
អនុបាត ចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម (ភាគរយ)	០,៨០%	១,៦០%	១,៦៣%
	អនុបាតចំណេញធៀបនឹងមូលធន (ភាគរយ)	១,០៤%	២,០២%	២,១១%
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៥៤,៧៣%	៦៧,៧០%	៦៨,៦៧%
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	២៥,៨៦%	៣៩,៦៥%	៤៨,០៣%

ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ (រៀល)	៣៨៤,៦១	៦៩៥,៦៧	៦៧៥,៣៣
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)	១៣,៣៨	២៤,០៦	១៩,៦៩


សម្គាល់៖ សម្រាប់ការបង្ហាញព័ត៌មានប្រៀបធៀប សវនករឯករាជ្យ មានការរាយការណ៍ឡើងវិញ (Restatement):

- * សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មក ថ្ងៃទី១ ខែមករា ឆ្នាំ២០២២
- * សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ និងត្រីមាសទី១ ឆ្នាំ២០២២ (គិតត្រឹមថ្ងៃទី៣១ ខែមីនា)


១.២. ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣)



**ការបែងចែកប្រភេទចំណូលរៀបរយនិងចំណូលសរុបពី
ផលអាជីវកម្ម និងសេវាកម្ម**




ប្រាក់ចំណេញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ (ពាន់រៀល)




■ ចំណូលសរុប
 ■ ប្រាក់ចំណេញមុនបង់ពន្ធ
 ■ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ

អត្រាកំណើនចំណូលសរុប និង ប្រាក់ចំណេញ ប្រចាំឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ (កាន់ត្រឡប់)




ប្រាក់ចំណេញតាមបណ្តាញនីមួយៗ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ធៀបនឹងផែនការឆ្នាំ២០២៣ (កាន់ត្រឡប់)




១.៣. កម្មសិទ្ធិភាព ភាគហ៊ុនិកធម្មតា (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣)

ភាគហ៊ុន	ចំនួនភាគហ៊ុន	កម្មសិទ្ធិភាព
ភាគហ៊ុនប្រភេទ("គ")		
១.រដ្ឋ តំណាងដោយ (ស.ហ.វ.)	៩៣.៧៦៩.១២០	១០០%
ភាគហ៊ុនធម្មតា (ប្រភេទ "ខ")		
១. រដ្ឋ តំណាងដោយ (ស.ហ.វ.)	១៦.៥៤៧.៤៩២	៨០%
ភាគហ៊ុនធម្មតា (ប្រភេទ "ក")		
១. ESOP	២៣៥.៥៣៦	១,១៤%
២. ភាគហ៊ុនិកឯកជន	៣.៩០១.៣៣៧	១៨,៨៦%
សរុបភាគហ៊ុនធម្មតា(ប្រភេទ "ក")	៤.១៣៦.៨៧៣	២០%

* ភាគហ៊ុនធម្មតាសរុប (២០.៦៨៤.៣៦៥ភាគហ៊ុន)។



**តម្លៃជួញដូរភាគហ៊ុនជាមធ្យម (គិតជាព្រៀល) និងបរិមាណជួញដូរជាមធ្យម
(ភាគហ៊ុន) នៃភាគហ៊ុនប្រភេទ "ក"**



២. សមាសភាពក្រុមប្រឹក្សាភិបាល



ឯកឧត្តម ហ្គី ចាន់
ប្រធានក្រុមប្រឹក្សាភិបាល
និយោគក្រុមហ៊ុន គ.ស.ក.



ឯកឧត្តម ស៊ុន បេនា
សមាជិកក្រុមប្រឹក្សាភិបាល
គំនោលក្រសួងសាធារណការ និងដឹកជញ្ជូន




ឯកឧត្តម កែល សឃ្យត្តិ
សមាជិកក្រុមប្រឹក្សាភិបាល
គំនោលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ឯកឧត្តម ម៉ែង សុទិថាតិ
សមាជិកក្រុមប្រឹក្សាភិបាល
គំនោលក្រសួងកសិកម្ម



លោក ហ្គី អែន ហៃនិង
សមាជិកក្រុមប្រឹក្សាភិបាល
អគ្គនាយកដ្ឋាន



អ្នកស្រី ហ្គី អ៊ុយ
សមាជិកក្រុមប្រឹក្សាភិបាល
អគ្គនាយកដ្ឋានប្រកបដោយភារកិច្ចសេដ្ឋកិច្ច



លោក កែល សុទា
សមាជិកក្រុមប្រឹក្សាភិបាល
គំនោលនិយោគ គ.ស.ក.

៣. សេចក្តីផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាល

សម្រាប់ការអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមាន ចំនួន ៣០.៧៦១.៣២១ ពាន់រៀល (៧.៥៣២.១៥៥ ដុល្លារអាមេរិក) សម្រេចបាន ១៧,៦៣% នៃការ គ្រោងផែនការឆ្នាំ២០២៣ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២ ថយចុះចំនួន ៥.៥៣៤.១៨៩ ពាន់រៀល (១.៤០១.០២៥ ដុល្លារអាមេរិក) ឬស្មើនឹង -១៥,២៥%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានសរុបចំនួន ៧.៩៥៥.៣៧៣ ពាន់រៀល (១.៩៤៧.៩៣៧ ដុល្លារអាមេរិក) សម្រេចបាន ១១,៩២% នៃការគ្រោងផែនការឆ្នាំ២០២៣ និងធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២ ថយចុះ ចំនួន ៦.៤៣៤.០២៩ ពាន់រៀល (១.៥៩៣.៦៤៤ ដុល្លារអាមេរិក) ឬស្មើនឹង -៤៤,៧១%។

ដោយឡែក ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិក្នុងត្រីមាសទី១ ឆ្នាំ២០២៣ (Basic Earnings Per Share) គឺចំនួន ៣៨៤,៦១ រៀល (០,០៩ ដុល្លារអាមេរិក)។

សមិទ្ធផលខាងលើអាស្រ័យដោយ ក. ស. ភ. តែងប្រកាន់ភ្ជាប់នូវការយកចិត្តទុកដាក់ក្នុងការ បម្រើសេវាកម្មប្រតិបត្តិការផ្សេងៗអតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់រហ័ស ដើម្បីឆ្លើយតប យ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ចំពោះតម្រូវការរបស់អតិថិជន។ ដាក់ស្តែង ក. ស. ភ. បានប្រើ ប្រាស់គ្រប់យន្តការ តាមរយៈការពង្រឹងគុណភាពសេវាកម្ម ការពង្រីកសមត្ថភាពលើកដាក់ និងផ្ទេរផ្ទុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការជួសជុលថែទាំ ការងារផលធារសាស្ត្រ និងការងារបំពាក់គ្រឿងចក្រ និងឧបករណ៍ថ្មីៗជាដើម។

ក. ទិសដៅការងារអនុវត្តរបស់ ក. ស. ភ.

- បន្តអនុវត្តផែនការសកម្មភាពការងារតាមផែនការដែលបានគ្រោងទុក
- ធានាគុណភាព តម្លៃ តម្លាភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការផ្តល់សេវាកម្មជូនអតិថិជន
- ពង្រីកសេវាកម្ម និងអាជីវកម្មដែលមានស្រាប់ ឱ្យមានលក្ខណៈកាន់តែទូលំទូលាយ និងបង្កើតឱ្យ មានសេវាកម្មថ្មីបន្ថែមទៀតដែលពាក់ព័ន្ធនឹងវិស័យកំពង់ផែ និងភ័ស្តុភារកម្ម
- ពង្រឹងការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងបុគ្គលិក ដើម្បីឆ្លើយតបនឹងការវិវឌ្ឍរបស់អង្គការស្របទៅ នឹងការផ្លាស់ប្តូរចរន្តការវិនិយោគ និងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព
- ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រជាមួយបណ្តាកំពង់ផែក្នុងតំបន់ និងបណ្តា កំពង់ផែដទៃទៀតនៅលើពិភពលោក

- ខិតខំ និងបន្តផ្ដោតការយកចិត្តទុកដាក់លើការធ្វើទំនើបកម្មប្រតិបត្តិការវែង ឱ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា
- បង្កើនខ្ពស់ភាពប្រកួតប្រជែងដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស
- បង្កើតសេវាកម្មកំពង់ផែឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់
- ចូលរួមក្នុងសកម្មភាពសង្គម និងសហគមន៍មូលដ្ឋាន។

ខ. ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ក. ស. ភ. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចំនួន ២ លើក ដូចខាងក្រោម៖

១. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ អាណត្តិទី៨ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣

- បានពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលការងារអាជីវកម្មសេវាកម្ម និងហិរញ្ញវត្ថុ (ដែលបាន និងកំពុងធ្វើសវនកម្មដោយសវនករឯករាជ្យ) ប្រចាំឆ្នាំ២០២២ របស់ ក. ស. ភ.
- បានពិនិត្យ និងកែសម្រួលពាក្យពេចន៍ និងខ្លឹមសារលើប្រការមួយចំនួននៃកិច្ចព្រមព្រៀងស្តីពី កិច្ចសហការវិនិយោគលើការអភិវឌ្ឍចំណតផែរណបពហុបំណងព្រែកអញ្ជាញ UM១ រវាង ក. ស. ភ. និងក្រុមហ៊ុន ភីធីអិលអេស ខូអបភីអេស (PTLS Cooperation Co., Ltd.) ជាមួយ អ្នកជំនាញឡើងវិញ មុននឹងគោរពស្នើសុំការពិនិត្យយល់ព្រមពីក្រសួងអាណាព្យាបាលទាំងពីរ
- បានពិនិត្យ និងអនុញ្ញាតឱ្យ ក. ស. ភ. គោរពស្នើសុំទៅរាជរដ្ឋាភិបាល តាមរយៈក្រសួង អាណាព្យាបាលទាំងពីរ ដើម្បីគោរពស្នើសុំគោលការណ៍អនុញ្ញាតបង្កើតចំណតផែរណប នៅតាមទីតាំងទាំង ៧ ដែលបានលើកឡើង
- បានពិនិត្យ និងអនុញ្ញាតឱ្យ ក. ស. ភ. ធ្វើការសិក្សាលម្អិតលើគម្រោងស្នើសុំជួលដី ដើម្បី អភិវឌ្ឍន៍ជាចំណតផែរណបពហុបំណងស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រួចដាក់ឱ្យ ការពិនិត្យ និងសម្រេចពីក្រុមប្រឹក្សាភិបាល នៅក្នុងកិច្ចប្រជុំនាពេលក្រោយ
- បានពិនិត្យ និងអនុញ្ញាតជាគោលការណ៍ឱ្យ ក. ស. ភ. សហការវិនិយោគជាមួយក្រុមហ៊ុន HUA HAI SHENG SHIPPING INTERNATIONAL LOGISTICS Co.,Ltd. ក្នុងការអភិវឌ្ឍចំណតផែ រណបពហុបំណងស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយត្រូវស្នើសុំការយល់ព្រមពី ក្រសួងអាណាព្យាបាលទាំងពីរ
- បានទទួលជ្រាបនូវរបាយការណ៍សវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅ ក. ស. ភ. សម្រាប់ការិយបរិច្ឆេទ២០២១ ដោយអាជ្ញាធរសវនកម្មជាតិ
- បានពិនិត្យ និងសម្រេចឱ្យ ក. ស. ភ. កំណត់អាយុចូលនិវត្តន៍របស់បុគ្គលិកនៅអាយុ ៦០ឆ្នាំ
- បានពិនិត្យ និងគាំទ្រលើការស្នើសុំទៅក្រសួងអាណាព្យាបាល ដើម្បីគោរពស្នើសុំទៅ រាជរដ្ឋាភិបាលតែងតាំង ឯកឧត្តម ហ៊ុំ បារី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន អគ្គនាយក ក. ស. ភ. ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

២. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៨ អាណត្តិទី៨ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

- បានពិនិត្យ និងអនុម័ត លើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ របស់ ក. ស. ភ.
- បានពិនិត្យ និងសម្រេចលើការបែងចែកប្រាក់ថ្លៃសរសើរជូនបុគ្គលិក ក. ស. ភ. ប្រចាំឆ្នាំ២០២២ និងប្រាក់ចំណេញចូលមូលនិធិនានាប្រចាំឆ្នាំ២០២២
- បានពិនិត្យ និងសម្រេចលើគម្រោងបែងចែកភាគលាភជូនភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុន មានសិទ្ធិបោះឆ្នោតប្រភេទ ក និងប្រភេទ ខ ប្រចាំឆ្នាំ២០២២
- បានពិនិត្យ និងសម្រេចលើគម្រោងកញ្ចប់ប្រាក់កលាភការរបស់ក្រុមប្រឹក្សាភិបាល ក. ស. ភ. សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀតរហូតបញ្ចប់អាណត្តិទី៨
- បានពិនិត្យ និងសម្រេចលើការរៀបចំមហាសន្និបាតភាគហ៊ុនិកលើកទី៨ របស់ ក. ស. ភ.
- បានពិនិត្យ និងសម្រេចអនុញ្ញាតជាគោលការណ៍ឱ្យ ក. ស. ភ. ចូលរួមដេញថ្លៃលើការគ្រប់គ្រងប្រតិបត្តិការចំណត ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត និងចំណតផែទូទៅស្មៅសៀមរាប
- បានទទួលជ្រាបនូវរបាយការណ៍ស្តីពីការរក្សាទីតាំងដីតាមមាត់ទន្លេចំនួន ៣ កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីសាងសង់កំពង់ផែទេសចរណ៍ជាតិ និងអន្តរជាតិរបស់ ក. ស. ភ.
- បានពិនិត្យ និងពិភាក្សាលើសំណើសុំលើកលែងថ្លៃឈ្នួលទីលានស្តុកសំបកកុងតឺន័រ (ICD) ចំនួន ៥០% សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២២
- បានសម្រេចអនុញ្ញាតឱ្យ ក. ស. ភ. សហការវិនិយោគជាមួយក្រុមហ៊ុន Port Stevedoring Company Limited លើការបំពាក់ដងយោងចំនួន ២ គ្រឿងបន្ថែមនៅចំណតផែកុងតឺន័រ LM១៧
- បានទទួលជ្រាបនូវរបាយការណ៍ស្តីពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង ក. ស. ភ. និងកំពង់ផែ Busan Port Authority លើកិច្ចសហការស្តីអំពីប្រតិបត្តិការកំពង់ផែ កំសុភារកម្ម និងការដឹកជញ្ជូនក្នុងប្រទេស។

ក. ស. ភ. មានជំនឿចិត្ត និងគោលជំហរយ៉ាងមុតមាំក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងប្រតិបត្តិការនៅតាមបណ្តាចំណតផែនានា ឱ្យមានតម្លាភាព ឱ្យមានភាពឆាប់រហ័ស ដើម្បីបង្កើននូវទំនុកចិត្ត និងការទាក់ទាញ នៃការផ្តល់សេវាកម្មកំពង់ផែប្រកបដោយស្តង់ដារជូនដល់អតិថិជន។

ក. ស. ភ. សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងនិយ័តកម្មលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលជានិច្ចជាកាលតែងតែគាំទ្រ និងទុកចិត្តដល់សកម្មភាពការងាររបស់ ក. ស. ភ. រៀងរហូតមក។

ថ្ងៃ ពុធ ៦ ខែ មេសា ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧
 ធ្វើនៅភ្នំពេញ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣
 ប្រធានក្រុមប្រឹក្សាភិបាល 

សុខ បេនា

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	
១-ព័ត៌មានសង្ខេប ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប និងកម្មសិទ្ធិភាពភាគហ៊ុនិកធម្មតា	i
២-សមាសភាពក្រុមប្រឹក្សាភិបាល	vii
៣-សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	viii
ផ្នែកទី១ : ព័ត៌មានពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ	១
ក-អត្តសញ្ញាណកម្មពង្សធិស្វយ័តភ្នំពេញ	២
ខ-ដំណើរការធុរកិច្ចសង្ខេប លក្ខណៈនៃធុរកិច្ច	២
គ-ការប្រែប្រួលសំខាន់ៗ ពាក់ព័ន្ធ និងប្រតិបត្តិការធុរកិច្ច	១២
ផ្នែកទី២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	១៣
ក-លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក	១៤
ខ-រចនាសម្ព័ន្ធចំណូល	២០
ផ្នែកទី៣ : របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	២១
ផ្នែកទី៤ : ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	២៣
ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	២៤
ខ-កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	៣៥
គ-ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	៣៧
ឃ-ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	៣៧
ង-ផលប៉ះពាល់ពីអតិផរណា	៣៨
ច-គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	៣៨
ផ្នែកទី៥ : ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការពារវិនិយោគិន	៤០
ហត្ថលេខាអភិបាលកំពង់ផែស្វយ័តភ្នំពេញ	៤៣
ឧបសម្ព័ន្ធទី១៖ ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣	៤៤

ផ្នែកទី១

ព័ត៌មានពាក់ព័ន្ធនឹងបុគ្គលបោះឆ្នោត

ក. អគ្គសញ្ញាណកម្មនៃស្វ័យភ័ណ្ឌ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ : កំពង់ផែស្វ័យភ័ណ្ឌ (ក. ស. ភ.)

ជាអក្សរឡាតាំង : PHNOM PENH AUTONOMOUS PORT (PPAP)

■ អក្សរកូដ : KH១០០០០៤០០០១

■ អាសយដ្ឋាន : អគារលេខ៦៤៩ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

■ លេខទូរស័ព្ទ : +៨៥៥ (០) ២៣ ៤២៧ ៨០២ លេខទូរសារ : +៨៥៥ (០) ២៣ ៤២៧ ៨០២

■ គេហទំព័រ : www.ppap.com.kh អ៊ីម៉ែល : ppapmpwt@online.com.kh

■ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម : CO.៧១៧៥ Et/២០០៤

កាលបរិច្ឆេទ : ២៣/វិច្ឆិកា/២០០៤

■ លេខអាជ្ញាបណ្ណអាជីវកម្ម : ០០១៤ ពណ.ចបព ចេញដោយ: ក្រសួងពាណិជ្ជកម្ម

កាលបរិច្ឆេទ : ០៥/មករា/២០១៥

■ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន លេខ : ០៧៤/១៥/គ.ម.ក./ស.ស.រ

ឈ្មោះបុគ្គលតំណាងបុគ្គលបោះផ្សាយ : **ឯកឧត្តម ហ៊ុំ ធានី**

ខ- ដំណើរការធុរកិច្ចសង្ខេប លក្ខណៈនៃធុរកិច្ច

កំពង់ផែស្វ័យភ័ណ្ឌ (ក. ស. ភ.) គឺជាកំពង់ផែអន្តរជាតិមួយក្នុងចំណោមផែអន្តរជាតិទាំងពីរបស់ប្រទេសកម្ពុជា ដែលបម្រើសេវាដឹកជញ្ជូន នាំចេញកុងតឺន័រ និងទំនិញទូទៅ។ ដូចនេះ ក្នុងនាមជាប្រតិបត្តិករផែ និងអាជ្ញាធរផែ ក. ស. ភ. កំពុងផ្តល់សេវាកម្មផែចម្បងៗ និងសេវាកម្មពាក់ព័ន្ធសំខាន់ៗដទៃទៀតដែលជាដំណើរការធុរកិច្ចរបស់ ក. ស. ភ.។

១. ប្រតិបត្តិការក្នុងនាមជាប្រតិបត្តិករផែ

ក្នុងនាមជាប្រតិបត្តិករផែ ក. ស. ភ. មានភារកិច្ចបម្រើសេវាសំខាន់ៗ រួមមាន ៖

- ផ្តល់សេវាលើកដាក់ទំនិញ ការស្តុកទំនិញ ការច្រកនិងផែទំនិញ ការផ្ទេរនិងផ្ទុក និងការដឹកជញ្ជូនទំនិញកុងតឺន័រ សម្រាប់ការនាំចេញ និងនាំចូលទំនិញឆ្លងប្រទេស
- ផ្តល់សេវាកណ្តាធារកិច្ច នាំនាវាចេញ-ចូល
- ផ្តល់សេវាចំណតផែអ្នកដំណើរ និងទេសចរ TS១
- សេវាកម្មនាវាសណ្តោង សេវាកម្មចង/ដោះពួរនាវា។

២. ប្រតិបត្តិការក្នុងនាមជាអាជ្ញាធរផែ

ក្នុងនាមជាអាជ្ញាធរផែ ក. ស. ភ. មានតួនាទី៖

- ថែទាំផ្លូវនាវាចរណ៍ បំពាក់ឧបករណ៍ជំនួយដល់ការធ្វើនាវាចរណ៍ ដូចជាពោងសញ្ញា និងបង្គោលសញ្ញាសម្គាល់ទិសនាវាចរណ៍ រៀបចំការចូលចតនាវា និងថែរក្សាបរិស្ថានក្នុងមណ្ឌលអាជីវកម្មដែក្នុងពេញ
- ចាត់វិធានការធានាការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យកំពង់ផែ និងការដឹកជញ្ជូននានាតាមផ្លូវទឹក។

៣. សេវាកម្ម/អាជីវកម្ម ផ្សេងទៀត

ជាមួយនឹងការផ្តល់សេវាកម្មស្នូលលើការងារប្រតិបត្តិការផែ និងអាជ្ញាធរផែ ក. ស. ភ. ក៏មានសេវាកម្ម/អាជីវកម្មបន្ទាប់បន្សំផ្សេងទៀត ដែលអាចបង្កើតឲ្យមានចំណូលបន្ថែមដូចជា៖

- សេវាកម្មបូមស្តារ៖ ក. ស. ភ. មានម៉ាស៊ីន និងគ្រឿងចក្របូមស្តារចំនួន ២គ្រឿង សម្រាប់ផ្តល់សេវាកម្មបូមស្តារដើម្បីចាក់បំពេញខ្សាច់ជូនដល់អតិថិជន
- សេវាកម្មគ្រប់គ្រងអាជីវកម្មខ្សាច់៖ ក. ស. ភ. ទទួលបានអាជ្ញាបណ្ណបូមស្តារប្រឡាយនាវាចរណ៍ និងធ្វើអាជីវកម្មខ្សាច់នៅទីតាំងចំនួន ២ ដោយអនុលោមតាមប្រកាសលេខ ០១ និង០២ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល
- សេវាកម្មវាស់ស្ទង់ និងបំពាក់ពោង៖ ក. ស. ភ. មានទទួលផ្តល់សេវាកម្មវាស់ស្ទង់ និងបំពាក់ ពោងតាមតម្រូវការរបស់អតិថិជន
- សេវាកម្មថែទាំ/ជួសជុលសំបកកុងតឺន័រ៖ ក. ស. ភ. មានទទួលផ្តល់សេវាកម្មថែទាំ/ជួសជុល សំបកកុងតឺន័រគ្រប់ប្រភេទទៅតាមតម្រូវការរបស់អតិថិជន
- ការជួលអចលនទ្រព្យ និងគ្រឿងចក្រផ្សេងៗ៖ ក្រៅពីការប្រើប្រាស់អចលនទ្រព្យ និងគ្រឿងចក្រសម្រាប់បម្រើឲ្យការងារអាជីវកម្ម និងប្រតិបត្តិការ អចលនទ្រព្យ និងគ្រឿងចក្រទាំងនោះក៏ត្រូវបានប្រើប្រាស់ និងចាត់ចែងសម្រាប់ការជួល ដើម្បីបង្កើនចំណូលបន្ថែមជូនដល់ ក. ស. ភ. ផងដែរ។

៤. មណ្ឌលអាជីវកម្មផែ

យោងតាមអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០០៩ មណ្ឌលអាជីវកម្មរបស់ ក. ស. ភ. មានប្រវែង ១៦៦គីឡូម៉ែត្រ គិតចាប់ពីទន្លេបួនមុខ៖ ទន្លេមេគង្គលើ ១០០គីឡូម៉ែត្រ ទន្លេមេគង្គ ក្រោម ៦០គីឡូម៉ែត្រ និងទន្លេសាប ៦គីឡូម៉ែត្រ។ ក្នុងនាមអាជ្ញាធរ ក. ស. ភ. មានតួនាទីគ្រប់គ្រងចំណាត់ផែកជននានា នៅក្នុងមណ្ឌលអាជីវកម្ម ដោយរាប់បញ្ចូលទាំងចំណាត់ផែប្រេង និងចំណាត់ផែទំនិញរាយដទៃទៀត។ ដោយឡែក ក. ស. ភ. គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ទៅលើចំណាត់ផែចម្បងចំនួន ៦ រួមមាន៖

- ៤.១. ចំណាត់ផែដែលកំពុងប្រតិបត្តិការ**
- ៤.១.១ ចំណាត់ផែកុងតឺន័រ LM ១៧**

ក្នុងឆ្នាំ២០២២ ក. ស. ភ. បានបញ្ចប់គម្រោងពង្រីកទីលានផ្ទុកកុងតឺន័រ ជំហានទី៣ ដំណាក់កាលទី២ គម្រោងសាងសង់ស្ថានីយ៍សម្រាប់ដំឡើងដងយោង FCC ចំនួន ២គ្រឿង និងការងារតបណ្តាញអគ្គីនីដើម្បីផ្គត់ផ្គង់

ទីលានផ្ទុកកុងតឺន័រជំហានទី៣ខាងលើ។ សម្រាប់ជំហានទី៣ទាំងមូលអាចពង្រីកសមត្ថភាពលើកដាក់កុងតឺន័របាន ២០០.០០០ TEUs ក្នុងមួយឆ្នាំបន្ថែមទៀត។ ដូចនេះបន្ទាប់ពីការសាងសង់គម្រោងខាងលើត្រូវបានបញ្ចប់ ចំណតផែ កុងតឺន័រ LM១៧ មានសមត្ថភាពលើកដាក់កុងតឺន័រ បានរហូតដល់ ៥០០.០០០ TEUs ក្នុងមួយឆ្នាំ។ ចំណតផែ កុងតឺន័រ LM១៧ បច្ចុប្បន្នមានស្ថានភាពផែចំនួន២ ស្ថានភាពទំហំ ៣០០ម៉ែត្រ គុណ ២២ម៉ែត្រ និងស្ថានភាពទំហំ ១៤៩ម៉ែត្រ គុណ ១២ម៉ែត្រ និងបំពាក់ដោយដងយោង TCC ចំនួន ៤គ្រឿង ដងយោង FCC ចំនួន ២គ្រឿង រថស្នូច RTG ចំនួន ១២គ្រឿង គ្រឿងចក្រលើកដាក់លើទីលាន Reach Stacker & Constacker ចំនួន ៥គ្រឿង Sky Stacker ចំនួន ៥គ្រឿង រថយន្តដឹកកុងតឺន័រ ៦៤គ្រឿង និងគ្រឿងចក្រផ្សេងៗ ដែលបាននិងកំពុងបំពេញការងារប្រតិបត្តិការ។

អាសយដ្ឋាន	ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទីតាំងចំណតផែ	ស្ថិតនៅតាមដងទន្លេមេគង្គត្រើយខាងលិច ចម្ងាយ ២៥គីឡូម៉ែត្រ ពីទន្លេ ចតុមុខ ហើយស្ថិតក្នុងទីតាំងនៃរយៈទទឹងខាងជើង ១១°២៨'២៣.៦" និង រយៈបណ្តោយខាងកើត ១០៥°០៨'៤៩.៨"
ទំហំផ្ទៃដីសរុប	៣៨២.២០៩,២៥ ម៉ែត្រការ៉េ
ទំហំផ្ទៃដី ចុះបញ្ជី	៣៧៧.៨៦៩,០០ ម៉ែត្រការ៉េ
ទំហំផ្ទៃដីកំពុងធ្វើប្លង់កម្មសិទ្ធិ	៤.៣៤០,២៥ ម៉ែត្រការ៉េ
ចំណាតនាវា	មាន ៣ ចំណាត សម្រាប់នាវាចំណុះ ៥.០០០ DWT
ទីតាំងបោះយុត្តា	ទីតាំងបោះយុត្តា របស់ចំណតផែកុងតឺន័រ LM១៧ ស្ថិតក្នុងរយៈទទឹងខាង ជើង ១១°២៨'២៨.១៤" និងរយៈបណ្តោយខាងកើត ១០៥°៩'២.៣២" ចន្លោះជម្រៅទឹកពី ៨ម៉ែត្រ ទៅ ១៧ម៉ែត្រ។ បាតទន្លេមានដីភក់ និងខ្សាច់ ហើយចរន្តទឹកមានកម្លាំងខ្លាំងនៅរដូវវស្សា
រលក	ផលប៉ះពាល់មានចាប់ពីខែកុម្ភៈ ដល់ ខែមេសា ដោយកម្ពស់រលក មានចាប់ ពី ០.២០ម៉ែត្រ ដល់ ០.៤៥ម៉ែត្រ គិតនៅខែធ្នូ ឆ្នាំ២០១៥
ជម្រៅស៊ីទិកនាវា	ជម្រៅស៊ីទិកនាវា ប្រែប្រួលពីកម្រិតអប្បបរមា ៤.៥ម៉ែត្រ ក្នុងខែមីនា ដល់ កម្រិតអតិបរមា ៥.៥ម៉ែត្រ ក្នុងខែកញ្ញា (ជម្រៅទឹកសម្រាប់ធ្វើនាវាចរមក ចំណតផែកុងតឺន័រ LM១៧ អាស្រ័យជម្រៅទឹក នៅច្រកគូទីវ)
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង
គ្រឿងចក្រលើកដាក់	ដងយោង (Traveling Cargo Crane, Fixed Cargo Crane) រថស្នូច (Tyred Gantry) គ្រឿងចក្រលើកដាក់លើទីលាន (Folk Lift Reach Stacker Cont-Stacker, Sky Stacker, Empty Reach Stacker) រថយន្តដឹក កុងតឺន័រក្នុង/ក្រៅផែ (Truck & Terminal Tractor)

សម្គាល់៖ *ទំហំដីអាចខុសគ្នារវាងទំហំផ្ទៃដីសរុប និងទំហំផ្ទៃដីចុះបញ្ជី ដោយសារការកាត់ចេញនូវដីចំណីផ្លូវ និងចំណីទន្លេ។

៤.២. ចំណតផែនការបំណង TSM

ចំណតផែនការបំណង TSM ជាចំណតផែនការសម្រាប់ទំនិញរាយ និងទេសចរណ៍ ។ ដោយសារសមត្ថភាពពង្រីកទីលានចំណតផែនការបំណង TSM នៅមានកម្រិត ដើម្បីទទួលកំណើនចរាចរកុងតឺន័រប្រចាំឆ្នាំ ក. ស. ក. បានវិនិយោគលើការអភិវឌ្ឍចំណតផែនការកុងតឺន័រ LM១៧។ ចាប់តាំងពីចំណតផែនការកុងតឺន័រ LM១៧ ត្រូវបានស្ថាបនាចរាចរចំណតផែនការបំណង TSM ត្រូវបានក្លាយទៅជាចំណតផែនការបំណង សម្រាប់បម្រើការលើកដាក់ទំនិញរាយ និងប្រើជាចំណតផែនការដំណើរ និងទេសចរណ៍។ បច្ចុប្បន្ន ក.ស.ក. បាននិងកំពុង រៀបចំកែប្រែចំណតផែនការនេះ ឱ្យក្លាយទៅជាចំណតផែនការដំណើរ និងទេសចរណ៍អន្តរជាតិ ដោយបាននិងកំពុងសាងសង់សាលារងចាំ និងស្ថានីយ៍អ្នកដំណើរ (Tourist Hall) ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៣។

អាសយដ្ឋាន	អគារលេខ ៦៤៩ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទីតាំងចំណតផែនការ	ស្ថិតនៅតាមដងទន្លេសាប ត្រើយខាងលិច ចម្ងាយ ៣,២គីឡូម៉ែត្រ ពីទន្លេចតុមុខ ហើយស្ថិតក្នុងទីតាំងនៃរយៈទទឹងខាងជើង ១១០៣៤'៥៩,៦៨" និងរយៈបណ្តោយខាងកើត ១០៤០'៥៥' ១៧,៤១"
ទំហំផ្ទៃដីចុះបញ្ជី	៨៥.៨៤៦ ម៉ែត្រការ៉េ
ចំណតនាវា	មាន ៣ ចំណត សម្រាប់នាវាចំណុះ ៥.០០០ DWT
ទីតាំងបោះយុត្តា	ទីតាំងអាចបោះយុត្តាបាន គឺនៅទន្លេសាបខាងមុខចំណតផែនការ និងមួយកន្លែងទៀតនៅទន្លេចតុមុខ ដែលស្ថិតក្នុងរយៈទទឹង ខាងជើង ១១០៣៣'៤៦,៩៨" និងរយៈបណ្តោយខាងកើត ១០៤០'៥៦'៣៤,៥៧" មានជម្រៅទឹកពី ៥ម៉ែត្រ ទៅ១៥ម៉ែត្រ។ បាតទន្លេមានដីភក់ និងខ្សាច់ ដែលអាចបោះយុត្តាជាប់បានល្អ
ជម្រៅស៊ីទឹកនាវា	ជម្រៅស៊ីទឹកនាវាប្រែប្រួលពីកម្រិតអប្បបរមា ៤,៥ម៉ែត្រ ក្នុងខែមីនា ដល់កម្រិតអតិបរមា ៥,៥ម៉ែត្រ ក្នុងខែកញ្ញា (ជម្រៅទឹកសម្រាប់ធ្វើនាវាចរមកចំណតផែនការបំណង៣ អាស្រ័យលើជម្រៅទឹក នៅច្រកតូទីវ)
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង
គ្រឿងចក្រលើកដាក់	គ្រឿងចក្រលើកដាក់ (Fork-Lift)

៤.៣ ចំណតផែនការបំណង UML

ដើម្បីជំរុញឱ្យលំហូរប្រតិបត្តិការលើកដាក់ទំនិញនៅចំណតផែនការបំណង UML ឱ្យកាន់តែមានប្រសិទ្ធភាព និងទាក់ទាញអតិថិជនមកប្រើប្រាស់ចំណតផែនការបំណង UML ចំណតផែនការនេះត្រូវធ្វើការកែសម្រួល និងជំរុញឱ្យមានការអភិវឌ្ឍបន្ថែមទៀត ព្រោះថាទីតាំងនេះនៅជាប់ព្រំប្រទល់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលជាសំរោងមាត់ភ្ជាប់រវាងខេត្តនៅភាគខាងជើង និងឈូសឆាយនៃប្រទេសកម្ពុជា ដែលជាតំបន់កសិកម្ម និងកសិ

ឧស្សាហមួយយ៉ាងសំខាន់មកកាន់ទីប្រជុំជនខាងត្បូងប្រទេសរហូតដល់ប្រទេសវៀតណាម។ ដូចនេះចំណតផែរណប ពហុបំណង UML២ បានដើរតួនាទីយ៉ាងសំខាន់ដើម្បីជាកន្លែងប្រមូលផ្តុំសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក និងជាកន្លែង ផ្លាស់ប្តូរទំនិញក្នុងស្រុកនិងក្រៅស្រុក។ អាស្រ័យហេតុនេះ បច្ចុប្បន្ន ក.ស.ភ. បានបញ្ចប់ការសាងសង់ ស្ថានីយ៍ទំហំ ១២ម៉ែត្រ គុណ ៤៦,៩ម៉ែត្រ ហើយ បាននិងកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជំហានទី១ និងគ្រោងនឹងអនុវត្ត គម្រោងជំហានទី២ នៅឆ្នាំ២០២៣ ជាបន្តបន្ទាប់។

អាសយដ្ឋាន	ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ទីតាំងចំណតផែរ	ចំណតផែរណបពហុបំណង UML២ ស្ថិតនៅតាមដងទន្លេមេគង្គត្រើយខាងកើត ចម្ងាយ ១០៣ គីឡូម៉ែត្រ ពីទន្លេចតុមុខ ហើយស្ថិតក្នុងទីតាំងនៃរយៈទទឹងខាង ជើង ១១°៥៧'៤៧,៧៣" និងរយៈបណ្តោយខាងកើត ១០៥°២៨' ៣៣,១៣"
ទំហំផ្ទៃដីសរុប	១៦១,៧០០ ម៉ែត្រការ៉េ
ទំហំផ្ទៃដីចុះបញ្ជី	១៦០,៧២៥ ម៉ែត្រការ៉េ
ទំហំផ្ទៃដីកំពុងធ្វើប្លង់កម្មសិទ្ធិ	៩៧៥ ម៉ែត្រការ៉េ
ចំណតនាវា	ចំនួន ១ (ប៉ុងតុងបណ្តែតទំហំ ៦ម៉ែត្រ x ២៨ម៉ែត្រ) មាន ១ ចំណត សម្រាប់នាវាចំណុះ ៥.០០០ DWT
ទីតាំងបោះយុត្តា	ទីតាំង ដែលអាចបោះយុត្តានៅចំណតផែរណបពហុបំណង UML២ ស្ថិតនៅ ក្នុងរយៈទទឹងខាងជើង ១១°៥៨'៤៣,៤១" និងរយៈបណ្តោយខាងកើត ១០៥°២៨'៩,៥៨" ក្នុងចន្លោះជម្រៅទឹកពី ៦ម៉ែត្រ ទៅ ២០ម៉ែត្រ។ នារដូវ វស្សា នៅបាតទន្លេមានដឹកកំ និងខ្សាច់ ហើយមានចរន្តទឹកមានកម្លាំងខ្លាំង។
រលក	មិនមានផលប៉ះពាល់
ជម្រៅស៊ីទឹកនាវា	ជម្រៅស៊ីទឹកនាវា ប្រែប្រួលពីកម្រិតអប្បបរមា ៤,៥ម៉ែត្រ ក្នុងខែមីនា ដល់ កម្រិតអតិបរមា ៥,៥ម៉ែត្រ ក្នុងខែកញ្ញា (ជម្រៅទឹកសម្រាប់ធ្វើនាវាចរមក ចំណតផែរណបបិទ គឺអាស្រ័យទៅលើជម្រៅទឹក នៅច្រកគូទីវ)
ជម្រៅទឹកផ្លូវនាវាចរ	ចាប់ពីទន្លេចតុមុខទៅដល់ខេត្តត្បូងឃ្មុំ តាមប្រឡាយស្តៅមានទទឹង៦០ម៉ែត្រនិង បណ្តោយ ៣៥០០ម៉ែត្រ។ ជម្រៅទឹក មានជម្រៅ ៥ម៉ែត្រ ក្នុង រដូវប្រាំង (ដោយមានការថែទាំទៀងទាត់)
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ ម៉ោង
គ្រឿងចក្រលើកដាក់	ដងយោងចល័ត (Mobile crane) និងប៉ុងតុង

សម្គាល់៖ *ទំហំដីអាចខុសគ្នារវាងទំហំផ្ទៃដីសរុប និងទំហំផ្ទៃដីចុះបញ្ជី ដោយសារការកាត់ចេញទ្រព្យសិទ្ធិ និងចំណីទន្លេ។

៤.៤. ចំណតផែអ្នកដំណើរ និងទេសចរណ៍ TS១

ចំណតផែអ្នកដំណើរ និងទេសចរ TS១ ជាចំណតផែអ្នកដំណើរចម្បងរបស់ ក. ស. ភ.។ ចំណតផែនេះ ត្រូវបានប្រើប្រាស់ដើម្បីធ្វើជាចំណតផែអ្នកដំណើរក្នុងស្រុក ក៏ដូចជាទៅកំពង់ផែនៃប្រទេសវៀតណាម។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានអ្នកដំណើរឆ្លងកាត់ចំណតផែអ្នកដំណើរ និងទេសចរ TS១ ចំនួន ៥៨.៣១៨ នាក់។ តួលេខនេះរាប់បញ្ចូលទាំងអ្នកដំណើរពីភ្នំពេញទៅចំណតផែក្នុងស្រុកនានា និងពីភ្នំពេញទៅប្រទេសវៀតណាមព្រមទាំងអ្នកទេសចរដែលធ្វើដំណើរឆ្លងកាត់តាមដងទន្លេមេគង្គក្បែររាជធានីភ្នំពេញ។

អាសយដ្ឋាន	វិថីព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទីតាំងចំណតផែ	ចំណតផែអ្នកដំណើរ និងទេសចរ TS១ ស្ថិតនៅតាមដងទន្លេសាបត្រើយខាងលិច ចម្ងាយ ២គីឡូម៉ែត្រ ពីទន្លេចតុមុខ ហើយស្ថិតក្នុងទីតាំងរយៈទទឹងខាងជើង ១១° ៣៤'៣២,៤៥" និងរយៈបណ្តោយខាងកើត ១០៤°៥៥'៣៦,៨៨។
ទំហំផ្ទៃដីចុះបញ្ជី	៦.៦៣៧ ម៉ែត្រការ៉េ
ចំណតនាវា	មានប៉ងកុងចំនួន ៣គ្រឿង
ទីតាំងបោះយុទ្ធា	ទីតាំងអាចបោះយុទ្ធាបាន នៅខាងមុខចំណតផែ តំបន់ទន្លេសាប និងមួយទីតាំងទៀតនៅតំបន់ទន្លេចតុមុខ ស្ថិតក្នុងរយៈទទឹងខាងជើង ១១°៣៣'៤៦,៩៨" និងរយៈបណ្តោយខាងកើត ១០៤°៥៦'២៤,៥៧" ចន្លោះជម្រៅទឹកពី ៥ម៉ែត្រ ទៅ ១៥ម៉ែត្រ។ នារដូវវស្សា បាតទន្លេមានដីភក់ និងខ្សាច់ ដែលជាផ្ទៃមានកម្លាំងទប់ជាប់ល្អ ហើយជម្រើសទីតាំងទី២ ដើម្បីបោះយុទ្ធាមានចរន្តទឹកខ្លាំង។
រលក	ផលប៉ះពាល់មានចាប់ពីខែកុម្ភៈ ដល់ខែមេសា ដោយកម្ពស់រលកមានចាប់ពី ០,១ ម៉ែត្រ ដល់ ០,៣៥ម៉ែត្រ គិតនៅខែធ្នូ ឆ្នាំ២០១៥
ជម្រៅស៊ីទឹក	ជម្រៅស៊ីទឹកប្រែប្រួលពី ៤,៥ម៉ែត្រ ក្នុងខែមីនា ដល់ ៥,៥ម៉ែត្រ ក្នុងខែកញ្ញា (ជម្រៅស៊ីទឹកសម្រាប់នាវាចរាចរកម្មចំណតចំណតអ្នកដំណើរ និងទេសចរណ៍ TS១ គឺអាស្រ័យទៅលើជម្រៅស៊ីទឹក នៅច្រកតូទីវ)
ប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង
គ្រឿងចក្រលើកដាក់	មានប៉ងកុងចំនួន ៣គ្រឿង ដោយមានស្ថានភាពភ្ជាប់ទៅប្រាំងទន្លេ

៤.៥. ចំណតផែរណបពហុបំណង TS១១

ចំណតផែរណបពហុបំណងTS១១ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌបួស្សីកែវ រាជធានីភ្នំពេញ មានចម្ងាយប្រហែល៦,៦គីឡូម៉ែត្រ ឬរយៈពេល ២០នាទី បើគិតពីចំណុចវត្តភ្នំទៅចំណតផែនេះ។ ចំណតផែនេះ គឺជាទីតាំងយុទ្ធសាស្ត្រសំខាន់បំផុតសម្រាប់ចែកចាយ និងប្រមូលផ្តុំទំនិញរវាង អ្នកផលិត និងអ្នកប្រើប្រាស់យ៉ាងសំខាន់ក្នុងតំបន់ ដោយហេតុថា ទីតាំងនេះស្ថិតនៅក្បែរនឹង ទីប្រជុំជន ក្នុងរាជធានីភ្នំពេញ។

ការអភិវឌ្ឍចំណតផែននេះ នឹងសម្រួល ដល់ការកកស្ទះនៃការដឹកជញ្ជូនផ្លូវគោក ចេញចូលទីប្រជុំជន។ ម៉្យាងវិញទៀត ចំណតផែនពហុបំណងTSM មិនអាចធ្វើប្រតិបត្តិការឱ្យអស់លទ្ធភាពបានឡើយ ដោយហេតុថាទីតាំងនេះស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ដែលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់ធ្វើចរាចរណ៍នៅពេលថ្ងៃបានឡើយ។ ដូចនេះដើម្បីជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ក៏ដូចជាសេវាកម្ម Door to Door Service ការអភិវឌ្ឍន៍ចំណតផែនពហុបំណង TS១១ ពិតជាសំខាន់ និងចាំបាច់បំផុតក្នុងការតភ្ជាប់ទំនិញរវាងបណ្តាខេត្តផ្សេងៗ និងរាជធានីភ្នំពេញ ឱ្យមានជម្រើសនិងមានតម្លៃដឹកជញ្ជូនកាន់តែទាប។

អាសយដ្ឋាន	ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ទីតាំងចំណតផែន	ចំណតផែនពហុបំណងTS១១ ស្ថិតនៅតាមដងទន្លេសាប ចម្ងាយប្រហែល ៦ គីឡូម៉ែត្រ ពីទន្លេចតុមុខ ហើយស្ថិតក្នុងទីតាំងនៃរយៈទទឹងខាងជើង ១១០៧'៣៤,៦" និងរយៈបណ្តោយខាងកើត ១០៤០'៥៤' ២៩,៤"
ទំហំផ្ទៃដី	១២.៥៣៣ ម៉ែត្រការ៉េ
ចំណតនាវា	មាន ១ ចំណត សម្រាប់នាវាចំណុះ ៥.០០០ DWT
ទីតាំងបោះយុត្តា	<p>ទីតាំងដែលអាចបោះយុត្តានៅចំណតផែនពហុបំណងTS១១ មាន២ទីតាំង</p> <p>-ទីតាំងទី១៖ ស្ថិតនៅក្នុងរយៈទទឹងខាងជើង ១១០៣៤'២៦,៦" និងរយៈបណ្តោយខាងកើត ១០៤០'៥៥'៥០,៤"</p> <p>-ទីតាំងទី២៖ ស្ថិតនៅក្នុងរយៈទទឹងខាងជើង ១១០៣៣'៣៩,៩" និងរយៈបណ្តោយខាងកើត ១០៤០'៥៦'៥០,៧"</p> <p>ស្ថិតនៅតំបន់ទន្លេចតុមុខពីព្រោះ ស្ថានភាពទន្លេនៅតំបន់ចំណតផែនពហុបំណង TS១១ មានសភាពតូចចង្អៀតពិបាកអោយនាវាបោះយុត្តារង់ចាំ។</p>
រលក	មិនមានផលប៉ះពាល់
ជម្រៅស៊ីទឹក	ជម្រៅស៊ីទឹកប្រែប្រួលពី ៤,៥ម៉ែត្រ ក្នុងខែមីនា ដល់ ៥,៥ម៉ែត្រ ក្នុងខែកញ្ញា (ជម្រៅស៊ីទឹកសម្រាប់នាវាចរាចរមកចំណតផែនពហុបំណងTS១១ គឺអាស្រ័យទៅលើជម្រៅស៊ីទឹក នៅច្រកតូទីវ)
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ ម៉ោង
គ្រឿងចក្រលើកដាក់	ដងយោងចល័ត (Mobile crane), ដងយោង (Fixed Cargo Crane) គ្រឿងចក្រលើកដាក់លើទីលាន (Constacker, Fork-Lift) រថយន្តដឹកកុងតឺន័រក្នុង/ក្រៅផែន (Truck & Terminal Tractor)

៤.៦. ចំណតផែរណបពហុបំណង LM២៦

ចំណតផែរណបពហុបំណងLM២៦ មានទីតាំងស្ថិតនៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ផ្នែកខាងត្បូងនៃប្រទេសកម្ពុជា និងមានចំងាយប្រមាណត្រឹមតែជាង៣គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនខេត្តដូចជា ប្រទេសវៀតណាម។ ចំណតផែរណបពហុបំណងនេះជាទីតាំងដែលមានសក្តានុពលសម្រាប់ប្រជាជនកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញកសិផលចេញទៅប្រទេសវៀតណាម និងនាំចូលមកវិញនូវទំនិញវត្ថុធាតុដើម និងទំនិញគ្រឿងសំណង់។ មិនតែប៉ុណ្ណោះចំណតផែរណបពហុបំណងនេះ នឹងតភ្ជាប់វិស័យទេសចរណ៍តាមបណ្តាខេត្តជិតខាងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន ចំណតផែរណបពហុបំណងនេះបានពង្រីកហេដ្ឋារចនាសម្ព័ន្ធចាក់ខ្សាច់បំពេញទីលាន បំពាក់កុងវ៉ែយ័រ (Conveyor) និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផែផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃលំហូរទំនិញចេញចូលរបស់ប្រទេសទាំងពីរ និងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារសកលលោកឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាចូលរួមចំណែកកាត់បន្ថយការចំណាយភស្តុភារកម្ម និងការប៉ះពាល់ដល់ការប្រើប្រាស់ផ្លូវគោក។ នៅពេលបច្ចុប្បន្ន ចំណតផែរណបពហុបំណង LM២៦ បានបញ្ចប់ការសាងសង់ទីលានរួចហើយ ដែលគ្រោងដាក់ឱ្យប្រើប្រាស់សម្រាប់ប្រតិបត្តិការលើកដាក់ទំនិញរាយជាបណ្តើរៗសិន រហូតដល់មានការលើកដាក់ទំនិញជាកុងតឺន័រនៅជំហានបន្ទាប់។

ក.ស.ភ. បានបំពាក់ Conveyor ចំនួន ១០គ្រឿង ដើម្បីសម្រួលលំហូរប្រតិបត្តិការ ក្នុងការនាំចេញទំនិញកសិផល ដែលបាន និងកំពុងអនុវត្តដាក់ឱ្យប្រើប្រាស់ជាជំហានៗនៅឆ្នាំ២០២២ នេះ។

អាសយដ្ឋាន	ឃុំកោះរកា ស្រុកពាមជរ នៃខេត្តព្រៃវែង
ទីតាំងចំណតផែរ	ចំណតផែរណបពហុបំណង LM២៦ ស្ថិតនៅតាមដងទន្លេមេគង្គក្រោម ត្រើយខាងកើត ចម្ងាយ ១០៣ គីឡូម៉ែត្រ ពីទន្លេចតុមុខ ហើយស្ថិតក្នុងទីតាំងនៃរយៈទទឹងខាងជើង ១០°៥៥'៤០,៥" និងរយៈបណ្តោយខាងកើត ១០៥°១១' ៣០,៦"
ទំហំផ្ទៃដី	២០០.០៤២ ម៉ែត្រការ៉េ
ទំហំដីចុះបញ្ជី	១៥០.២៦២ ម៉ែត្រការ៉េ
ទំហំដីកំពុងធ្វើប្លង់កម្មសិទ្ធិ	៤៩.៧៨០ ម៉ែត្រការ៉េ
ទីតាំងបោះយុត្តា	ទីតាំងដែលអាចបោះយុត្តានៅចំណតផែរណបពហុបំណង LM២៦ មាន២ទីតាំង -ទីតាំងទី១៖ ស្ថិតនៅក្នុងរយៈទទឹងខាងជើង ១០°៥៦'០១,៩" និងរយៈបណ្តោយខាងកើត ១០៥°១១'១៧,៦" -ទីតាំងទី២៖ ស្ថិតនៅក្នុងរយៈទទឹងខាងជើង ១០°៥៥'១០,១" និងរយៈបណ្តោយខាងកើត ១០៥°១១'២៤,៤"
រលក	មិនមានផលប៉ះពាល់
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ ម៉ោង
គ្រឿងចក្រលើកដាក់	ដងយោងចល័ត (Mobile crane) ដងយោងបណ្តោត (Floating crane) និងកុងវ៉ែយ័រ (Conveyer)

៤.៧ ចំណាត់ថែរណបតហុបំណងគ្រោងអភិវឌ្ឍន៍នាពេលអនាគត

៤.៧.១ ចំណាត់ថែរណបតហុបំណង UM ១

ចំណាត់ថែរណបតហុបំណងព្រែកអញ្ជាញ (UM១) មានផ្ទៃដីទំហំផ្ទៃដី ៣,៨ ហិកតា ដែលជាទីតាំងយុទ្ធសាស្ត្រស្ថិតនៅឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណាត់ថែរណបតហុបំណងមួយនេះ គ្រោងនឹងបង្កើតឡើងដើម្បីជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក, ជំរុញកំណើនទំនិញឆ្លងកាត់ ក.ស.ភ. កាត់បន្ថយចំណាយដឹកជញ្ជូន និងភ័ស្តុភារកម្ម, ស្វែងរកប្រភពចំណូលបន្ថែម, បង្កើតជាកន្លែងប្រមូលផ្តុំ និងចែកចាយទំនិញតាមរយៈការតភ្ជាប់ការដឹកជញ្ជូនរវាងផ្លូវទឹក និងផ្លូវគោក, បង្កើនភាពប្រកួតប្រជែងរបស់ ក.ស.ភ. បង្កើតសេវាកំពង់ផែ និងដឹកជញ្ជូនតាមផ្លូវទឹកឱ្យទៅជិតអ្នកប្រើប្រាស់, សម្រួលដល់ការធ្វើពាណិជ្ជកម្មបានកាត់តែល្អប្រសើរ, ជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញការវិនិយោគ, ជួយសម្រួល និងកាត់បន្ថយការប្រើប្រាស់ផ្លូវថ្នល់ ស្ពាន និងបង្កើតឱកាសការងារបន្ថែម សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ដូចនេះចំណាត់ថែរណបតហុបំណងព្រែកអញ្ជាញ (UM១) បានដើរតួនាទីយ៉ាងសំខាន់ដើម្បីជាកន្លែងប្រមូលផ្តុំសកម្មភាព ដឹកជញ្ជូនតាមផ្លូវទឹក និងជាកន្លែងផ្លាស់ប្តូរ ទំនិញក្នុងស្រុកនិងក្រៅស្រុក។ ដោយពិនិត្យមើលឃើញអំណោយផល និងសក្តានុពលពីទីតាំងអភិវឌ្ឍចំណាត់ថែរណបតហុបំណងនេះ ហេតុនេះ ក.ស.ភ. គ្រោងនឹងអភិវឌ្ឍចំណាត់ថែរណបតហុបំណងព្រែកអញ្ជាញ (UM១) សម្រាប់ជំហានទី១ នៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ។

អាសយដ្ឋាន	ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល
ទំហំផ្ទៃដី	៣៨.៣៦២ ម៉ែត្រក្រឡា
រលក	ចាប់ពី ០,២ម៉ែត្រ ដល់ ០,៤ម៉ែត្រ
ជម្រៅស៊ីទឹកនាវា	៤,៥ម៉ែត្រ
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ ម៉ោង
គ្រឿងចក្រលើកដាក់	ដងយោងចល័ត (Mobile crane) និងប៉ុងតុង

៤.៧.២ ចំណាត់ថែរណបតហុបំណងឆ្លូង (ក្រចេះ)

អាសយដ្ឋាន	ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
ទំហំផ្ទៃដីសរុប	៥០០.០០០ ម៉ែត្រក្រឡា
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង

៤.៧.៣ ចំណាត់ថែរណបតហុបំណងបឹងកេត (កំពង់ចាម)

អាសយដ្ឋាន	ភូមិបឹងកេតក្រោម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ទំហំផ្ទៃដីសរុប	២០០.០០០ ម៉ែត្រក្រឡា
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង

៤.៧.៤ ចំណាត់ថវិកាបច្ចុប្បន្នបំណងភ្នំក្រោម (សៀមរាប)

អាសយដ្ឋាន	ភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប
ទំហំផ្ទៃដីសរុប	១០០.០០០ ម៉ែត្រក្រឡា
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង

៤.៧.៥ ចំណាត់ថវិកាបច្ចុប្បន្នបំណងកំពង់ឆ្នាំង

អាសយដ្ឋាន	ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
ទំហំផ្ទៃដីសរុប	៣.១៥០.០០០ ម៉ែត្រក្រឡា
រលក	០,១០ម៉ែត្រ ទៅ ០,៣ ម៉ែត្រ
ជម្រៅស៊ីទឹកនាវា	៤,៥០ម៉ែត្រ
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង

៤.៧.៦ ចំណាត់ថវិកាបច្ចុប្បន្នបំណងកំពង់ឆ្នាំង-កំពង់ធំ

អាសយដ្ឋាន	ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
ទំហំផ្ទៃដីសរុប	២៥០.០០០ ម៉ែត្រក្រឡា
រលក	០,១ម៉ែត្រ ទៅ ០,៣ម៉ែត្រ
ជម្រៅស៊ីទឹកនាវា	៤,៥០ ម៉ែត្រ
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង

៤.៧.៧ ចំណាត់ថវិកាបច្ចុប្បន្នបំណងព្រែកក្តាម

អាសយដ្ឋាន	ភូមិពាមជំនីក ឃុំកំពង់លូង ស្រុកពញាឮ ខេត្តកណ្តាល
ទំហំផ្ទៃដីសរុប	៤០០ ០០០ ម៉ែត្រក្រឡា
រលក	០,១ម៉ែត្រ ទៅ ០,៣ម៉ែត្រ
ជម្រៅស៊ីទឹកនាវា	៤,៥០ម៉ែត្រ
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង

៤.៧.៨ ចំណាត់ថវិកាបច្ចុប្បន្នបំណងសុវណ្ណភូមិ LM២៥

អាសយដ្ឋាន	ភូមិសំរោងក្តែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទំហំផ្ទៃដីសរុប	១៥៦ ០០០ម៉ែត្រក្រឡា
រលក	០,១ម៉ែត្រ ទៅ ០,៤០ម៉ែត្រ
ជម្រៅស៊ីទឹកនាវា	៤,៥០ម៉ែត្រ

ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង
--------------------------	--------------

៤.៧.៩ ចំណាត់ថវិកាបច្ចុប្បន្ន រវាងចក្រភ្ជាប់បន្ទះ LM៥

អាសយដ្ឋាន	ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទំហំផ្ទៃដីសរុប	៨៥ ៤៣៨ម៉ែត្រក្រឡា
រលក	០,១ម៉ែត្រ ទៅ ០,៤០ម៉ែត្រ
ជម្រៅស៊ីទឹកនាវា	៤,៥០ម៉ែត្រ
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង

គ- ការប្រែប្រួលសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការធុរកិច្ច

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ក. ស. ភ. ពុំមានការប្រែប្រួលសំខាន់ៗ ពាក់ព័ន្ធនឹងប្រតិបត្តិការធុរកិច្ច នោះទេ។

ផ្នែកទី២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការរបស់កិច្ច

ក- លទ្ធផលប្រតិបត្តិការអុកេរិច្ច ដោយរួមបញ្ចូលព័ត៌មានអុកេរិច្ចតាម

១. តារាងស្ថិតិបរិមាណទំនិញ និងតារាងប្រាក់ ក.ស.ត.


ល.រ.	បរិយាយ	ឯកតា	ផែនការ ឆ្នាំ២០២០៣	អនុវត្តត្រីមាសទី១			ប្រៀបធៀប (%)	កេនថេស/ (%)	
				ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២១			
ក	ខ	គ	១	២	៣	៤	៥=២/១	៦=(២/៣)-១០០%	៧=(៣/៤)-១០០%
I	បរិមាណទំនិញ និង ប្រេងឥន្ធនៈឆ្លងកាត់	តោន	៤ ៥៩៨ ០៣៥	៩៥៥ ៦២៨	១ ០២៧ ៥៣០	១ ០៤៣ ៣១២	២០,៧៨%	-៧,០០%	-១,៥១%
	ក. បរិមាណទំនិញឆ្លងកាត់	-	២ ៧១១ ៩៤៤	៥០៧ ០១៩	៥៣៨ ៧៩៤	៤៩០ ៤៤១	១៨,៧០%	-៥,៩០%	+៩,៨៦%
	- ទំនិញនាំចូល	-	១ ៣៦៩ ០៨២	២៣៥ ៦៦៦	២៤៦ ៦៣២	២៨០ ៧៣២			
	- ទំនិញនាំចេញ	-	១ ៣៤២ ៨៦២	២៧១ ៣៥៣	២៩២ ១៦២	២០៩ ៧០៩			
	ខ. បរិមាណទំនិញលើកដាក់ចល័ត	-	៩១៩ ៣៥១	២២៩ ២៨៤	២២៧ ៦៨៣	២៦៩ ៣៨៥	២៤,៩៤%	+០,៧០%	-១៥,៤៨%
	- ទំនិញលើកដាក់ក្នុងផែ	-	៧៣ ៥៤៨	៣២ ៥៨៣	២៥ ២២២	១៦ ៤៧៩			
	- ទំនិញលើកដាក់ក្រៅផែ	-	៨៤៥ ៨០៣	១៩៦ ៧០១	២០២ ៤៦១	២៥២ ៩០៦			
	គ. បរិមាណប្រេងឥន្ធនៈ និងហ្គាសឆ្លងកាត់	-	៩៦៦ ៧៣៩	២១៩ ៣២៥	២៦១ ០៥៤	២៨៣ ៤៨៦	២២,៦៩%	១៥-,៩៨%	-៧,៩១%
	បរិមាណកុងតឺន័រឆ្លងកាត់	TEU	៤៧០ ០០០	៧៧ ៣៤១	១០២ ៧២០	៧៨ ១១១	១៦,៤៦%	-២៤,៧១%	+៣១,៥១%
	-មានទំនិញ	-	៣៣៨ ៤០០	៥២ ៦២១	៦៦ ៨៣៥	៥៩ ៣៣៤			
	-គ្មានទំនិញ	-	១៣១ ៦០០	២៤ ៧២០	៣៥ ៨៨៥	១៨ ៧៧៧			
II	បរិមាណទំនិញលើកដាក់	តោន	៣ ៦៣១ ២៩៦	៧៣៦ ៣០៣	៧៦៦ ៤៧៧	៧៥៩ ៨២៦	២០,២៨%	-៣,៩៤%	+០,៨៨%
	-ប្រគល់ផ្ទាល់	-	៩១៩ ៣៥១	២២៩ ២៨៤	២២៧ ៦៨៣	២៦៩ ៣៨៥			
	-ឆ្លងកាត់ឃ្នាំង ទីលាន -	-	២ ៧១១ ៩៤៤	៥០៧ ០១៩	៥៣៨ ៧៩៤	៤៩០ ៤៤១			
III	បរិមាណនាវាសរុប	គ្រឿង	៣ ៣៦០	១ ៣៣៥	១ ៣២៦	៦១០	៣៩,៧៣%	+០,៦៨%	+១១៧,៣៨%
	-នាវាសាឡង់បណ្តាប្រទេសផ្សេងៗ-	-	១ ១៦៦	១ ២០៣	១ ១៦៦	៤៤៥			
	-នាវាសាឡង់កម្ពុជា-	-	១ ៧១៥	-	-	-			
	-នាវាសាឡង់ប្រេងឥន្ធនៈ-	-	៤៨០	១៣២	១៦០	១៦៥			

ល.រ.	បរិយាយ	ឯកតា	ថែទាំការ ឆ្នាំ២០២០	អនុវត្តគ្រឹះស្ថានទី១			ប្រេងប្រាក់ (%)	កេរដ៏ល្អ/ (%)	
				ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២១			
ក	ខ	គ	១	២	៣	៤	៥=២/១	៦=(២/៣)-១០០%	៧=(៣/៤)-១០០%
IV	បរិមាណនាវាអ្នកដំណើរទេសចរក្នុងស្រុក (ចេញ-ចូល)	ជើង	១៦ ០៧៨	២ ៦០៨	២ ៨១២	៤៣២	១៦,២២%	-៧,២៥%	+៥៥០,៩៣%
	- ភ្នំពេញសៀមរាប- សៀមរាបភ្នំពេញ-	-	-	-	-	-			
	- នាវាទេសចរណ៍ក្នុងក្រុង	-	១៦ ០៧៨	២ ៦០៨	២ ៨១២	៤៣២			
V	បរិមាណអ្នកដំណើរ និងទេសចរក្នុងស្រុក (ចូល-ចេញ)	នាក់	១២១ ០០០	៤៣ ៩៦០	១៥ ៧៨៩	៥ ៥៨៥	៣៦,៣៣%	+១៧៨,៤២%	+១៨២,៧០%
	- ភ្នំពេញសៀមរាប- សៀមរាបភ្នំពេញ-	-	-	-	-	-			
	- ទេសចរណ៍ក្នុងក្រុង	-	១២១ ០០០	៤៣ ៩៦០	១៥ ៧៨៩	៥ ៥៨៥			
VI	បរិមាណនាវាអ្នកដំណើរបរទេស និងទេសចរ ឆ្លងកាត់កម្ពុជារៀនណាម-	ជើង	៥២៥	៥៦៦	=	=	១០៧,៨១%	+៥៦៦,០០%	០,០០%
	- ចំនួននាវាភ្នំពេញភ្នំពេញ-ចូរដុក-	-	៤៥១	៣៧០	-	-			
	- ចំនួននាវាទេសចរណ៍	-	៧៤	១៩៦	-	-	២៦៤,៨៦%	+១៩៦,០០%	០,០០%
VII	បរិមាណអ្នកដំណើរបរទេស និងទេសចរ ឆ្លងកាត់កម្ពុជារៀនណាម-	នាក់	៦ ២២៥	១៤ ៣៥៨	-	-	២៣០,៦៥%	+១៤៣៥,០០%	០,០០%
	- ចំនួននាវាភ្នំពេញភ្នំពេញ-ចូរដុក-	-	៣ ៦០០	៦ ៤២៧	-	-			
	- ចំនួនភ្ញៀវទេសចរណ៍	-	២ ៦២៥	៧ ៩៣១	-	-	៣០២,១៣%	+៧៩៣១,០០%	០,០០%

បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ ក. ស. ភ. ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានចំនួន ៩៩៥ ៦២៨ តោន ថយចុះ ៧,០០% ធៀបនឹងការ អនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២២ (១ ០២៧ ៥៣០ តោន) សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ នេះ ក. ស. ភ. សម្រេចបាន ២០,៧៨% ធៀបនឹងផែនការ ឆ្នាំ២០២៣ (៤ ៩៩៨ ០៣៥ តោន)

- នាវាឆ្លងកាត់ ក. ស. ភ. ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានចំនួន ១ ៣៣៥ គ្រឿង កើនឡើង ០,៦៨% ធៀបនឹងការអនុវត្តក្នុង ត្រីមាសទី១ ឆ្នាំ២០២២ (១ ៣២៦ គ្រឿង) សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ក. ស. ភ. សម្រេចបាន ៣៩,៧៣% ធៀបនឹងផែនការ ឆ្នាំ២០២៣ (៣ ៣៦០ គ្រឿង)
- នាវាអ្នកដំណើរ និងទេសចរណ៍អន្តរជាតិ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានចំនួន ៥៦៦ ជើង កើនឡើង ៥៦៦,០០% ធៀបនឹងការអនុវត្តត្រីមាសទី១ ឆ្នាំ២០២២ (០ ជើង) សម្រាប់ ត្រីមាសទី១ ឆ្នាំ២០២៣ នេះ ក. ស. ភ. សម្រេចបាន ១០៧,៨១% ធៀបនឹងផែនការ ឆ្នាំ២០២៣ (៥២៥ ជើង)
- បរិមាណកុងតឺន័រក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានចំនួន ៧៧ ៣៤១ TEUs ថយចុះ ២៤,៧១% ធៀបនឹងការអនុវត្តក្នុង ត្រីមាសទី១ ឆ្នាំ២០២២ (១០២ ៧២០ TEUs) សម្រាប់ ត្រីមាសទី១ ឆ្នាំ២០២៣ នេះ ក. ស. ភ. សម្រេចបាន ១៦,៤៦% ធៀបនឹងផែនការឆ្នាំ២០២៣ (៤៧០ ០០០ TEUs)
- បរិមាណអ្នកដំណើរ និងទេសចរឆ្លងកាត់ ក. ស. ភ. ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានចំនួន១៤ ៣៥៨នាក់ កើនឡើង ១៤៣៥៨,០០% ធៀបនឹងការអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ ២០២២ (០ នាក់) សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ក. ស. ភ. សម្រេចបាន ២៣០,៦៥% ធៀបនឹងផែនការ ឆ្នាំ២០២៣ (៦ ២២៥ នាក់)

ក្រាហ្វិក ស្តីពីការប្រៀបធៀបការអនុវត្តត្រីមាសទី១ ឆ្នាំ ២០២៣-ឆ្នាំ២០២២-ឆ្នាំ២០២១ និងផែនការឆ្នាំ២០២៣



២. ការអនុវត្តការងាររបស់ការសាស្ត្រ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ គ្រឿងចក្រ

❖ ការងារជលធារសាស្ត្រ

- បានបញ្ចប់ការងារបូមស្តារប្រឡាយនាវាចរណ៍ស្មៅដើម្បីសម្រួលដល់ផ្លូវនាវាចរណ៍
- បានចុះពិនិត្យពោង និងបង្គោលសញ្ញានាវាចរណ៍ តាមដងទន្លេមេគង្គក្រោម (ភ្នំពេញ-ក្រុងសំណ), ទន្លេមេគង្គលើ (ភ្នំពេញ-កំពង់ចាម), ទន្លេសាប (ភ្នំពេញ-ឆ្នុកទ្រូ) និងឡូត៍ខ្សាច់ប្រឡាយ (កោះកែវ និងកោះរកា)
- បានធ្វើការសិក្សាវាស់វែងជម្រៅទឹកតាមដងទន្លេ នៅតាមចំណតផ្សេងៗ ដើម្បីសម្រួលដល់ផ្លូវនាវាចរណ៍

❖ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ចំណតផែកុងតឺន័រ LM១៧

- ការងារសាងសង់រោងស្តុករថយន្តដឹកកុងតឺន័រទំហំ ១៦មx៤០ម នៅចំណតផែកុងតឺន័រ LM១៧ សម្រេចបាន ១០០% នៃគម្រោង
- ការងាររុះរើ និងតបណ្តាញភ្លើងថ្មីចំនួន ២០ដើម ស្ថិតនៅខាងមុខច្រកទ្វារចេញ និងតាមបណ្តោយផ្លូវជាតិលេខ១ សម្រេចបាន ១០០% នៃគម្រោង
- ការងាររៀបចំរបងសំណាញ់ផ្នែកខាងជើង នៃចំណតផែកុងតឺន័រ LM១៧ សម្រេចបាន ១០០% នៃគម្រោង
- ការងារសាងសង់ជម្រកទូរស្តុចំនួន ១គ្រឿង ទំហំ ៤០ហ្វីត សម្រេចបាន ៦១% នៃគម្រោង
- ការងារសាងសង់ស្ថានីយ៍ទំហំ ១៦ម x ១៤៩ម (ស្ថានីយ៍ទី៣) ចំណតផែកុងតឺន័រ LM១៧ សម្រេចបាន ៦០% នៃគម្រោង
- ការងារសាងសង់ឃ្នាំង LCL ទំហំ ២៤,៤ម x ៦០ម និងចាក់កម្រាលខណ្ឌបេតុងអាមេ ទំហំ ១.៥១០ ម^២ សម្រេចបាន ៤២% នៃគម្រោង

ចំណតផែរណបពហុបំណង UM២

- ការងារសាងសង់ស្ថានីយ៍ផែ, ជើងគ្រឹះដងយោង FCC, ប្រាំងទន្លេ ៥០ម, Dolphin ចំនួន ០២គ្រឿង សម្រេចបាន ១០០% នៃគម្រោង
- ការងារបំពាក់ត្រង់ស្តុកឃ្នាំង ៦៣០KVA សម្រាប់ដងយោង FCC សម្រេចបាន ១០០% នៃគម្រោង
- ការងារអភិវឌ្ឍចំណតផែ ជំហានទី២ ដំណាក់កាលទី១ សម្រេចបាន ៩៥% នៃគម្រោង

ចំណតផែរណបពហុបំណង LM២៦

- ការងារសាងសង់ប្រាំងទន្លេប្រវែង ៧៩០ម៉ែត្រ ផ្លូវថ្មីមុខទំហំ ៥៥៥ម៉ែត្រក្រឡា ទីលានថ្មីមុខទំហំ ៥៥០ម៉ែត្រក្រឡា និងសួនច្បារទំហំ ១,៥មx៣៨ម សម្រេចបាន ១០០% នៃគម្រោង
- ការងារសាងសង់ផ្លូវថ្មីមុខទំហំ ១២ម ប្រវែង ៤៤៧ម៉ែត្រ ទីលានថ្មីមុខ ៦៣៨ម៉ែត្រក្រឡា និងបណ្តាញលូមុខកាត់ ០,៨ម ប្រវែង ១៨៧ម សម្រេចបាន ១០០% នៃគម្រោង

- ការងារសាងសង់ផ្លូវថ្មីម៉ែត្រទទឹង ៦ម ប្រវែង ៣៨៥ម និងលូបេតុងប្រអប់ ប្រវែង ១០ម សម្រេចបាន ១០០% នៃគម្រោង
- ការងារបំពាក់ទូរស័ព្ទចំនួន ៣គ្រឿង សម្រេចបាន ១០% នៃគម្រោង
- ការងារសាងសង់របងព័ន្ធជុំវិញព្រំដីប្រវែង ៥៤៤,៥ម និងទ្វារបងប្រកចេញចូលចំនួន ៣សម្រាប់ សម្រេចបាន ១០% នៃគម្រោង
- ការងារតបណ្តាញអគ្គីសនី និងដំឡើងអំពូលសូឡាប័ក្លីផ្លូវ សម្រេចបាន ០៨% នៃគម្រោង

ចំណាត់ផែនការបំណង TSM

- ការងារសាងសង់សាលារងចាំ និងស្ថានីយ៍អ្នកដំណើរ (Tourist Hall) នៅចំណាត់ផែនការបំណង TSM សម្រេចបាន ៩៥% នៃគម្រោង
- ការងារសាងសង់ស្ថានីយ៍ដឹកជញ្ជូនបណ្តាញចំនួន ៣គ្រឿង និងផ្លូវថ្មីប្រវែងសរុប ៣២៧ម៉ែត្រពី ប្រាំងទន្លេទៅកាន់ស្ថានីយ៍ សម្រេចបាន ៥០%នៃគម្រោង
- ការងារសាងសង់បង្គោលប៊ីតនៅលើគោកចំនួន ៦ទីតាំង សម្រាប់ចងនាវាពេលចូលចត សម្រេចបាន ៥៥% នៃគម្រោង

ចំណាត់ផែនការបំណង TS១១

- ការងារជួសជុលឃ្នាំងអង្ករលេខ N:៣២ ទំហំ ៣០មx៦៥ម សម្រេចបាន ១០០% នៃគម្រោង

❖ ការទិញ/បំពាក់គ្រឿងចក្រ ឬឧបករណ៍ថ្មី

កំពុងសិក្សាលើការងារបញ្ជាទិញ និងជួលគ្រឿងចក្រ តាមផែនការឆ្នាំ២០២២ ដូចខាងក្រោម៖

- បាននិងកំពុងធ្វើការសិក្សាក្នុងការទិញ ម៉ាស៊ីនភ្លើងកម្លាំង ៦២៥KVA សម្រាប់ដងយោង FCC ចំនួន ១គ្រឿង
- បាននិងកំពុងធ្វើការសិក្សាក្នុងការទិញម៉ាស៊ីនភ្លើងកម្លាំង ២៥KVA សម្រាប់បំពាក់ឡានកុងតឺន័រ ចំនួន ១០គ្រឿង
- បាននិងកំពុងធ្វើការសិក្សាក្នុងការទិញ ឬជួល RTG
- បាននិងកំពុងធ្វើការសិក្សាក្នុងការដំឡើង ឧបករណ៍តំរង់ទិសរ៉ឺម៉ុកកុងតឺន័រ (Cell guide) ចំនួន ១០សម្រាប់
- បាននិងកំពុងធ្វើការសិក្សាក្នុងការទិញ៖
 - ប៊ិលឌូស្យែរ ចំនួន ១គ្រឿង
 - រថយន្តប៊ែន ចំនួន ១គ្រឿង
 - រថយន្តបោសម្អាតទីលាន ចំនួន ១គ្រឿង
 - Reach-stacker ចំនួន ២គ្រឿង
 - រថយន្តដឹកកុងតឺន័រ (Terminal Tractor) ចំនួន ១០គ្រឿង
 - រ៉ឺម៉ុកដឹកកុងតឺន័រ ចំនួន ១០គ្រឿង
 - រថស្នូចកង់ច្រវាក់ ១០០តោន ចំនួន ៤គ្រឿង

ខ- របាយការណ៍ស្តីពីស្ថានភាព

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី១		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី១		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី១	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	
	ពាន់រៀល	ប្រៀបធៀបនឹង ចំណូលសរុប	ពាន់រៀល	ប្រៀបធៀបនឹង ចំណូលសរុប	ពាន់រៀល	ប្រៀបធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ក្រោមដងយោង (Stevedoring)	១២.២៧៩.១៦៣	៣៩,៩២%	១៥.៧៧៣.០៦៦	៤៣,៤៦%	១២.៨១៤.៥៣១	៤៤,០៦%
ចំណូលលើកដាក់លើទីលាន (LOLO)	១០.០០៣.៤៧២	៣២,៥២%	១២.៥៩០.៦៨០	៣៤,៦៩%	១០.៥៣១.៩៣៦	៣៦,២១%
ចំណូលពីកិច្ចការផែនដី	៤.៦៩៧.១៧៦	១៥,២៧%	៤.០៧៥.៥៧៩	១១,២៣%	៣.៥៩១.៧៥២	១២,៣៥%
ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ	៥២៩.០៧០	១,៧២%	១.៤២២.៧៣២	៣,៩២%	៦០៦.៥៩៣	២,០៩%
ចំណូលពីការដឹកជញ្ជូន	៤៧៦.៤៣១	១,៥៥%	១.១០៨.៧៥២	៣,០៥%	៣៨៨.៩៤៦	១,៣៤%
ចំណូលពីច្រកទ្វារ	៨១៩.២៨៧	២,៦៦%	១.០៦៩.៩៧៥	២,៩៥%	៧៦៥.០៤៤	២,៦៣%
ចំណូលពីថ្លៃឈ្នួលឡើងទម្ងន់កុងតឺន័រ	១៨.៤៨៤	០,០៦%	២១.៩៦៩	០,០៦%	៨.៦០៥	០,០៣%
ចំណូលពីការរៀបចំទំនិញ	១៣.០៦៩	០,០៤%	៣៦.១៦១	០,១០%	៦១.៤៩៤	០,២១%
ចំណូលពីថ្លៃឈ្នួលគ្រប់គ្រងអាជីវកម្មខ្សាច់	-	០,០០%	១០.៧៧៥	០,០៣%	-	០,០០%
ចំណូលពីសេវាភ័ស្តុភារកម្ម	១.៩២៥.១៦៩	៦,២៦%	១៨៥.៨២១	០,៥១%	៣១៤.៧៧៥	១,០៨%
សរុប:	៣០.៧៦១.៣២១	១០០,០០%	៣៦.២៩៥.៥១០	១០០,០០%	២៩.០៨៣.៦៧៦	១០០,០០%

ផ្នែកទី ៣

របាយការណ៍ហិរញ្ញវត្ថុ ដែលបានត្រួតពិនិត្យឡើងវិញដោយ សវនករឯករាជ្យ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣
និង

របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ១ នៃរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣

ផ្នែកទី ៤
ការពិភាក្សា និងការវិភាគ
របស់គណៈក្របខ័ណ្ឌ

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

ក.ស.ភ. គឺជាកំពង់ផែអន្តរជាតិមួយក្នុងចំណោមកំពង់ផែអន្តរជាតិទាំងពីរក្នុងប្រទេសកម្ពុជា។ ក. ស. ភ. មានមណ្ឌលអាជីវកម្មលាតសន្ធឹងពីភ្នំពេញ ដល់ទន្លេមេគង្គក្រោម (អ្នកលឿង) និងពីភ្នំពេញ ដល់ទន្លេមេគង្គលើ (ទន្លេបិទ) ដែលកំណត់ក្នុងអនុក្រឹត្យលេខ០១ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០០៩។ ក. ស. ភ. មានមុខងារជាអាជ្ញាធរផែ និងជាប្រតិបត្តិករផែ ដូចមានលម្អិតក្នុងផ្នែក១ ចំណុចទី២ នៃរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នេះ។

បរិមាណកុងតឺន័រឆ្លងកាត់ ក. ស. ភ. ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានការថយចុះ ចំនួន ២៥.៣៧៩ TEUs ឬស្មើនឹង ២៤,៧១% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ ចំនួននាវាដឹកទំនិញសរុបក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានការកើនឡើង ៩គ្រឿង ឬស្មើនឹង ០,៦៨% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ ចំណែកនាវា ដឹកអ្នកដំណើរ កម្ពុជា និងអន្តរជាតិ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង៥៦៦ ជើង ឬស្មើនឹង ៥៦៦,០០% បើ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ ទំនិញរាយឆ្លងកាត់ចំណតផែរបស់ ក.ស.ភ. ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បាន កើនឡើងចំនួន ១ ៦០១ តោន ឬស្មើនឹង ០,៧០% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។

ការពិភាក្សា និងការវិភាគរបស់ថ្នាក់ដឹកនាំលើស្ថានភាពហិរញ្ញវត្ថុរបស់ ក. ស. ភ. និងលទ្ធផលប្រតិបត្តិការ ខាងក្រោមនេះ ធ្វើឡើងផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលត្រូវបានធ្វើការត្រួតពិនិត្យ រួចរាល់ដោយសវនករឯករាជ្យសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ និងត្រីមាសទី១ ឆ្នាំ២០២២ (គិតត្រឹមថ្ងៃទី៣១ ខែមីនា) ដូចបង្ហាញក្នុងផ្នែកទី៣ នៃរបាយការណ៍ប្រចាំត្រីមាសទី១នេះ។

ក.ស.ភ. មានប្រភពចំណូលសំខាន់ៗចំនួន ៤ប្រភេទ៖

- ១. **ចំណូលពីការលើកដាក់ក្រោមដងយោង (Stevedoring) ៖** សំដៅលើចំណូលដែលបានមកពី សេវាកម្ម ផ្ទេរ-ផ្ទុកទំនិញ/កុងតឺន័រពីនាវា និងដឹកជញ្ជូនពីស្ថានផែទៅទីលាននិងពីទីលានមកស្ថានផែ។
- ២. **ចំណូលពីការលើកដាក់លើទីលាន (LOLO) ៖** សំដៅលើចំណូលដែលបានមកពីសេវាកម្មលើក ដាក់ទំនិញ/កុងតឺន័រពីទីលានដាក់លើរថយន្ត និងពីរថយន្តដាក់លើទីលាន។
- ៣. **ចំណូលពីកិច្ចការផែ (Port Dues & Charges) ៖** សំដៅលើចំណូលដែលបានមកពីសេវាកម្ម នាវាចរណ៍ និងការចូលចតនាវា រួមមាន ពន្ធលើចំណុះផ្ទុក ពន្ធសំចត ពន្ធប្រឡាយ ថ្លៃឈ្នួលកណ្តាលកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្នប់នាវា និង ថ្លៃឈ្នួលបោសសម្អាត ឃ្នប់នាវា។
- ៤. **ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ (Storage Fee) ៖** សំដៅលើចំណូលដែលបានមកពី ការស្តុក ទំនិញ/កុងតឺន័រនៅលើទីលាន ឬក្នុងឃ្នាំង។ ទំនិញរាយ មានការអនុគ្រោះថ្លៃស្តុក ៥ថ្ងៃ ទាំងនាំចេញ និងនាំ ចូល និងទំនិញជាកុងតឺន័រ មានការអនុគ្រោះថ្លៃស្តុក ៧ថ្ងៃទាំងការនាំចេញ និងការនាំចូល។

១. ការវិភាគចំណូល

១.១. ការវិភាគចំណូល

សម្រាប់ត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ប្រៀបធៀបនឹងត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ សម្រាប់ត្រីមាសទី១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ សម្រាប់ត្រីមាសទី១		បម្រែបម្រួល		បម្រែបម្រួល	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២					
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	%	ពាន់រៀល	%
ចំណូលប្រតិបត្តិការផែ	៥.៩១០.៦២១	២៤.១៣៨.៩៧៦	៧.៨៨១.៦៩៧	៣២.០២៣.៣៣៥	(១.៩៧១.០៧៦)	-២៥,០១%	(៧.៨៨៤.៣៥៩)	-២៤,៦២%
ចំណូលអាជ្ញាធរផែ	១.១៥០.១៤១	៤.៦៩៧.១៧៦	១.០០៣.០៩៦	៤.០៧៥.៥៧៩	១៤៧.០៤៥	១៤,៦៦%	៦២១.៥៩៧	១៥,២៥%
សេវាផ្សេងៗ	៤៧១.៣៩៣	១.៩២៥.១៦៩	៤៨.៣៨៧	១៩៦.៥៩៦	៤២៣.០០៦	៨៧៤,២១%	១.៧២៨.៥៧៣	៨៧៩,២៥%
សរុប:	៧.៥៣២.១៥៥	៣០.៧៦១.៣២១	៨.៩៣៣.១៨០	៣៦.២៩៥.៥១០	(១.៤០១.០២៥)	-១៥,៦៨%	(៥.៥៣៤.១៨៩)	-១៥,២៥%

ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម មានការថយចុះចំនួន ៥.៥៣៤.១៨៩ ពាន់រៀល (១.៤០១.០២៥ ដុល្លារអាមេរិក) ឬស្មើនឹង -១៥,២៥% ពី ៣៦.២៩៥.៥១០ ពាន់រៀល (៨.៩៣៣.១៨០ ដុល្លារអាមេរិក) សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មក ៣០.៧៦១.៣២១ ពាន់រៀល (៧.៥៣២.១៥៥ ដុល្លារអាមេរិក) សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣។ ការថយចុះនេះ បណ្តាលមកពីការថយចុះនៃចំណូលប្រតិបត្តិការផែ ដូចជាចំណូលលើកដាក់ក្រោមដងយោង ចំណូលលើកដាក់លើទីលាន ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ និងចំណូលពីការដឹកជញ្ជូនជាដើម។

១.២. ការវិភាគចំណូលតាមផ្នែក

សម្រាប់ត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ប្រៀបធៀបនឹងត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី១		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី១	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ពាន់រៀល	ប្រៀបធៀបនឹងចំណូលសរុប	ពាន់រៀល	ប្រៀបធៀបនឹងចំណូលសរុប
ចំណូលលើកដាក់ក្រោមដងយោង (Stevedoring)	១២.២៧៩.១៦៣	៣៩,៩២%	១៥.៧៧៣.០៦៦	៤៣,៤៦%
ចំណូលលើកដាក់លើទីលាន (LOLO)	១០.០០៣.៤៧២	៣២,៥២%	១២.៥៩០.៦៨០	៣៤,៦៩%
ចំណូលពីកិច្ចការផែ	៤.៦៩៧.១៧៦	១៥,២៧%	៤.០៧៥.៥៧៩	១១,២៣%
ចំណូលពីច្រកទ្វារ	៨១៩.២៨៧	២,៦៦%	១.០៦៩.៩៧៥	២,៩៥%
ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ	៥២៩.០៧០	១,៧២%	១.៤២២.៧៣២	៣,៩២%
ចំណូលពីថ្លៃឈ្នួលឡើងទម្ងន់កុងតឺន័រ	១៨.៤៨៤	០,០៦%	២១.៩៦៩	០,០៦%
ចំណូលពីរឿបទំនិញ	១៣.០៦៩	០,០៤%	៣៦.១៦១	០,១០%
ចំណូលពីថ្លៃឈ្នួលគ្រប់គ្រងអាជីវកម្មខ្សាច់	-	គ្មាន	១០.៧៧៥	០,០៣%
ចំណូលពីការដឹកជញ្ជូន	៤៧៦.៤៣១	១,៥៥%	១.១០៨.៧៥២	៣,០៥%
ចំណូលពីសេវាកម្មស្តុកទំនិញ	១.៩២៥.១៦៩	៦,២៦%	១៨៥.៨២១	០,៥១%
សរុប:	៣០.៧៦១.៣២១	១០០,០០%	៣៦.២៩៥.៥១០	១០០,០០%

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ក៏ដូចជាត្រីមាសទី១ ឆ្នាំ២០២២ ក.ស.ភ. មានចំណូល ៣ប្រភេទធំៗ ដែលស្មើនឹងប្រមាណ ៨៨% នៃចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម។ ចំណូលទាំងនោះរួមមាន៖ ចំណូលលើកដាក់ក្រោមដងយោង ចំណូលលើកដាក់លើទីលាន និងចំណូលពីកិច្ចការផ្ទៃ។

សម្រាប់ត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ប្រៀបធៀបនឹងត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ សម្រាប់ត្រីមាសទី១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ សម្រាប់ត្រីមាសទី១		បម្រែបម្រួល		បម្រែបម្រួល	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២					
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	%	ពាន់រៀល	%
ចំណូលលើកដាក់ក្រោមដងយោង (Stevedoring)	៣.០០៦.៦៥១	១២.២៧៩.១៦៣	៣.៨៨២.១២៣	១៥.៧៧៣.០៦៦	(៨៧៥.៤៧២)	-២២,៥៥%	(៣.៤៩៣.៩០៣)	-២២,១៥%
ចំណូលលើកដាក់លើទីលាន (LOLO)	២.៤៤៩.៤៣០	១០.០០៣.៤៧២	៣.០៩៨.៨៦៣	១២.៥៩០.៦៨០	(៦៤៩.៤៣៣)	-២០,៩៦%	(២.៥៨៧.២០៨)	-២០,៥៥%
ចំណូលពីកិច្ចការផ្ទៃ	១.១៥០.១៤១	៤.៦៩៧.១៧៦	១.០០៣.០៩៦	៤.០៧៥.៥៧៩	១៤៧.០៤៥	១៤,៦៦%	៦២១.៥៩៧	១៥,២៥%

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ចំណូល ៣ប្រភេទធំៗ បានថយចុះចំនួន ៥.៤៥៩.៥១៤ ពាន់រៀល (១.៣៧៧.៨៦០ ដុល្លារអាមេរិក) ឬស្មើនឹង -១៦,៨៣% ធៀបនឹង ត្រីមាសទី១ ឆ្នាំ២០២២។

២. ការវិភាគគំណត់ប្រាក់ចំណេញដុល

ប្រាក់ចំណេញដុលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត របស់ ក. ស. ភ. ដែលបានមកពីចំណូលសរុបនៃផលអាជីវកម្ម និងសេវាកម្ម ដកនឹងចំណាយ ថ្លៃដើមនៃសេវាកម្ម (ចំណាយប្រតិបត្តិការ)។

សម្រាប់ត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ប្រៀបធៀបនឹងត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី១		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី១		បម្រែបម្រួល		បម្រែបម្រួល	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២					
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	%	ពាន់រៀល	%
ចំណូល	៧.៥៣២.១៥៥	៣០.៧៦១.៣២១	៨.៩៣៣.១៨០	៣៦.២៩៥.៥១០	(១.៤០១.០២៥)	-១៥,៦៨%	(៥.៥៣៤.១៨៩)	-១៥,២៥%
ថ្លៃដើមនៃសេវាកម្ម								
រំលស់ទ្រព្យរោងចក្រ បរិក្ខារ	៩២៤.៨៣៣	៣.៧៧៧.០១៨	៧៧០.៣៧៥	៣.១៣០.០៣៤	១៥៤.៤៥៨	២០,០៥%	៦៤៦.៩៨៤	២០,៦៧%
ថ្លៃដងយោង	៦៣៩.៤១១	២.៦១១.៣៥៥	៧៦៧.៣៨៥	៣.១១៧.៨៨៥	(១២៧.៩៧៤)	-១៦,៦៨%	(៥០៦.៥៣០)	-១៦,២៥%
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៦២១.២៦៦	២.៥៣៧.២៥០	៤៩៨.០២១	២.០២៣.៤៥៩	១២៣.២៤៥	២៤,៧៥%	៥១៣.៧៩១	២៥,៣៩%
ប្រេងឥន្ធនៈ (ប្រតិបត្តិការ និងថែទាំ ប្រឡាយ)	៥១៨.៨១១	២.១១៨.៨២៤	៣៩៦.០៧៤	១.៦០៩.២៤៩	១២២.៧៣៧	៣០,៩៩%	៥០៩.៥៧៥	៣១,៦៧%
ការងារថែទាំ និងជួសជុល	៤២៩.៣១៥	១.៧៥៣.៣២២	៣២៩.៥៧៤	១.៣៣៩.០៥៩	៩៩.៧៤១	៣០,២៦%	៤១៤.២៦៣	៣០,៩៤%
ចំណាយភ័ស្តុភារកម្ម	១៥២.៤៦៩	៦២២.៦៨៣	៤៨.៨៦០	១៩៨.៥១៨	១០៣.៦០៩	២១២,០៥%	៤២៤.១៦៥	២១៣,៦៧%
ផ្សេងៗ	១២៣.៨៦៧	៥០៥.៨៧៤	៧៥.០២៩	៣០៤.៨៤៣	៤៨.៨៣៨	៦៥,០៩%	២០១.០៣១	៦៥,៩៥%
សរុបថ្លៃដើមនៃការលក់ និងសេវាកម្ម	៣.៤០៩.៩៧២	១៣.៩២៦.៣២៦	២.៨៨៥.៣១៨	១១.៧២៣.០៤៧	៥២៤.៦៥៤	១៨,១៨%	២.២០៣.២៧៩	១៨,៧៩%

ប្រាក់ចំណេញដុល	៤.១២២.១៨៣	១៦.៨៣៤.៩៩៥	៦.០៤៧.៨៦២	២៤.៥៧២.៤៦៣	(១.៩២៥.៦៧៩)	-៣១,៨៤%	(៧.៧៣៧.៤៦៨)	-៣១,៤៩%
អត្រាគំលាតប្រាក់ចំណេញដុល	៥៤,៧៣%	៥៤,៧៣%	៦៧,៧០%	៦៧,៧០%				

- អត្រាគំលាតប្រាក់ចំណេញដុល

អត្រាគំលាតប្រាក់ចំណេញដុលបានថយចុះចំនួន ១២,៩៧% ពីអត្រា ៦៧,៧០% ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មក ៥៤,៧៣% ក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ ការថយចុះ នៃអត្រាគំលាតប្រាក់ចំណេញដុលដោយសារតែចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានការថយចុះចំនួន ៥.៥៣៤.១៨៩ ពាន់រៀល (១.៤០១.០២៥ ដុល្លារអាមេរិក) ឬស្មើនឹង -១៥,២៥%។ ចំណែកឯចំណាយថ្លៃដើមនៃសេវាកម្មសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ បានកើនឡើងចំនួន ២.២០៣.២៧៩ ពាន់រៀល (៥២៤.៦៥៤ ដុល្លារអាមេរិក) ឬស្មើនឹង ១៨,៧៩% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២ គឺដោយសារមានការកើនឡើងទៅលើចំណាយថ្លៃដើមនៃសេវាកម្មមួយចំនួនដូចជា ចំណាយទៅលើប្រេងឥន្ធនៈ (ប្រតិបត្តិការ និងថែទាំប្រឡាយ) ការងារថែទាំនិងជួសជុល និងលើសេវាកម្មសុខាភិបាល ជាដើម។

៣. ការវិភាគប្រាក់ចំណេញមុនបង់ពន្ធ

ប្រាក់ចំណេញមុនបង់ពន្ធ គឺបានមកពីប្រាក់ចំណេញដុល បូកចំណូលផ្សេងៗ ដកនឹងចំណាយរដ្ឋបាលទូទៅ និងបូក/ដក ចំណូល/ចំណាយហិរញ្ញប្បទានសុទ្ធ។

សម្រាប់ត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ប្រៀបធៀបនឹងត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២		បម្រែបម្រួល		បម្រែបម្រួល	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	%	ពាន់រៀល	%
	ប្រាក់ចំណេញដុល	៤.១២២.១៨៣	១៦.៨៣៤.៩៩៥	៦.០៤៧.៨៦២	២៤.៥៧២.៤៦៣	(១.៩២៥.៦៧៩)	-៣១,៨៤%	(៧.៧៣៧.៤៦៨)
ចំណូលផ្សេងៗ	៣២៦.៨៩៧	១.៣៣៥.០៤៧	៧៤១.៩៤០	៣.០១៤.៥០២	(៤១៥.០៤៣)	-៥៥,៩៤%	(១.៦៧៩.៤៥៥)	-៥៥,៧១%

ចំណាយរដ្ឋបាលទូទៅនិងការលក់								
ចំណាយប្រាក់បៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ	១.១៧៥.៦៤៤	៤.៨០១.៣៣០	១.០២៩.៦១៧	៤.១៨៣.៣៣៤	១៤៦.០២៧	១៤,១៨%	៦១៧.៩៩៦	១៤,៧៧%
អំណោយសន្ទរទាន	២៣០.៩៧០	៩៤៣.២៨១	៨៤.៧០៩	៣៤៤.១៧៣	១៤៦.២៦១	១៧២,៦៦%	៥៩៩.១០៨	១៧៤,០៧%
ចំណាយទឹក-ភ្លើង និងប្រេងឥន្ធនៈ	១៦៣.១៩៨	៦៦៦.៥០១	១៦៩.៥៥៥	៦៨៨.៩០២	(៦.៣៥៧)	-៣,៧៥%	(២២.៤០១)	-៣,២៥%
ចំណាយរំលស់លើទ្រព្យវិនិយោគ និងទ្រព្យរោងចក្របរិក្ខារ	១៧៦.៦៣១	៧២១.៣៦១	១៧៨.៣៧៦	៧២៤.៧៤២	(១.៧៤៥)	-០,៩៨%	(៣.៣៨១)	-០,៤៧%
ចំណាយជួសជុល និង ថែទាំ	៥៦.៦២៩	២៣១.២៧៣	៣១.៨២២	១២៩.២៩៣	២៤.៨០៧	៧៧,៩៦%	១០១.៩៨០	៧៨,៨៨%
ចំណាយលើការកំសាន្ត	៤២.៨៦៣	១៧៥.០៥២	៥២.៩៧២	២១៥.២២៥	(១០.១០៩)	-១៩,០៨%	(៤០.១៧៣)	-១៨,៦៧%
ចំណាយការធ្វើដំណើរ	២១.១៤៦	៨៦.៣៦០	៦.៥៤២	២៦.៥៨០	១៤.៦០៤	២២៣,២៣%	៥៩.៧៨០	២២៤,៩១%
ចំណាយជំនាញវិជ្ជាជីវៈ	៧.៦៥១	៣១.២៤៧	៨.៨៩៧	៣៦.១៤៩	(១.២៤៦)	-១៤,០០%	(៤.៩០២)	-១៣,៥៦%
ចំណាយកម្រៃក្រុមប្រឹក្សាភិបាល	៦១.៧០២	២៥១.៩៩១	៦២.០៦៥	២៥២.១៧០	(៣៦៣)	-០,៥៨%	(១៧៩)	-០,០៧%
ចំណាយសម្ភារផ្គត់ផ្គង់ការិយាល័យ	៥១.០១០	២០៨.៣២៥	៧៤.៣៩០	៣០២.២៤៧	(២៣.៣៨០)	-៣១,៤៣%	(៩៣.៩២២)	-៣១,០៧%
ចំណាយទំនាក់ទំនងផ្សេងៗ	១៨.៤១៤	៧៥.២០៣	១៦.១៧២	៦៥.៧០៧	(២.២៤២)	១៣,៨៦%	៩.៤៩៦	១៤,៤៥%
ចំណាយពន្ធផ្សេងៗ	២៦.៩៣០	១០៩.៩៨២	១៨.៧៩៥	៧៦.៣៦៤	៨.១៣៥	៤៣,២៨%	៣៣.៦១៨	៤៤,០២%
ចំណាយឯកសណ្ឋាន	៣៩.៨៩៤	១៦២.៩២៧	១៤.៦២២	៥៩.៤០៩	២៥.២៧២	១៧២,៨៤%	១០៣.៥១៨	១៧៤,២៥%
ផ្សេងៗ	៧៦.៨៨៧	៣១៤.០០៨	១៥.១៤៧	៦១.៥៤១	៦១.៧៤០	៤០៧,៦១%	២៥២.៤៦៧	៤១០,២៤%
សរុបចំណាយរដ្ឋបាលទូទៅ និងការលក់	២.១៤៩.៥៦៩	៨.៧៧៨.៨៤១	១.៧៦៣.៦៨១	៧.១៦៥.៨៣៦	៣៨៥.៨៨៨	២១,៨៨%	១.៦១៣.០០៥	២២,៥១%
ចំណេញប្រតិបត្តិការ	២.៣៨២.៥៣០	៩.៧៣០.២៥១	៤.៦៥១.៩៣០	១៨.៩០០.៧៩១	(២.២៦៩.៤០០)	-៤៨,៧៨%	(៩.១៧០.៥៤០)	-៤៨,៥២%

ចំណូល/(ចំណាយ)ហិរញ្ញប្បទានសុទ្ធ	២០.៦៥៥	៨៤.៣៥៥	(៦.៦៨៩)	(២៧.១៧៨)				
ប្រាក់ចំណេញមុនបង់ពន្ធ	២.៤០៣.១៨៥	៩.៨១៤.៦០៦	៤.៦៤៥.២៤១	១៨.៨៧៣.៦១៣				

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ចំណាយរដ្ឋបាលទូទៅ និងការលក់បានកើនឡើងចំនួន ១.៦១៣.០០៥ ពាន់រៀល (៣៨៥.៨៨៨ ដុល្លារអាមេរិក) ឬស្មើនឹង ២២,៥១% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ ការកើនឡើងនៃចំណាយរដ្ឋបាលទូទៅ និងការលក់ ដោយសារតែមានការកើនឡើងនៃចំណាយជួសជុល និងថែទាំ, ចំណាយលើឯកសណ្ឋាន, ចំណាយលើពន្ធផ្សេងៗ ចំណាយការធ្វើដំណើរ និងចំណាយផ្សេងៗជាដើម។

៤. ការវិភាគប្រាក់ចំណេញក្រោយបង់ពន្ធ

ក. ស. ភ. ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ ក. ស. ភ. មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា ២០%។ ជាមួយគ្នានេះដែរ ចាប់ពីឆ្នាំ២០១៩ តទៅ ក. ស. ភ. ឈប់ទទួលបានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ បន្ទាប់ពី ក. ស. ភ. ទទួលបានការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រចំនួន៣ (បី)ឆ្នាំរួចហើយ (ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨) ។

សម្រាប់ត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ប្រៀបធៀបនឹងត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី១		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី១		បម្រែបម្រួល		បម្រែបម្រួល	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២					
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	%	ពាន់រៀល	%
ប្រាក់ចំណេញមុនបង់ពន្ធ (ក)	២.៤០៣.១៨៥	៩.៨១៤.៦០៦	៤.៦៤៥.២៤១	១៨.៨៧៣.៦១៣	(២.២៤២.០៥៦)	-៤៨,២៧%	(៩.០៥៩.០០៧)	-៤៨,០០%
ចំណាយពន្ធលើប្រាក់ចំណេញ(ខ)	៤៥៥.២៤៨	១.៨៥៩.២៣៣	១.១០៣.៦៦០	៤.៤៨៤.១៧១	(៦៤៨.៤១២)	-៥៨,៧៥%	(២.៦២៤.៩៣៨)	-៥៨,៥៤%

ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ	១.៩៤៧.៩៣៧	៧.៩៥៥.៣៧៣	៣.៥៤១.៥៨១	១៤.៣៨៩.៤៤២	(១.៥៩៣.៦៤៤)	-៤៥,០០%	(៦.៤៣៤.០៦៩)	-៤៤,៧១%
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	-	(៣.៨៦៣.៩០៥)	៣.៥៤១.៥៨១	១០.១៩៨.៨២៩	(១.៥៩៣.៦៤៤)	-៤៥,០០%	(១៤.០៦២.៧៣៤)	-១៣៧,៨៩%
អត្រាពន្ធមធ្យម(ខ)/(ក)	១៨,៩៤%	១៨,៩៤%	២៣,៧៦%	២៣,៧៦%				

ក. ស. ក. ទទួលបានប្រាក់ចំណេញសុទ្ធសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ចំនួន ៧.៩៥៥.៣៧៣ ពាន់រៀល (១.៩៤៧.៩៣៧ ដុល្លារអាមេរិក) និងសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ចំនួន ១៤.៣៨៩.៤៤២ ពាន់រៀល (៣.៥៤១.៥៨១ ដុល្លារអាមេរិក) ដែលបង្ហាញឱ្យឃើញការថយចុះនូវប្រាក់ចំណេញសុទ្ធមានចំនួន ៦.៤៣៤.០៦៩ ពាន់រៀល (១.៥៩៣.៦៤៤ ដុល្លារអាមេរិក) ឬស្មើនឹង -៤៥,៧១%។ ការថយចុះនៃអត្រាពន្ធមធ្យមចំនួន ៤,៨២% ពី ២៣,៧៦% ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មក ១៨,៩៤% ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដោយសារប្រាក់ចំណេញមុនបង់ពន្ធមានការថយចុះចំនួន ៤៨,០០% និងចំណាយពន្ធលើប្រាក់ចំណេញថយចុះចំនួន ២.៦២៤.៩៣៨ ពាន់រៀល (២.២៤២.០៥៦ ដុល្លារអាមេរិក) ឬស្មើនឹង -៥៨,៥៤%។

៥. ការវិភាគពីកត្តានិងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

៥.១. កំរិតនៃការជួញដូរក្នុងតំបន់និងជាសកលនិងសកលភាវូបនីយកម្ម

ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ ក. ស. ភ. អាស្រ័យលើបរិមាណកុងតឺន័រឆ្លងកាត់ និងសកម្មភាពដឹកជញ្ជូនឆ្លងកាត់កំពង់ផែដែលពឹងផ្អែកលើទំហំពាណិជ្ជកម្មក្នុងស្រុក និងទូទាំងពិភពលោក ព្រមទាំងបរិមាណនៃការនាំចេញនិងការនាំចូលក្នុងតំបន់ដែលត្រូវបានធ្វើប្រតិបត្តិការ។ បរិមាណនៃការជួញដូរក្នុងស្រុក និងទូទាំងពិភពលោក និងបរិមាណនៃការនាំចេញ និងនាំចូលក្នុងស្រុកដែលបានធ្វើប្រតិបត្តិការនេះទទួលរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរលក្ខខណ្ឌសេដ្ឋកិច្ចហិរញ្ញវត្ថុ និងនយោបាយ ក្នុងតំបន់ និងសកលដែលហួសពីការគ្រប់គ្រងរបស់ ក. ស. ភ.។

៥.២. សមត្ថភាពទទួលកុងតឺន័រនៅចំណតផែកុងតឺន័រ LM១៧

ការលើកដាក់ចំបងៗត្រូវបានធ្វើឡើងនៅចំណតផែកុងតឺន័រ LM១៧។ ក.ស.ភ. មានសមត្ថភាពលើកដាក់ទំនិញជាកុងតឺន័រប្រមាណ ៤១៧.៦៩៦ TEU គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ក. ស. ភ. ដើម្បីឆ្លើយតបនឹងកំណើននាឆ្នាំបន្ទាប់ ក.ស.ភ. មានគម្រោងនឹងបញ្ចប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែ ដំណាក់កាលទី៣ ដែលនឹងបង្កើនសមត្ថភាពលើកដាក់កុងតឺន័រនៅចំណតផែកុងតឺន័រ LM១៧ បន្ថែមចំនួន ២០០.០០០ TEU ។

បរិយាយ	សមត្ថភាពលើកដាក់				ផែនការ ឆ្នាំ២០២៣
	ត្រីមាសទី១ ឆ្នាំ២០២០	ត្រីមាសទី១ ឆ្នាំ២០២១	ត្រីមាសទី១ ឆ្នាំ២០២២	ត្រីមាសទី១ ឆ្នាំ២០២៣	
ចំណតផែកុងតឺន័រ LM១៧ (TEU)	៧៤.៣៣៣	៧៨.១១១	១០២.៧២០	៧៧.៣៤១	៤៧០.០០០

៥.៣. ប្រសិទ្ធភាពនៃប្រតិបត្តិការ

ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងប្រតិបត្តិការ ក. ស. ភ. មានគោលការណ៍កាត់បន្ថយចំណាយថ្លៃដើមដោយប្រើធនធានដែលមានស្រាប់ និងការបំពាក់គ្រឿងចក្រលើកដាក់ទំនើបៗសម្រាប់បំរើឱ្យប្រតិបត្តិការ។ ជាក់ស្តែង ក. ស. ភ. បានអនុវត្តនូវវិធានការដូចខាងក្រោម ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ៖

- បន្តបំពាក់គ្រឿងចក្រលើកដាក់ទំនើបៗដើម្បីបង្កើនល្បឿននៃការលើកដាក់ទំនិញនិងកាត់បន្ថយការរង់ចាំដោយសារការខូចខាតគ្រឿងចក្រ
- បន្តជម្រុញសមត្ថភាពផ្នែកប្រតិបត្តិការតាមរយៈការបណ្តុះបណ្តាល
- ពង្រីកចំណតផែដើម្បីធានាថានាវាដឹកកុងតឺន័រអាចដឹកជញ្ជូនចេញចូលបានលឿន និងប្រកបដោយប្រសិទ្ធភាព
- ការពង្រីកទីលានស្តុកកុងតឺន័រជំហានទី៣ នៅចំណតផែកុងតឺន័រ LM១៧

- គ្រប់គ្រងទីលានស្តុកកុងតឺន័រឱ្យមានប្រសិទ្ធភាព ដោយកាត់បន្ថយការរក្សាទុកកុងតឺន័រនៅលើទីលានកុងតឺន័ររយៈពេលយូរ
- ប្រើប្រាស់ចំណតផែនការមានប្រសិទ្ធភាព ដោយការរៀបចំទីតាំងចូលចតនាវាទៅតាមផែនការច្បាស់លាស់។

៥.៤. តម្លៃ

ក្នុងគោលបំណងដើម្បីរក្សាអតិថិជន ដែលមានស្រាប់ និងទាក់ទាញអតិថិជនថ្មី បន្ថែមទៀត ក. ស. ភ. បានផ្តល់តម្លៃអនុគ្រោះ លើសេវាពន្ធនាវា ដល់នាវាទេសចរណ៍ នាវាដឹកជញ្ជូនទំនិញរាយ និងនាវាដឹកជញ្ជូនកុងតឺន័រ និងប្រភេទនាវាដឹកជញ្ជូនទំនិញផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ក. ស. ភ. ក៏បានផ្តល់តម្លៃអនុគ្រោះដល់សេវាកម្មលើកដាក់ទំនិញរាយ ទាំងនៅចំណតផែនការកុងតឺន័ររបស់ ក. ស. ភ. និងនៅក្រៅចំណតផែនការរបស់ ក. ស. ភ.។ ក្រៅពីការអនុគ្រោះថ្លៃសេវាកម្មលើកដាក់ទំនិញរាយ ក. ស. ភ. ក៏បានផ្តល់តម្លៃអនុគ្រោះជាកញ្ចប់សម្រាប់សេវាកម្មលើកដាក់កុងតឺន័រ (Stevedore) ដល់ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រទាំងអស់ដោយផ្អែកតាមបរិមាណកុងតឺន័រដែលដឹកជញ្ជូនបាន។ នេះមានន័យថា បើនាវាដឹកជញ្ជូនកុងតឺន័ររបស់ក្រុមហ៊ុនណាមួយ ដែលដឹកជញ្ជូនកុងតឺន័របានកាន់តែច្រើន នឹងទទួលបានការបញ្ចុះតម្លៃលើកទឹកចិត្តកាន់តែច្រើន។

៥.៥. ការតភ្ជាប់រវាងផែនការ

ការតភ្ជាប់រវាងផែនការដើរតួនាទីយ៉ាងសំខាន់ ដែលក្រុមហ៊ុនដឹកជញ្ជូនធ្វើការជ្រើសរើសកំពង់ផែសម្រាប់ការដឹកជញ្ជូនទំនិញ។ ការតភ្ជាប់រវាងផែនការដែលមានប្រសិទ្ធភាពអាចជំរុញឱ្យ អ្នកដឹកជញ្ជូនកាត់បន្ថយពេលវេលាដឹកជញ្ជូន។ ប្រសិទ្ធភាពចរាចរណ៍រវាងផែនការ អាស្រ័យទៅលើសេវាកម្មផែនការផ្សេងទៀតដែលគ្រប់គ្រងលើចរាចរណ៍នៃការដឹកជញ្ជូនទំនិញ ព្រោះថាទីតាំងរបស់ ក. ស. ភ. មានអំណោយផលសម្រាប់ការប្រមូលទំនិញដើម្បីដឹកជញ្ជូនតាមផ្លូវទឹក។

៥.៦. ការរំលស់

ការរំលស់កើតឡើងពីការរំលស់ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារកំពង់ផែ រួមទាំង ចំណតនាវា អគារឃ្នាំង និងគ្រឿងចក្រលើកដាក់។ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់ទ្រព្យសំខាន់ៗ មានដូចជាចំណតនាវា អគារ (១០-៥០ឆ្នាំ) គ្រឿងចក្រគ្រឿងម៉ាស៊ីន (១០-១៥ឆ្នាំ) គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ (៥ឆ្នាំ) កុំព្យូទ័រ (៥-១៥ឆ្នាំ) សម្ភារការិយាល័យ និងផ្សេងៗ (៥-១៥ឆ្នាំ) និងយានយន្ត (៨-១៥ឆ្នាំ)។ វិធីសាស្ត្ររំលស់អាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ត្រូវបានពិនិត្យ នៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ ហើយត្រូវកែសម្រួលប្រសិនបើសមស្រប។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. កត្តាសេដ្ឋកិច្ចជាតិ តំបន់ និងសកល

បរិមាណទំនិញឆ្លងកាត់ ក. ស. ភ. ទាក់ទងដោយផ្ទាល់ទៅនឹង កត្តាសេដ្ឋកិច្ចជាតិ តំបន់ ឬ សកល ជាការចាំបាច់ដែល ក. ស. ភ. ត្រូវធ្វើការវិភាគសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីបានដឹងនូវនិន្នាការ កំណើន ឬការធ្លាក់ចុះនៃតម្រូវការដឹកជញ្ជូន។ នេះជាមូលដ្ឋាន ដើម្បីរៀបចំឆ្លើយតបបានទាន់ពេលវេលា ក៏ដូចជាធ្វើផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ឬក៏បំពាក់គ្រឿងចក្របានសមស្រប។ នេះក៏អាចជួយឱ្យ ក. ស. ភ. ជៀសបានពីការវិនិយោគហួសតម្រូវការ ដែលធ្វើឱ្យខាតប្រយោជន៍ពីការប្រើប្រាស់ទុន ឬកប់ទុន ក្នុងករណីដែលតម្រូវការដឹកជញ្ជូនអាចធ្លាក់ចុះ។

២. ការគ្រប់គ្រងថ្លៃដើមនៃសេវាកម្ម

ការរក្សាបាននូវភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារ ជាកត្តាសំខាន់សម្រាប់និរន្តរភាពនៃការវិកលុតលាស់របស់ ក. ស. ភ. ក្នុងនោះ គឺគុណភាពសេវាកម្ម និងតម្លៃសេវាកម្មសមរម្យ។ ដើម្បីធានាបាននូវតម្លៃថ្លៃដើមនៃសេវាកម្មប្រកួតប្រជែង ក. ស. ភ. យកចិត្តទុកដាក់លើការគ្រប់គ្រងចំណាយប្រតិបត្តិការមួយចំនួនដូចខាងក្រោម៖

២.១. ចំណាយបៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗទៀតលើបុគ្គលិក

ផ្នែកមួយនៃការចំណាយច្រើន គឺទៅលើបៀវត្សបុគ្គលិក និងអត្ថប្រយោជន៍ផ្សេងៗដែលស្មើនឹងអត្រា ២៣,៨៦% (អត្រា ៨,២៥% ជាបៀវត្សបុគ្គលិកផ្នែកប្រតិបត្តិការ និងអត្រា ១៥,៦១% ជាបៀវត្សបុគ្គលិកផ្នែករដ្ឋបាល និងអត្ថប្រយោជន៍ផ្សេងៗ) ធៀបនឹងចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដែលបានកត់ត្រាជាចំណាយថ្លៃដើមនៃសេវាកម្ម និងចំណាយរដ្ឋបាលទូទៅ។ ទោះជាយ៉ាងណា ក. ស. ភ. បានរៀបចំផែនការធនធានមនុស្សត្រឹមត្រូវតាមទំហំការងារ និងការរៀបចំប្រាក់បៀវត្ស យោងតាមបរិមាណកុងតឺន័រឆ្លងកាត់(ធំអ៊ីយូ) ដែលជួយឱ្យការចំណាយលើបុគ្គលិកមិនមានការប៉ះពាល់ខ្លាំងលើប្រាក់ចំណេញ។

២.២. ចំណាយថ្លៃដងយោង

ចំណាយថ្លៃដើមនៃសេវាកម្មដ៏ធំមួយផ្នែកទៀតគឺចំណាយថ្លៃដងយោងដែលស្មើនឹង ៨,៤៩% បើធៀបទៅនឹងចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ ក. ស. ភ. បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូអាជីវកម្មចំនួនបី ក្នុងការប្រើប្រាស់ដងយោង សម្រាប់សេវាកម្មលើកដាក់លើស្ពានដែរ។ យោងតាមកិច្ចសន្យាភាគរយនៃការបែងចែកប្រាក់ចំណូលទៅកាន់ក្រុមហ៊ុនដៃគូនៅត្រឹម ៨០% បន្ទាប់ពីការធ្វើប្រតិបត្តិការបានរយៈពេល ៣ ទៅ ៤ឆ្នាំ។ ក. ស. ភ. រំពឹងថាចំណាយថ្លៃដងយោងនឹងបន្តកើនឡើង ព្រោះកំណើនបរិមាណទំនិញឆ្លងកាត់ត្រូវបានព្យាករណ៍ថាបន្តឡើងខ្ពស់ក្នុងពេលខាងមុខ។ យ៉ាងណាមិញការចំណាយនេះ គឺប៉ះពាល់ដល់ផលចំណេញតិចតួចប៉ុណ្ណោះ ពីព្រោះការកើនឡើងនៃបរិមាណកុងតឺន័របានធ្វើឱ្យចំណូលរបស់ ក. ស. ភ. មានការកើនឡើងដូចគ្នា។ តារាងខាងក្រោមនេះបង្ហាញពីភាគរយនៃការបែងចែកប្រាក់ចំណូល៖

ម្ចាស់ ដងយោង	ឈ្មោះ ដងយោង	ចំនួន	សមត្ថ ភាព (តោន)	ចំណែកប្រាក់ ចំណូលរបស់ ម្ចាស់ដង យោង	ចំណែក ប្រាក់ ចំណូល របស់ ក.ស.ភ.	កាលបរិច្ឆេទ កិច្ចសន្យា
Sovereign	ដងយោង បណ្តែតទី១	១	៨០	៨០%	២០%	០១/០១/២០២២-៣១/១២/២០២៣
	ដងយោង បណ្តែតទី២	១	៦០	៨០%	២០%	
Jeong Myeong International Co.,Ltd	ដងយោងចល័ត ទី១	១	៤១	៩០%	១០%	០១/០១/២០១៣-៣១/១២/២០១៣
				៨៥%	១៥%	០១/០១/២០១៤-៣១/១២/២០១៤
				៨០%	២០%	០១/០១/២០១៥-៣១/១២/២០២៤
Port Stevedoring Company Limited	ដងយោង FCC	៣	៤០	៩០%	១០%	០៧/០៩/២០២១- ០៧/០៩/២០២៤
				៨៥%	១៥%	០៨/០៩/២០២៤- ០៨/០៩/២០២៥
				៨០%	២០%	០៩/០៩/ ២០២៥-០៩/០៩/ ២០៤១

៣. កាតព្វកិច្ចពន្ធផ្សេងៗ

ក. ស. ភ. ស្ថិតក្រោមច្បាប់សហគ្រាសពាណិជ្ជកម្មពាក់ព័ន្ធនឹងបញ្ហាពន្ធដារ។ ក. ស. ភ. ស្ថិតនៅក្រោម
របបស្វ័យប្រកាស និងចាត់ទុកជាអ្នកជាប់ពន្ធធីចំពោះការបង់ពន្ធ។ ដូចនេះ ក. ស. ភ. មានកាតព្វកិច្ចបង់ពន្ធ និង
អាករតាមការកំណត់នៃច្បាប់និងបទប្បញ្ញត្តិជាធរមាន។

៣.១. ពន្ធលើប្រាក់ចំណេញ

ក. ស. ភ. មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា២០% ដោយបង់ប្រាក់រំដោះពន្ធលើប្រាក់
ចំណេញ ១% នៃផលរបរប្រចាំខែ។ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ១% ប្រចាំខែនឹងត្រូវទូទាត់កាត់កងជាមួយ
ពន្ធលើប្រាក់ចំណេញ ២០% នៃចុងឆ្នាំសារពើពន្ធនីមួយៗ។ ក. ស. ភ. ធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅ
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥។ យោងតាមអនុក្រឹត្យលេខ០១ អនក្រ.បក ចុះថ្ងៃទី៨ខែមករា ឆ្នាំ២០១៥ ស្តីពី
ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រសហគ្រាសបោះផ្សាយលក់មូលបត្រកម្មសិទ្ធិទទួលបានការលើកទឹកចិត្ត
ដោយបន្ថយពន្ធលើប្រាក់ចំណេញចំនួន ៥០% នៃពន្ធលើប្រាក់ចំណេញត្រូវបង់សម្រាប់រយៈពេល៣ឆ្នាំគិតចាប់ពី
ថ្ងៃដែលអនុក្រឹត្យនេះចូលជាធរមាន។ ជាមួយគ្នានេះដែរ ចាប់ពីឆ្នាំ២០១៩ តទៅ ក. ស. ភ. ឈប់ទទួលបានការ
លើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដូចនេះ ក. ស. ភ. នឹងអនុវត្តកាតព្វកិច្ចពន្ធលើប្រាក់ចំណេញដូចធម្មតាវិញ។

៣.២. អាករលើតម្លៃបន្ថែម

ក. ស. ភ. ជាក្រុមហ៊ុនដែលចុះបញ្ជីអាករលើតម្លៃបន្ថែម។ ក. ស. ភ. បានគិតអាករលើតម្លៃបន្ថែមតាមអត្រា
១០% នៃចំនួនទឹកប្រាក់លើវិក្កយបត្រពេលដែលចេញវិក្កយបត្រទៅអតិថិជន។ ក. ស. ភ. ជាភ្នាក់ងារ

ប្រមូលពន្ធនេះជូនរាជរដ្ឋាភិបាលព្រោះនេះជាអាករលើធាតុចេញរបស់ ក. ស. ភ.។ អាករលើធាតុចេញនេះនឹងត្រូវ កាត់កងជាមួយអាករលើធាតុចូល១០%នៅពេលដែល ក. ស. ភ. បង់ប្រាក់ទៅអ្នកផ្គត់ផ្គង់សម្រាប់ការទិញ។

៣.៣. ពន្ធកាត់ទុកលើចំណូលការប្រាក់

ក. ស. ភ. មានកាតព្វកិច្ចបង់ពន្ធកាត់ទុកលើចំណូលការប្រាក់តាមអត្រា ៤% លើបញ្ជីទូទៅនិង៦% លើ បញ្ជីមានកាលកំណត់។ បច្ចុប្បន្ន ក. ស. ភ. មានបញ្ជីមានកាលកំណត់នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។

៣.៤. ពន្ធនាំចូល

ក. ស. ភ. មានកាតព្វកិច្ចបង់ពន្ធនាំចូលលើសម្ភារ និងវត្ថុធាតុដើមតាមអត្រាចន្លោះពី ៧% ទៅ៣៥% អាស្រ័យលើប្រភេទទំនិញនីមួយៗដែលកំណត់ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ យោងតាមគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផែងដំណាក់កាលបន្ទាប់ នៅចំណតផែកុងតឺន័រ LM១៧ នៅឆ្នាំ២០២២ ក. ស. ភ. នឹងគ្រោងនាំចូល គ្រឿងចក្រលើកដាក់កុងតឺន័រ ដូចនេះ ចំណាយលើពន្ធនាំចូលនឹងមានការកើនឡើង។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ ក. ស. ភ. រួមមានប្រាក់ចំណូលពីការលើកដាក់ក្រោមដងយោង (Stevedoring) ការលើកដាក់នៅទីលាន (LOLO) និងចំណូលកិច្ចការផែនដៃដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនកុងតឺន័រ ដែលស្មើ ប្រមាណ ៨៨% ធៀបនឹងចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ កត្តាសំខាន់នៃ ការកើនឡើងប្រាក់ចំណូល គឺបានមកពីកំណើនចំនួនកុងតឺន័រ ទំនិញរាយ នាវាឆ្លងកាត់ និងចំណុះនាវា ស្របតាម ការលូតលាស់ វិស័យសំណង់ វិស័យកសិកម្មវិស័យពាណិជ្ជកម្ម និងវិស័យឧស្សាហកម្មវាយនភណ្ឌ (សម្លៀកបំពាក់ និងស្បែកជើង)។ ជាមួយគ្នានេះដែរ ការដាក់ឱ្យដំណើរការនូវកំពង់ផែមេ កែម៉ែប្រទេសវៀតណាម ក៏ជាប្រភពនៃ កំណើនបរិមាណកុងតឺន័រឆ្លងកាត់ ក. ស. ភ.។ ជាក់ស្តែង ការដឹកជញ្ជូនឆ្លងកាត់ ក. ស. ភ. ទៅកាន់កំពង់ផែមេ កែម៉ែប មានការចំណេញពេលវេលាដោយដឹកជញ្ជូនទៅផ្ទាល់ទៅកាន់ប្រទេសកុងតឺន័រស៊ីហ្វិកប៉ែកខាងកើត និងសហរដ្ឋ អាមេរិកប៉ែកខាងលិច។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណអត្រាការប្រាក់និងថ្លៃទំនិញ

១. ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

ក. ស. ភ. បានកត់ត្រាបញ្ជីគណនេយ្យ ដោយប្រើប្រាស់រូបិយបណ្ណដុល្លារអាមេរិក ដោយសារចំណូលពី ប្រតិបត្តិការអាជីវកម្ម និងសេវាកម្មភាគច្រើនជាប្រាក់ដុល្លារអាមេរិក និងការទូទាត់លើការងារជួសជុលគ្រឿងចក្រ ធំៗ ប្រេងឥន្ធនៈ និងចំណាយផ្សេងៗមួយចំនួនទៀត ក៏ជាប្រាក់ដុល្លារអាមេរិកដែរ លើកលែងតែការចំណាយលើ ប្រាក់បៀវត្ស និងការបង់ពន្ធ។ ហេតុដូចនេះផលប៉ះពាល់ពីអត្រាប្តូរប្រាក់សម្រាប់ ក. ស. ភ. គឺមានកម្រិតអប្បបរមា។

២. ផលប៉ះពាល់ពីអត្រាការប្រាក់

ក. ស. ភ. មិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរតាមតម្លៃទីផ្សារដោយសារភាពលំអៀងត្រូវបានបញ្ចូលក្នុងរបាយការណ៍លំដាប់ណែនាំ ឬខាតនោះទេហើយ ក. ស. ភ. ក៏ពុំមានឧបករណ៍ហិរញ្ញវត្ថុដើរវិវាទនាចុងការិយបរិច្ឆេទនេះដែរ។ ដូច្នោះ ការផ្លាស់ប្តូរអត្រាការប្រាក់នាចុងការិយបរិច្ឆេទពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ របស់ ក. ស. ភ.។

៣. ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ប្រតិបត្តិការរបស់ ក. ស. ភ. ពឹងផ្អែកយ៉ាងខ្លាំងទៅលើគ្រឿងចក្រ ដែលមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈខ្ពស់។ ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ នឹងប៉ះពាល់ដល់ថ្លៃដើមសេវាកម្ម។ អាស្រ័យហេតុនេះ ក. ស. ភ. បានពង្រឹងការគ្រប់គ្រងលើចំណាយប្រតិបត្តិការតាមរយៈការបង្កើនប្រសិទ្ធភាពការងារលើកដាក់ ការរៀបចំទីលានស្តុកកុងតឺន័រដែលអាចកាត់បន្ថយការលើកដាក់ និងការចល័តគ្រឿងចក្រច្រើនដែលមិនចាំបាច់។ ជាមួយគ្នានេះដែរ ក. ស. ភ. បានបំពាក់គ្រឿងចក្រទំនើបៗក្នុងការលើកដាក់ដែលប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ។

១- ផលប៉ះពាល់ពីអតិផរណា

កំណើននៃត្រួតអតិផរណាអាចមានផលប៉ះពាល់ដល់ការចំណាយ និងការវិនិយោគរបស់ក្រុមហ៊ុន ព្រោះតម្លៃទំនិញមានការកើនឡើង ហើយអំណាចទិញបានថយចុះ។ ប៉ុន្តែ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកកម្ពុជាមានអត្រាអតិផរណាជាមធ្យម ៣,៨% ពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៤ ដែលកម្រិតអតិផរណានេះពុំប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការ ក. ស. ភ. នោះទេ។

២- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល

ក. ស. ភ. បាននិងកំពុងទទួលផលពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះរួមមានដូចខាងក្រោម៖

- ❖ គោលនយោបាយស្តីពីការជម្រុញការនាំចេញអង្ករបាននឹងកំពុងផ្តល់ផលវិជ្ជមានដល់កំណើននៃការនាំចេញផលិតផលនេះតាម ក.ស.ភ.
- ❖ គោលនយោបាយក្នុងការអនុគ្រោះពន្ធលើការនាំចូលឧបករណ៍/គ្រឿងចក្រកសិកម្មនាំឱ្យមាន ការវិនិយោគខ្លាំងលើវិស័យកសិកម្ម
- ❖ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកការអនុគ្រោះពន្ធនិងកូតាពីប្រទេសជាដៃគូ បាននិងកំពុងជម្រុញឱ្យមានការនាំចេញខ្ពស់
- ❖ ការរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនិងភស្តុភារគយមានដែនកំណត់បាននិងកំពុងទាក់ទាញឱ្យមានការវិនិយោគដោយផ្ទាល់ពីបរទេស
- ❖ គោលនយោបាយឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ បាននិងកំពុងទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅប្រទេសកម្ពុជានិងការបង្កើតរោងចក្រផ្ទេរចំណេះដឹងទាំងសហគ្រាសផ្ទេរចំណេះដឹងនិងមធ្យម
- ❖ គោលនយោបាយរបស់រាជរដ្ឋាភិបាលជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក

- ❖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុតឹងរឹងនិងអត្រាប្តូរប្រាក់សេរី ដែលមានការគ្រប់គ្រង។ គោលនយោបាយនេះ បាននិងកំពុងរួមចំណែកក្នុងការបង្កើនទំនុកចិត្ត សាធារណៈក្នុងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសកម្ពុជានិងជម្រុញការធ្វើអាជីវកម្មពីវិស័យឯកជន
- ❖ ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននិង កំពុងជម្រុញឱ្យក្រុមហ៊ុនឯកជន និងសហគ្រាសរដ្ឋចូលទីផ្សារមូលបត្រកាន់តែច្រើន ដែលចូលរួម ចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ផ្នែកទី ៥
ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់
ការការពារវិនិយោគិន

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ក. ស. ភ. មានព័ត៌មានចាំបាច់សម្រាប់ការវិនិយោគិនដូចខាងក្រោម៖

- បានពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលការងារអាជីវកម្ម/សេវាកម្ម និងហិរញ្ញវត្ថុ (ដែលបាន និងកំពុងធ្វើសវនកម្មដោយសវនករឯករាជ្យ) ប្រចាំឆ្នាំ២០២២ របស់ ក. ស. ភ.
- បានពិនិត្យ និងកែសម្រួលពាក្យពេចន៍ និងខ្លឹមសារលើប្រការមួយចំនួននៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហការវិនិយោគលើការអភិវឌ្ឍចំណតផែរណបពហុបំណងព្រែកអញ្ជាញ UM១ រវាង ក. ស. ភ. និងក្រុមហ៊ុន ភីធីអិលអេស ខូអបភីអេសសិន (PTLS Cooperation Co., Ltd.) ជាមួយអ្នកជំនាញឡើងវិញ មុននឹងគោរពស្នើសុំការពិនិត្យយល់ព្រមពីក្រសួងអាណាព្យាបាលទាំងពីរ
- បានពិនិត្យ និងអនុញ្ញាតឱ្យ ក. ស. ភ. គោរពស្នើសុំទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងអាណាព្យាបាលទាំងពីរ ដើម្បីគោរពស្នើសុំគោលការណ៍អនុញ្ញាតបង្កើតចំណតផែរណប នៅតាមទីតាំងទាំង ៧ ដែលបានលើកឡើង
- បានពិនិត្យ និងអនុញ្ញាតឱ្យ ក. ស. ភ. ធ្វើការសិក្សាលម្អិតលើគម្រោងស្នើសុំជួលដី ដើម្បីអភិវឌ្ឍន៍ជាចំណតផែរណបពហុបំណងស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រួចដាក់ឆ្លងការពិនិត្យ និងសម្រេចពីក្រុមប្រឹក្សាភិបាល នៅក្នុងកិច្ចប្រជុំនាពេលក្រោយ
- បានពិនិត្យ និងអនុញ្ញាតជាគោលការណ៍ឱ្យ ក. ស. ភ. សហការវិនិយោគជាមួយក្រុមហ៊ុន HUA HAI SHENG SHIPPING INTERNATIONAL LOGISTICS Co.,Ltd. ក្នុងការអភិវឌ្ឍចំណតផែរណបពហុបំណងស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយត្រូវស្នើសុំការយល់ព្រមពីក្រសួងអាណាព្យាបាលទាំងពីរ
- បានទទួលជ្រាបនូវរបាយការណ៍សវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅ ក. ស. ភ. សម្រាប់ការិយបរិច្ឆេទ២០២១ ដោយអាជ្ញាធរសវនកម្មជាតិ
- បានពិនិត្យ និងសម្រេចឱ្យ ក. ស. ភ. កំណត់អាយុចូលនិវត្តន៍របស់បុគ្គលិកនៅអាយុ ៦០ ឆ្នាំ
- បានពិនិត្យ និងគាំទ្រលើការស្នើសុំទៅក្រសួងអាណាព្យាបាល ដើម្បីគោរពស្នើសុំទៅរាជរដ្ឋាភិបាលតែងតាំងឯកឧត្តម ហ៊ឺ បារី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ក. ស. ភ. ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
- បានពិនិត្យ និងអនុម័ត លើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ របស់ ក. ស. ភ.
- បានពិនិត្យ និងសម្រេចលើការបែងចែកប្រាក់ថ្លៃសរសើរជូនបុគ្គលិក ក. ស. ភ. ប្រចាំឆ្នាំ២០២២ និងប្រាក់ចំណេញចូលមូលនិធិនានាប្រចាំឆ្នាំ២០២២
- បានពិនិត្យ និងសម្រេចលើគម្រោងបែងចែកភាគលាភជូនភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ "ក" និងប្រភេទ "ខ" សប្រចាំឆ្នាំ២០២២
- បានពិនិត្យ និងសម្រេចលើគម្រោងកញ្ចប់ប្រាក់កលាការរបស់ក្រុមប្រឹក្សាភិបាល ក. ស. ភ. សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀតរហូតបញ្ចប់អាណត្តិទី៨

- បានពិនិត្យ និងសម្រេចលើការរៀបចំមហាសន្និបាតភាគហ៊ុនិកលើកទី៨ របស់ ក. ស. ភ.
- បានពិនិត្យ និងសម្រេចអនុញ្ញាតជាគោលការណ៍ឱ្យ ក. ស. ភ. ចូលរួមដេញថ្លៃលើការគ្រប់គ្រងប្រតិបត្តិការ ចំណតផែទេសចរណ៍អន្តរជាតិខេត្តកំពត និងចំណតផែចុងឃ្លៀស ខេត្តសៀមរាប
- បានទទួលជ្រាបនូវរបាយការណ៍ស្តីពីការរក្សាទីតាំងដីតាមមាត់ទន្លេចំនួន ៣ កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីសាងសង់កំពង់ផែទេសចរណ៍ជាតិ និងអន្តរជាតិរបស់ ក. ស. ភ.
- បានពិនិត្យ និងពិភាក្សាលើសំណើសុំលើកលែងថ្លៃឈ្នួលទីលានស្តុកសំបកកុងតឺន័រ (ICD) ចំនួន ៥០% សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២២
- បានសម្រេចអនុញ្ញាតឱ្យ ក. ស. ភ. សហការវិនិយោគជាមួយក្រុមហ៊ុន Port Stevedoring Company Limited លើការបំពាក់ដងយោងចំនួន ២ គ្រឿងបន្ថែមនៅចំណតផែកុងតឺន័រ LM១៧
- បានទទួលជ្រាបនូវរបាយការណ៍ស្តីពីការចុះអនុស្សាវរណៈនៃការយោគយល់គ្នា (MOU) រវាង ក. ស. ភ. និងកំពង់ផែ Busan Port Authority លើកិច្ចសហការស្តីអំពីប្រតិបត្តិការកំពង់ផែ ភស្តុភារកម្ម និងការ ដឹកជញ្ជូនក្នុងប្រទេស។

ហត្ថលេខារបស់អភិបាលកិច្ចដែលស្របតាមច្បាប់

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
បានអាន និងឯកភាព



ហត្ថលេខា

ស្នួន បេនា

សមាជិកក្រុមប្រឹក្សាភិបាល

តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
បានអាន និងឯកភាព



ហត្ថលេខា

ហ្ន៊ី អេនវ៉ានិច

សមាជិកក្រុមប្រឹក្សាភិបាល

អភិបាលឯករាជ្យ

ឧបសម្ព័ន្ធ១

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

និង

របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

កំពង់ផែស្វយ័តភ្នំពេញ

របាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ
៣ខែ ដែលបានបញ្ចប់
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣
និង

របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេល

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន	កំពង់ផែស្វយ័តភ្នំពេញ	
លេខបញ្ជីពាណិជ្ជកម្ម	Co.៧១៧៥ Et/២០០៤	
ទីស្នាក់ការចុះបញ្ជី	អគារលេខ ៦៤៩ តិរីថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគហ៊ុនិកចម្បង	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	
ក្រុមប្រឹក្សាភិបាល	ឯកឧត្តម ហ៊ឺ បារី ឯកឧត្តម សួន រចនា ឯកឧត្តម កែន សម្បត្តិ ឯកឧត្តម ប៉ែន សុវិជាតិ លោក ហ្គី អានវ៉ានីថ អ្នកស្រី ប៉ុក ភក្តី លោក គង់ សុផា	ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ សមាជិក តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក តំណាងក្រសួងពាណិជ្ជកម្ម សមាជិក ក្នុងនាមជាអភិបាលឯករាជ្យ សមាជិក ក្នុងនាមជាអភិបាលមិនប្រតិបត្តិតំណាង ភាគហ៊ុនិកឯកជន សមាជិក តំណាងនិយោជិត ក.ស.ភ.
អ្នកគ្រប់គ្រង	ឯកឧត្តម ហ៊ឺ បារី លោក ម៉ម រិទ្ធី លោកជំទាវ ជួន សុខេម លោក កុយ ប៊ុនធន លោក ហៀក ភិរុណ អ្នកស្រី ហ៊ឺ ជានិន លោក គង់ ចាន់នី លោក គង់ សុផា លោក កែវ សុផាណ្ណារ៉ា អ្នកស្រី សេង គន្ធា កញ្ញា ឈាវ វណ្ណធា	នាយកប្រតិបត្តិ មន្ត្រីត្រួតពិនិត្យរដ្ឋ អមកំពង់ផែស្វយ័តភ្នំពេញ អគ្គនាយករងរដ្ឋបាល/ហិរញ្ញវត្ថុ អគ្គនាយករងបច្ចេកទេស អគ្គនាយករងកិច្ចការផែ អគ្គនាយករងផ្នែកអាជីវកម្ម/ប្រតិបត្តិការផែ ប្រធានលេខាធិការដ្ឋាន នាយកសវនកម្មផ្ទៃក្នុង នាយករដ្ឋបាល នាយកបុគ្គលិក/ធនធានមនុស្ស នាយកគណនេយ្យ/ហិរញ្ញវត្ថុ

ព័ត៌មានអំពីក្រុមហ៊ុន

អ្នកគ្រប់គ្រង (ត)	លោកស្រី មាស វិសាល លោក សាយ ចន្ទា លោក ជៀប វីរ៉ាយ៉ា លោក តុល សុខុម លោក ឈីវ សុងកាំង លោក ហ៊ុន សុខាល័យ លោក ហ៊ុ សុង លោក អ៊ឹម ដារីដ លោក ប្រាក់ សាមិត្ត	នាយកផ្នែកផែនការ/ទីផ្សារ នាយកគ្រប់គ្រងគ្រឿងចក្រ នាយកផលធានសាស្ត្រ នាយកសេវាកម្មនាវាចរណ៍ នាយកប្រតិបត្តិការចំណតផែនការហេតុបំណង UMO នាយកប្រតិបត្តិការកំពង់ផែកុងតឺន័រ LM ១៧ នាយកប្រតិបត្តិការចំណតផែ TS ៣ នាយកវិស្វកម្ម នាយកស្តីទីមណ្ឌលអាជីវកម្មផែ/ផែក្នុងស្រុក
ធនាគារិកចម្បង	ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក ជីប ម៉ុង ខមមើសល ប៊ែង ម.ក ធនាគារ ភីភីស៊ីប៊ែង ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ធនាគារកាណាឌីយ៉ា ក.អ ធនាគារ ចិន (ហុងកុង) លីមីតធីត សាខាភ្នំពេញ	
សវនករ	ខេភីអឹមជឺ ខេមបូឌា	

កំណត់វែងស្វ័យភ័ស្តុភារពេញ

មាតិកា

	ទំព័រ
១. សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល	១
២. របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ – ៤
៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៥ – ៧
៤. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សង្ខេបចន្លោះពេល	៨ – ៩
៥. របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	១០
៦. របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល	១១ – ១៣
៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១៤ – ៦៥

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



កំពង់ផែស្វយ័តភ្នំពេញ

លេខ ៣៦៤./២៣...ក. ស. ក.

សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល

ជាមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ កំពង់ផែស្វយ័តភ្នំពេញ (ហៅកាត់ថា "ក.ស.ក." ឬ "ក្រុមហ៊ុន") ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ព្រមទាំងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដូចបានបង្ហាញនៅទំព័រទី៥ ដល់ ៦៥ ថាត្រូវបានរៀបចំឡើង គ្រប់ទិដ្ឋភាពជាសារវន្ត ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិ នៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ចុះចាតុលេខដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



អ្នកស្រី ហឺ ជានិន
តំណាងឲ្យនាយកប្រតិបត្តិ

កញ្ញា ណារ វណ្ណធា
នាយកគណនេយ្យហិរញ្ញវត្ថុ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣



KPMG Cambodia Ltd
 GIA Tower, Sopheap Mongkul Street, Phum 14
 Sangkat Tonle Bassac, Khan Chamkar Mon
 Phnom Penh, Cambodia
 +855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនកររងករាជ្យស្តីពីការត្រួតពិនិត្យលើ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេល

ជូនចំពោះភាគហ៊ុនិករបស់

កំពង់ផែស្វយ័តភ្នំពេញ

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ កំពង់ផែស្វយ័តភ្នំពេញ (ហៅកាត់ថា “ក.ស.ភ.” ឬ “ក្រុមហ៊ុន”) ដែលបានបង្ហាញនៅទំព័រទី៥ ដល់ទី៦៥ ជារួមហៅកាត់ថា (“របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេល”) ដែលរួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣
- របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្នពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្នពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣
- របាយការណ៍លំហូរទឹកប្រាក់សង្ខេបបណ្តោះអាសន្នពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ និង
- កំណត់សម្គាល់ពន្យល់ផ្សេងៗទៀត នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេល។

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងបង្ហាញនូវភាពត្រឹមត្រូវនៃ របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេល ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ *របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេល*។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺផ្តល់ការសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេល ដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។



វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ នៃកម្ពុជាសម្រាប់កិច្ចការងារត្រួតពិនិត្យលេខ ២៤១០ ស្តីពី "ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលអនុវត្ត ដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន"។ ការត្រួតពិនិត្យ លើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការសាកសួរព័ត៌មាន ជាពិសេសសាកសួរបុគ្គលដែលមានការទទួលខុសត្រូវលើកិច្ចការគណនេយ្យ និងហិរញ្ញវត្ថុ ហើយធ្វើការវិភាគ និង អនុវត្តនូវនីតិវិធីត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យ មានវិសាលភាពតូចជាងការធ្វើសវនកម្ម ដែលអនុលោមតាមស្តង់ដារ សវនកម្មអន្តរជាតិនៃកម្ពុជា ហេតុដូច្នេះ ការត្រួតពិនិត្យមិនអាចឲ្យយើងខ្ញុំ ផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានដឹងនូវ រាល់បញ្ហាជាសារវន្តទាំងឡាយ ដែលអាចនឹងត្រូវបានរកឃើញក្នុងពេលធ្វើសវនកម្មនោះឡើយ។ ហេតុដូច្នេះយើងខ្ញុំ មិនបញ្ចេញមតិសវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានបញ្ហាណាមួយដែលបានទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឲ្យ យើងខ្ញុំជឿថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនត្រូវបានរៀបចំជាសារវន្ត ស្របតាមស្តង់ដារគណនេយ្យ អន្តរជាតិនៃកម្ពុជា ៣៤ "របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល"នោះឡើយ។

ការទាញចំណាប់អារម្មណ៍

យើងខ្ញុំ សូមធ្វើការទាញចំណាប់អារម្មណ៍ទៅលើកំណត់សម្គាល់ ៣២ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលចង្អុលបង្ហាញថាព័ត៌មានប្រៀបធៀបដែលបានបង្ហាញ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២២ និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ត្រូវបានរាយការណ៍ឡើងវិញ។ សេចក្តី សន្និដ្ឋានរបស់យើងខ្ញុំ មិនត្រូវបានកែប្រែដោយសារបញ្ហានេះទេ។

បញ្ហាផ្សេងៗទាក់ទងនឹងព័ត៌មានប្រៀបធៀប

ដោយមិនរាប់បញ្ចូលការធ្វើនិយ័តកម្មដូចដែលបានព័ណ៌នាក្នុងកំណត់សម្គាល់ ៣២ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេប ចន្លោះពេល របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និង២០២១ ត្រូវបានធ្វើការត្រួតពិនិត្យ និងធ្វើសវនកម្មដោយសវនករផ្សេង ដែលបានបញ្ចេញសេចក្តីសន្និដ្ឋាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ថារបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលមិនមានបញ្ហា និងបញ្ចេញមតិសវនកម្មនៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ថារបាយការណ៍ហិរញ្ញវត្ថុទាំងនោះមានភាពត្រឹមត្រូវ។



បញ្ហាផ្សេងៗទាក់ទងនឹងព័ត៌មានប្រៀបធៀប (ត)

ជាផ្នែកមួយនៃការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំបានត្រួតពិនិត្យលើការធ្វើនិយ័តកម្ម ដូចដែលបានព័ណ៌នាក្នុងកំណត់សម្គាល់ ៣២ ដែលត្រូវបានយកមកអនុវត្តដើម្បីរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ យើងខ្ញុំមិនបានចូលរួមធ្វើការត្រួតពិនិត្យ ឬអនុវត្តនីតិវិធីណាមួយចំពោះរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឬចំពោះរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងឆ្នាំ២០២១ នោះឡើយ ក្រៅតែពីនិយ័តកម្ម ដូចដែលបានពណ៌នានៅក្នុងកំណត់សម្គាល់ ៣២ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។ ហេតុដូចនេះហើយ យើងខ្ញុំមិនបញ្ចេញសេចក្តីសន្និដ្ឋាន ឬទម្រង់នៃការអះអាងណាមួយ លើរបាយការណ៍ហិរញ្ញវត្ថុទាំងមូលនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានបញ្ហាណាមួយដែលទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឲ្យយើងខ្ញុំជឿថា និយ័តកម្មនានាដែលបានពណ៌នានៅក្នុងកំណត់សម្គាល់ ៣២ មានភាពមិនសមស្រប ឬអនុវត្តមិនបានត្រឹមត្រូវនោះឡើយ។

តំណាងក្រុមហ៊ុន **ខេតីអឹមជី ខេមបូឌា**



យឹម ឡុនឌី
Engagement Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

កំណត់ផែស្រយីតភ្នំពេញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>
ទ្រព្យសកម្ម							
ទ្រព្យសកម្មរយៈពេលវែង							
ទ្រព្យគ្រឿងចក្រ និងបរិក្ខារ	៥	១២១.០០៤.០៣២	៤៩០.៥៥០.៣៤៦	១១៥.៣១៧.៤៧៤	៤៧៤.៧៦២.០៤០	១០៣.៣២៨.៣៧៥	៤២០.៩៥៩.៨០០
ទ្រព្យសកម្មអរូបី		១១៩.០៦៩	៤៨២.៧០៦	-	-	-	-
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៦(ក)	៦.២៤៦.៦៦៣	២៥.៣២៣.៩៧២	៥.៩០៧.៦៥៥	២៤.៣២១.៩៣៩	៣.៥៣៣.៨៧២	១៤.៣៩៦.៩៩៥
ភតិសន្យាត្រូវទទួល	៦(ខ)	៩.៣៣១.០៣០	៣៧.៨២៧.៩៩៦	៩.៦៦៩.៣៤២	៣៩.៨០៨.៦៨១	៥.៤២២.២៩៤	២២.០៩០.៤២៦
ទ្រព្យវិនិយោគ	៧	៨៤.២២១.១១០	៣៤១.៤៣២.៣៨០	៨៤.២៣៤.៦៨៧	៣៤៦.៧៩៥.២០៦	៨៤.៦២៦.៨៦៣	៣៤៤.៧៦៩.៨៤០
គណនីត្រូវទទួលផ្សេងៗ	៨	៧១.៤៨៦	២៨៩.៨០៤	៧០.២៨៩	២៨៩.៣៨០	៦៧.៥៨៥	២៧៥.៣៤១
ការវិនិយោគផ្សេងៗ	១០	១៥.០០០.០០០	៦០.៨១០.០០០	១៥.០០០.០០០	៦១.៧៥៥.០០០	១០.០០០.០០០	៤០.៧៤០.០០១
		<u>២៣៥.៩៩៣.៣៩០</u>	<u>៩៥៦.៧១៧.២០៤</u>	<u>២៣០.១៩៩.៤៧៧</u>	<u>៩៨៧.៧៣១.២៤៦</u>	<u>២០៦.៩៧៨.៩៨៩</u>	<u>៨៤៣.២៣២.៤០៣</u>
ទ្រព្យសកម្មរយៈពេលខ្លី							
សន្និធិ	៩	៧៥៩.៨៨២	៣.០៨០.៥៦២	៧១៤.៩៨២	២.៩៤៣.៥៨១	៣៥២.១១៤	១.៤៣៤.៥១២
ភតិសន្យាត្រូវទទួល	៦(ខ)	៥២៥.០៥១	២.១២៨.៥៥៧	៤២០.០៤៣	១.៧២៩.៣១៧	២៩៥.៧២១	១.២០៤.៧៦៧
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ	៨	៦.៣៧៨.០៧១	២៥.៨៥៦.៧០០	៧.៨២៧.១៩៥	៣២.២២៤.៥៦១	៤.៤២៥.៩៧៤	១៨.០៣១.៤១៨
សាច់ប្រាក់ និងសមតុល្យនៅធនាគារ	១០	១.៨៤៧.២៧០	៧.៥២៩.៣៧៣	៧.២៩៤.០៨៩	៣០.០២៩.៧៦៤	៨.៦៤៦.៨១៤	៣៥.២២៧.១២០
		<u>៩.៥០០.២៧៤</u>	<u>៣៨.៥៩៤.១៩២</u>	<u>១៦.២៤៦.៣០៩</u>	<u>៦៦.៩២៧.២២៣</u>	<u>១៣.៤១០.៦២៣</u>	<u>៥៥.៨៩៧.៨១៧</u>
ទ្រព្យសកម្មសរុប		<u><u>២៤៥.៥១៣.៦៦៤</u></u>	<u><u>៩៩៥.៣១២.៣៩៦</u></u>	<u><u>២៤៦.៤៤៥.៧៨៦</u></u>	<u><u>១.០១៤.៦៥៨.៤៦៩</u></u>	<u><u>២២០.៦៩៩.៦១២</u></u>	<u><u>៨៩៩.១៣០.២២០</u></u>

កំណត់ផែស្វយ័តនៃពេញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>
មូលធន និងបំណុល							
មូលធន							
ដើមទុន	១១	១១៤.៤៥៣.៤៨៥	៤៥៧.៨១៣.៩៤០	១១៤.៤៥៣.៤៨៥	៤៥៧.៨១៣.៩៤០	១១៤.៤៥៣.៤៨៥	៤៥៧.៨១៣.៩៤០
បុព្វលាភភាគហ៊ុន	១២	១៥៥.៥០២	៦២២.០០៨	១៥៥.៥០២	៦២២.០០៨	១៥៥.៥០២	៦២២.០០៨
ប្រាក់ចំណេញរក្សាទុក		២.៧៨២.៨៨៥	១០.៨៩៦.០៩៤	១៥.១៤៨.២៣១	៦១.៤៣៥.៦៨៣	១២.៨០៥.៩៦៦	៥១.៨៦២.៨៤៧
ទុនបម្រុង	១៣	៧០.៦៣៧.៩៧១	២៨៧.៨២២.៦៦២	៥៧.៤៦៦.៦៩៧	២៣៣.៩៩១.៦៦៥	៤៥.៨៦១.៣៨០	១៨៦.៨៣៩.២៦២
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	៥.១១៨.២៨២	-	១៦.៩៣៧.៥៦០	-	៨.៧៨៩.៧២៥
មូលធនសរុប		១៨៨.០២៩.៨៤៣	៧៦២.២៧២.៩៨៦	១៨៧.២២៣.៩១៥	៧៧០.៨០០.៨៥៦	១៧៣.២៧៦.៣៣៣	៧០៥.៩២៧.៧៨២
បំណុល							
បំណុលរយៈពេលវែង							
គណនីត្រូវទូទាត់ផ្សេងៗ	១៤	៣៥.១៤៥	១៤២.៤៧៧	៣៥.១៤៥	១៤៤.៦៩០	៣៣.៧៩៣	១៣៧.៦៧២
ប្រាក់កម្ចី	១៥	១៥.៥២៤.៨០៦	៦២.៩៣៧.៥៦៤	១៦.៥៥៩.៧៩៣	៦៨.១៧៦.៦៦៨	១៨.៦២៩.៧៦៧	៧៥.៨៩៧.៦៧១
បំណុលកិច្ចសន្យា	១៦	១៣.២៧៥.០០០	៥៣.៨១៦.៨៥០	១៣.៣៥០.០០០	៥៤.៩៦១.៩៥០	១៣.៦៥០.០០០	៥៥.៦១០.១០០
បំណុលភតិសន្យា	៦(ក)	១១.៧៥៦.៦៤៦	៤៧.៦៦១.៤៤៣	១១.១៦២.៤២៤	៤៥.៩៥៥.៧០០	៧.១១០.៦១១	២៨.៩៦៨.៦២៩
សំវិធានធនលើអត្ថប្រយោជន៍សោធននិវត្តន៍	១៧	៣៧១.៩១០	១.៥០៧.៧២៣	៣៦២.០២៣	១.៤៩០.៤៤៩	៥៥៥.៨២៩	២.២៦៤.៤៤៧
បំណុលពីកិច្ចព្រមព្រៀងរួម	១៨	៧.៧២២.៧៩១	៣១.៣០៨.១៩៥	៧.៧២២.៧២៣	៣១.៨១៥.០៣៦	-	-
ពន្ធពន្យារសុទ្ធជាបំណុល	១៩(គ)	៧៥៣.១១៦	៣.០៥៣.១៣២	៦៦៩.៨៥៦	២.៧៥៧.៧៩៧	១៣៦.៥៥៩	៥៥៦.៣៤១
		៤៩.៤៣៩.៤១៤	២០០.៤២៧.៣៨៤	៤៩.៨៦៦.៩៦៤	២០៥.៣០២.២៩០	៤០.១១៦.៥៥៩	១៦៣.៤៣៤.៨៦០

កំណត់ផែស្វយ័តនៃពេញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>
បំណុលរយៈពេលខ្លី							
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ	១៤	៤.៦១៧.៦៤៨	១៨.៧១៩.៩៤៥	២.៩៥៧.៨៩៥	១២.១៧៧.៦៥៤	២.០៨៨.០១១	៨.៥០៦.៥៥៧
ឥណទានវិបារូបរិ	១០	៤៣០.០៩៨	១.៧៤៣.៦១៧	-	-	-	-
ប្រាក់កម្ចី	១៥	២.១៥០.៧០៣	៨.៧១៨.៩៥០	២.៣៤៥.២៨១	៩.៦៥៥.៥២២	២.៣៧៥.៨៧០	៩.៦៧៩.២៩៥
បំណុលភតិសន្យា	៦(ក)	២៧៣.០៣១	១.១០៦.៨៦៨	៥៤៨.២៩៩	២.២៥៧.៣៤៧	៣៥៦.៦០៨	១.៤៥២.៨២១
កិច្ចសន្យាបំណុល	១៦	៣០០.០០០	១.២១៦.២០០	៣០០.០០០	១.២៣៥.១០០	៣០០.០០០	១.២២២.២០០
បំណុលពន្ធលើប្រាក់ចំណេញ		២៧២.៩២៧	១.១០៦.៤៤៦	៣.២១៣.៤៣២	១៣.២២៩.៧០០	២.១៨៦.២៣១	៨.៩០៦.៧០៥
		<u>៨.០៧៤.៤០៧</u>	<u>៣២.៦១២.០២៦</u>	<u>៩.៣៦៤.៩០៧</u>	<u>៣៨.៥៥៥.៣២៣</u>	<u>៧.៣០៦.៧២០</u>	<u>២៩.៧៦៧.៥៧៨</u>
បំណុលសរុប		<u>៥៧.៤៨៣.៨២១</u>	<u>២៣៣.០៣៩.៤១០</u>	<u>៥៩.២៣១.៨៧១</u>	<u>២៤៣.៨៥៧.៦១៣</u>	<u>៤៧.៤២៣.២៧៩</u>	<u>១៩៣.២០២.៤៣៨</u>
មូលធន និងបំណុលសរុប		<u>២៤៥.៥១៣.៦៦៤</u>	<u>៩៩៥.៣១២.៣៩៦</u>	<u>២៤៦.៤៥៥.៧៨៦</u>	<u>១.០១៤.៦៥៨.៤៦៩</u>	<u>២២០.៦៩៩.៦១២</u>	<u>៨៩៩.១៣០.២២០</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

កំណត់ផែស្វយ័តនៃពេញ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

	កំណត់ សម្គាល់	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូល	២១	៧.៥៣២.១៥៥	៣០.៧៦១.៣២១	៨.៩៣៣.១៨០	៣៦.២៩៥.៥១០
ថ្លៃដើមនៃការលក់ និងសេវាកម្ម	២២	(៣.៤០៩.៩៧២)	(១៣.៩២៦.៣២៦)	(២.៨៨៥.៣១៨)	(១១.៧២៣.០៤៧)
ប្រាក់ចំណេញដុល		៤.១២២.១៨៣	១៦.៨៣៤.៩៩៥	៦.០៤៧.៨៦២	២៤.៥៧២.៤៦៣
ចំណូលផ្សេងៗ	២៣	៣២៦.៨៩៧	១.៣៣៥.០៤៧	៧៤១.៩៤០	៣.០១៤.៥០២
ចំណាយទូទៅ និងរដ្ឋបាល	២៤	(២.១៥៩.៥៦៩)	(៨.៧៧៨.៨៤១)	(១.៧៦៣.៦៨១)	(៧.១៦៥.៨៣៦)
ការបែងចែកប្រាក់ខាតពីកិច្ចព្រមព្រៀងរួម សំវិធានធនលើការខាតបង់ឱនភាព នៃតម្លៃលើគណនីអតិថិជន និង គណនីត្រូវទទួលផ្សេងៗ	៩	(៥១.៤៤០)	(២១០.០៨១)	(៣៧៤.១៩១)	(១.៥២០.៣៣៨)
ប្រាក់ចំណេញពីប្រតិបត្តិការ		២.៣៨២.៥៧០	៩.៧៧១.១០០	៤.៦៥១.៩៣០	១៨.៩០០.៧៩១
ចំណូលហិរញ្ញប្បទាន		៣៨៣.២៤១	១.៥៦៥.១៥៦	២៦១.១១៥	១.០៦០.៩១០
ចំណាយហិរញ្ញប្បទាន		(៣៦២.៥៨៦)	(១.៤៨០.៨០១)	(២៦៧.៨០៤)	(១.០៨៨.០៨៨)
ចំណូល/(ចំណាយ)ហិរញ្ញប្បទានសុទ្ធ		២០.៦៥៥	៨៤.៣៥៥	(៦.៦៨៩)	(២៧.១៧៨)
ប្រាក់ចំណេញមុនពន្ធដកពន្ធ	២៥	២.៤០៣.៦៤៥	៩.៨៣៩.៦០១	៤.៦៤៥.២៤១	១៨.៨៧៣.៦១៣
ចំណាយពន្ធលើប្រាក់ចំណេញ	១៩(ខ)	(៤៥៥.២៤៨)	(១.៨៥៩.២៣៣)	(១.១០៣.៦៦០)	(៤.៤៨៤.១៧១)
ប្រាក់ចំណេញសុទ្ធ		១.៩៤៨.៣៩៧	៧.៩៨០.៣៦៨	៣.៥៤១.៥៨១	១៤.៣៨៩.៤៤២
លទ្ធផលលម្អិតផ្សេងៗ					
<i>ធាតុដែលមិនត្រូវចាត់ថ្នាក់ឡើងវិញ ទៅក្នុងរបាយការណ៍ចំណេញ ឬខាត</i>					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១១.៨១៩.២៧៨)	-	(៤.១៩០.៦១៣)
ប្រាក់ចំណេញលម្អិតសរុបសម្រាប់ ការិយបរិច្ឆេទ		១.៩៤៨.៣៩៧	(៣.៨៣៨.៩១០)	៣.៥៤១.៥៨១	១០.១០៨.១២៦

កំណត់ផែស្វ័យភ័ស្តុតាង

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

ប្រាក់ចំណេញក្នុងមួយហ៊ុនសម្រាប់ភាគហ៊ុននៃ ក.ស.ភ. ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	កំណត់ សម្គាល់	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
		<i>(បានរាយការណ៍ឡើងវិញ)</i>			
ប្រាក់ចំណេញក្នុងមួយភាគហ៊ុន គោល	២៦	0.0៩	0.៣៨	0.១៧	0.៧០
ប្រាក់ចំណេញក្នុងមួយភាគហ៊ុន ដែលថយចុះ	២៦	<u>0.0៩</u>	<u>0.៣៨</u>	<u>0.១៧</u>	<u>0.៧០</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

កំណត់ផែស្រយីតន្ត្រីពេញ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១១៤.៤៥៣.៤៨៥	៤៥៧.៨១៣.៩៤០	១៥៥.៥០២	៦២២.០០៨	៥៧.៤៦៦.៦៩៧	២៣៣.៩៩១.៦៦៥	១៥.១៤៨.២៣១	៦១.៤៣៥.៦៨៣	-	១៦.៩៣៧.៥៦០	១៨៧.២២៣.៩១៥	៧៧០.៨០០.៨៥៦
<i>ប្រតិបត្តិការជាមួយភាគហ៊ុនិក ក.ស.ភ.</i>												
ភាគលាភ	-	-	-	-	-	-	(១.១៤២.០០៩)	(៤.៦៦៣.៩៦៥)	-	-	(១.១៤២.០០៩)	(៤.៦៦៣.៩៦៥)
<i>ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន</i>												
ផ្ទេរទៅទុនបម្រុង	-	-	-	-	១៣.១៧១.២៧៤	៥៣.៨៣០.៩៩៧	(១៣.១៧១.២៧៤)	(៥៣.៨៣០.៩៩៧)	-	-	-	-
<i>លទ្ធផលលម្អិតសរុប</i>												
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	១.៩៤៧.៩៣៧	៧.៩៥៥.៣៧៣	-	-	១.៩៤៧.៩៣៧	៧.៩៥៥.៣៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(១១.៨១៩.២៧៨)	-	(១១.៨១៩.២៧៨)
	-	-	-	-	-	-	១.៩៤៧.៩៣៧	៧.៩៥៥.៣៧៣	-	(១១.៨១៩.២៧៨)	១.៩៤៧.៩៣៧	(៣.៨៦៣.៩០៥)
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣	១១៤.៤៥៣.៤៨៥	៤៥៧.៨១៣.៩៤០	១៥៥.៥០២	៦២២.០០៨	៧០.៦៣៧.៩៧១	២៨៧.៨២២.៦៦២	២.៧៨២.៨៨៥	១០.៨៩៦.០៩៤	-	៥.១១៨.២៨២	១៨៨.០២៩.៨៤៣	៧៦៦.៩៣៦.៩៥១
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ (បានរាយការណ៍ឡើងវិញ)	១១៤.៤៥៣.៤៨៥	៤៥៧.៨១៣.៩៤០	១៥៥.៥០២	៦២២.០០៨	៥៥.៨៦១.៣៨០	១៨៦.៨៣៩.២៦២	១២.៨០៥.៩៦៦	៥១.៨៦២.៨៤៧	-	៨.៧៨៩.៧២៥	១៧៧.២២៣.៩១៥	៧៦៥.៩២៧.៧៧២
<i>ប្រតិបត្តិការជាមួយភាគហ៊ុនិក ក.ស.ភ.</i>												
ភាគលាភ	-	-	-	-	-	-	(១.០៨១.៤៨០)	(៤.៣៩៤.០៥៣)	-	-	(១.០៨១.៤៨០)	(៤.៣៩៤.០៥៣)
<i>ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន</i>												
ផ្ទេរទៅទុនបម្រុង	-	-	-	-	១១.៦០៥.៣១៧	៤៧.១៥២.៤០៣	(១១.៦០៥.៣១៧)	(៤៧.១៥២.៤០៣)	-	-	-	-
<i>លទ្ធផលលម្អិតសរុប</i>												
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	៣.៥៤១.៥៨១	១៤.៣៨៩.៤៤២	-	-	៣.៥៤១.៥៨១	១៤.៣៨៩.៤៤២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(៤.១៩០.៦១៣)	-	(៤.១៩០.៦១៣)
	-	-	-	-	-	-	៣.៥៤១.៥៨១	១៤.៣៨៩.៤៤២	-	(៤.១៩០.៦១៣)	៣.៥៤១.៥៨១	១០.១៩៨.៨២៩
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (បានរាយការណ៍ឡើងវិញ)	១១៤.៤៥៣.៤៨៥	៤៥៧.៨១៣.៩៤០	១៥៥.៥០២	៦២២.០០៨	៥៧.៤៦៦.៦៩៧	២៣៣.៩៩១.៦៦៥	៣.៦៦០.៧៥០	១៤.៧០៥.៨៣៣	-	៤.៥៩៩.១១២	១៧៥.៧៧៦.៤៣៤	៧១១.១២៦.៥៥៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

កំណត់ផែស្រុយ៉ាតន្ត្រីពេញ

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
			<i>(បានរាយការណ៍ឡើងវិញ)</i>	

លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ

ប្រាក់ចំណេញមុនដកពន្ធ	២.៤០៣.១៨៥	៩.៨១៤.៦០៦	៤.៦៤៥.២៤១	១៨.៨៧៣.៦១៣
<i>និយ័តភាពលើ៖</i>				
រំលស់លើទ្រព្យគ្រឿងចក្រ និងបរិក្ខារ	១.០៣៧.៦៥២	៤.២៣៧.៧៧១	៩១៣.៣៩២	៣.៧១១.១១២
រំលស់លើទ្រព្យវិនិយោគ	១៣.៥៧៧	៥៥.៤៤៨	១២.៨២៧	៥២.១១៦
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៥០.២៣៥	២០៥.១៦០	២២.៥៣២	៩១.៥៤៨
ចំណាយការប្រាក់	៣០០.០៤៧	១.២២៥.៣៩២	២៦៧.៨០៤	១.០៨៨.០៨៨
ចំណូលការប្រាក់ពីភតិសន្យាត្រូវទទួល	(៩៥.១៨៥)	(៣៨៨.៧៣៥)	(៤០.៥៤៧)	(១៦៤.៧៤២)
ចំណូលការប្រាក់ពីប្រាក់បញ្ញើមាន កាលកំណត់	(២៨៦.៨៥៩)	(១.១៧១.៥៣២)	(២១៧.៨៦៤)	(៨៨៥.១៨១)
ឥទ្ធិពលសុទ្ធនៃអប្បបរមាលើប្រាក់ តម្កល់រយៈពេលវែង	(១.១៩៧)	(៤.៨៨៩)	(២.៧០៤)	(១០.៩៨៧)
ការខាតបង់ឱនភាពនៃតម្លៃលើ គណនីអតិថិជន និង គណនីត្រូវទទួលផ្សេងៗ	៥១.៤៤០	២១០.០៨១	៣៧៤.១៩១	១.៥២០.៣៣៨
ចំណូលពីភតិសន្យាបន្ត នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	-	(៤៤០.៥៣៥)	(១.៧៨៩.៨៩៤)
ចំណាយលើកាតព្វកិច្ច អត្ថប្រយោជន៍សោធននិវត្តន៍	៦.៤៥៨	២៦.៣៧៤	២២.២០៧	៩០.២២៧
រំលស់នៃបំណុលពីកិច្ចព្រមព្រៀងរួម	(២៩.១៤៩)	(១១៩.០៤៥)	-	-
	<u>៣.៤៥០.២០៤</u>	<u>១៤.០៩០.៦៣១</u>	<u>៥.៥៥៦.៥៤៤</u>	<u>២២.៥៧៦.២៣៨</u>

កំណត់ផែស្វ័យភ័ស្តុតាង

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
<i>(បានរាយការណ៍ឡើងវិញ)</i>				
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ (ត)				
<i>បម្រែបម្រួលនៃទុនបង្វិល៖</i>				
សន្និធិ	(៤៤.៩០០)	(១៨៣.៣៧២)	(៦០.០០៥)	(២៤៣.៨០០)
គណនីអតិថិជន និង				
គណនីត្រូវទទួលផ្សេងៗ	១.៤៤៧.៨២០	៥.៩១២.៨៩៥	(៣.០០០.៣២៤)	(១២.១៩០.៣១៦)
គណនីអ្នកផ្គត់ផ្គង់ និង				
គណនីត្រូវទូទាត់ផ្សេងៗ	៥១៧.៧៤៤	២.១១៤.៤៦៦	៣៣៤.៨៨០	១.៣៦០.៦១៧
កិច្ចសន្យាបំណុល	(៧៥.០០០)	(៣០៦.៣០០)	(៧៥.០០០)	(៣០៤.៧២៥)
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ	៥.២៩៥.៨៦៨	២១.៦២៨.៣២០	២.៧៥៦.០៩៥	១១.១៩៨.០១៤
ពន្ធលើប្រាក់ចំណេញដែលបានបង់	(៣.៣០៨.៨០២)	(១៣.៥១៣.១៤៧)	(២.៣៩៨.៧២៣)	(៩.៧៤៦.០១២)
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ ដែលបានបង់	-	-	(៥.៤៤៧)	(២២.១៣១)
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពប្រតិបត្តិការ	១.៩៨៧.០៦៦	៨.១១៥.១៧៣	៣៥១.៩២៥	១.៤២៩.៨៧១
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យគ្រឿងចក្រ និងបរិក្ខារ	(៦.៨៣០.៥៧៥)	(២៧.៨៩៦.០៦៨)	(២.២៤៣.៦០៦)	(៩.១១៥.៧៧១)
ការទិញទ្រព្យអរូបី	(១២.៧០៤)	(៥១.៨៨៣)	-	-
សាច់ប្រាក់ដែលបានទទួលពី				
ភតិសន្យាត្រូវទទួល	៣២៨.៤៨៩	១.៣៤១.៥៤៩	-	-
ការប្រាក់បានទទួល	២៥៧.២៤៩	១.០៥០.៦០៧	១៩៤.៣៥៩	៧៨៩.៦៨១
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ	(៦.២៩៧.៥៤១)	(២៥.៥៥៥.៧៩៥)	(២.០៤៩.២៤៧)	(៨.៣២៦.០៩០)

កំណត់ផែស្រុយតន្ត្រីពេញ

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
	<i>(បានរាយការណ៍ឡើងវិញ)</i>			
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការប្រាក់បានបង់	(៤៩១.១៩៦)	(២.០០៦.០៤៤)	(៤៨៧.១៣៤)	(១.៩៧៩.២២៥)
ការទូទាត់ប្រាក់ដើមនៃបំណុលភតិសន្យា	(៧០.២៥៩)	(២៨៦.៩៣៨)	(៤១.១២៤)	(១៦៧.០៨៧)
ការទូទាត់ប្រាក់កម្ចី	(១.០៣៤.៩៨៧)	(៤.២២៦.៨៨៧)	(១.០៣៤.៩៨៧)	(៤.២០៥.១៥២)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង				
សកម្មភាពហិរញ្ញប្បទាន	(១.៥៩៦.៤៤២)	(៦.៥១៩.៨៦៩)	(១.៥៦៣.២៤៥)	(៦.៣៥១.៤៦៤)
ការវិនិយោគសុទ្ធនៃសាច់ប្រាក់				
និងសាច់ប្រាក់សមមូល	(៥.៨៦៦.៩១៧)	(២៣.៩៦០.៤៩១)	(៣.២៦០.៥៦៧)	(១៣.២៤៧.៦៨៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
នាដើមការិយបរិច្ឆេទ	៦.១៩៤.០៨៩	២៥.៥០១.០៦៤	៨.៦៤៦.៨១៤	៣៥.២២៧.១២០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២១៤.២១៧)	-	(១៦៥.១៣៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង				
ការិយបរិច្ឆេទ (កំណត់សម្គាល់ ១០)	៣២៧.១៧២	១.៣២៦.៣៥៦	៥.៣៨៦.២៤៧	២១.៨១៤.៣០១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

កំពង់ផែស្វយ័តភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយ និងត្រូវអានភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

១. ព័ត៌មានទូទៅ

កំពង់ផែស្វយ័តភ្នំពេញ ហៅកាត់ថា (“ក.ស.ភ.”) ដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៥១ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ជាសហគ្រាសសាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ក.ស.ភ. បានចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ដែលមានលេខចុះបញ្ជី ០០៣ CSXSC និងប្រែក្លាយជាសហគ្រាសសាធារណៈដែលមានទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលបោះផ្សាយលក់មូលបត្រកម្ពុជាលើកដំបូងជាសាធារណៈ។

ក.ស.ភ. មានភារៈទទួលខុសត្រូវចំពោះកាតព្វកិច្ចជាអាជ្ញាធរ និងជាប្រតិភូកិច្ចការផែនការ ដែលរួមមាន៖

- ផ្តល់កណ្តាលការកិច្ច នាំនាវាចេញ - ចូលកំពង់ផែ
- ផ្តល់ទីតាំងសម្រាប់ចំណតនាវា
- ផ្តល់ទីតាំងសម្រាប់នាវាធ្វើការជួសជុល និងចាក់ប្រេង
- ធ្វើអាជីវកម្មបូមស្តារ និងថែទាំទិសដៅចរាចរណ៍សម្រាប់នាវា
- ត្រួតពិនិត្យប្រតិបត្តិតាមលក្ខណៈបច្ចេកទេស និងជំរុញកិច្ចការពារសុវត្ថិភាព បរិស្ថាន សណ្តាប់ធ្នាប់ ក្នុងមណ្ឌលអាជីវកម្មរបស់កំពង់ផែ
- ត្រួតពិនិត្យឯកសារសម្គាល់នាវា ដើម្បីបំពេញបែបបទនាវាចេញ - ចូលផែ
- បណ្តុះបណ្តាលធនធានមនុស្សផ្នែកនាវាចរណ៍ និងផ្នែកកំពង់ផែ តាមរយៈវិទ្យាស្ថាននាវាចរណ៍កម្ពុជា
- អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែ តាមរយៈសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍក្នុង និងក្រៅប្រទេស ដើម្បីពង្រីកចំណតផែកុងតឺន័រ ផែទំនិញរាយ - ទំនិញចាក់ធារ ចំណតផែរណប ចំណតផែអ្នកដំណើរ និងទេសចរណ៍
- បង្កើតតំបន់គាំទ្រកំពង់ផែ រួមមានតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម តំបន់កែច្នៃផលិតផលកសិកម្ម និងតំបន់ភ័ស្តុភារកម្ម
- ចាត់វិធានការនានា ដើម្បីធានានូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានជាធរមាន ពាក់ព័ន្ធនឹងកំពង់ផែ និងមធ្យោបាយដឹកជញ្ជូននានាតាមផ្លូវទឹក

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ (ត)

ក.ស.ភ. មានភារៈទទួលខុសត្រូវចំពោះភាគពួកកិច្ចជាអាជ្ញាធរ និងជាប្រតិបត្តិករដែរ ដែលរួមមាន (ត)៖

- លើកដាក់ ផ្ទេរ ផ្ទុក រក្សាស្តុកទំនិញ
- ដឹកជញ្ជូនទំនិញក្នុងទីលានដែ និងរវាងកំពង់ និងតំបន់រោងចក្រឧស្សាហកម្ម
- ផ្តល់សេវាកម្មភ្នាក់ងារគយមានដែនកំណត់ ភ្នាក់ងារគយបណ្តោះអាសន្ន និងទីលានស្តុកទំនិញក្នុងតំបន់
- ផ្តល់សេវាកម្មអូសទាញនាវា ដាក់បំពាក់ និងដោះពួរ
- ផ្តល់សេវាកម្មផ្គត់ផ្គង់ភ័ស្តុភារ ទឹកស្អាត អនាម័យដល់នាវា
- ផ្តល់សេវាកម្មវេ និងច្រកទំនិញក្នុងទូកកុងតឺន័រ
- ផ្តល់សេវាកម្មជួសជុល និងថែទាំសំបកទូកកុងតឺន័រ
- ផ្តល់សេវាកម្មចំណតដែទេសចរណ៍ និងអ្នកដំណើរ និងមណ្ឌលសេវាកម្មដែក្នុងស្រុក
- ធ្វើប្រតិបត្តិការអាជីវកម្មបន្ថែមផ្សេងៗ ដែលអនុញ្ញាតិដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីបម្រើដល់ការីកចម្រើនរបស់ ក.ស.ភ.។

ការិយាល័យដែលបានចុះបញ្ជី និងទីតាំងធ្វើអាជីវកម្មរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ ៦៤៩ តិរិថី ព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនមានបុគ្គលិកចំនួន ៧៥៣ នាក់ (នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៖ មានបុគ្គលិកចំនួន ៧៥៥នាក់)។

២. មូលដ្ឋានទូទៅនៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (ស.គ.អ.ក) ៣៤ "របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល" ។ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរួមបញ្ចូលនូវរាល់ព័ត៌មានទាំងស្រុងរបស់របាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជានោះទេ។ យ៉ាងណាមិញ កំណត់សម្គាល់ពន្យល់បន្ថែមដែលបានជ្រើសរើស ត្រូវបានដាក់បញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការទាំងឡាយដែលមានលក្ខណៈជាសារវន្តក្នុងការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលរបស់ក្រុមហ៊ុន ចាប់តាំងពី របាយការណ៍ហិរញ្ញវត្ថុចុងក្រោយនាកាលបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រពេញលេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)

(ក) របាយការណ៍អនុលោមភាព (ត)

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ត្រូវបានអនុម័ត និងផ្តល់សិទ្ធិបោះផ្សាយដោយ
ក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

(ខ) រូបិយប័ណ្ណមុខងារ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ដោយសារក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និង
កត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បានកំណត់ថា
ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពី
សារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលទាំងនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណ
មុខងាររបស់ក្រុមហ៊ុន។ ចំនួនទាំងអស់ត្រូវបានបង្ក្រាបទៅដុល្លារអាមេរិកដែលនៅជិតបំផុត លើកលែងតែមាន
ការចង្អុលបង្ហាញផ្សេងពីនេះ។

(គ) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ អ្នកគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន
និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន និងចំនួន
នៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែង អាចខុសពីការ
ប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ប្រមាណ
ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនវិស័យ។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលត្រូវបានយកមកអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេល គឺដូចគ្នាទៅនឹងគោលនយោបាយដែលបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
ប្រចាំឆ្នាំរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៤. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជាប្តូររូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះ ធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារ ស.គ.អ.ក ២១ – ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទរាយការណ៍ ហើយដើមទុន និងគណនីមូលធនផ្សេងៗត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យម នៅក្នុងការិយបរិច្ឆេទរាយការណ៍ ដែលអត្រានេះត្រូវបានចាត់ទុកថាមានកម្រិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណនាថ្ងៃប្រតិបត្តិការ ដោយសារតែអត្រាប្តូររូបិយប័ណ្ណ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតមានឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់	អត្រានាកាល បរិច្ឆេទរាយការណ៍	អត្រាមធ្យម ការិយបរិច្ឆេទ ៣ខែ
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ១ ដុល្លារអាមេរិក=	៤.០៥៤ រៀល	៤.០៨៤ រៀល
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ១ ដុល្លារអាមេរិក=	៤.០៥០ រៀល	៤.០៦៣ រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ១ ដុល្លារអាមេរិក=	៤.១១៧ រៀល	គ្មាន

ការប្តូររូបិយប័ណ្ណនេះ មិនគួរត្រូវបានយកមកបកស្រាយថា គួរលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬគួរត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៥. ទ្រព្យ គ្រឿងចក្រ និងបរិក្ខារ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

	ដីធ្លី ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	បរិក្ខារការិយាល័យ និងឧបករណ៍ផ្សេងៗ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	គ្រឿងចក្រ ដុល្លារអាមេរិក	ចំណតនាវា និងអគារ ដុល្លារអាមេរិក	ទ្រព្យកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៥)
ផ្ទៃដី										
សមតុល្យនាដើមការិយបរិច្ឆេទ (បានរាយការណ៍ឡើងវិញ)	៣៧.៣៥៦.១៦០	១.៥៨៦.៦៣២	១.៥១៩.៣១៤	៦១.៥៨៨	២.០៦៥.៤៤៨	២៩.៤៣០.០១៦	៦៣.០២៧.៧៤២	៨.២៨២.៩០២	១៤៣.៣២៩.៨០២	៥៩០.០៨៨.៧៩៤
ការទិញបន្ថែម	១៩៣.៨៧២	២៧.៩៧០	១៥.៦៦៨	-	-	-	៧៥.០៣៣	៦.៥១៨.០៣២	៦.៨៣០.៥៧៥	២៧.៨៩៦.០៦៨
ការផ្ទេរពីទ្រព្យកំពុងបង្កើត	២.៧៥១.៨៩៦	៥.០៩៦	-	-	-	-	៤.២៨៨.២៣៨	(៧.០៤៥.២៣០)	-	-
ការផ្ទេរទៅទ្រព្យសកម្មអរូបី	-	-	-	-	-	-	-	(១០៦.៣៦៥)	(១០៦.៣៦៥)	(៤៣៤.៣៩៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(៩.២៣១.៥០២)
សមតុល្យនាចុងការិយបរិច្ឆេទ	៤០.៣០១.៩២៨	១.៦១៩.៦៩៨	១.៥៣៥.៩៨២	៦១.៥៨៨	២.០៦៥.៤៤៨	២៩.៤៣០.០១៦	៦៧.៣៩១.០១៣	៧.៦៤៩.៣៣៩	១៥០.០៥៤.០១២	៦០៨.៣១៨.៩៦៥
ដក៖ រំលស់បន្ត										
សមតុល្យនាដើមការិយបរិច្ឆេទ (បានរាយការណ៍ឡើងវិញ)	-	៩៧៩.៨៩១	៤៨៤.១៦៦	៥៨.៨១៣	៨៤១.២៩៦	១២.១៤៧.៩៣០	១៣.៥០០.២៣២	-	២៨.០១២.៣២៨	១១៥.៣២៦.៧៥៤
រំលស់ក្នុងការិយបរិច្ឆេទ	-	៥៤.៣៣៨	៣១.០៥៤	១០០	៣៥.១៧៩	៥០៤.៦៦៤	៤១២.៣១៧	-	១.០៣៧.៦៥២	៤.២៣៧.៧៧១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(១.៧៩៥.៩០៦)
សមតុល្យនាចុងការិយបរិច្ឆេទ	-	១.០៣៤.២២៩	៥១៥.២២០	៥៨.៩១៣	៨៧៦.៤៧៥	១២.៦៥២.៥៩៤	១៣.៩១២.៥៤៩	-	២៩.០៤៥.៩៨០	១១៧.៧៦៨.៦១៩
តម្លៃសេរី										
សមតុល្យនាដើមការិយបរិច្ឆេទ (បានរាយការណ៍ឡើងវិញ)	៣៧.៣៥៦.១៦០	៦០៦.៧៤១	១.០៣៥.១៤៨	២.៧៧៥	១.២២៤.១៥២	១៧.២៨២.០៨៦	៤៩.៥២៧.៥១០	៨.២៨២.៩០២	១១៥.៣១៧.៤៧៤	៤៧៤.៧៦២.០៤០
សមតុល្យនាចុងការិយបរិច្ឆេទ	៤០.៣០១.៩២៨	៥៨៥.៤៦៩	១.០១៩.៧៦២	២.៦៧៥	១.១៨៨.៩៧៣	១៦.៧៧៧.៤២២	៥៣.៤៧៨.៤៦៤	៧.៦៤៩.៣៣៩	១២១.០០៤.០៣២	៤៩០.៥៥០.៣៤៦

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៥. ទ្រព្យ គ្រឿងចក្រ និងបរិក្ខារ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

	ដីធ្លី ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	បរិក្ខារការិយាល័យ និងឧបករណ៍ផ្សេងៗ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	គ្រឿងចក្រ ដុល្លារអាមេរិក	ចំណាតនាវា និងអគារ ដុល្លារអាមេរិក	ទ្រព្យកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
ផ្ទៃដី										
សមតុល្យនាដើមការិយបរិច្ឆេទ	៣៥.៨៥២.២០៨	១.៤០៦.២៦១	១.១៦៣.៦៩២	៦៤.៨១៧	១.៩៣៦.៦៦១	២៨.០៩៧.០១៣	៥៦.៥៥០.៩០៦	២.៨៤២.៦០៧	១២៧.៩១៤.១៦៥	៥២១.១២២.៣០៨
ការទិញបន្ថែម	៦.៥៣២	-	-	-	១៦១.២៥៤	-	-	២.០៧៥.៨២០	២.២៤៣.៦០៦	៩.១១៥.៧៧១
ការផ្ទេរ	-	-	-	-	-	១.៤៤៨.៣៨៩	-	(១.៤៤៨.៣៨៩)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(៣.០៩៩.១០៦)
សមតុល្យនាចុងការិយបរិច្ឆេទ	៣៥.៨៥៨.៧៤០	១.៤០៦.២៦១	១.១៦៣.៦៩២	៦៤.៨១៧	២.០៩៧.៩១៥	២៩.៥៤៥.៤០២	៥៦.៥៥០.៩០៦	៣.៤៧០.០៣៨	១៣០.១៥៧.៧៧១	៥២៧.១៣៨.៩៧៣
ដក៖ រំលស់មធ្យម										
សមតុល្យនាដើមការិយបរិច្ឆេទ	-	៨៤៩.៦៨៧	៤៣៣.៩១២	៦០.៥៦២	៧៨៤.៨៤៣	១០.២៨៧.០០៨	១២.១៦៩.៧៧៨	-	២៤.៥៨៥.៧៩០	១០០.១៦២.៥០៨
រំលស់ក្នុងការិយបរិច្ឆេទ	-	៤៤.១៤៩	១៩.៣១៧	៥០០	៣៤.០៨៥	៤៨៨.៨១៩	៣២៦.៥២២	-	៩១៣.៣៩២	៣.៧១១.១១២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(៦០១.៩៣២)
សមតុល្យនាចុងការិយបរិច្ឆេទ	-	៨៩៣.៨៣៦	៤៥៣.២២៩	៦១.០៦២	៨១៨.៩២៨	១០.៧៧៥.៨២៧	១២.៤៩៦.៣០០	-	២៥.៤៩៩.១៧២	១០៣.២៧១.៦៨៨
តម្លៃសរុប										
សមតុល្យនាដើមការិយបរិច្ឆេទ	៣៥.៨៥២.២០៨	៥៥៦.៥៧៤	៧២៩.៧៨០	៤.២៥៥	១.១៥១.៨១៨	១៧.៨១០.០០៥	៤៤.៣៨១.១២៨	២.៨៤២.៦០៧	១០៣.៣២៨.៣៧៥	៤២០.៩៥៩.៨០០
សមតុល្យនាចុងការិយបរិច្ឆេទ	៣៥.៨៥៨.៧៤០	៥១២.៤២៥	៧១០.៤៦៣	៣.៧៥៥	១.២៧៨.៩៨៧	១៨.៧៦៩.៥៧៥	៤៤.០៥៤.៦០៦	៣.៤៧០.០៣៨	១០៤.៦៥៨.៥៤៩	៤២៣.៨៦៧.២៨៥

កំណត់ផែស្វ័យភ័ស្តុតាង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៦. ភតិសន្យា

(ក) ក្រុមហ៊ុនភតិសន្យា

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបម្រែបម្រួលបំណុលភតិសន្យា គឺបានមកពីការជួលដីធ្លី ២កន្លែងដែលមានរយៈពេលជួល ៤០ឆ្នាំ និង ៣០ឆ្នាំ។

(ខ) សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) (បានការាយការណ៍ឡើងវិញ)
ផ្ទៃដី				
សមតុល្យនាដើមការិយបរិច្ឆេទ	៦.១៣០.២៦៩	២៥.២៣៨.៣១៧	៣.៦៥៩.៨៩២	១៤.៩១០.៤០០
ការបន្ថែម	៣៨៩.២១៣	១.៥៨៩.៥៥៦	-	-
ការបញ្ឈប់ភតិសន្យាបន្ត	-	-	៣.៦៥៥.២២១	១៤.៨១០.៥៣៣
ភតិសន្យាបន្តលើសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម	-	-	(៣.៨២៩.៤៦៨)	(១៥.៥៥៩.១២៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣៩៧.៨៨៣)	-	(៨៥.៤៤៣)
សមតុល្យនាចុងការិយបរិច្ឆេទ	៦.៥១៩.៤៨២	២៦.៤២៩.៩៨០	៣.៤៧៥.៦៤៥	១៤.០៧៦.៣៦២
ដក៖ រំលស់បង្គុះ				
សមតុល្យនាដើមការិយបរិច្ឆេទ	២២២.៥៨៤	៩១៦.៣៧៨	១២៦.០២០	៥១៣.៤០៥
រំលស់ក្នុងការិយបរិច្ឆេទ	៥០.២៣៥	២០៥.១៦០	២២.៥៣២	៩១.៥៤៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៥.៥៣០)	-	(៣.៣១៨)
សមតុល្យនាចុងការិយបរិច្ឆេទ	២៧២.៨១៩	១.១០៦.០០៨	១៤៨.៥៥២	៦០១.៦៣៥
តម្លៃសរុប				
សមតុល្យនាដើមការិយបរិច្ឆេទ	៥.៩០៧.៦៨៥	២៤.៣២១.៩៣៩	៣.៥៣៣.៨៧២	១៤.៣៩៦.៩៩៥
សមតុល្យនាចុងការិយបរិច្ឆេទ	៦.២៤៦.៦៦៣	២៥.៣២៣.៩៧២	៣.៣២៧.០៩៣	១៣.៤៧៤.៧២៧

កំណត់ផែស្វ័យភ័ស្តុតាង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៦. ភតិសន្យា (ត)

(ក) ក្រុមហ៊ុនជាកតិកៈ (ត)

(ii) បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
				(បានរាយការណ៍ឡើងវិញ)
រយៈពេលវែង	១១.៧៥៦.៦៤៦	៤៧.៦៦១.៤៤៣	១១.១៦២.៤២៤	៤៥.៩៥៥.៧០០
រយៈពេលខ្លី	២៧៣.០៣១	១.១០៦.៨៦៨	៥៤៨.២៩៩	២.២៥៧.៣៤៧
	<u>១២.០២៩.៦៧៧</u>	<u>៤៨.៧៦៨.៣១១</u>	<u>១១.៧១០.៧២៣</u>	<u>៤៨.២១៣.០៤៧</u>

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
				(បានរាយការណ៍ឡើងវិញ)
សមតុល្យនាដើមការិយបរិច្ឆេទ	១១.៧១០.៧២៣	៤៨.២១៣.០៤៧	៧.៤៦៧.២១៩	៣០.៤២១.៤៥០
ការបន្ថែម	៣៨៩.២១៣	១.៥៨៩.៥៥៦	-	-
ចំណាយការប្រាក់	១១៨.៥៦៧	៤៨៤.២២៨	៧៣.១៣៩	២៩៧.១៦៤
ការប្រាក់បានទូទាត់	(១១៨.៥៦៧)	(៤៨៤.២២៨)	(៧៣.១៣៩)	(២៩៧.១៦៤)
ប្រាក់ដើមបានទូទាត់	(៧០.២៥៩)	(២៨៦.៩៣៨)	(៥១.១២៤)	(១៦៧.០៨៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧៤៧.៣៤៤)	-	(១៧៨.៦៧៨)
សមតុល្យនាចុងការិយបរិច្ឆេទ	<u>១២.០២៩.៦៧៧</u>	<u>៤៨.៧៦៨.៣១១</u>	<u>៧.៤២៦.០៩៥</u>	<u>៣០.០៧៥.៦៨៥</u>

(ខ) ក្រុមហ៊ុនជាកតិបតី

ភតិសន្យាត្រូវទទួល សំដៅឲ្យការជួលបន្តនូវ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មលើភតិសន្យាដីធ្លី ទៅឲ្យអតិថិជន ផ្សេងៗ។ ក្រុមហ៊ុនបានចាត់ថ្នាក់ភតិសន្យាបន្ត ជាកតិសន្យាហិរញ្ញវត្ថុ ព្រោះរយៈពេលនៃភតិសន្យាជួលបន្ត គឺស្មើទៅនឹងរយៈពេលនៅសល់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មដើម។

កំណត់សម្គាល់ផ្សេងៗ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៧. ទ្រព្យវិនិយោគ

ទ្រព្យវិនិយោគមាន ដីធ្លី និងអគារ ដែលបានជួលទៅឲ្យភតិយភាគី ក្រោមទម្រង់ជាភតិសន្យាប្រតិបត្តិការ។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២			
	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ផ្ទះដី								
សមតុល្យនាដើមការិយបរិច្ឆេទ	៨៣.៣៣៤.៧៧១	១.៥១០.៥៧៨	៨៤.៨៤៥.៣៤៩	៣៤៩.៣០៨.៣០១	៨៣.៧០៥.៤៣៧	១.៤៨០.៥៧៨	៨៥.១៨៦.០១៥	៣៤៧.០៤៧.៨២៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៥.៣៤៥.២៥៦)	-	-	-	(២.០៤៤.៤៦៤)
សមតុល្យនាចុងការិយបរិច្ឆេទ	៨៣.៣៣៤.៧៧១	១.៥១០.៥៧៨	៨៤.៨៤៥.៣៤៩	៣៤៣.៩៦៣.០៤៥	៨៣.៧០៥.៤៣៧	១.៤៨០.៥៧៨	៨៥.១៨៦.០១៥	៣៤៥.០០៣.៣៦១
ដក៖ រំលស់បន្ត								
សមតុល្យនាដើមការិយបរិច្ឆេទ	-	៦១០.៦៦២	៦១០.៦៦២	២.៥១៤.០៩៥	-	៥៥៩.១៥២	៥៥៩.១៥២	២.២៧៧.៩៨៥
រំលស់ក្នុងការិយបរិច្ឆេទ	-	១៣.៥៧៧	១៣.៥៧៧	៥៥.៤៤៨	-	១២.៨២៧	១២.៨២៧	៥២.១១៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៣៨.៨៧៨)	-	-	-	(១៣.៥៨៦)
សមតុល្យនាចុងការិយបរិច្ឆេទ	-	៦២៤.២៣៩	៦២៤.២៣៩	២.៥៣០.៦៦៥	-	៥៧១.៩៧៩	៥៧១.៩៧៩	២.៣១៦.៥១៥
កន្លែងយាន								
សមតុល្យនាដើមការិយបរិច្ឆេទ	៨៣.៣៣៤.៧៧១	៨៩៩.៩១៦	៨៤.២៣៤.៦៨៧	៣៤៦.៧៩៤.២០៦	៨៣.៧០៥.៤៣៧	៩២១.៤២៦	៨៤.៦២៦.៨៦៣	៣៤៤.៧៦៩.៨៤០
សមតុល្យនាចុងការិយបរិច្ឆេទ	៨៣.៣៣៤.៧៧១	៨៨៦.៣៣៩	៨៤.២២១.១១០	៣៤១.៤៣២.៣៨០	៨៣.៧០៥.៤៣៧	៩០៨.៥៩៩	៨៤.៦១៤.០៣៦	៣៤២.៦៨៦.៨៥៦

កំណត់ផែស្វ័យគន្លឹះពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៨. គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥) <i>(បានរាយការណ៍ឡើងវិញ)</i>
រយៈពេលវែង				
<i>គណនីត្រូវទទួលផ្សេងៗ</i>				
ប្រាក់កក់	៧១.៤៨៦	២៨៩.៨០៤	៧០.២៨៩	២៨៩.៣៨០
រយៈពេលខ្លី				
<i>គណនីអតិថិជនត្រូវទទួល</i>				
តតិយភាគី	៤.៨៥៩.២៣៣	១៩.៦៩៩.៣៣១	៥.៥៤៥.៨១៣	២២.៨៣២.១១២
<i>គណនីត្រូវទទួលផ្សេងៗ</i>				
បុរេប្រទាន	៩០.៤៣៥	៣៦៦.៦២៣	២៣.៥៦៣	៩៧.០០៩
ប្រាក់តម្កល់	១៧.៧២៩	៧១.៨៧៣	១៧.៧២៩	៧២.៩៩០
គណនីត្រូវទទួលផ្សេងៗ	២.៧០៣.០៥០	១០.៩៥៨.១៦៥	៣.៤៥៣.៨៨៥	១៤.២១៩.៦៤៤
ការបង់មុន	១៣៦.៤៨៣	៥៥៣.៣០២	១៦៣.៦២៤	៦៧៣.៦៤០
	២.៩៤៧.៦៤៧	១១.៩៥៩.៩៦៣	៣.៦៤១.៨១១	១៥.០៦៣.២៨៣
ដក៖ សំវិធានធនលើការខាតបង់				
ឱនភាពនៃតម្លៃ	(១.៤២៨.៨៥៩)	(៥.៧៩២.៥៩៤)	(១.៣៧៧.៤១៩)	(៥.៦៧០.៨៣៤)
	៦.៣៧៨.០៧១	២៥.៨៦៦.៧០០	៧.៨២៧.១៩៥	៣២.២២៤.៥៦១

កំណត់ផែស្រុយស៊ីតេពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៨. គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ (ត)

បម្រែបម្រួលនៃសំវិធានធន លើការខាតបង់ឱនភាពនៃតម្លៃលើគណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>
សមតុល្យនាដើមការិយបរិច្ឆេទ ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត	១.៣៧៧.៤១៩	៥.៦៧០.៨៣៤	៧៩០.៦៧៣	៣.២០២.២២៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	៥១.៤៤០	២១០.០៨១	៣៧៤.១៩១	១.៥២០.៣៣៨
សមតុល្យនាចុងការិយបរិច្ឆេទ	១.៤២៨.៨៥៩	៥.៨៨០.៩១៥	១.១៦៤.៨៦៤	៤.៧២២.៥៦៣

៩. សន្និធិ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>
ប្រេងម៉ាស៊ូត	៩៩.៣៨៤	៤០២.៩០៣	១២៣.៧៧០	៥០៩.៥៦១
ប្រេងម៉ាស៊ីន	៣៦.១៤៤	១៤៦.៥២៨	៣២.២០២	១៣២.៥៧៦
គ្រឿងបន្លាស់	៦២០.២៨៧	២.៥១៤.៦៤៣	៥៥៣.៣០៧	២.២៧៧.៩៦៥
សម្ភារៈការិយាល័យ	៤.០៦៧	១៦.៤៨៨	៥.៧០៣	២៣.៤៧៩
	៧៥៩.៨៨២	៣.០៨០.៥៦២	៧១៤.៩៨២	២.៩៤៣.៥៨១

កំណត់ផែស្វ័យគន្លឹះពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១០. ការវិនិយោគផ្សេងៗ សាច់ប្រាក់ និងសមតុល្យនៅធនាគារ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>
រយៈពេលវែង				
ការវិនិយោគផ្សេងៗ – ប្រាក់បញ្ញើ មានការកំណត់	១៥.០០០.០០០	៦០.៨១០.០០០	១៥.០០០.០០០	៦១.៧៥៥.០០០
រយៈពេលខ្លី				
សាច់ប្រាក់ក្នុងដៃ	៤.១០៥	១៦.៦៤២	៦.៧៤៦	២៧.៧៧២
<i>សាច់ប្រាក់នៅធនាគារ</i>				
គណនីសន្សំ	១៥២.៨៨០	៦១៩.៧៧៦	៧០៥.១២៥	២.៩០៣.០០០
គណនីចរន្ត	៥០១.៦៣៣	២.០៣៣.៦២០	៤.៣៨៩.៧៩២	១៨.០៧២.៧៧៤
ប្រាក់បញ្ញើមានកាលកំណត់ (ដែលមានកាលវេសានដើម រហូតដល់ ៣ខែ)	៩៨.៦៥២	៣៩៩.៩៣៥	១.០៩២.៤២៦	៤.៤៩៧.៥១៨
ប្រាក់បញ្ញើមានកាលកំណត់ (ដែលមានកាលវេសានដើម តិចជាង១ឆ្នាំ)	១.១០០.០០០	៤.៤៥៩.៤០០	១.១០០.០០០	៤.៥២៨.៧០០
	<u>១.៨៥៧.២៧០</u>	<u>៧.៥២៩.៣៧៣</u>	<u>៧.២៩៤.០៨៩</u>	<u>៣០.០២៩.៧៦៤</u>

កំណត់ផែស្វយ័តនៃពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១០. ការវិនិយោគផ្សេងៗ សាច់ប្រាក់ និងសមមូលរូបនៃធនាគារ (ត)

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល សាច់ប្រាក់ និងសាច់ប្រាក់
សមមូលរូបមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
				(បានរាយការណ៍ឡើងវិញ)
សាច់ប្រាក់ក្នុងដៃ	៤.១០៥	១៦.៦៤២	២.៦៩៨	១០.៩២៧
សាច់ប្រាក់នៅធនាគារ៖				
គណនីចរន្ត	១៥២.៨៨០	៦១៩.៧៧៦	២.១១៨.៧៥៣	៨.៥៨០.៩៥០
គណនីសន្សំ	៥០១.៦៣៣	២.០៣៣.៦២០	១.២២៥.៩១៣	៤.៩៦៤.៩៤៨
ប្រាក់បញ្ញើមានកាលកំណត់ (ដែលមានកាលវេសានដើម រហូតដល់ ៣ខែ)	៩៨.៦៥២	៣៩៩.៩៣៥	២.០៣៨.៨៨៣	៨.២៥៧.៤៧៦
ឥណទានវិបារូប័រ(*)	(៥៣០.០៩៨)	(១.៧៤៣.៦១៧)	-	-
	<u>៣២៧.១៧២</u>	<u>១.៣២៦.៣៥៦</u>	<u>៥.៣៨៦.២៤៧</u>	<u>២១.៨១៤.៣០១</u>

(*) ចំនួននេះសំដៅលើឥណទានវិបារូប័រ នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា។ ឥណទាននេះ
ត្រូវបានធានាដោយប្រាក់បញ្ញើមានកាលកំណត់ ដោយត្រូវបង់ការប្រាក់ចំនួន ៧% ក្នុងមួយឆ្នាំ និងមាន
កាលវេសាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ (ឆ្នាំ២០២២៖ មិនមាន)។

កំណត់ផែស្វយ័តន្ត្រីពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១១. ដើមទុន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ភាគហ៊ុនមានសិទ្ធិបោះឆ្នោត មានតម្លៃ				
១ ដុល្លារអាមេរិក ក្នុងមួយហ៊ុន៖				
ប្រភេទ ក	៤.១៣៦.៨៧៣	១៦.៥៤៧.៤៩២	៤.១៣៦.៨៧៣	១៦.៥៤៧.៤៩២
ប្រភេទ ខ	១៦.៥៤៧.៤៩២	៦៦.១៨៩.៩៦៨	១៦.៥៤៧.៤៩២	៦៦.១៨៩.៩៦៨
	<u>២០.៦៨៤.៣៦៥</u>	<u>៨២.៧៣៧.៤៦០</u>	<u>២០.៦៨៤.៣៦៥</u>	<u>៨២.៧៣៧.៤៦០</u>
ភាគហ៊ុនមិនមានសិទ្ធិបោះឆ្នោត មាន				
តម្លៃ ១ ដុល្លារអាមេរិក ក្នុងមួយហ៊ុន៖				
ប្រភេទ គ	៩៣.៧៦៩.១២០	៣៧៥.០៧៦.៤៨០	៩៣.៧៦៩.១២០	៣៧៥.០៧៦.៤៨០
	<u>១១៤.៤៥៣.៤៨៥</u>	<u>៤៥៧.៨១៣.៩៤០</u>	<u>១១៤.៤៥៣.៤៨៥</u>	<u>៤៥៧.៨១៣.៩៤០</u>

ភាគហ៊ុនិក ប្រភេទ គ គឺពុំមានសិទ្ធិទទួលបាននូវភាគលាភនោះទេ ប៉ុន្តែមានសិទ្ធិអាទិភាពទទួលបាននូវទ្រព្យសម្បត្តិរបស់ ក.ស.ភ. នៅក្នុងករណីដែលក្រុមហ៊ុនជម្រះបញ្ជី។

១២. បុព្វលាភភាគហ៊ុន

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ក.ស.ភ. ទទួលបានជោគជ័យក្នុងការចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា (“ធម.ក.”)។ ចំនួនភាគហ៊ុនសរុប (មានសិទ្ធិបោះឆ្នោត) មានចំនួន ២០.៦៨៤.៣៦៥ ដែលមាន ៤.១៣៦.៨៧៣ ជាភាគហ៊ុនប្រភេទ “ក” ដែលមានតម្លៃចារឹក ៤.០០០ រៀល ក្នុងមួយភាគហ៊ុន។ បន្ទាប់ពីបានចុះបញ្ជី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាន់កាប់ចំនួន ៨០% នៃភាគហ៊ុនសរុប។ ក.ស.ភ. បានទទួលសាច់ប្រាក់ពីការលក់មូលបត្រកម្ពុជាសិទ្ធិលើកដំបូងជាសាធារណៈបានចំនួន ៥.១៩៣.៩១៥ ដុល្លារអាមេរិក និងចំណាយប្រតិបត្តិការចំនួន ៩០១.៥៤០ ដុល្លារអាមេរិក។

កំណត់ផែស្វយ័តនៃពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៣. ទុនបម្រុង

	ទុនបម្រុង តាមច្បាប់ ដុល្លារអាមេរិក	ទុនបម្រុងសេរី ដុល្លារអាមេរិក	មូលនិធិអភិវឌ្ឍ សហគ្រាស ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣.១៧៤.៤៥៦	៣.១៧៤.៤៥៦	៥១.១១៧.៨០៥	៥៧.៤៦៦.៦៩៧	២៣៣.៩៩១.៦៦៥
ផ្ទេរពីប្រាក់ចំណេញ រក្សាទុក (*)	៧១៥.៦៦៤	៧១៥.៦៦៤	១១.៧៣៩.៩៥៦	១៣.១៧១.២៧៤	៥៣.៨៣០.៩៩៧
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣	<u>៣.៨៩០.១២០</u>	<u>៣.៨៩០.១២០</u>	<u>៦២.៨៥៧.៧៦១</u>	<u>៧០.៦៧៧.៩៧១</u>	<u>២៨៧.៨២២.៦៦២</u>
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២.៥៣៩.០៥៤	២.៥៣៩.០៥៤	៤០.៧៨៣.២៧២	៤៥.៨៦១.៣៨០	១៨៦.៨៣៩.២៦២
ផ្ទេរពីប្រាក់ចំណេញ រក្សាទុក	៦៣៥.៣៩២	៦៣៥.៣៩២	១០.៣៣៤.៥៣៣	១១.៦០៥.៣១៧	៤៧.១៥២.៤០៣
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	<u>៣.១៧៤.៤៤៦</u>	<u>៣.១៧៤.៤៤៦</u>	<u>៥១.១១៧.៨០៥</u>	<u>៥៧.៤៦៦.៦៩៧</u>	<u>២៣៣.៩៩១.៦៦៥</u>

យោងតាមលក្ខន្តិកៈរបស់ ក.ស.ភ. ប្រការ ៦៦ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បានចែងថា ប្រាក់ចំណេញរបស់ ក.ស.ភ. បន្ទាប់ពីកាត់កងនឹងការខាតបង់ដែលយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវបានប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងសេរី ៥%
- សមតុល្យនៅសល់សម្រាប់ភាគលាភ និងមូលនិធិសម្រាប់អភិវឌ្ឍសហគ្រាស។

(*) ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុង ត្រូវបានធ្វើឡើងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

កំណត់ផែស្វ័យភ័ស្តុតាង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៤. គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
<i>(បានរាយការណ៍ឡើងវិញ)</i>				
រយៈពេលវែង				
<i>គណនីត្រូវទូទាត់ផ្សេងៗ</i>				
ប្រាក់តម្កល់	៣៥.១៤៥	១៥២.៤៧៧	៣៥.១៤៥	១៤៤.៦៩០
រយៈពេលខ្លី				
<i>គណនីអ្នកផ្គត់ផ្គង់</i>				
តតិយភាគី	៩១៥.៤៧៨	៣.៧១១.៣៤៨	៦២៩.២១៦	២.៥៩០.៤៨២
<i>គណនីត្រូវទទួលផ្សេងៗ</i>				
ប្រាក់តម្កល់	៥៣៩.៩០៥	២.១៨៨.៧៧៥	៤៩៥.០០១	២.០៣៧.៩១៩
ប្រាក់អតីតភាពការងារត្រូវទូទាត់	-	-	១៣០.៨៥៩	៥៣៨.៧៤៧
ភាគលាភត្រូវទូទាត់ (កំណត់សម្គាល់ ២៧)	១.១៥២.០០៩	៤.៦២៩.៧០៤	-	-
ពន្ធត្រូវទូទាត់ផ្សេងៗ	៥៧.៤៥៦	២៣២.៩២៧	២១៣.២១៩	៨៧៧.៨២៣
គណនីត្រូវទូទាត់ផ្សេងៗ	១.៩៦២.៨០០	៧.៩៥៧.១៩១	១.៤៤៨.៦០០	៦.១៣២.៦៨៣
	<u>៣.៧០២.១៧០</u>	<u>១៥.០០៨.៥៩៧</u>	<u>២.៣២៨.៦៧៩</u>	<u>៩.៥៨៧.១៧២</u>
	<u>៤៦១៧.៦៤៨</u>	<u>១៨.៧១៩.៩៤៥</u>	<u>២.៩៥៧.៨៩៥</u>	<u>១២.១៧៧.៦៥៤</u>

កំណត់ផែស្វយ័តក្នុងពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៥. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
<i>កំណត់ផែស្វយ័តក្នុងពេញ – គម្រោង ចំណាត់ផែកុងតឺន័រថ្មី (PPPNECTP) ឬចំណាត់ផែ កុងតឺន័រ LM១៧</i>				
រយៈពេលវែង	១៥.៥២៤.៨០៦	៦២.៩៣៧.៥៦៤	១៦.៥៥៩.៧៩៣	៦៨.១៧៦.៦៦៨
រយៈពេលខ្លី	២.១៥០.៧០៣	៨.៧១៨.៩៥០	២.៣៤៥.២៨១	៩.៦៥៥.៥២២
	<u>១៧.៦៧៥.៥០៩</u>	<u>៧១.៦៥៦.៥១៤</u>	<u>១៨.៩០៥.០៧៤</u>	<u>៧៧.៨៣២.១៩០</u>

PPPNECTP សំដៅដល់កិច្ចព្រមព្រៀងលើការផ្តល់ប្រាក់កម្ចីរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក.ស.ភ. សម្រាប់ការផ្តល់ប្រាក់កម្ចីដែលទទួលបានពីធនាគារ Import-Export Bank of China (“ហៅថា Eximbank”) ស្ថិត ក្រោមកិច្ចសន្យាព្រមព្រៀងផ្តល់កម្ចីឥណទានដល់អតិថិជនដែលពេញចិត្ត លេខ (២០១០)២៩(១៣៦) ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ សម្រាប់ការសាងសង់គម្រោងកំណត់ផែស្វយ័ត – គម្រោងចំណាត់ផែកុងតឺន័រថ្មី។

ចំនួនទឹកប្រាក់ដែលបានប្រគល់ឲ្យ ក.ស.ភ. ខ្លីបន្តនោះ ត្រូវបានចាត់ទុកថាបានឲ្យ ក.ស.ភ. នៅកាលបរិច្ឆេទ តែមួយ តាមប្រភេទរូបិយប័ណ្ណដូចគ្នា និងក្នុងចំនួនទឹកប្រាក់ដែលបានបើកដោយធនាគារ Eximbank សម្រាប់ កម្មវត្ថុផ្តល់ហិរញ្ញប្បទានដើម្បីអនុវត្តគម្រោង។ ក.ស.ភ. បង់ការប្រាក់រៀងរាល់ពាក់កណ្តាលឆ្នាំម្តងជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមអត្រាការប្រាក់ ៥% ក្នុងមួយឆ្នាំ។ ប្រាក់កម្ចីបន្តនេះ គឺសម្រាប់រយៈពេល ២០ឆ្នាំ រួមបញ្ចូលទាំងថេរវេលាអនុគ្រោះមិនលើសពី ៧ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រាក់កម្ចីនេះ។

កំណត់ផែស្វយ័តនៃពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៥. ប្រាក់កម្ចី (ត)

បម្រែបម្រួលប្រាក់កម្ចីក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
			<i>(បានរាយការណ៍ឡើងវិញ)</i>	
សមតុល្យនាដើមការិយបរិច្ឆេទ	១៨.៩០៥.០៧៤	៧៧.៨៣២.១៩០	២១.០០៥.៦៣៧	៨៥.៥៧៦.៩៦៦
ចំណាយការប្រាក់	១៧៨.០៥១	៧២៧.១៦០	១៩៣.៣១៣	៧៨៥.៤៣១
ការប្រាក់បានទូទាត់	(៣៧២.៦២៩)	(១.៥២១.៨១៦)	(៤១៣.៩៩៥)	(១.៦៨២.០៦១)
ប្រាក់ដើមបានទូទាត់	(១.០៣៤.៩៨៧)	(៤.២២៦.៨៨៧)	(១.០៣៤.៩៨៧)	(៤.២០៥.១៥២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.១៥៤.១៣៣)	-	(៤៨៧.៨១៤)
សមតុល្យនាចុងការិយបរិច្ឆេទ	<u>១៧.៦៧៥.៥០៩</u>	<u>៧១.៦៥៦.៥១៤</u>	<u>១៩.៧៤៩.៩៦៨</u>	<u>៧៩.៩៨៧.៣៧០</u>

១៦. កិច្ចសន្យាបំណុល

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
កិច្ចសន្យាបំណុលរយៈពេលវែង	១៣.២៧៥.០០០	៥៣.៨១៦.៨៥០	១៣.៣៥០.០០០	៥៤.៩៦១.៩៥០
កិច្ចសន្យាបំណុលរយៈពេលខ្លី	៣០០.០០០	១.២១៦.២០០	៣០០.០០០	១.២៣៥.១០០
	<u>១៣.៥៧៥.០០០</u>	<u>៥៥.០៣៣.០៥០</u>	<u>១៣.៦៥០.០០០</u>	<u>៥៦.១៩៧.០៥០</u>

កិច្ចសន្យាបំណុលសំដៅឲ្យចំណូលពន្យារ កើតឡើងពីភតិសន្យាដីធ្លីទៅឲ្យក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ដែលបានធ្វើការបង់មុននូវថ្លៃឈ្នួលទាំងស្រុងនៅពេលចាប់ផ្តើមភតិសន្យា។ ចំនួនសរុបនេះ ត្រូវបានកាត់រំលស់តាមវិធីសាស្ត្ររំលស់ថេរ លើថេរវេលា ៥០ឆ្នាំ។

កំណត់ផែស្វយ័តនៃពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៧. សំវិធានអនលើអត្ថប្រយោជន៍សោធននិវត្តន៍

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
កាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់				
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ច អត្ថប្រយោជន៍ដែលបានកំណត់	២៤៥.៧២២	៩៩៦.១៥៧	២៣៥.៨៣៥	៩៧០.៩៣៣
អត្ថប្រយោជន៍ផ្សេងៗ				
មូលនិធិបេឡាជាតិ របបសន្តិសុខសង្គម	១២៦.១៨៨	៥១១.៥៦៦	១២៦.១៨៨	៥១៩.៥១៦
	៣៧១.៩១០	១.៥០៧.៧២៣	៣៦២.០២៣	១.៤៩០.៤៤៩

បម្រែបម្រួលនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ នៅក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យនាដើមការិយបរិច្ឆេទ	២៣៥.៨៣៥	៩៧០.៩៣៣	៤៥៥.៨៤២	១.៨៥៧.១០០
ចំណាយសេវាកម្មបច្ចុប្បន្ន	៦.៤៥៨	២៦.៣៧៤	១៥.៦១៤	៦៣.៤៤០
ចំណាយការប្រាក់	៣.៤២៩	១៤.០០៤	-	-
អត្ថប្រយោជន៍ដែលបានបង់	-	-	(៥៤៤៧)	(២២.១៣១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៥.១៥៤)	-	(១១.០៧៣)
សមតុល្យនាចុងការិយបរិច្ឆេទ	២៤៥.៧២២	៩៩៦.១៥៧	៤៦៦.០០៥	១.៨៨៧.៣៣៦

កំណត់សម្គាល់ផែស្វ័យភ័ស្តុភារ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៧. សំវិធានអនលើអត្ថប្រយោជន៍សោធននិវត្តន៍ (ត)

បម្រែបម្រួលនៃអត្ថប្រយោជន៍ផ្សេងៗ នៅក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់		សម្រាប់ដំណាច់	
	ការិយបរិច្ឆេទ ៣ខែ ដែលបាន		ការិយបរិច្ឆេទ ៣ខែ ដែលបាន	
	បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
សមតុល្យនាដើមការិយបរិច្ឆេទ	១២៦.១៨៨	៥១៩.៥១៦	៩៩.៩៨៧	៤០៧.៣៤៧
ការចំណាយបន្ថែម (*)	-	-	៦.៥៩៣	២៦.៧៨៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧.៩៥០)	-	(២.៤៨៥)
សមតុល្យនាចុងការិយបរិច្ឆេទ	១២៦.១៨៨	៥១១.៥៦៦	១០៦.៥៨០	៤៣១.៦៤៩

(*) ចំនួនទាំងនេះត្រូវបានទទួលស្គាល់ ដែលរួមមានប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធនានា នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

១៨. បំណុលពីកិច្ចព្រមព្រៀងរួម

បំណុលពីកិច្ចព្រមព្រៀងរួម កើតមានឡើងតាមរយៈទ្រព្យ គ្រឿងចក្រ និងបរិក្ខារ ដែលបានមកពីកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការវិនិយោគលើការអភិវឌ្ឍចំណតផែពហុបំណង រវាង ក.ស.ភ. និងក្រុមហ៊ុន ភីធីអិលអេស ខូអបភីអេសសិនឌីឌី (PTLS)។ ព័ត៌មានលម្អិតមានដូចខាងក្រោម៖

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក.ស.ភ. និងPTLS បានចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការវិនិយោគលើការ អភិវឌ្ឍចំណតផែពហុបំណង TS១១។ យោងតាមកិច្ចព្រមព្រៀង ភាគីទាំងពីរបានយល់ព្រមលើកិច្ច សហការវិនិយោគលើការអភិវឌ្ឍចំណតផែពហុបំណង ដែលហៅថា TS១១ ដែលមានទីតាំងស្ថិតនៅ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយ ក.ស.ភ. ចូលរួមវិភាគទាន សិទ្ធិប្រើប្រាស់ទ្រព្យសកម្មជាទីតាំងដីជួល ហើយPTLS នឹងបោះទុនវិនិយោគចំនួន ៩លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងសាងសង់ចំណតផែ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រផ្សេងៗទៀតនៃចំណតផែ ដោយផ្អែកតាមប្លង់មេអភិវឌ្ឍន៍។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង រយៈពេលនៃកិច្ចសហការវិនិយោគគឺ ៤០ឆ្នាំដោយគិតចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០៦១។ PTLS មានសិទ្ធិ អាទិភាពក្នុងការបន្តកិច្ចសហការ សម្រាប់រយៈពេល១០ឆ្នាំ បន្ថែមទៀត នៅពេលដល់កាលបរិច្ឆេទបញ្ចប់នៃ កិច្ចព្រមព្រៀង។

កំណត់ផែស្វ័យភ័ស្តុតាង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៨. ចំណូលកើតឡើងពីកិច្ចព្រមព្រៀងរួម (ត)

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ក.ស.ភ. និងPTLS បានចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការវិនិយោគលើការអភិវឌ្ឍចំណតផែរណបពហុបំណង UML២។ យោងតាមកិច្ចព្រមព្រៀង ភាគីទាំងពីរបានយល់ព្រមលើកិច្ចសហការវិនិយោគលើការអភិវឌ្ឍចំណតផែរណបពហុបំណង ដែលហៅថា UML២ ដែលមានទីតាំងស្ថិតនៅភូមិជួនមៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយ ក.ស.ភ. ចូលរួមវិភាគទានសិទ្ធិប្រើប្រាស់ទ្រព្យសកម្មជាទីតាំងដីជួល ហើយPTLS នឹងបោះទុនវិនិយោគចំនួន ២៦.៥លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងសាងសង់ចំណតផែ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រផ្សេងៗទៀតនៃចំណតផែដោយផ្អែកតាមប្លង់មេអភិវឌ្ឍន៍។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេលនៃកិច្ចសហការវិនិយោគគឺ ៤០ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០៦២។ PTLS មានសិទ្ធិអាទិភាពក្នុងការបន្តកិច្ចសហការ សម្រាប់រយៈពេល ១០ឆ្នាំ បន្ថែមទៀត។

អនុលោមតាមកិច្ចព្រមព្រៀងខាងលើ ភាគីទាំងពីរ នឹងគ្រប់គ្រងប្រតិបត្តិការនៃចំណតផែTS១១ និង UML២។ ក.ស.ភ. និងPTLS ទទួលយកការបែងចែក ៥១% និង៤៩% រៀងៗខ្លួន នៃប្រាក់ចំណេញ ឬខាត ដែលកើតឡើងពីប្រតិបត្តិការផែទាំងនេះ។

១៩. ពន្ធលើប្រាក់ចំណេញ

(ក) អត្រាពន្ធផ្លូវការ

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា ១% នៃប្រាក់ចំណូល ទៅតាមចំនួនពន្ធមួយណាមានចំនួនធំជាង។

កំណត់ផែស្វយ័តនៃពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៩. ពន្ធលើប្រាក់ចំណេញ (ត)

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥) <i>(បានរាយការណ៍ឡើងវិញ)</i>
ពន្ធក្នុងការិយបរិច្ឆេទតាម អត្រាពន្ធផ្លូវការ	៤៥៩.០៧៦	១.៨៧៤.៨៦៦	៩១៥.៨៥៨	៣.៧២១.១៣២
បម្រែបម្រួលការប៉ាន់ស្មានទាក់ទង នឹងការិយបរិច្ឆេទមុន	(៩០.៧៧៩)	(៣៧០.៧៤១)	(១០.៦៨២)	(៤៣.៤០១)
ពន្ធលើប្រាក់ចំណេញសម្រាប់ ការិយបរិច្ឆេទ	៣៦៨.២៩៧	១.៥០៤.១២៥	៩០៥.១៧៦	៣.៦៧៧.៧៣១
ចំណាយពន្ធពន្យារ	៨៣.២៦០	៣៤០.០៣៤	១៩៨.៤៨៤	៨០៦.៤៤០
ចំណាយពន្ធលើប្រាក់ចំណេញ	៤៥១.៥៥៧	១.៨៤៤.១៥៩	១.១០៣.៦៦០	៤.៤៨៤.១៧១
ពន្ធប្រមូលត្រឡប់មកវិញពីការបែង ចែកប្រាក់ខាតពីកិច្ចព្រមព្រៀងរួម	៣.៦៩១	១៥.០៧៤	-	-
	<u>៤៥៥.២៤៨</u>	<u>១.៨៥៩.២៣៣</u>	<u>១.១០៣.៦៦០</u>	<u>៤.៤៨៤.១៧១</u>

កំណត់ផែស្វយ័តនៃពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៩. ពន្ធលើប្រាក់ចំណេញ (ត)

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ ធៀបទៅនឹងចំណាយពន្ធលើប្រាក់ចំណេញ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលសម្រេចផ្សេងៗ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣			សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២		
	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) (បានរាយការណ៍ឡើងវិញ)
ប្រាក់ចំណេញមុនដកពន្ធ		២.៤០៣.១៨៥	៩.៨១៤.៦០៦		៤.៦៤៥.២៤១	១៨.៨៧៣.៦១៣
ពន្ធលើប្រាក់ចំណេញដោយប្រើ អត្រាពន្ធផ្លូវការ ២០%	២០,០%	៤៨០.៦៣៧	១.៩៦២.៩២២	២០,០%	៩២៩.០៤៨	៣.៧៧៤.៧២២
ចំណាយដែលមិនអាចកាត់កងបាន បម្រែបម្រួលការប៉ាន់ស្មាន ទាក់ទងនឹងការិយបរិច្ឆេទមុន	២,៦%	៦១.៦៩៩	២៥១.៩៧៨	៤,០%	១៨៥.២៩៤	៧៥២.៨៥០
	-៣,៧%	(៩០.៧៧៩)	(៣៧០.៧៤១)	-០,២%	(១០.៦៨២)	(៤៣.៤០១)
	១៨,៩%	៤៥១.៥៥៧	១.៨៤៤.១៥៩	២៣,៨%	១.១០៣.៦៦០	៤.៤៨៤.១៧១
ពន្ធប្រមូលត្រឡប់មកវិញពី ការបែងចែកប្រាក់ខាតពី កិច្ចព្រមព្រៀងរួម	០,១%	៣.៦៩១	១៥.០៧៤	០,០%	-	-
	១៨,៩%	៤៥៥.២៤៨	១.៨៥៩.២៣៣	២៣,៨%	១.១០៣.៦៦០	៤.៤៨៤.១៧១

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានបង់ប្រាក់ចំនួន ៣.៣០៨.៨០២ ដុល្លារអាមេរិក សម្រាប់ចំណាយពន្ធលើប្រាក់ចំណេញសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៖ ចំនួន ២.៣៩៨.៧២៣ដុល្លារអាមេរិក)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៩. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ពន្ធពន្យារសុទ្ធជាបំណុល

ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) មានសមាសធាតុដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) (បានរាយការណ៍ឡើងវិញ)
<i>ពន្ធពន្យារជាទ្រព្យសកម្ម</i>				
បំណុលភតិសន្យា	២.៤០៥.៩៣៥	៩.៧៥៣.៦៦០	២.៣៤២.១៤៥	៩.៦៤២.៦១១
បំណុលកិច្ចសន្យា	២.៦៥៥.០០០	១០.៧៦៣.៣៧០	២.៦៧០.០០០	១០.៩៩២.៣៩០
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	៧៤.៣៨២	៣០១.៥៤៥	៧២.៤០៥	២៩៨.០៩១
ការខាតបង់ឱនភាពនៃតម្លៃលើ គណនីត្រូវទទួល និង គណនីត្រូវទទួលផ្សេងៗ	២៨៥.៧៧២	១.១៥៨.៥២០	២៧៥.៤៨៤	១.១៣៤.១៦៨
	<u>៥.៤២១.០៨៩</u>	<u>២១.៩៧៧.០៩៥</u>	<u>៥.៣៦០.០៣៤</u>	<u>២២.០៦៧.២៦០</u>
<i>ពន្ធពន្យារជាបំណុល</i>				
លម្អៀងអត្រាប្តូរប្រាក់ដែលមិនទាន់ កើតឡើងជាក់ស្តែង	(១៨.៩៧៤)	(៧៦.៩២០)	(២៦.៧២៨)	(១១០.០៣៨)
ទ្រព្យ គ្រឿងចក្រ និងបរិក្ខារ	(៣.២៧៧.៩៧៣)	(១៣.២៨៨.៩០៣)	(៣.១៤៧.០៣៩)	(១២.៩៥៦.៣៦០)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(១.២៤៩.៣៣៣)	(៥.០៦៤.៧៩៦)	(១.១៨១.៥៣៧)	(៤.៨៦៤.៣៨៨)
ភតិសន្យាត្រូវទទួល	(១.៦២៧.៩២៥)	(៦.៥៩៩.៦០៨)	(១.៦៧៤.៥៨៦)	(៦.៨៩៤.២៧១)
	<u>(៦.១៧៤.២០៥)</u>	<u>(២៥.០៣០.២២៧)</u>	<u>(៦.០២៩.៨៩០)</u>	<u>(២៤.៨២៥.០៥៧)</u>
ពន្ធពន្យារសុទ្ធជាបំណុល	<u>(៧៥៣.១១៦)</u>	<u>(៣.០៥៣.១៣២)</u>	<u>(៦៦៩.៨៥៦)</u>	<u>(២.៧៥៧.៧៩៧)</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

១៩. ពន្ធលើប្រាក់ចំណេញ (ត)

(ឃ) យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើន ប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅ ប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើ ការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផល ប៉ះពាល់អាចមានទំហំជាសារវន្ត។

២០. ការសន្យាមូលធន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណាយមូលធនទាន់ទិននឹងការទិញ				
ទ្រព្យ គ្រឿងចក្រ និងបរិក្ខារ				
បានចុះកិច្ចសន្យាប៉ុន្តែមិនទាន់				
បានផ្តល់ឲ្យ	៥.០៤០.០៦៨	២០.៤៣២.៤៣៦	១.៨៩៦.១៤៥	៧.៨០៦.៤២៨

កំណត់ផែស្វយ័តនៃពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

២១. ចំណូល

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលលើកដាក់ក្រោមដងយោង	៣.០០៦.៦៥១	១២.២៧៩.១៦៣	៣.៨៧២.១២៣	១៥.៧៧៣.០៦៦
ចំណូលពីការលើកដាក់លើទីលាន	២.៤៤៩.៤៣០	១០.០០៣.៤៧២	៣.០៩៨.៨៦៣	១២.៥៩០.៦៨០
ចំណូលពីកិច្ចការផែ	១.១៥០.១៤១	៤.៦៩៧.១៧៦	១.០០៣.០៩៦	៤.០៧៥.៥៧៩
ចំណូលពីសេវាភ័ស្តុភារកម្ម	៤៧១.៣៩៣	១.៩២៥.១៦៩	៤៥៧.៣៤៥	១៨៥.៨២១
ចំណូលពីច្រកទ្វារ	២០០.៦០៩	៨១៩.២៨៧	២៦៣.៣៤៦	១.០៦៩.៩៧៥
ចំណូលពីការដឹកជញ្ជូន	១១៦.៦៥៨	៤៧៦.៤៣១	២៧២.៨៩០	១.១០៨.៧៥២
ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/ កុងតឺន័រ	១២៩.៥៤៧	៥២៩.០៧០	៣៥០.១៦៨	១.៤២២.៧៣២
ចំណូលពីថ្លៃឈ្នួលថ្លឹងទម្ងន់កុងតឺន័រ	៤.៥២៦	១៨.៤៨៤	៥.៤០៧	២១.៩៦៩
ចំណូលពីការរើ រៀបទំនិញ	៣.២០០	១៣.០៦៩	៨.៩០០	៣៦.១៦១
ចំណូលថ្លៃឈ្នួលគ្រប់គ្រង អាជីវកម្មខ្សាច់	-	-	២.៦៥២	១០.៧៧៥
	<u>៧.៥៣២.១៥៥</u>	<u>៣០.៧៦១.៣២១</u>	<u>៨.៩៣៣.១៨០</u>	<u>៣៦.២៩៥.៥១០</u>

កំណត់ផែស្វយ័តនៃពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

២២. ចំណាយលើសេវាកម្ម

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណាយលើដងយោង រំលស់	៦៣៩.៤១១	២.៦១១.៣៥៥	៧៦៧.៣៨៥	៣.១១៧.៨៨៥
ប្រេងឥន្ធនៈ:				
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៥១៨.៨១១	២.១១៨.៨២៤	៣៩៦.០៧៤	១.៦០៩.២៤៩
ចំណាយលើការថែទាំ	៤២៩.៣១៥	១.៧៥៣.៣២២	៣២៩.៥៧៤	១.៣៣៩.០៥៩
ចំណាយលើសេវាកម្មស្តុកស្តុក	១៥២.៤៦៩	៦២២.៦៨៣	៤៨.៨៦០	១៩៨.៥១៨
ចំណាយផ្សេងៗ	១២៣.៨៦៧	៥០៥.៨៧៤	៧៥.០២៩	៣០៤.៨៤៣
	<u>៣.៤០៩.៩៧២</u>	<u>១៣.៩២៦.៣២៦</u>	<u>២.៨៨៥.៣១៨</u>	<u>១១.៧២៣.០៤៧</u>

២៣. ចំណូលផ្សេងៗ

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលពីការជួល	២៣១.២០៦	៩៤៤.២៤៥	២៣០.២៣៨	៩៣៥.៤៥៧
ចំណូលពីភតិសន្យាបន្តលើ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	-	៤៤០.៥៣៥	១.៧៨៩.៨៩៤
ចំណូលផ្សេងៗ	៩៥.៦៩១	៣៩០.៨០២	៧១.១៦៧	២៨៩.១៥១
	<u>៣២៦.៨៩៧</u>	<u>១.៣៣៥.០៤៧</u>	<u>៧៤១.៩៤០</u>	<u>៣.០១៤.៥០២</u>

(បានរាយការណ៍ឡើងវិញ)

កំណត់ត្រាស្របតាមតំបន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

២៤. ចំណាយទូទៅនិងរដ្ឋបាល

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	១.១៧៥.៦៤៤	៤.៨០១.៣៣០	១.០២៩.៦១៧	៤.១៨៣.៣៣៤
ចំណាយទឹកភ្លើង	១៦៣.១៩៨	៦៦៦.៥០១	១៦៩.៥៥៥	៦៨៨.៩០២
រំលស់	១៧៦.៦៣១	៧២១.៣៦១	១៧៨.៣៧៦	៧២៤.៧៤២
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	៦១.៧០២	២៥១.៩៩១	៦២.០៦៥	២៥២.១៧០
ចំណាយលើការបរិច្ចាគ	២៣០.៩៧០	៩៤៣.២៨១	៨៤.៧០៩	៣៤៤.១៧៣
សម្ភារៈការិយាល័យ	៥១.០១០	២០៨.៣២៥	៧៤.៣៩០	៣០២.២៤៧
ចំណាយលើការកំសាន្ត	៤២.៨៦៣	១៧៥.០៥២	៥២.៩៧២	២១៥.២២៥
ចំណាយលើការជួសជុល និងថែទាំ	៥៦.៦២៩	២៣១.២៧៣	៣១.៨២២	១២៩.២៩៣
ចំណាយលើការទំនាក់ទំនង	១៨.៤១៤	៧៥.២០៣	១៦.១៧២	៦៥.៧០៧
កម្រៃវិជ្ជាជីវៈ	៧.៦៥១	៣១.២៤៧	៨.៨៩៧	៣៦.១៤៩
ចំណាយលើការធ្វើដំណើរ	២១.១៤៦	៨៦.៣៦០	៦.៥៤២	២៦.៥៨០
ចំណាយពន្ធផ្សេងៗ	២៦.៩៣០	១០៩.៩៨២	១៨.៧៩៥	៧៦.៣៦៤
ចំណាយឯកសណ្ឋាន	៣៩.៨៩៤	១៦២.៩២៧	១៤.៦២២	៥៩.៤០៩
ចំណាយផ្សេងៗ	៧៦.៨៨៧	៣១៤.០០៨	១៥.១៤៧	៦១.៥៤១
	<u>២.១៤៩.៥៦៩</u>	<u>៨.៧៧៨.៨៤១</u>	<u>១.៧៦៣.៦៨១</u>	<u>៧.១៦៥.៨៣៦</u>

កំណត់ផែស្វយ័តនៃពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

២៥. ចំណូល/(ចំណាយ) ហិរញ្ញប្បទានសុទ្ធ

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤) <i>(បានរាយការណ៍ឡើងវិញ)</i>
ចំណាយហិរញ្ញប្បទាន				
ខាតលើអត្រាប្តូរប្រាក់សុទ្ធ	(៦២.៥៣៩)	(២៥៥.៤០៩)	-	-
ចំណាយការប្រាក់លើ៖				
បំណុលភតិសន្យា	(១១៨.៥៦៧)	(៤៨៤.២២៨)	(៧៣.១៣៩)	(២៩៧.១៦៤)
ប្រាក់កម្ចី	(១៧៨.០៥១)	(៧២៧.១៦០)	(១៩៣.៣១៣)	(៧៨៥.៤៣១)
សំវិធានធនលើអត្ថប្រយោជន៍ សោធននិវត្តន៍	(៣.៤២៩)	(១៤.០០៤)	-	-
ផ្សេងៗ	-	-	(១.៣៥២)	(៥.៤៩៣)
	(៣០២.៩៨៧)	(១.២២៥.៣៩២)	(២៦៧.៨០៤)	(១.០៨៨.០៨៨)
ចំណាយហិរញ្ញប្បទាន	(៣៦២.៥៨៦)	(១.៤៨០.៨០១)	(២៦៧.៨០៤)	(១.០៨៨.០៨៨)
ចំណូលហិរញ្ញប្បទាន				
ចំណូលការប្រាក់មកពី៖				
ការវិនិយោគផ្សេងៗ និង សមតុល្យនៅធនាគារ	២៨៦.៨៥៩	១.១៧១.៥៣២	២១៧.៨៦៤	៨៨៥.១៨១
ភតិសន្យាត្រូវទទួល	៩៥.១៨៥	៣៨៨.៧៣៥	៤០.៥៤៧	១៦៤.៧៤២
ផ្សេងៗ	១.១៩៧	៤.៨៨៩	២.៧០៤	១០.៩៨៧
ចំណូលហិរញ្ញប្បទាន	៣៨៣.២៤១	១.៥៦៥.១៥៦	២៦១.១១៥	១.០៦១.៩១០
ចំណូល/(ចំណាយ) ហិរញ្ញប្បទានសុទ្ធ	២០.៦៥៥	៨៤.៣៥៥	(៦.៦៨៩)	(២៧.១៧៨)

កំណត់ផែស្វ័យភ័ស្តុតាង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

២៦. ប្រាក់ចំណេញក្នុងមួយភាគហ៊ុន

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥) <i>(បានរាយការណ៍ឡើងវិញ)</i>
ប្រាក់ចំណេញសម្រាប់ភាគហ៊ុនិក មធ្យមទម្ងន់នៃភាគហ៊ុនធម្មតាដែល បានបោះផ្សាយ	១.៩៤៧.៩៣៧	៧.៩៥៥.៣៧៣	៣.៥៤១.៥៨១	១៤.៣៨៩.៤៤២
	<u>២០.៦៨៤.៣៦៥</u>	<u>២០.៦៨៤.៣៦៥</u>	<u>២០.៦៨៤.៣៦៥</u>	<u>២០.៦៨៤.៣៦៥</u>
ប្រាក់ចំណេញក្នុងមួយភាគហ៊ុនគោល	0.0៩	0.៣៨	0.១៧	0.៧០
ប្រាក់ចំណេញក្នុងមួយភាគហ៊ុន ដែលថយចុះ	<u>0.0៩</u>	<u>0.៣៨</u>	<u>0.១៧</u>	<u>0.៧០</u>

២៧. ភាគលាភ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាល បានអនុម័តនៅក្នុងការបែងចែកភាគលាភសម្រាប់
ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទៅកាន់ភាគហ៊ុនិកតាមប្រភេទភាគហ៊ុនដូចខាងក្រោម៖

- ភាគហ៊ុនិកប្រភេទ "ក" ទទួលបានភាគលាភសរុបចំនួន ៣៥២.៦៦៥ (សមមូលទៅនឹង ១.៤២៩.៧០៣.៨០៩ រៀល)
- ភាគហ៊ុនិកប្រភេទ "ខ" ទទួលបានភាគលាភសរុបចំនួន ៧៨៩.៣៤៤ (សមមូលទៅនឹង ៣.២០០.០០០.០០០ រៀល)

គិតត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ភាគលាភនៅពុំទាន់បានទូទាត់នៅឡើយទេ។

២៨. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្រទ្ធិ

(ក) អត្តសញ្ញាណរបស់សម្ព័ន្ធព្រទ្ធិ

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជា
សម្ព័ន្ធព្រទ្ធិរបស់ក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើ
ភាគីនោះ ឬមានឥទ្ធិពលសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសមកវិញ ឬក៏
ក្រុមហ៊ុន និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធព្រទ្ធិអាចជា
រូបវន្តបុគ្គល ឬជានីតិបុគ្គលផ្សេងៗទៀត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

២៨. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(ក) អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល (ត)

ក្រុមហ៊ុនមានទំនាក់ទំនងជាមួយសម្ព័ន្ធព្យាបាល ជាមួយភាគហ៊ុនិក និងអ្នកគ្រប់គ្រងសំខាន់ៗ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល។

អ្នកគ្រប់គ្រងសំខាន់ៗ រួមមាន អភិបាលក្រុមហ៊ុន និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនមួយចំនួន។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការក្រុមហ៊ុន ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងការជួលឃ្នាំង ការទិញទំនិញ និងសេវាកម្ម ធានារ៉ាប់រង ចំណាយលើការទាក់ទង និងចំណាយផ្សេងៗ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបាន ជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងទៀតឡើយ។

(ខ) ប្រតិបត្តិការសារវន្តជាមួយសម្ព័ន្ធព្យាបាល

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)

សម្ព័ន្ធព្យាបាល៖

ចំណាយការប្រាក់				
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១៧៨.០៥១	៧២៧.១៦០	១៩៣.៣១៣	៧៨៥.៤៣១
ការបរិច្ចាគ និងសប្បុរសធម៌				
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន	៦.៨៤៨	២៧.៨៥២	៦.០៥២	២៥.០៤២

កំណត់សម្គាល់ផែស្រយាវិញ្ញាបនបត្រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

២៨. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធហិរញ្ញវត្ថុ (ត)

(គ) អត្ថប្រយោជន៍របស់អ្នកគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍របស់អ្នកគ្រប់គ្រងសំខាន់ៗ នៅក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣		សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី	៦១.៧០២	២៥១.៩៩០	៦២.០៦៥	២៥២.១៧០

២៩. គោលដៅ និងគោលនយោបាយនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលដៅនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ ក.ស.ភ. គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ព្រមទាំងដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃ ទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល មានភារៈទទួលខុសត្រូវលើការកំណត់គោលដៅនេះ និងគោលនយោបាយមូលដ្ឋាននៃការ គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ ក.ស.ភ.។ ហេតុដូច្នេះនេះ គណៈគ្រប់គ្រងបានបង្កើតគោលការណ៍លម្អិតដែល មានដូចជា កម្រិតសិទ្ធិអំណាចត្រួតពិនិត្យ ការទទួលខុសត្រូវលើការកំណត់ និងវាស់វែងអត្តសញ្ញាណ ហានិភ័យ និងកំណត់កម្រិតប៉ះពាល់ដោយអនុលោមតាមគោលដៅ និងគោលនយោបាយមូលដ្ឋានដែលបាន អនុម័តដោយក្រុមប្រឹក្សាភិបាល។

ក. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ ក.ស.ភ. ដោយដៃគូពាណិជ្ជកម្មមិនបានបំពេញ កាតព្វកិច្ចដូចមានចែងនៅក្នុងកិច្ចសន្យា។ តាមគោលការណ៍របស់ ក.ស.ភ. គឺត្រូវត្រួតពិនិត្យជាប្រចាំទៅលើ ស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា ក.ស.ភ. ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

កំណត់សម្គាល់ផែស្វយ័តនិរន្តរ៍

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

២៩. គោលដៅ និងគោលនយោបាយនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

ហានិភ័យឥណទានដែល ក.ស.ភ. ងាយនឹងរងផលប៉ះពាល់ គឺតាមរយៈគណនីត្រូវទទួលពីអតិថិជន។ អាយុកាលឥណទានរបស់ ក.ស.ភ. មានរយៈពេល ១ខែ ទៅ ៣ខែ ហើយ ក.ស.ភ. ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់បំផុតទៅលើគណនីត្រូវទទួលដែលមិនទាន់ប្រមូលបាន ដើម្បីកាត់បន្ថយហានិភ័យឥណទានឲ្យបានទាបបំផុត។ សមតុល្យដែលហួសកាលកំណត់ ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

ក្រុមហ៊ុនប្រើប្រាស់វិធីសាស្ត្រវាស់វែង ECL សំរាប់គណនីត្រូវទទួលជាមួយនិងអត្រាខាតបង់ដោយគណនាតាមវិធីសាស្ត្រ "Roll rate"។

សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃចំនួន ១.៤២៨.៨៥៩ ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់សំរាប់គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ ចំនួន ១.៣៧៧.៤១៩ ដុល្លារអាមេរិក)។

ខ. ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរទឹកប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរទឹកប្រាក់ កើតឡើងពីការគ្រប់គ្រងរបស់ ក.ស.ភ. ទៅលើដើមទុនបង្វិល។ វាគឺជាហានិភ័យមួយដែល ក.ស.ភ. នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

ក.ស.ភ. គ្រប់គ្រងយ៉ាងយកចិត្តទុកដាក់បំផុតទៅលើកាលវេលានៃបំណុលចាស់ៗ លំហូរទឹកប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ក.ស.ភ. ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ ក.ស.ភ.។

គ. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរទឹកប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ របស់ ក.ស.ភ. អាចនឹងប្រែប្រួលដោយសារតែបម្រែបម្រួលអត្រាការប្រាក់ទីផ្សារ។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រពេញលេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

២៩. គោលដៅ និងគោលនយោបាយនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យអត្រាការប្រាក់ (ត)

ការប្រឈមរបស់ ក.ស.ភ. ទៅនឹងហានិភ័យអត្រាការប្រាក់គឺទាក់ទងនឹងកម្ចី។ ក.ស.ភ. គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀតគឺរក្សាដោយប្រុងប្រយ័ត្នឲ្យបាននូវការរួមបញ្ចូលគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាប្រែប្រួល។ ក.ស.ភ. ពុំបានប្រើប្រាស់នូវឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីទប់ស្កាត់ហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

៣០. បម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការអាជីវកម្ម

តម្រូវការសេវាពីសេវាកម្មរបស់ ក.ស.ភ. គឺផ្អែកលើបម្រែបម្រួលតាមរដូវកាល ដែលជាលទ្ធផលពីតម្រូវការខ្ពស់ជាចម្បងលើផលិតផលកាត់ដេរស្រូវអង្ករវត្តធាតុដើមវាយនភណ្ឌ និងសម្ភារៈសំណង់។ តាមប្រវត្តិនៃប្រតិបត្តិការអាជីវកម្ម តម្រូវការខ្ពស់បំផុតនៃសេវាកម្មរបស់ក្រុមហ៊ុន គឺស្ថិតនៅក្នុងត្រីមាសទី ៣ នៃការិយបរិច្ឆេទដែលបណ្តាលមកពី កម្រិតខ្ពស់នៃការនាំចេញទៅសហរដ្ឋអាមេរិក និងការនាំចូលពីប្រទេសចិន។

៣១. ការវាយតម្លៃហានិភ័យផ្ទៃក្នុង

ប្រតិបត្តិការតាមផ្ទៃក្នុង ត្រូវបានវាយតម្លៃតាមរបៀបដូចគ្នាទៅនឹងរបាយការណ៍ផ្ទៃក្នុងដែលដាក់ជូនដល់អ្នកមានភារៈក្នុងការសម្រេចចិត្តរបស់ ក.ស.ភ.។ សម្រាប់អ្នកដែលទទួលខុសត្រូវសំរាប់បែងចែកធនធាន និងវាយតម្លៃការអនុវត្តនៃប្រតិបត្តិការតាមផ្ទៃក្នុង ត្រូវបានកំណត់ជាគណៈគ្រប់គ្រងស្នូល។ ក.ស.ភ. ធ្វើប្រតិបត្តិការពាណិជ្ជកម្មតែមួយ គឺប្រតិបត្តិការធុរកិច្ចទាក់ទងនឹងអាជីវកម្មកំពង់ផែ។

៣២. ការវាយតម្លៃហានិភ័យទៀងទាត់នៃការប្រែប្រួល

ក្នុងអំឡុងពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ អ្នកគ្រប់គ្រងបានរកឃើញនូវកំហុសនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុកាលពីការិយបរិច្ឆេទមុនៗ ដូចខាងក្រោម៖

- ក. ការវិនិយោគផ្សេងៗ – រវាងរយៈពេលវែង និងរយៈពេលខ្លី
- ខ. ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមវិធីសាស្ត្ររំលស់ថ្លៃដើម

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃលើទិញទូរស័ព្ទមានប្រៀបធៀប (ត)

- គ. ការបង្ហាញចំណូលការប្រាក់ ជាធាតុមួយដាច់ដោយឡែកក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
 - ឃ. ការបង្ហាញសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ ជាធាតុមួយដាច់ដោយឡែកក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
 - ង. ភតិសន្យា
 - ច. ចំណាត់ថ្នាក់ និងការវាស់វែង ទ្រព្យគ្រឿងចក្រ និងបរិក្ខារ
 - ឆ. ការវាស់វែងបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ
 - ជ. ចំណាត់ថ្នាក់សន្និធិ
 - ឈ. ប្រាក់ចំណេញក្នុងមួយភាគហ៊ុន
 - ញ. ផលវិបាកទៅលើប្រាក់ចំណេញរក្សាទុក
 - ដ. ផលវិបាកទៅលើរបាយការណ៍លំហូរសាច់ប្រាក់
- ព័ត៌មានលម្អិតទាក់ទងនឹងនិយ័តកម្មមានដូចខាងក្រោម៖

ក. ការវិនិយោគផ្សេងៗ – រវាងរយៈពេលវែង និងរយៈពេលខ្លី

អនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិ ១ កថាខ័ណ្ឌ ៦០ ទ្រព្យសកម្មរយៈពេលវែង និងទ្រព្យសកម្មរយៈពេលខ្លី ត្រូវបង្ហាញក្នុងចំណាត់ថ្នាក់ផ្សេងគ្នានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ដោយយោងទៅតាមវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់ កាលវេលានៃប្រាក់បញ្ញើមានកាលកំណត់របស់ក្រុមហ៊ុន គឺមានរយៈពេលលើសពី ១ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងឆ្នាំ២០២១។ យ៉ាងណាមិញ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងឆ្នាំ២០២១ សមតុល្យនៃប្រាក់បញ្ញើមានកាលកំណត់ ត្រូវបានចាត់ថ្នាក់ចូលជាទ្រព្យសកម្មរយៈពេលខ្លី នៅក្រោមចំណាត់ថ្នាក់ “សាច់ប្រាក់ និងសមតុល្យនៅធនាគារ” ជំនួសឲ្យទ្រព្យសកម្មរយៈពេលវែង។ ជាលទ្ធផល ទ្រព្យសកម្មរយៈពេលខ្លី និងរយៈពេលវែង ត្រូវបានរាយការណ៍លើស និងខ្វះចំនួន ១៥.០០០.០០០ ដុល្លារអាមេរិក និង១០.០០០.០០០ ដុល្លារអាមេរិក រៀងគ្នា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និង២០២១។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃលើទិញទំនិញនិងសេវាផ្សេងៗ (ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុរាល់វែងតាមវិធីសាស្ត្ររំលស់ថ្លៃដើម

យោងតាម ស.វ.ហ.អ.ក ៩ ការប្រាក់បង្កត្រូវទទួល និងត្រូវទូទាត់ គឺត្រូវដាក់បញ្ចូលរៀងគ្នា ជាលំហូរទឹកប្រាក់ ក្នុងការរាល់វែងតាមវិធីសាស្ត្ររំលស់ថ្លៃដើម នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ យ៉ាងណាមិញ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងឆ្នាំ២០២១ ក្រុមហ៊ុនបានចាត់ថ្នាក់ ការប្រាក់បង្កត្រូវទទួល (ដែលត្រូវទទួលបាន រៀងរាល់ ៣ខែម្តង) និងត្រូវទូទាត់ (ដែលត្រូវបង់រៀងរាល់ ៦ខែម្តង) ទៅក្នុងគណនីត្រូវទទួលផ្សេងៗ (ទ្រព្យ សកម្មរយៈពេលខ្លី) និងបំណុលផ្សេងៗ (បំណុលរយៈពេលខ្លី) រៀងគ្នា។ ជាលទ្ធផល៖

- គណនីត្រូវទទួលផ្សេងៗ និងសាច់ប្រាក់ និងសមតុល្យនៅធនាគារ ត្រូវបានវាយតម្លៃលើស និងខ្វះរៀងគ្នា ចំនួន ៩១.២៥៤ ដុល្លារអាមេរិក និង ៣២.១១៤ ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងឆ្នាំ២០២១។
- បំណុលផ្សេងៗរយៈពេលខ្លីផ្សេងៗ និងប្រាក់កម្ចី ត្រូវបានវាយតម្លៃលើស និងខ្វះរៀងគ្នា ចំនួន ២៧៥.៣០៧ ដុល្លារអាមេរិក និង ៣០៥.៨៩៦ ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងឆ្នាំ២០២១។

គ. ការបង្ហាញចំណូលការប្រាក់ ជាធាតុមួយដាច់ដោយឡែកក្នុងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ

អនុលោមទៅតាម ស.គ.អ.ក ១ កថាខ័ណ្ឌ ៨២(ក) ធាតុនៃចំណូលដូចជា ចំណូលការប្រាក់ ដែលគណនាតាម វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ត្រូវបង្ហាញក្នុងចំណាត់ថ្នាក់ដាច់ដោយឡែកក្នុងរបាយការណ៍ចំណេញ ឬ ខាត។ យ៉ាងណាមិញ ក្រុមហ៊ុនបានបង្ហាញចំណូលការប្រាក់ ពីប្រាក់តម្កល់នៅស្ថាប័នហិរញ្ញវត្ថុ ពីភតិសន្យា ត្រូវទទួល និងឥទ្ធិពលនៃអប្បហារលើប្រាក់តម្កល់រយៈពេលវែង សរុបចំនួន ២៦៣.៦៦១ ដុល្លារអាមេរិក ក្នុងចំណាត់ថ្នាក់ "ចំណូលផ្សេងៗ" ក្នុងរបាយការណ៍ចំណេញ ឬខាត សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែល បានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ ជាលទ្ធផល ចំនួននេះនឹងត្រូវចាត់ថ្នាក់ឡើងវិញទៅធាតុដាច់ដោយ ឡែកជា "ចំណូលហិរញ្ញប្បទាន" នៅក្នុងរបាយការណ៍ចំណេញ ឬខាត សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ឃ. ការបង្ហាញសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ ជាធាតុមួយដាច់ដោយឡែកក្នុងរបាយការណ៍ ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

អនុលោមទៅតាម ស.គ.អ.ក ១ កថាខ័ណ្ឌ ៨២(ខ) ធាតុជាអាទិ៍ការខាតបង់លើឱនភាពនៃតម្លៃ (រាប់បញ្ចូលទាំង ការបង្វិលត្រឡប់នៃការខាត និងចំណេញលើឱនភាពនៃតម្លៃ) ដែលបានកំណត់យោងតាម កថាខ័ណ្ឌ ៥.៥ នៃ ស.វ.ហ.អ.ក ៩ ត្រូវបង្ហាញជាធាតុដាច់ដោយឡែកក្នុងរបាយការណ៍ចំណេញ ឬខាត។

កំណត់សម្គាល់ផែនការស្រាវជ្រាវ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃលើទិញទំនិញដោយប្រើប្រាស់ (ត)

ឃ. ការបង្ហាញសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ ជាធាតុមួយដាច់ដោយឡែកក្នុងរបាយការណ៍
ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)

យ៉ាងណាមិញ ក្រុមហ៊ុនបានបង្ហាញសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃលើគណនីអតិថិជន និង
គណនីត្រូវទទួលផ្សេងៗ ចំនួន ៣៧៤.១៩១ ដុល្លារអាមេរិក ក្នុងចំណាត់ថ្នាក់ “ចំណាយទូទៅ និងរដ្ឋបាល”
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ ជាលទ្ធផល ចំនួននេះនឹង
ត្រូវចាត់ថ្នាក់ឡើងវិញទៅធាតុដាច់ដោយឡែកជា “សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃលើគណនី
អតិថិជន និងគណនីត្រូវទទួលផ្សេងៗ” នៅក្នុងរបាយការណ៍ចំណេញ ឬខាត សម្រាប់ដំណាច់ការិយបរិច្ឆេទ
៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ង. ភតិសន្យា

១) ការទទួលស្គាល់ និងការវាស់វែងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា

ដោយអនុលោមទៅតាមកថាខ័ណ្ឌ ២២ នៃ ស.វ.ហ.អ.ក ១៦ ភតិកៈត្រូវទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម
និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា។ យ៉ាងណាមិញ ក្រុមហ៊ុនបានទទួលស្គាល់សិទ្ធិ
ប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា សម្រាប់ភតិសន្យាចំនួន ២ ដែលមានកាលបរិច្ឆេទចាប់ផ្តើមនៅ
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ឯណោះវិញ ជាជាង
ទទួលស្គាល់តាមកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យានីមួយៗ។ លើសពីនេះមានភតិសន្យាដ៏ថ្មីមួយនៅខែធ្នូ
ឆ្នាំ២០២២ ដែលក្រុមហ៊ុនបានធ្វើការគណនាខុស។ ជាលទ្ធផល ធាតុនានាខាងក្រោមរងផលប៉ះពាល់ពីបញ្ហា
នេះ៖

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖

- សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញខ្វះចំនួន ៦៥៨.១៣៥ ដុល្លារអាមេរិក។
- បំណុលភតិសន្យា ត្រូវបានបង្ហាញខ្វះចំនួន ៦៣៩.៩៥៥ ដុល្លារអាមេរិក (បំណុលភតិសន្យារយៈពេលវែង
និង រយៈពេលខ្លី ត្រូវបានបង្ហាញខ្វះរៀងគ្នា ចំនួន ២៩២.៦០៧ ដុល្លារអាមេរិក និង៣៤៧.៣៤៧ ដុល្លារ
អាមេរិក)។
- ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញខ្វះចំនួន ១៨.១៨១ដុល្លារអាមេរិក។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃធនធានទឹកដីមានគ្រប់គ្រង (ត)

ង. ភតិសន្យា (ត)

(i) ការទទួលស្គាល់ និងការវាស់វែងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖

- សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញខ្លះចំនួន ១៧៨.៤៤៤ ដុល្លារអាមេរិក។
- គណនីត្រូវទទួលផ្សេងៗរយៈពេលខ្លី ត្រូវបានបង្ហាញលើសចំនួន ៩៦.០០០ ដុល្លារអាមេរិក។
- បំណុលភតិសន្យា ត្រូវបានបង្ហាញខ្លះចំនួន ៤៨.៤០៧ ដុល្លារអាមេរិក (បំណុលភតិសន្យារយៈពេលវែង ត្រូវបានបង្ហាញលើស ចំនួន ៤៤៣.៤៩៦ ដុល្លារអាមេរិក ហើយបំណុលភតិសន្យារយៈពេលខ្លី ត្រូវបានបង្ហាញខ្លះ ៤៩១.៩០៣ ដុល្លារអាមេរិក)។
- ប្រាក់ចំណេញរក្សាទុកបានបង្ហាញខ្លះចំនួន ៣៤.០៣៧ ដុល្លារអាមេរិក។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៖

- សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញខ្លះចំនួន ៦៦០.៧២៥ ដុល្លារអាមេរិក។
- ចំណាយរំលស់ ត្រូវបានបង្ហាញលើសចំនួន ២.៥៩០ ដុល្លារអាមេរិក។
- ចំណាយការប្រាក់ ត្រូវបានបង្ហាញខ្លះចំនួន ៥.៨៣០ ដុល្លារអាមេរិក។
- បំណុលភតិសន្យា ត្រូវបានបង្ហាញខ្លះចំនួន ៦៤៥.៧៨៤ ដុល្លារអាមេរិក (បំណុលភតិសន្យារយៈពេលវែង និងរយៈពេលខ្លី ត្រូវបានបង្ហាញខ្លះរៀងគ្នា ចំនួន ៤៥៥.០៩០ ដុល្លារអាមេរិក និង១៩០.៦៩៤ ដុល្លារអាមេរិក)។
- សមតុល្យដើមគ្រានៃប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញលើសចំនួន ១៨.១៨១ ដុល្លារអាមេរិក។

(ii) ការទទួលស្គាល់ និងការវាស់វែងភតិសន្យាត្រូវទទួល ដែលកើតពីភតិសន្យាបន្ត

ក) អនុលោមតាម ស.វ.ហ.អ.ក ១៦.B៥៨ ភតិបតិកណ្តាលត្រូវចាត់ថ្នាក់ភតិសន្យាបន្តជាភតិសន្យាហិរញ្ញវត្ថុ ឬជាភតិសន្យាប្រតិបត្តិការ ដោយយោងទៅតាម សិទ្ធិប្រើប្រាស់ទ្រព្យសកម្មកើតមានឡើងពីភតិសន្យាដើម។ យ៉ាងណាមិញ ក្រុមហ៊ុនបានរកឃើញកំហុសលើប្រតិបត្តិការទាក់ទងនឹងភតិសន្យាបន្តនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មរបស់ក្រុមហ៊ុន សម្រាប់ដំណាច់ថ្ងៃទី ៩.០៥៧ ម៉ែតក្រឡា ដែលមានទីតាំងស្ថិតនៅភីឡូ ម៉ែតលេខ ៦ ទៅឲ្យភតិកៈសម្រាប់រយៈពេល ៣៨ឆ្នាំ (ចាប់ផ្តើមពីខែមករា ឆ្នាំ២០២១) ដែលរយៈពេលនេះស្ទើរតែស្មើនឹងរយៈពេលនៅសល់ទាំងស្រុងនៃរយៈពេលរបស់កិច្ចសន្យាដើមចំនួន ៣៨.២៥ឆ្នាំ ប៉ុន្តែក្រុមហ៊ុនបានចាត់ថ្នាក់ភតិសន្យាបន្តនេះ ជាភតិសន្យាប្រតិបត្តិការ ជំនួសឲ្យភតិសន្យាហិរញ្ញវត្ថុ។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃលើទិញទូទាត់សម្រេចបាន (ត)

ង. ភតិសន្យា (ត)

(៣) ការទទួលស្គាល់ និងការវាស់វែងភតិសន្យាត្រូវទទួល ដែលកើតពីភតិសន្យាបន្ត (ត)

ក) ក្រុមហ៊ុនបានរកឃើញកំហុសដទៃទៀត ទាក់ទងនឹងការគណនា និងការកត់ត្រានៃភតិសន្យាដើម និងភតិសន្យាបន្តនៃដីធ្លី ទំហំ ១៤.២៤៧ គីឡូម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅគីឡូម៉ែត្រលេខ៦។ ជាលទ្ធផល ធាតុនានាខាងក្រោមរងផលប៉ះពាល់ពីបញ្ហានេះ៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖

- សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញលើសចំនួន ៧៨៥.២៥៥ ដុល្លារអាមេរិក។
- ភតិសន្យាត្រូវទទួល ត្រូវបានបង្ហាញខ្វះចំនួន ១.៤០៧.៥៤១ ដុល្លារអាមេរិក (ភតិសន្យាត្រូវទទួលរយៈពេលវែង និងរយៈពេលខ្លីរៀងគ្នា ត្រូវបានបង្ហាញខ្វះចំនួន ១.១២៥.៧០៦ ដុល្លារអាមេរិក និង២៨១.៨៣៥ ដុល្លារអាមេរិក)។
- គណនីត្រូវទទួលផ្សេងៗរយៈពេលខ្លី ត្រូវបានបង្ហាញលើសចំនួន ៣២៤.៣១៩ ដុល្លារអាមេរិក។
- បំណុលភតិសន្យារយៈពេលវែង ត្រូវបានបង្ហាញខ្វះចំនួន ៣៩.១១៩ ដុល្លារអាមេរិក។
- ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញខ្វះចំនួន ២៥៨.៨៤៨ ដុល្លារអាមេរិក។

ខ) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ភតិសន្យាបន្តទាំងអស់របស់ក្រុមហ៊ុនត្រូវបានលុបចោល ហើយដីធ្លី ២ កន្លែង ត្រូវបានធ្វើភតិសន្យាបន្តទៅឲ្យភតិកៈផ្សេងៗ ក្នុងថ្ងៃខែតែមួយ (ជាអាទិ៍ក្នុងខែមករា ឆ្នាំ២០២២)។ យ៉ាងណាមិញ ក្រុមហ៊ុនបានទទួលស្គាល់ប្រតិបត្តិការទាំងនោះ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ជំនួសឲ្យខែមករា ហើយបានធ្វើការកត់ត្រាខុសចំនួន ទៅលើប្រតិបត្តិការនេះ។ លើសពីនេះ មានប្រតិបត្តិការមួយចំនួន ដែលត្រូវបានកត់ត្រាមិនត្រឹមត្រូវចូលគណនីផ្សេងៗទៀត។ ជាលទ្ធផល ធាតុនានាខាងក្រោមរងផលប៉ះពាល់ពីបញ្ហានេះ៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖

- សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញលើសចំនួន ៣៧.៧៥៤ ដុល្លារអាមេរិក។
- ភតិសន្យាត្រូវទទួល ត្រូវបានបង្ហាញខ្វះចំនួន ១.២១៨.៩០២ ដុល្លារអាមេរិក (ភតិសន្យាត្រូវទទួលរយៈពេលវែង និងរយៈពេលខ្លីរៀងគ្នា ត្រូវបានបង្ហាញខ្វះចំនួន ៨៣៣.៣៥៦ ដុល្លារអាមេរិក និង៣៨៥.៥៤៦ ដុល្លារអាមេរិក)។
- គណនីត្រូវទទួលផ្សេងៗរយៈពេលខ្លី ត្រូវបានបង្ហាញលើសចំនួន ២៨៤.២៩៨ ដុល្លារអាមេរិក។
- បំណុលភតិសន្យារយៈពេលវែង ត្រូវបានបង្ហាញខ្វះចំនួន ៣៩.១១៩ ដុល្លារអាមេរិក។
- ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញខ្វះចំនួន ៨៥៧.៧៣១ ដុល្លារអាមេរិក។

កំណត់សម្គាល់ផែនការស្រោចស្រាវជ្រាវ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃលើទិញទំនិញតាមតំបន់ប្រៀបធៀប (ត)

ង. ភតិសន្យា (ត)

(៧) ការទទួលស្គាល់ និងការវាស់វែងភតិសន្យាត្រូវទទួល ដែលកើតពីភតិសន្យាបន្ត (ត)

ខ). សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ និងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

- សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញលើសចំនួន ៩៦៩.៥០២ ដុល្លារអាមេរិក។
- ភតិសន្យាត្រូវទទួល ត្រូវបានបង្ហាញខ្វះចំនួន ២.០៧៦.២៩៦ ដុល្លារអាមេរិក (ភតិសន្យាត្រូវទទួលរយៈពេលវែង និងរយៈពេលខ្លីរៀងគ្នា ត្រូវបានបង្ហាញខ្វះចំនួន ១.៩១៧.៤០១ ដុល្លារអាមេរិក និង១៥៨.៨៩៥ ដុល្លារអាមេរិក)។
- គណនីត្រូវទទួលផ្សេងៗរយៈពេលខ្លី ត្រូវបានបង្ហាញលើសចំនួន ៣៧០.៨៣៨ ដុល្លារអាមេរិក។
- បំណុលភតិសន្យារយៈពេលវែង ត្រូវបានបង្ហាញខ្វះចំនួន ៣៩.១១៩ ដុល្លារអាមេរិក។
- ចំណូលសុទ្ធពីភតិសន្យាបន្តនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញខ្វះចំនួន ៤៥០.៥៣៥ ដុល្លារអាមេរិក។
- ចំណូលការប្រាក់បានបង្ហាញលើសចំនួន ២.៥៥៦ ដុល្លារអាមេរិក។
- សមតុល្យដើមគ្រានៃប្រាក់ចំណេញរក្សាទុកបានបង្ហាញខ្វះចំនួន ២៥៨.៨៤៨ ដុល្លារអាមេរិក។

ច. ចំណាត់ថ្នាក់ និងការវាស់វែង ទ្រព្យ គ្រឿងចក្រ និងបរិក្ខារ

(៧) ចំណាត់ថ្នាក់រវាងទ្រព្យសកម្មសម្បទាន និងទ្រព្យ គ្រឿងចក្រ និងបរិក្ខារ

ស.គ.អ.ក ១៦ បានឲ្យនិយមន័យ ទ្រព្យ គ្រឿងចក្រ និងបរិក្ខារ ថាជាទ្រព្យរូបិយ ដែលកាន់កាប់ដើម្បីប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម សម្រាប់ជួលឲ្យអ្នកដទៃ ឬសម្រាប់គោលបំណងរដ្ឋបាល និងរំពឹងថានឹងត្រូវប្រើប្រាស់យូរជាងមួយឆ្នាំ។ យ៉ាងណាមិញ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនបានចាត់ថ្នាក់ទ្រព្យសកម្មរយៈពេលវែង រួមទាំងទ្រព្យកំពុងបង្កើត កំពង់ផែ និងអគារ ដែលជាភតិសន្យាបន្តពីកិច្ចព្រមព្រៀងរួមសម្រាប់អភិវឌ្ឍចំណតផែ TS១១ UM២ និងUM១ ជា “ទ្រព្យសកម្មសម្បទាន” ជំនួសឲ្យទ្រព្យ គ្រឿងចក្រ និងបរិក្ខារ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ជាលទ្ធផល ទ្រព្យសកម្មសម្បទាន និងទ្រព្យ គ្រឿងចក្រ និងបរិក្ខារ ត្រូវបានបង្ហាញលើស និងខ្វះរៀងគ្នា ចំនួន ៨.១៣៥.០៩៣ ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃលើទិញទំនិញតាមតម្លៃប្រើប្រាស់ (ត)

ច. ចំណាត់ថ្នាក់ និងការវាស់វែង ទ្រព្យ គ្រឿងចក្រ និងបរិក្ខារ (ត)

៣) ការវាស់វែងទ្រព្យ គ្រឿងចក្រ និងបរិក្ខារ

អនុលោមទៅតាម ស.គ.អ.ក ១៦.១៦ ធាតុនៃថ្លៃដើមរបស់ទ្រព្យ គ្រឿងចក្រ និងបរិក្ខារ រួមមានថ្លៃទិញ រាប់បញ្ចូលទាំងពន្ធអាករលើទំនិញទិញចូលដែលមិនអាចបង្វិលមកវិញបាន។ យ៉ាងណាមិញ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនបានកត់ត្រាអាករលើតម្លៃបន្ថែមដែលអាចបង្វិលមកវិញបាន ចំនួន ៤៥០.៥៦៩ ដុល្លារអាមេរិក ចូលទៅក្នុងថ្លៃដើមនៃទ្រព្យ គ្រឿងចក្រ និងបរិក្ខារ។ ជាលទ្ធផល ថ្លៃដើមនៃទ្រព្យ គ្រឿងចក្រ និងបរិក្ខារ និងបំណុលពីកិច្ចព្រមព្រៀងរួម ត្រូវបានបង្ហាញលើសរៀងគ្នាចំនួន ៤៥០.៥៦៩ ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ឆ. ការវាស់វែងបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងឆ្នាំ២០២១ ក្រុមហ៊ុនបានវាយតម្លៃរៀងគ្នានូវ ពន្ធពន្យារសុទ្ធជាបំណុលចំនួន ២៧១.២៣០ ដុល្លារអាមេរិក និងពន្ធពន្យារសុទ្ធជាទ្រព្យសកម្មចំនួន ១៤០.៣៧៦ ដុល្លារអាមេរិក។ យ៉ាងណាមិញ ក្រុមហ៊ុនបានរកឃើញកំហុសទៅលើការគណនាបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងឆ្នាំ២០២១ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ រួមគ្នា នឹងផលវិបាកពីការវាយតម្លៃទ្រព្យដូចបានរៀបរាប់ក្នុងកំណត់សម្គាល់នេះ។ ជាលទ្ធផល ធាតុនានាខាងក្រោមរងផលប៉ះពាល់ពីបញ្ហានេះ៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖

- ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម ត្រូវបានបង្ហាញលើសចំនួន ១៤០.៣៧៦ ដុល្លារអាមេរិក។
- ពន្ធពន្យារសុទ្ធជាបំណុល ត្រូវបានបង្ហាញខ្វះចំនួន ១៣៦.៥៥៩ ដុល្លារអាមេរិក។
- បំណុលពន្ធលើប្រាក់ចំណេញ ត្រូវបានបង្ហាញលើសចំនួន ១១៩.០៧៥ ដុល្លារអាមេរិក។
- ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញលើសចំនួន ១៥៧.៨៦០ ដុល្លារអាមេរិក។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖

- ពន្ធពន្យារសុទ្ធជាបំណុល ត្រូវបានបង្ហាញខ្វះចំនួន ៣៩៨.៦២៦ ដុល្លារអាមេរិក។
- បំណុលពន្ធលើប្រាក់ចំណេញ ត្រូវបានបង្ហាញលើសចំនួន ៩០.០៤៦ ដុល្លារអាមេរិក។
- ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញលើសចំនួន ៣០៨.៥៨០ ដុល្លារអាមេរិក។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃលើទិញទំនិញតាមតំបន់ប្រៀបធៀប (ត)

ឆ. ការវាស់វែងបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ និងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៖

- ពន្ធពន្យារសុទ្ធជាបំណុល ត្រូវបានបង្ហាញខ្វះចំនួន ៤៣០.៤២៨ ដុល្លារអាមេរិក។
- បំណុលពន្ធលើប្រាក់ចំណេញ ត្រូវបានបង្ហាញលើសចំនួន ១៨.១២២ ដុល្លារអាមេរិក។
- ចំណាយពន្ធលើប្រាក់ចំណេញ ត្រូវបានបង្ហាញខ្វះចំនួន ២៥៤.៤៤៦ ដុល្លារអាមេរិក។
- សមតុល្យដើមគ្រានៃប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញលើសចំនួន ១៥៧.៨៦០ ដុល្លារអាមេរិក។

ជ. ការចាត់ថ្នាក់សន្និធិ

ក្រុមហ៊ុនបានរកឃើញកំហុសទៅលើការកត់ត្រាសមតុល្យសន្និធិ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ចំនួន ៣៥២.១១៤ ដុល្លារអាមេរិក ដែលបានកត់ត្រាក្រោម គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ។ ជាលទ្ធផល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សន្និធិ និងគណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានរាយការណ៍ខ្វះ និងលើសរៀងគ្នាចំនួន ៣៥២.១១៤ ដុល្លារអាមេរិក។ ហើយជាផលវិបាក របាយការណ៍លំហូរទឹកប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បម្រែបម្រួលនៃសន្និធិ និងគណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានរាយការណ៍លើស និងខ្វះរៀងគ្នាចំនួន ៦០.០០៥ ដុល្លារអាមេរិក។

ឈ. ប្រាក់ចំណេញក្នុងមួយភាគហ៊ុន

ជាលទ្ធផលនៃចំណុច គ ឃ ង និង ឆ ខាងលើ ប្រាក់ចំណេញក្នុងមួយភាគហ៊ុនគោល និងប្រាក់ចំណេញក្នុងមួយភាគហ៊ុនថយចុះ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ត្រូវបានធ្វើនិយ័តកម្មរៀងគ្នាទៅចំនួន ០.១៧ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន និង០.១៧ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។

ញ. ផលវិបាកទៅលើប្រាក់ចំណេញរក្សាទុក

ជាលទ្ធផលនៃចំណុច ង និង ឆ ប្រាក់ចំណេញរក្សាទុកត្រូវរងប៉ះពាល់ដូចខាងក្រោម៖

- នាថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២១ ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញលើសចំនួន ១១៩.១៦៩ ដុល្លារអាមេរិក។
- នាថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២២ ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញលើសចំនួន ៥៨៣.១៨៨ ដុល្លារអាមេរិក។
- នាថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២ ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញខ្វះចំនួន ២៩៩.៤៧២ ដុល្លារអាមេរិក។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃឡើងវិញនូវលក្ខណៈសម្រាប់ប្រាក់ (ត)

ដ. ផលវិបាកទៅលើរបាយការណ៍លំហូរទឹកប្រាក់

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៖

សកម្មភាពប្រតិបត្តិការ៖

ជាលទ្ធផលនៃការវាយតម្លៃឡើងវិញនៃចំណុច ក ខ ង ច ឆ និង ជ សាច់ប្រាក់ទទួលបានពីសកម្មភាពប្រតិបត្តិការ ត្រូវបានបង្ហាញលើសចំនួន ៤៩៤ ដុល្លារអាមេរិក។

សកម្មភាពហិរញ្ញវត្ថុ៖

ជាលទ្ធផលនៃការវាយតម្លៃឡើងវិញនៃចំណុច ង សម្រាប់បំណុលភតិសន្យា បំណែកការប្រាក់ដែលបានបង់ ត្រូវបានបង្ហាញខ្វះចំនួន ៧៣.១៣៩ ដុល្លារអាមេរិក និងបំណែកប្រាក់ដើមបានបង់ ត្រូវបានបង្ហាញលើសចំនួន ៧៣.១៣៩ ដុល្លារអាមេរិក។

សកម្មភាពវិនិយោគ៖

យោងទៅតាម ស.គ.អ.ក ៧ ការវិនិយោគរយៈពេលខ្លីស្មើ ឬក្រោម ៣ខែ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចាត់ថ្នាក់ជាសាច់ប្រាក់សមមូល។ ក្រុមហ៊ុនបានរកឃើញនូវកំហុសឆ្គង លើការចាត់ថ្នាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៣ខែ ដែលត្រូវបានកត់ត្រាចូលគណនីមិនមែនសាច់ប្រាក់សមមូល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ ហេតុដូច្នេះនេះ សមតុល្យរបស់សាច់ប្រាក់ទទួលបានពីសកម្មភាពវិនិយោគ និងសាច់ប្រាក់ និងសាច់ប្រាក់សមមូល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ត្រូវបានបង្ហាញលើស និងខ្វះរៀងគ្នាចំនួន ១.០០០.០០០ ដុល្លារអាមេរិក។

លើសពីនេះ ជាលទ្ធផលនៃការវាយតម្លៃឡើងវិញនៃចំណុច ខ សាច់ប្រាក់ និងសាច់ប្រាក់សមមូល ត្រូវបានបង្ហាញខ្វះចំនួន ៣២.៦០៨ ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

កំណត់សម្គាល់ផ្សេងៗ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖

	ចំណុច	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				ថ្ងៃទី១ ខែមករា ឆ្នាំ២០២២			
		ដែលបាន រាយការណ៍		បានរាយការណ៍ឡើងវិញ		ដែលបាន រាយការណ៍		បានរាយការណ៍ឡើងវិញ	
		កន្លងទៅ	និយ័តកម្ម	កន្លងទៅ	និយ័តកម្ម	កន្លងទៅ	និយ័តកម្ម	កន្លងទៅ	និយ័តកម្ម
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
				(កំណត់សម្គាល់ ៤)				(កំណត់សម្គាល់ ៤)	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ									
ទ្រព្យសកម្ម									
ទ្រព្យសកម្មរយៈពេលវែង									
ទ្រព្យសកម្មសម្បទាន	ច	៨១៣៥.០៩៣	(៨១៣៥.០៩៣)	-	-	-	-	-	-
ទ្រព្យគ្រឿងចក្រ និងបរិក្ខារ	ច	១០៧៦៣២.៩៥០	៧៦៨៤.៥២៤	១១៥.៣១៧.៤៧៤	៤៧៤.៧៦២.០៤០	១០៧.៣២៨.៣៧៥	-	១០៧.៣២៨.៣៧៥	៤២០.៩៥៩.៨០០
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	ង(ៀ, ង(៖)	៥.៧៦៦.៩៩៥	១៤០.៦៩០	៥.៩០៧.៦៨៥	២៤.៣២១.៩៣៩	៣.៦៦០.៩៩២	(១២៧.១២០)	៣.៥៣៣.៨៧២	១៤.៣៩៦.៩៩៥
ភតិសន្យាត្រូវទទួល	ង(៖)	៨៨៣៥.៩៨៦	៨៣៣.៣៥៦	៩៦៦៩.៣៤២	៣៩៨០៨៦៨១	៤២៩៦.៥៨៨	១.១២៥.៧០៦	៥.៤២២.២៩៤	២២.០៩០.៤២៦
ការវិនិយោគផ្សេងៗ	ក	-	១៥.០០០.០០០	១៥.០០០.០០០	៦១.៧៥៥.០០០	-	១០.០០០.០០០	១០.០០០.០០០	៤០.៧៤០.០០១
ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម	ឆ	-	-	-	-	១៤០.៣៧៦	(១៤០.៣៧៦)	-	-

កំណត់សម្គាល់ផ្សេងៗទៀត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

	ចំណុច	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				ថ្ងៃទី១ ខែមករា ឆ្នាំ២០២២			
		ដែលបាន វាយតម្លៃ		បានវាយតម្លៃឡើងវិញ		ដែលបាន វាយតម្លៃ		បានវាយតម្លៃឡើងវិញ	
		កន្លងទៅ ដុល្លារអាមេរិក	និយ័តកម្ម ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	កន្លងទៅ ដុល្លារអាមេរិក	និយ័តកម្ម ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ									
ទ្រព្យសកម្មរយៈពេលខ្លី									
សន្និធិ	ជ	៧១៤.៩៨២	-	៧១៤.៩៨២	២.៩៤៣.៥៨១	-	៣៥២.១១៤	៣៥២.១១៤	១.៤៣៤.៥១២
ភតិសន្យាត្រូវទទួល	ង(៧)	៣៤.៤៩៧	៣៨៥.៥៤៦	៤២០.០៤៣	១.៧២៩.៣១៧	១៣.៨៨៦	២៨១.៨៣៥	២៩៥.៧២១	១.២០៤.៧៦៧
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ	ខ, ង(៧), ង(៧), ជ	៨២៩៨.៧៤៧	(៤៧១.៥៥២)	៧.៨២៧.១៩៥	៣២.២២៤.៥១១	៥.១៣៤.៥២១	(៧០៨.៥៤៧)	៤.៤២៥.៩៧៤	១៨.០៣១.៤១៨
សាច់ប្រាក់ និងសមតុល្យនៅធនាគារ	ក, ខ	២២.២០២.៨៣៥	(១៤.៩០៨.៧៤៦)	៧.២៩៤.០៨៩	៣០.០២៩.៧៦៤	១៨.៦១៤.៧០០	(៩.៩៦៧.៨៨៦)	៨.៦៤៦.៨១៤	៣៥.២២៧.១២០

កំណត់សម្គាល់តម្លៃស្របតាមតំបន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

	ចំណុច	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				ថ្ងៃទី១ ខែមករា ឆ្នាំ២០២២			
		ដែលបាន រាយការណ៍		បានវាយតម្លៃឡើងវិញ		ដែលបាន រាយការណ៍		បានវាយតម្លៃឡើងវិញ	
		កន្លងទៅ ដុល្លារអាមេរិក	និយ័តកម្ម ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	កន្លងទៅ ដុល្លារអាមេរិក	និយ័តកម្ម ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ									
មូលធន									
ប្រាក់ចំណេញរក្សាទុក	ញ	១៤.៥៦៥.០៤៣	៥៨៣.១៨៨	១៥.១៤៨.២៣១	៦១.៤៣៥.៦៨៣	១២.៦៨៦.៧៩៧	១១៩.១៦៩	១២.៨០៥.៩៦៦	៥១.៨៦២.៨៤៧
បំណុល									
បំណុលរយៈពេលវែង									
បំណុលភតិសន្យា	ង(១)	១១.៥៦៦.៨០១	(៤០៤.៣៧៧)	១១.១៦២.៤២៤	៤៥.៩៥៥.៧០០	៦.៧៧៤.៨៨៥	៣៣១.៧២៦	៧.១១០.៦១១	២៨.៩៦៨.៦២៩
បំណុលពីកិច្ចព្រមព្រៀងរួម	ច	៨១៧.៨២៩២	(៤៥០.៥៦៩)	៧៧២.២៦៣	៣១.៨១៥.០៣៦	-	-	-	-
ពន្ធពន្យារសុទ្ធជាបំណុល	ឆ	២៧១.២៣០	៣៨៨.៦២៦	៦៦៩.៨៥៦	២.៧៥៧.៧៩៧	-	១៣៦.៥៥៩	១៣៦.៥៥៩	៥៥៦.៣៤១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

	ចំណុច	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				ថ្ងៃទី១ ខែមករា ឆ្នាំ២០២២			
		ដែលបាន រាយការណ៍		បានរាយការណ៍ឡើងវិញ		ដែលបាន រាយការណ៍		បានរាយការណ៍ឡើងវិញ	
		កន្លងទៅ	និយ័តកម្ម	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	កន្លងទៅ	និយ័តកម្ម	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ									
បំណុលរយៈពេលខ្លី									
គណនីអ្នកផ្គត់ផ្គង់ និងគណនី									
ត្រូវទូទាត់ផ្សេងៗ	ខ	៣.២៣៣.២០២	(២៧៥.៣០៧)	២.៩៥៧.៨៩៥	១២.១៧៧.៦៥៤	២.៣៩៣.៩០៧	(៣០៥.៨៩៦)	២.០៨៨.០១១	៨.៥០៦.៥៥៧
ប្រាក់កម្ចី	ខ	២.០៦៩.៩៧៤	២៧៥.៣០៧	២.៣៤៥.២៨១	៩៦៥៥.៥២២	២.០៦៩.៩៧៤	៣០៥.៨៩៦	២.៣៧៥.៨៧០	៩.៦៧៩.២៩៥
បំណុលភតិសន្យា	ង(i),ង(ii)	៥៦.៣៩៦	៤៩១.៩០៣	៥៤៨.២៩៩	២.២៥៧.៣៤៧	៩២៦១	៣៤៧.៣៤៧	៣៥៦.៦០៨	១.៤៥២.៨២១
បំណុលពន្ធលើប្រាក់ចំណេញ	ឆ	៣.៣០៣.៤៧៨	(៩០.០៤៦)	៣.២១៣.៤៣២	១៣.២២៩.៧០០	២.៣០៥.៣០៦	(១១៩.០៧៥)	២.១៨៦.២៣១	៨.៩០៦.៧០៥

កំណត់សម្គាល់ផែស្រយីតន្ត្រីពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការរាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការរាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃ
កំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២				
		ដែលបាន រាយការណ៍		បានរាយការណ៍ឡើងវិញ		
	ចំណុច	កន្លងទៅ ដុល្លារអាមេរិក	និយ័តកម្ម ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	(កំណត់សម្គាល់ ៤)
របាយការណ៍ចំណេញ ឬខាត						
ចំណូល		៤.៩៣៣.១៨០	-	៤.៩៣៣.១៨០	៣៦.២៩៥.៥១០	
ថ្លៃដើមនៃការលក់ និងសេវាកម្ម		(២.៨៨៥.៣១៨)	-	(២.៨៨៥.៣១៨)	(១១.៧២៣.០៤៧)	
ប្រាក់ចំណេញដុល		៦.០៤៧.៨៦២	-	៦.០៤៧.៨៦២	២៤.៥៧២.៤៦៣	
ចំណូលផ្សេងៗ	គ, ង(៧)	៥៦៥.០៦៦	១៧៦.៨៧៤	៧៤១.៩៤០	៣.០១៤.៥០២	
ចំណាយទូទៅ និងរដ្ឋបាល	ឃ, ង(៨)	(២.១៤០.៥៦២)	៣៧៦.៧៨១	(១.៧៦៣.៧៨១)	(៧.១៦៥.៨៣៦)	
សំវិធានធនលើការខាតបង់						
ឱនភាពនៃតម្លៃលើគណនី						
អតិថិជន និងគណនីត្រូវ						
ទទួលផ្សេងៗ	ឃ	-	(៣៧៤.១៩១)	(៣៧៤.១៩១)	(១.៥២០.៣៣៨)	
ប្រាក់ចំណេញពីប្រតិបត្តិការ		៤.៤៧២.៤៦៦	១៧៩.៤៦៤	៤.៦៥១.៩៣០	១៨.៩០០.៧៩១	
ចំណូលហិរញ្ញប្បទាន	គ, ង(៧)	-	២៦១.១១៥	២៦១.១១៥	១.០៦០.៩១០	
ចំណាយហិរញ្ញប្បទាន	ង(៨)	(២៦១.៩៧៤)	(៥.៨៣០)	(២៦៧.៨០៤)	(១.០៨៨.០៨៤)	
ចំណាយហិរញ្ញប្បទានសុទ្ធ		(២៦១.៩៧៤)	២៥៥.២៨៥	(៦៦.៦៨៩)	(២៧.១៧៤)	
ប្រាក់ចំណេញមុនដកពន្ធ		៤.២១០.៤៩២	៤៣៤.៧៤៩	៤.៦៤៥.២៤១	១៨.៨៧៣.៦១៣	
ចំណាយពន្ធលើប្រាក់ចំណេញ	ឆ	(៨៤៩.២១៤)	(២៥៤.៤៤៦)	(១.១០៣.៦៦០)	(៤.៤៨៤.១៧១)	
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ		៣.៣៦១.២៧៨	១៨០.៣០៣	៣.៥៤១.៥៨១	១៤.៣៨៩.៤៤២	
ប្រាក់ចំណេញក្នុងមួយហ៊ុនសម្រាប់ភាគហ៊ុនិកនៃ ក.ស.ភ. ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖						
ប្រាក់ចំណេញក្នុងមួយភាគហ៊ុន	ឈ	០.១៦	០.០១	០.១៧	០.៧០	
គោល						
ប្រាក់ចំណេញក្នុងមួយភាគហ៊ុន	ឈ	០.១៦	០.០១	០.១៧	០.៧០	
ដែលថយចុះ						

កំណត់សម្គាល់ផែស្រយំតន្ត្រីពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការរាយការណ៍ឡើងវិញនូវតម្លៃប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការរាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃ
កំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២			
		ដែលបាន រាយការណ៍ កន្លងទៅ	និយ័តកម្ម	បានរាយការណ៍ឡើងវិញ	
ចំណុច	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនដកពន្ធ	៤២១០.៤៩២	៤៣៤.៧៤៩	៤៦៤៥.២៤១	១៨.៨៧៣.៦១៣	
<i>និយ័តភាពលើ៖</i>					
រំលស់លើទ្រព្យគ្រឿងចក្រ និងបរិក្ខារ	៩១៣.៣៩២	-	៩១៣.៣៩២	៣.៧១១.១១២	
រំលស់លើទ្រព្យវិនិយោគ	១២.៨២៧	-	១២.៨២៧	៥២.១១៦	
រំលស់លើសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម	ឯង០	២៥.១៣៣	(២.៦០១)	២២.៥៣២	៩១.៥៤៨
ចំណាយការប្រាក់	ឯង០	២៦០.៦២២	៧.១៨២	២៦៧.៨០៤	១.០៨៨.០៨៨
ចំណូលការប្រាក់ពីភតិសន្យា ត្រូវទទួល	ឯង០	(៤៣.០៩៣)	២.៥៤៦	(៤០.៥៤៧)	(១៦៤.៧៤២)
ចំណូលការប្រាក់ពីប្រាក់ បញ្ញើមានកាលកំណត់		(២១៧.៨៦៥)	-	(២១៧.៨៦៥)	(៨៨៥.១៨១)
ឥទ្ធិពលសុទ្ធនៃអប្បបរមាលើ ប្រាក់តម្កល់រយៈពេលវែង		(១.៣៥២)	(១.៣៥២)	(២.៧០៤)	(១០.៩៨៧)
ការខាតបង់ឱនភាពនៃតម្លៃ លើគណនីអតិថិជន និង គណនីត្រូវទទួលផ្សេងៗ		៣៧៤.១៩១	-	៣៧៤.១៩១	១.៥២០.៣៣៨
ចំណូលពីភតិសន្យាបន្តសិទ្ធិ ប្រើប្រាស់ទ្រព្យសកម្ម	ឯង០	-	(៤៤០.៥៣៥)	(៤៤០.៥៣៥)	(១.៧៨៩.៨៩៤)
ចំណាយលើកាតព្វកិច្ច អត្ថប្រយោជន៍សោធននិវត្តន៍		២២.២០៧	-	២២.២០៧	៩០.២២៧
		<u>៥៥៥៦.៥៥៥</u>	<u>(១១)</u>	<u>៥៥៥៦.៥៤៤</u>	<u>២២.៥៧៦.២៣៨</u>

កំណត់សម្គាល់ផែស្រយីតន្ត្រីពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣២. ការរាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការរាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃ
កំហុសក្នុងទាំងនោះមានដូចខាងក្រោម៖ (ត)

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២			
		ដែលបាន រាយការណ៍	និយ័តកម្ម	បានរាយការណ៍ឡើងវិញ	
ចំណុច		កន្លងទៅ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
<i>បម្រែបម្រួលនៃទុនបង្វិល៖</i>					
សន្និធិ	ជ	-	(៦០.០០៥)	(៦០.០០៥)	(២៤៣.៨០០)
គណនីអតិថិជន និងគណនី ត្រូវទទួលផ្សេងៗ	ខ,ង()	(៣០៦០.៨៣៤)	៦០.៥១០	(៣០០០.៣២៤)	(១២.១៩០.៣១៦)
គណនីអ្នកផ្គត់ផ្គង់ និងគណនី ត្រូវទូទាត់ផ្សេងៗ		៣៣៤.៨៨០	-	៣៣៤.៨៨០	១.៣៦០.៦១៧
កិច្ចសន្យាបំណុល		(៧៥.០០០)	-	(៧៥.០០០)	(៣០៤.៧២៥)
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ ពន្ធលើប្រាក់ចំណេញបានបង់		២.៧៥៥.៦០១	៤៩៤	២.៧៥៦.០៩៥	១១.១៩៨.០១៤
កាតព្វកិច្ចអត្ថប្រយោជន៍ សោធននិរត្តន៍ដែលបានបង់		(៥.៤៤៧)	-	(៥.៤៤៧)	(២២.១៣១)
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពប្រតិបត្តិការ	ដ	៣៥១.៤៣១	៤៩៤	៣៥១.៩២៥	១.៤២៩.៨៧១
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ គ្រឿងចក្រ និងបរិក្ខារ		(២.២៤៣.៦០៦)	-	(២.២៤៣.៦០៦)	(៩.១១៥.៧៧១)
ការប្រាក់បានទទួល		១៩៤.៣៥៩	-	១៩៤.៣៥៩	៧៨៩.៦៨១
ការដកប្រាក់បញ្ញើមានកាលកំណត់	ដ	១.០០០.០០០	(១.០០០.០០០)	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ	ដ	(១.០៤៩.២៤៧)	(១.០០០.០០០)	(២.០៤៩.២៤៧)	(៨.៣២៦.០៩០)

កំណត់ផែស្រុយស៊ីតេពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

៣២. ការរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការរាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃ
កំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២			
		ដែលបាន រាយការណ៍	និយ័តកម្ម	បានរាយការណ៍ឡើងវិញ	
ចំណុច		កន្លងទៅ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការប្រាក់បានបង់	ដ	(៤១៣.៩៩៥)	(៧៣.១៣៩)	(៤៨៧.១៣៤)	(១.៩៧៩.២២៥)
ការទូទាត់ប្រាក់ដើមនៃបំណុល ភតិសន្យា	ដ	(១១៤.២៦៣)	៧៣.១៣៩	(៤១.១២៤)	(១៦៧.០៨៧)
ការទូទាត់ប្រាក់កម្ចី		(១.០៣៤.៩៨៧)	-	(១.០៣៤.៩៨៧)	(៤.២០៥.១៥២)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពហិរញ្ញប្បទាន		(១.៥៦៣.២៤៥)	-	(១.៥៦៣.២៤៥)	(៦.៣៥១.៤៦៤)
ការចេញចុះសុទ្ធនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូល		(២.២៦១.០៦១)	(៩៩៩.៥០៦)	(៣.២៦០.៥៦៧)	(១៣.២៤៧.៦៨៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ		៦៦១៤.៧០០	២.០៣២.១១៤	៨.៦៤៦.៨១៤	៣៥.២២៧.១២០
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	(១៦៥.១៣៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	ដ	៤.៣៥៣.៦៣៩	១.០៣២.៦០៨	៥.៣៨៦.២៤៧	២១.៨១៤.៣០១

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២			
		ដែលបាន រាយការណ៍	និយ័តកម្ម	បានរាយការណ៍ឡើងវិញ	
ចំណុច		កន្លងទៅ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន					
ប្រាក់ចំណេញរក្សាទុក	ញ	៣.៣៦១.២៧៨	២៩៩.៤៧២	៣.៦៦០.៧៥០	១៤.៧០៥.៨៣៣

កំណត់សម្គាល់ផែស្វ័យភ័ស្តុតាង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

៣៣. បំណុលយថាហេតុ

មកទល់នឹងការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមហ៊ុនកំពុងមានវិវាទជាមួយ Saab Technologies Bv ទាក់ទងនឹងវិក្កយបត្រដែលមានទឹកប្រាក់សរុបចំនួន ៧១៧.៩៨១ ដុល្លារអាមេរិក ទាក់ទងនឹងការផ្តល់សេវាកម្ម ក្រោមកិច្ចសន្យាគាំទ្រ និងថែទាំ (កិច្ចសន្យាលេខ CP២០១២០២២៤) លើប្រព័ន្ធប្រតិបត្តិការចំណតផ្សេង (TOS) ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២។ ក្រុមហ៊ុនបានរកឃើញថា មានកាតព្វកិច្ចអនុវត្តមួយចំនួនដូចបានចែងនៅក្នុងកិច្ចសន្យាដែលនៅមិនទាន់បានបំពេញគ្រប់លក្ខខណ្ឌនៅឡើយ។ ភាពមិនគ្រប់លក្ខខណ្ឌទាំងអស់នោះរួមមានភាពមិនដំណើរការនៃប្រព័ន្ធទំនិញ ក្នុងការកត់ត្រាសេវា រ៉េ និងរៀបចំទំនិញ ការកត់ត្រាសេវាកម្មយោង ការកត់ត្រាសេវាកម្មថ្លឹងទម្ងន់ និងភាពមិនប្រក្រតីផ្សេងៗទៀតលើប្រព័ន្ធ។ លើសពីនេះ មុខងារនៃប្រព័ន្ធផលិតវិក្កយបត្រលើសេវាកម្មដូចជា ថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ និងថ្លៃឈ្នួលរ៉េ និងរៀបចំទំនិញ គឺនៅមានកម្រិតនៅឡើយ។ ជាងនេះទៅទៀត ប្រព័ន្ធ Electronic Data Interchange ("EDI") សម្រាប់ទំនាក់ទំនងរវាង កាប៉ាល់ដឹកជញ្ជូន ជាមួយអតិថិជន និងមុខងារការត្រួតពិនិត្យមើលទីលានដាក់កុងតឺន័រ គឺនៅមិនទាន់បានបំពេញចប់សព្វគ្រប់ទៅតាមប្លង់មេនៅឡើយទេ។ អ្នកគ្រប់គ្រង កំពុងធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយវិវាទនេះ និងកំណត់យកសកម្មភាពសមស្របមួយមកអនុវត្ត ហើយអ្នកគ្រប់គ្រងជឿជាក់ថា ទឹកប្រាក់ដែលបានចេញវិក្កយបត្រមិនសមមូល និងមិនស្តែងចេញពីកម្រិតជាក់ស្តែងដែលអ្នកផ្គត់ផ្គង់បានបំពេញកាតព្វកិច្ច គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះឡើយ។

៣៤. ឧបករណ៍ហិរញ្ញវត្ថុ – តម្លៃសមស្រប

ក្រុមហ៊ុនពុំបានធ្វើលាតត្រដាងអំពី ព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ព្រោះតម្លៃយោងមានតម្លៃប្រហាក់ប្រហែលយ៉ាងសមហេតុផលទៅនឹងតម្លៃសមស្រប។



ចំណតផែនការបញ្ចប់ដំណាច់ ឆ្នេរមិន UM២

Sub-Feeder Multipurpose Terminal Tonle Bet-UM2

ភូមិឆ្នេរមិន យ៉ុងឆ្នេរមិន ស្រុកក្បាលយ៉ុង ខេត្តក្បាលយ៉ុង

Tonle Bet Village, Tonle Bet Commune, Tboung Khmum District, Tboung Khmum Province

ចំណតផែនការបញ្ចប់ដំណាច់ UM១

Sub-Feeder Multipurpose Terminal UM1

ផ្លូវជាតិលេខ ៦A, ភូមិកណ្តាល យ៉ុងព្រែកអញ្ញាញ ស្រុកមុខកំពូល ខេត្តកណ្តាល

National Road No. 6A, Kandal Village, Prek Anhchanh Commune, Mok Kampul District, Kandal Province

ចំណតផែនការបញ្ចប់ដំណាច់ TS៣

Multipurpose Terminal TS3

#៦៤៩ ផ្លូវវិថីព្រះសីហនុភី សង្កាត់ស្រះមក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

#649, Preah Sisowath Street, Sras Chork Commune, Daun Penh District, Phnom Penh

ចំណតផែនការដំណើរ និងទេសចរ TS១

Passenger and Tourist Terminal TS1

ផ្លូវវិថីព្រះសីហនុភី សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

Preah Sisowath Street, Wat Phnom Commune, Daun Penh District, Phnom Penh

ចំណតផែនការបញ្ចប់ដំណាច់ TS១១

Sub-Feeder Multipurpose Terminal TS11

ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

National Road 5, Spean Khpos Village, Kilometer 6 Commune, Reusseykeo District, Phnom Penh

ចំណតផែនការកុងតឺន័រ LM១៧ និងទីលានស្តុកទុកកុងតឺន័រ

Container Terminal LM17 /ICD-LM១៧/ and Inland Container Depot ICD-LM17

ភូមិកណ្តាលលើ យ៉ុងឆ្នេរយ៉ាងក ស្រុកភ្នំពេញ ខេត្តកណ្តាល

Kandal Leu Village, Bantey Dek Commune, Kien Svay District, Kandal Province

ចំណតផែនការបញ្ចប់ដំណាច់ LM២៦

Sub-Feeder Multipurpose Terminal LM២៦

ភូមិកោះរកា យ៉ុងកោះរកា ស្រុកពរម្រះ ខេត្តព្រៃវែង

Koh Roka Village, Koh Roka Commune, Peam Chor District, Prey Veng Province

ទំនាក់ទំនង/ Contact

Email ppapmpwt@online.com.kh

Tel/Fax +855 23 427 802

Website www.ppap.com.kh

Headquarter's Address #649, Preah Sisowath Street, Sras Chork Commune, Daun Penh District, Phnom Penh



KINGDOM OF CAMBODIA
NATION RELIGION KING



Phnom Penh Autonomous Port

The 1st Quarter Report of 2023

Listed Company

1st Quarterly Report of 2023
(End 31/3/2023)
Phnom Penh Autonomous Port

1. Financial Highlight, Graph of Financial Information and Stock Ownership



1.1. Financial Highlight

Description		31 March 2023	31 December 2022	01 January 2022
Financial Position (KHR'000)				
Total assets		995,312,396	1,014,658,469	899,130,220
Total liabilities		233,039,410	243,857,613	193,202,438
Total equity		762,272,986	770,800,856	705,927,782
Profit/(Loss) (KHR'000)		Q1 2023	Q1 2022	Q1 2021
Total revenues		30,761,321	36,295,510	29,083,676
Profit/(Loss) before tax		9,814,606	18,873,613	15,886,404
Profit/(Loss) after tax		7,955,373	14,389,442	13,970,426
Total comprehensive income		(3,863,905)	10,198,829	13,968,763
Financial Ratios		Q1 2023	31 December 2022	01 January 2022
Solvency ratio (%)		5.34	31.28	34.30
Liquidity ratio	Current ratio (times)	1.18	1.74	1.88
	Quick ratio (times)	1.09	1.66	1.83
		Q1 2023	Q1 2022	Q1 2021
Profitability ratio	Return on assets (%)	0.80	1.60	1.63
	Return on equity (%)	1.04	2.02	2.11
	Gross profit margin (%)	54.73	67.70	68.67
	Profit margin(%)	25.86	39.65	48.03
	Earning per share (Riel)	384.61	695.67	675.33
Interest coverage ratio (times)		13.38	24.06	19.69


Note: The comparative information has been restated by the independent auditor as below:

- For the period ended 31 December 2022 and as at 31 December 2021 to 01 January 2022
- For the quarter 1, 2023 and quarter 1, 2022 (as of 31 March)


1.2. Graph of Financial Information Highlight (As of 31 March 2023)




Types of Revenue Distribution Compared to Total Revenues




Net Profit for Q1 2023 (KHR'000)



**Compound Annual Growth Rate (CAGR) of Total Revenue
and Net Profit for 5 years from 2018 to 2022
(KHR'000)**




**Net Profit from 2017 to 2021 and Planning 2022
(KHR'000)**




1.3. Stock Ownership (As of 31 December 2022)

Shareholders	Number of Share	Share in Percentage
Class C		
1. Government represented by MEF	93,769,120	100%
Class B		
1. Government represented by MEF	16,547,492	80%
Class A		
1. ESOP	235,536	1,14%
2. Public investors	3,901,337	18,86%
Total Shares of Class A	4,136,873	20%

* Total shares of Class A and B 20,684,365.



Average of Trading Price (Riel) and Average of Trading Volume (Share) of Class A Share



2. Board of Directors



H.E HEI Bavy
Chairman of BOD
And CEO



H.E. Suon Rachana
Member (Rep. of Ministry of
Public Works & Transport)



H.E. Ken Sambath
Member (Rep. of Ministry of
Economy & Finance)



H.E. Penn Sovicheat
Member (Rep. of Ministry of
Commerce)



Mr. Gui Anvanith
Member (Independent
Director)



Mrs. POK Pheakdey
Member (Non-Executive
Director, Rep. of Private
Shareholders)



Mr. KONG Sothea
Member (Rep. of PPAP
Employees)

3. Message from Chairman

For the first quarter of 2023, total revenue is KHR 30,761,321,000 (USD 7,532,155) achieved 17.63% of planning 2023 and compared to the first quarter of 2022 decreased by KHR 5,534,189,000 (USD 1,401,025) or -15.25%. However, net profit in the first quarter of 2023 is KHR 7,945,373,000 (USD 1,947,937) reached 11.92% of planning 2023 and compared to the first quarter of 2022 decreased by KHR 6,434,069,000 (USD 1,593,644) or -44.71%.

Apart from this, basic earnings per share in the first quarter of 2023 is 384,61 Riels (USD 0.09).

The above achievement is because PPAP has paid attention in providing the service of port operation with transparency and efficiency in responding confidently to the needs of customers. In fact, PPAP has utilized all the mechanisms by strengthening the service quality, expanding storage capacity, infrastructure development, work of Topo Hydrographic, and installing the new machineries and facilities.

A. The Direction of main work implementation of PPAP

- Continue to implement the action plans as planned.
- Ensure the quality, price, transparency, efficiency and prompt delivery of services to customers
- Expand widely the existing businesses and services and create more services related to the port and logistics sectors
- Strengthen the capacity development of institutions and staffs to respond to the organizational development in line with globalization and efficient delivery of services
- Strengthen the cooperation of the strategic partnership with the domestic ports and other ports in the world
- Work hard and continue to focus on the modernization of the port operations in accordance with standards and technology
- Increase the competitive advantages to be honest with domestic and oversea ports
- Bring port service to get closer to consumers.
- Participate in the social activities and the local community.

B. The Work Implementation of Board of Directors

For the 1st Quarter of 2023, the Board of Directors attended 2 meetings and achieved the following results:

i. The 3rd meeting of the 8th mandate on January 27th, 2023

- Reviewed and approved on result of business/services and finance (unsudited) performance of 2022
- Reviewed and revised the wording and content of the agreement on investment cooperation on the development of Sub Feeder Multi-purposes Terminal UM1 between PPAP and PTLIS Cooperation Co., Ltd. before requesting approval from both guardian ministries
- Reviewed and allowed PPAP to request the Royal Government through the two Guardian Ministries for the principal to establish 7 terminals as mentioned

- Reviewed and allowed PPAP to study the plan to lease the land for the development project of Sub Feeder Multi-purpose Terminal at Kampong Leng district, Kampong Chhnang province, and request approval from the Board of Directors
- Acknowledged the audit report on compliance with laws and regulations of PPAP for the period 2021 by the National Audit Authority
- Reviewed and approved for PPAP to set the retirement age of employees at 60 years old
- Reviewed and supported the request to both guardians ministry to request to the Royal Government to appoint H.E Hei Bavy, Delegate of Royal Government of Cambodia in charge as Chairman and CEO of PPAP to be the Deputy Prime Minister in addition to the current position.

ii. The 4th meeting of the 8th mandate on March 31st, 2023

- Reviewed and approved on PPAP's financial statement of 2022
- Reviewed and approved on the incentive distribution to PPAP's employees and the profit to other fund for 2022
- Reviewed and approved on the plan of dividend distribution to shareholders (Class A and Class B) for 2022
- Reviewed and approved on the plan of remuneration package of the Board of Directors for 2023 and remuneration principle.
- Reviewed and approved on the organization of PPPA's 8th General Shareholder Meeting
- Reviewed and approved in principle for PPAP to participate in the bidding on the management of Kampot International Port and Chong Kneas Port, Siem Reap Province
- Acknowledged the report on the reserve of 3 land sites in Phnom Penh to build the national and international tourist port of PPAP
- Reviewed and discussed on the request to waive 50% of the ICD container land fee for 2 years from 2021 to 2022
- Reviewed and allow PPAP to Co-invested with Port Stevedoring Company Limited to equip 2 more crane at LM17 container terminal
- Acknowledged the report of the Memorandum of Understanding (MOU) between PPAP and the Busan Port Authority on the cooperation in domestic port operations, logistics and transportation.

B. Setting the Goal for 2023

The future version of PPAP will be set the goal for the following implementation:

- Strengthen the human resource development
- Enhance the establishment of logistics center, modern warehouse and cold warehouse
- Enhance the establishment of supporting areas for port
- Enhance the establishment of barge operators to other hub ports beside Cai Mep
- Enhance the import of second hand cargoes through PPAP

- Continue to focus on the installation of the modern facilities to strengthen the capacity of handling equipment at Container Terminal LM17
- Improve the capacity of handling of the bulk cargoes and establish the terminal for the bulk cargoes
- Modernize and expand the Passenger and Tourist Terminal (TS3 and TS1)
- Enhance the establishment of multi-purposed terminal along the rivers
- Strengthen the capacity of handling of agricultural products along the terminals of the provinces located in upper Mekong River
- Maintain the navigation and dredge the Sdao Canal to facilitate the transportation of cargoes between the northeastern provinces and Phnom Penh via Mekong River and the Cambodia-Vietnam border
- Continue to promote the service of inland transportation of container between Container Terminal LM17 of PPAP and the customers' factories/ warehouses or vice-versa
- Continue to promote package services for cold fruit export via Container Terminal LM17 of PPAP.

PPAP do believes and strongly stands to implement the daily work and the operation along the other terminals to be transparency and effective in order to improve confidence and attractiveness of port services with the modernization and standardization to the customers.

PPAP would like to express sincere thanks to the two supervised ministries, Ministry of Public Works and Transport and Ministry of Economics and Finance, as well as Securities and Exchange Regulator of Cambodia and the shareholders who provide the trust and strong support to PPAP.

Phnom Penh, 23rd June 2023
For Chairman of BOD

H.E. Suon Rachana

Contents

Financial Highlight	
1-Financial Highlight, Graph of Financial Information and Stock Ownership	ii
2-Board of Directors	viii
3-Message from the Chairman and CEO	ix
Part1: General Information of the Listed Entity	1
A-Identity of PPAP	2
B- Nature of Business	2
C- Quarter's Key Events	10
PART2: Information on Business Operation Performance	11
A- Business Operation	12
B- Revenue Structure	18
PART3: Financial Statements Reviewed by the External Auditor	19
PART4: Management's Discussion and Analysis	21
A-Overview of Operations	22
B-Significant Factors Affecting Profit	31
C. Material Changes in Sales and Revenue	33
D. Impact of Foreign Exchange, Interest Rates and Commodity Prices	33
E. Impact of Inflation	34
F. Economic / Fiscal / Monetary Policy of Royal Government	34
PART5: Other Necessary Information for Investor Protection	35
Signature of Directors of the Listed entity	37
Appendix I: Condensed Interim Financial Statements for the three-month period ended 31 March 2023	38

PART 1

GENERAL INFORMATION OF PPAP

A. Identity of PPAP

Name of the listed entity in Khmer : កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.)

In Latin : PHNOM PENH AUTONOMOUS PORT (PPAP)

■ **Standard Code** : KH1000040001

■ **Address** : #649, Preah Sisowath Street, Sangkat Sras Chork, Khan Daun Penh, Phnom Penh

■ **Phone Number** : +855 (0)23 427 802 **Fax** : +855 (0)23 427 802

■ **Website** : www.ppap.com.kh **Email** : ppapmpwt@online.com.kh

■ **Company registration number**: CO.7175 Et/2004

Date: November 23rd, 2004

■ **License number**: 0014 ពណ.ថវព **Issued by**: Ministry of Commerce

Date : January 5th, 2015

■ **Disclosure Document registration number issued by SECC**: 074/15/SECC

■ **Representative of the listed entity**: H.E HEI Bavy

B. Nature of Business

Phnom Penh Autonomous Port (PPAP) is one of the two international ports in Cambodia. Functioning as Port Operator and Port Authority, PPAP is now providing varieties of main port services and other relevant services.

1. Operation as Port Operator

As a port operator, PPAP provides main services such as :

- stevedoring, storage, stuffing/unstuffing, loading/unloading, and transporting the containerized cargoes for the export and import
- services of pilotage, tug assistance, mooring/ unmooring
- berthing within Passenger and Tourist Terminal (TS1)

2. Operation as Port Authority

As the port authority, PPAP has the roles to :

- maintain navigation channels, installation of aids to navigation such as buoys and landmarks and protection of environment within its commercial zone.
- ensure the enforcement of rules and regulations related to port and water transport.

3. Other Services

Within the main services on Port Operation and Port Authority, PPAP also provides other services / businesses that can generate additional revenue such as :

- Dredging service : PPAP has 2 dredging machines for providing the sand from dredging to customers.
- Sand management service: According to Prakas No 001 and 002 dated on the 10th of April, 2015, of Ministry of Mines and Energy, PPAP may use the sand from dredging for commercial purposes.
- Surveying and installing bouy: PPAP has the services of surveying and installing bouy according to customer needs.
- Container maintenance and repair service: PPAP has the service of container maintenance and repair according to customer needs.
- Besides the main services, PPAP also receives the additional incomes from the use of asset such as the rental of building, land and other assets.

4. Port Commercial Zone

According to Sub-Decree No. 01 ANK. BK. the of 5th January, 2009, PPAP's Commercial Zone is 166 kilometers long, stretching from Chaktumuk river : Mekong luer river 100km, Mekong krom river 60km, and Tonle Sap river 6km. As an authority within the zone, PPAP oversees the private terminals including petroleum/gas terminals and other general cargo terminals. PPAP also manage and operate our 6 main terminals such as :

4.1. Container Terminal LM17

In 2021, PPAP has completed the development of port infrastructure at container terminal LM17 for Step III, phase I; meanwhile in order to support the operation of the above achievement, PPAP is continuing to develop a new quay to install two additional FCCs, and set up an electricity connection. The overall phase III development will expand its container capacity of 200,000 TEUs more per year. Therefore, The container yard capacity at LM17 will reach 500,000 TEUs per year after the completion of the above project. Currently, PPAP is operating at this terminal as the main terminal for container cargo. The Container Terminal LM17 exists a quay with a length of 300m and a width of 22m and installs 4 traveling cargo cranes, 2 Fixed Cargo Crane, 12 RTG cranes, 5 Reach Stakers, 4 Sky Stackers, and 64 Trucks.

Address	Kandal Leu Village, Banteay Deak Commune, Kean Svay District, Kandal Province
Terminal location	Located at the right bank of the Mekong River and 25km downstream from the intersection of the Chaktumuk River (11°28'23.6"N and 105°08'49.8"E)
Total land size	382,209.25 m²
Registered land size	377,869 m²
Size of the processing land title	4,340.25 m²
Berth	7 (5,000 DWT)

Anchorage	Between 8.0m and 17.0m in depth, anchorage is available at 11°28'28.14"N and 105°9'2.32"E (mud and sand bottom, strong current during the rainy season).
Tidal effect	Ranges from +0.2m to +0.45m between February and April (as of December 2015)
Permitted draft	Varies from the minimum level of 4.5m in March to the maximum level of 5.5m in September (draft for vessels proceeding to LM17 depends on them being able to cross the bar at Cua Tieu)
Hours of Operation	7days/24hrs
Handling equipment	Traveling Cargo Crane, Fixed Cargo Crane, Tyred Gantry, Folk-Lift, Reach Stacker Cont-stacker, Sky Stacker & Empty Reach Stacker, Truck and Terminal Tractor.

Note: * The difference between registered land size and actual land size is because part of the land adjacent to the street and river bank cannot receive the ownership.

4.2. Multipurpose Terminal (TS3)

Multipurpose Terminal (TS3) was PPAP's main port for general container cargoes and for tourism. Due to TS3 Terminal's limited capacity to accommodate the continual growth of container traffic, PPAP has invested in developing a new container terminal (LM17). Since the completion of LM17, TS3 has been converted into a multipurpose terminal. While it mainly handles general cargoes, it also serves as a passenger terminal. Currently, PPAP has been preparing to transform this port into an international passenger and tourist port, with the construction of a waiting hall and a tourist station (Tourist Hall), which is scheduled to be completed in April 2023.

Address	#649, Preah Sisowath Street, Sangkat Sras Chork, Khan Daun Penh, Phnom Penh
Terminal location	Located at the right bank of Tonle Sap, 3.2km from the intersection of the Chaktomuk River (11°34'59.68"N and 104°55'17.41"E)
Register land size*	85,845 m ²
Berth	3 (5,000 DWT)
Anchorage	Between 5m and 15m in depth, anchorage is available at 11°33'46.98"N and 104°56'34.57"E, in front of the terminal in the Tonle Sap River and also in the Chaktomuk quarter area (mud and sand bottom, strong current during the rainy season).
Tidal effect	Ranges from +0.1m to +0.35m between February and April (as of December 2015)
Permitted drafts	Varies from the minimum level of 4.5m in March to the maximum level of 5.5m in September (draft for a vessel proceeding to TS3 depends on being able to cross the bar at Cua Tieu)
Hours of Operation	7days/24hrs

Handling equipment	Fork-Lift
---------------------------	-----------

4.3. Sub-feeder Multipurpose Terminal UM2

In order to improve stevedoring operation of Subfeeder Multipurpose Terminal UM2 to be more effective, productive and attracting customers to use Subfeeder Multipurpose Terminal UM2, this Terminal must improve and develop more due to it is located next to Kompongcham and Tboung Kmom boarder which have the connection between the northern and northeast side province of Cambodia that is the necessary areas of agriculture and agro-insdustry from the south downtown to Vietnam country. Subfeeder Multipurpose Terminal UM2 play an important role in order to gathering the inland waterway transportation and cargo trading. Curently, PPAP completed the construction of a 12-meters by 46.9-meters wharf and is continuing to develop the Phase 1 of infrastructure and plans to implement the Phase 2 in 2023.

Address	Doun Mau Leu Village, Tonle Bet commune, Thbong Khmom district, Thbong Khmom province
Terminal location	Located at the left bank of the Mekong River and 103km upstream from the intersection of the Chaktomuk River (11°57'47.73"N and 105°28'33.13"E)
Total land size	161,700 m ²
Registered land size	160,725 m ²
Size of the processing land title	975 m ²
Berth	1 (pontoon; 6m x 28m) 1 (5,000 DWT)
Anchorage	Between 6m to 20m in depth, anchorage is available at 11°58'43.41"N and 105°28'9.58"E (mud and sand bottom, strong current during the rainy season).
Tidal effect	No effect
Permitted drafts	Varies from the minimum level of 4.5m in March to the maximum level of 5.5m in September (draft for a vessel proceeding to UM2 depends on being able to cross the bar at Cua Tieu)
Channel depth	Draft of 4.5m during the dry season; subject to regular maintenance from the intersection of the Chaktomuk River to Kampong Cham via the Sdao Channel (3.5km long and 60m wide)
Hours of Operation	7days/24hrs
Handling equipment	Mobile crane, Pontoon.

Note: * The difference between registered land size and actual land size is because part of the land adjacent to the street and river bank cannot receive the ownership.

4.4. Passenger & Tourist Terminal (TS1)

TS1 is the main passenger terminal for PPAP. From TS1, people can travel to many domestic ports in other provinces as well as Vietnam. . In the 1st Quarter of 2023, the total of 58,318 passengers transited at TS1. The figure includes all passenger travels from Phnom Penh to domestic ports, Phnom Penh to Vietnam, and tours of the Mekong River near Phnom Penh.

Address	Preah Sisowath (Street 1), Sangkat Daun Penh, Khan Daun Penh, Phnom Penh
Terminal location	Located at the right bank of Tonle Sap and approximately 2km from conjunction of the Chaktomuk quarter (11°34'32.45"N and 104°55'36.88"E)
Registered land size*	6,637 m ²
Berth	3 units of floating pontoon
Anchorage	Between 5m and 15m in depth, anchorage is available at 11°33'46.98"N and 104°56'34.57"E, in front of the terminal in the Tonle Sap River and also in the Chaktomuk quarter area (mud and sand bottom, strong current during the rainy season).
Tidal effect	Ranges from +0.1m to 0.35m between February and April (as of December 2014)
Permitted drafts	Varies from the minimum level of 4.5m in March to the maximum level of 5.5m in September (draft for a vessel proceeding to TS3 depends on being able to cross the bar at Cua Tieu)
Hours of Operation	7days/24hrs
Facilities	3 pontoons connecting them to the shore.

4.5. Sub-feeder Multipurpose Terminal TS11

Sub-feeder multipurpose terminal TS11 is located along the NR5, in Kilometer 6 commune, Russey Keo District, Phnom Penh, which is about 6.6 kilometers long or a 20mn drive from the city center Wat Phnom. It is the strategic area to distribute and collect goods between manufacturers and consumers because it is located nearby the downtown of Phnom Penh city. The development of this terminal will reduce the traffic jam in Phnom Penh City. Anyway, The multipurpose terminal TS3 can not be fully operated as it is located in the city center, which is restricted the container trucks to enter the city during the daytime. Therefore, in order to promote water transport as well as Door to Door Service, the development of Sub-feeder Multipurpose Terminal TS11 is very important and necessary to connect goods between other provinces and Phnom Penh to have a choice. And lower shipping costs.

Address	Located along the NR5, Kilometer 6 commune, Russey Keo District, Phnom Penh.
Terminal location	Located along Tonle Sap river and approximately 3km from conjunction of the Chaktomuk quarter (11°37'34.6"N and 104°54'29.4"E)
Land size	12,533 m2
Berth	1 (5,000 DWT)
Anchorage	The anchorage is available at two location: -First Location is available at 11°34'26.6"N and 104°55'50.4"E -Second location is available at 11°33'39.9"N and 104°56'50.7"E Located at the conjunction of Chatomuk quarter because the riverbed of TS11 is narrow that is difficult for anchorage.
Tidal effect	No effect
Permitted drafts	Varies from the minimum level of 4.5m in March to the maximum level of 5.5m in September (draft for a vessel proceeding to TS11 depends on being able to cross the bar at Cua Tieu)
Hours of Operation	7days/24hrs
Handling equipment	Mobile crane, Fixed Cargo Crane, Constacker, Fork-Lift, Truck & Terminal Tractor

4.6. Sub-feeder Multipurpose Terminal LM26

Sub-feeder multi-purpose terminal LM26 is located in Koh Roka commune, Peam Chor District, Prey Veng Province, in the southern part of Cambodia and it is about 3 kilometers away from Vietnam Border, Dong Thap province. It is a potential terminal for Cambodian people to export agricultural products to Vietnam and import raw material and construction materials. Moreover, this terminal will create more opportunities to boost and connect the tourism sector between the two countries.

Currently, the port has expanded the sand-laying infrastructure, filling the conveyor yard and designing other port infrastructure to meet the needs of the two countries' inflows and outflows and connecting waterways for work. Export to the global market more efficiently, as well as contribute to reducing logistics costs and impact on land use. At present, the construction of Koh Roka Multi-Purpose Port has been completed, which is planned to be used for the loading and unloading operation of gradually until the next stage of container loading. PPAP Equipped with 10 Conveyors to facilitate the flow of operations in the export of agricultural products that have been implemented to be put into use in 2022.

Address	Koh Roka commune, Peam Chor District, Prey Veng Province.
Terminal location	Located at eastern bank of the Lower Mekong river and approximately 103km from conjunction of the Chaktomuk quarter (10°55'40.5"N and 105°11'30.6"E)
Total land size	200,042 m ²
Registered land size	150,262 m ²
Size of the processing land title	49,780 m ²
Anchorage	The anchorage is available at two locations: -First Location is available at 10°56'01.9"N and 105°11'17.6"E -Second location is available at 10°55'10.1"N and 105°11'24.4"E
Hours of Operation	7days/24hrs
Facilities	Mobile crane , Floating crane and Conveyer

4.7. Terminal which are planned to develop at the future

4.7.1 Sub-feeder Multipurpose Terminal UM1

Sub-feeder Multipurpose Terminal UM1 covers an area of 3.8 Hectares, which is a strategic location in Prek Anchanh Commune, Muk Kampoul District, Kandal Province. This multi-purpose terminal is planned to be set up to boost water transport, boosting the growth of goods passing through the PRC. Reduce transportation and logistics costs, find additional sources of revenue, establish a collection and distribution point for goods through water and land transport links, increase the competitiveness of PWR. Reduce port and inland waterway transport services to consumers, facilitate better trade, promote national economic growth and attract investment, facilitate and reduce the use of roads, bridges and create Additional job opportunities for Cambodians. Therefore, Sub-feeder Multipurpose Terminal UM1 has played an important role as a gathering place for water transport activities and a place for exchanging local and foreign goods. Considering the potential and potential of this port development site, therefore, It is planned to develop Sub-feeder Multipurpose Terminal UM1 for the Phase 1 in 2023.

Address	Prek Anchanh Commune, Muk Kampoul District, Kandal Province.
Total land size	38,362m ²
Tidal effect	From 0.2 m to 0.4 m
Channel depth	4.5 meters
Hours of Operation	7days/24hrs
Facilities	Mobile crane , Floating crane

4.7.2 Sub-feeder Multipurpose Chhlong (Kratie)

Address	Prek Ta Am Village, Bos Leav Commune, Chit Borey District, Kratie Province.
Total land size	500,000 square meters
Hours of Operation	7days/24hrs

4.7.3 Sub-feeder Multipurpose Boeung Ket (Kampong Cham)

Address	Boeung Ket Krom Village, Prek Kak Commune, Stung Trang District, Kampong Cham Province.
Total land size	200,000 square meters
Hours of Operation	7days/24hrs

4.7.4 Sub-feeder Multipurpose Phnom Krom (Siem Reap)

Address	Village 5, Sangkat Chong Kneas, Siem Reap City, Siem Reap Province.
Total land size	100,000 square meters
Hours of Operation	7days/24hrs

4.7.5 Sub-feeder Multipurpose Kampong Chhnang

Address	Kandal Village, Sangkat Kampong Chhnang, Kampong Chhnang City, Kampong Chhnang Province.
Total land size	3,150,000 square meters
Tidal effect	from 0.10 m to 0.3 m
Channel depth	4.50 m
Hours of Operation	7days/24hrs

4.7.6 Sub-feeder Multipurpose Kampong Chhnang-Kampong Thom

Address	Kampong Boeng Village, Kampong Hao Commune, Kampong Leng District, Kampong Chhnang Province.
Total land size	250,000 square meters
Tidal effect	from 0.10 m to 0.3 m
Channel depth	4.50 m
Hours of Operation	7days/24hrs

4.7.7 Sub-feeder Multipurpose Prek Kdam

Address	Peam Chumnic Village, Kampong Luong Commune, Ponhea Leu District, Kandal Province.
Total land size	400,000 square meters
Tidal effect	from 0.10 m to 0.3 m
Channel depth	4.50 m
Hours of Operation	7days/24hrs

4.7.8 Sub-feeder Multipurpose Sovannaphum LM25

Address	Samrong Kear Village, Samrong Thom Commune, Kien Svay District, Kandal Province.
Total land size	156,000 square meters
Tidal effect	from 0.10 m to 0.4 m
Channel depth	4.50 m
Hours of Operation	7days/24hrs

4.7.9 Sub-feeder Multipurpose kdar Bontear LM5

Address	Khsum Village, Banteay Dek Commune, Kien Svay District, Kandal Province.
Total land size	85 438 square meters
Tidal effect	from 0.10 m to 0.4 m
Channel depth	4.50 m
Hours of Operation	7days/24hrs

C. Quarter's Key Events

As of 1st Quarter of 2023, there has no any quarter's key events.

Part 2

Information on Bussiness Operation Performance

A. The results of the business operations, including partial business information for the first quarter of 2023

1. Catalog of Passenger Goods


(Source from the Report of Department of Planning/Marketing of PPAP)

No.	Description	Unit	Planning 2023	Q1			Compare (%)	Up/Down (%)	
				2023	2022	2021			
<i>n</i>	<i>e</i>	<i>n</i>	1	2	3	4	5=(2/1)	6=(2/3)-100%	7=(3/4)-100%
I	<u>Container, General, Oil Cargoes</u>	Ton	<u>4,598,035</u>	<u>955,628</u>	<u>1,027,530</u>	<u>1,043,312</u>	20.78%	-7.00%	-1.51%
	A- Container Throughput	-	<u>2,711,944</u>	<u>507,019</u>	<u>538,794</u>	<u>490,441</u>	18.70%	-5.90%	+9.86%
	- Imported Container Cargo	-	1,369,082	235,666	246,632	280,732			
	- Exported Container Cargo	-	1,342,862	271,353	292,162	209,709			
	B - Mobile General Cargo Handling	-	<u>919,351</u>	<u>229,284</u>	<u>227,683</u>	<u>269,385</u>	24.94%	+0.70%	-15.48%
	- Inside Port	-	73,548	32,583	25,222	16,479			
	- Inside Port	-	845,803	196,701	202,461	252,906			
	C - Imported Oil & Gas	-	<u>966,739</u>	<u>219,325</u>	<u>261,054</u>	<u>283,486</u>	22.69%	-15.98%	-7.91%
	<u>Container Throughput (TEUs)</u>	TEU	<u>470,000</u>	<u>77,341</u>	<u>102,720</u>	<u>78,111</u>	16.46%	-24.71%	+31.51%
	- Laden Cargo	-	338,400	52,621	66,835	59,334			
	- Empty Cargo	-	131,600	24,720	35,885	18,777			
II	<u>Cargo Handling</u>	Ton	<u>3,631,296</u>	<u>736,303</u>	<u>766,477</u>	<u>759,826</u>	20.28%	-3.94%	+0.88%
	- General Cargo	-	919,351	229,284	227,683	269,385			
	- Container Throughput (Ton)	-	2,711,944	507,019	538,794	490,441			

III	<u>Number of Cargo Vessel</u>	<u>Unit</u>	<u>3,360</u>	<u>1,335</u>	<u>1,326</u>	<u>610</u>	39.73%	+0.68%	+117.38%
	- Foreign Vessels and Barge	-	1,166	1,203	1,166	445			
	- Cambodian Vessels and Barge	-	1,715	-	-	-			
	- Oil Vessels and Tanker	-	480	132	160	165			
IV	<u>Number of Local Passenger Boat (In-Out)</u>	<u>Unit</u>	<u>16,078</u>	<u>2,608</u>	<u>2,812</u>	<u>432</u>	16.22%	-7.25%	+550.93%
	- PhnomPenh-SeimReap-PhnomPenh	-	-	-	-	-			
	- Vessels in Town	-	16,078	2,608	2,812	432			
V	<u>Number of Local Passenger (In-Out)</u>	<u>Passenger</u>	<u>121,000</u>	<u>43,960</u>	<u>15,789</u>	<u>5,585</u>	36.33%	+178.42%	+182.70%
	- PhnomPenh-SeimReap-PhnomPenh	-	-	-	-	-			
	- Vessels in Town	-	121,000	43,960	15,789	5,585			
VI	<u>Number of Foreign Passenger and Tourist Boat (In-Out)</u>	<u>Voyage</u>	<u>525</u>	<u>566</u>	<u>-</u>	<u>-</u>	107.81%	+566.00%	0.00%
	- PhnomPenh-ChovDok-PhnomPenh	-	451	370	-	-			
	- Cruise Boat	-	74	196	-	-	264.86%	+196.00%	0.00%
VII	<u>Number of Foreign Passenger and Tourist (In-Out)</u>	<u>Person</u>	<u>6,225</u>	<u>14,358</u>	<u>-</u>	<u>-</u>	230.65%	+14358.00%	0.00%
	- PhnomPenh-ChovDok-PhnomPenh	-	3,600	6,427	-	-			
	- Tourist on Cruise Boat	-	2,625	7,931	-	-	302.13%	+7931.00%	0.00%

- Cargo-fuel and gas throughput in Q1 2023: 955,628 Tons, decreased by 7.00% compared to Q1 2022 (1,027,530 Tons). For Q1 2023, PPAP has accomplished 20.78% compared to planning 2023 (4,598,035 Tons)
- Cargo vessels throughput in Q1 2023: 1,335 Units, increased by 0.68% compared to Q1 2022 (1,326 Units). For Q1 2023, PPAP has accomplished 39.73% compared to planning 2023 (3,360 Units)
- International passengers and tourist cruises throughput via Cambodia-Vietnam in Q1 2023: 566 Voyages, increased by 566.00% compared to Q1 2022 (0 Voyages). For Q1 2023, PPAP has accomplished 107.81% compared to planning 2023 (525 Units)
- Containers throughput in Q1 2023: 77,341 TEUs, decreased by 24.71% compared to Q1 2022 (102,720 TEUs). For Q1 2023, PPAP has accomplished 16.46% compared to planning 2023 (470,000 TEUs)
- The number of international passengers and tourists throughput via Cambodia-Vietnam in Q1 2023: 14,358 Passengers, increased by 14358.00% compared to Q1 2022 (0 Passengers). For Q1 2023, PPAP has accomplished 230.65% compared to planning 2023 (6,225 Passengers).

■ Graphs on performance comparisons of the first quarter of 2023 - 2022 - 2021 and 2023 planning



2. The implementation of Hydrographic work and the construction of port infrastructure and machinery installation

❖ **Sand Dredging Management**

- Maintenance and Restoration of Sdao navigation canal to facilitate navigation
- Inspected sacks and navigation poles along the Lower Mekong River (Phnom Penh-khaorm Samnor), the Upper Mekong River (Phnom Penh-Kampong Cham), the Tonle Sap (Phnom Penh-Chhnuk Trou) and the canal lot (Koh Keo and Koh Roka).
- Conducted water depth measurements at various ports to facilitate navigation

❖ **The construction of port infrastructure**

■ **Container Terminal LM17**

- ✓ Construction of 16m × 40m container truck scanning plant at LM17 container port achieved 100% of the project
- ✓ 20 new dismantling and street light in front of the exit and along National Road 1 achieved 100% of the project
- ✓ Mesh fence construction work on the north side of LM17 container terminal achieved 100% of the project
- ✓ Temporary office 40-foot has reached 61% of the project
- ✓ Construction of 16m x 149m Jetty (3rd Port Bridge) Container Terminal LM17 achieved 60% of the project
- ✓ Construction of 24.4m x 60m LCL warehouse and 1,510m² concrete floor was completed 42% of the project

■ **Sub-feeder Multipurpose Terminal UM2**

- ✓ Construction of FCC, Jetty, 50m riverbank, 2 Dolphins, achieved 100% of the project
- ✓ 630 KVA transformer installation for FCC reference poles achieves 100% of the project
- ✓ Terminal development work Phase 2 step 1 achieved 95% of the project

■ **Sub-feeder Multipurpose Terminal LM26**

- ✓ Construction of 790 meters long river bank, 555 square meter gravel road, 550 square meter gravel Yard and 1.5m x 38m garden completed 100% of the project
- ✓ Construction of 12m wide, 447m gravel road, 638m square gravel yard and 0.8m wide drainage, 187m long, achieved 100% of the project
- ✓ Construction of 6m wide, 385m gravel road and 10m long concrete box culvert achieved 100% of the project
- ✓ 3 Temporary offices completed 10% of the project
- ✓ Construction of 544.5 m fence around the border and 3 gates for achieving 10% of the project
- ✓ installation of electricity and installation of solar street lights achieved 8% of the project

■ **Multipurpose Terminal TS3**

- ✓ Construction of Passenger and Tourist Station at TS3 Multi-Purpose Port Achieved 95% of the project
- ✓ Construction of 3 steel bridges to 3 floating and walk way total length of 327 meters from the river bank to the port bridge achieved 50% of the project
- ✓ Construction of 6 berths for docking reached 55% of the project

■ **Sub-feeder Multipurpose Terminal TS11**

- ✓ Renovate rice warehouse No. N: 32, size 30m x 65m, achieved 100% of the project

❖ **Purchase/installation of machinery or new equipment**

- ✓ Studying to purchase 625 KVA generator for FCC reference
- ✓ Has been studying to purchase a 25KVA generator to equip 10 container trucks
- ✓ Has been studying to purchase or rent RTG
- ✓ Has been studying the installation 10 cell guide container
- ✓ Has been studying to purchase:
 - 1 Bulldozer
 - 1 Truck
 - 1 Yard Cleaning machine
 - 4 Reach-stackers
 - 10 Terminal Tractors
 - 10 container tuk-tuks
 - 1 Crawler Crane 100 ton

B- Revenue Structure

Source of Revenue	1 st Quarter for the Period Ended 31 March 2023		1 st Quarter for the Period Ended 31 March 2022		1 st Quarter for the Period Ended 31 March 2021	
	KHR'000	Compared to total revenue	KHR'000	Compared to total revenue	KHR'000	Compared to total revenue
Stevedoring	12,279,163	39.92%	15,773,066	43.46%	12,814,531	44.06%
Lift On Lift Off (LOLO)	10,003,472	32.52%	12,590,680	34.69%	10,531,936	36.21%
Port dues and charges	4,697,176	15.27%	4,075,579	11.23%	3,591,752	12.35%
Storage fees	529,070	1.72%	1,422,732	3.92%	606,593	2.09%
Trucking fee	476,431	1.55%	1,108,752	3.05%	388,946	1.34%
Gate fees	819,287	2.66%	1,069,975	2.95%	765,044	2.63%
Weighting fee	18,484	0.06%	21,969	0.06%	8,605	0.03%
Stuffing/Unstuffing	13,069	0.04%	36,161	0.10%	61,494	0.21%
Sand dredging management fee	-	0.00%	10,775	0.03%	-	0.00%
Logistic services	1,925,169	6.26%	185,821	0.51%	314,775	1.08%
Total:	30,761,321	100.00%	36,295,510	100.00%	29,083,676	100.00%

PART3

**Financial Statements Reviewed by
the External Auditor**

**Condensed Interim Financial Statements
for the three-month period ended 31 March 2023
and
Independent Auditors' Report on Review of
Condensed Interim Financial Statements
Will be Attached as Appendix I**

Part 4
Management's Discussion and Analysis
(MD&A)

A- Overview of operations

PPAP is one of the Cambodia's two international port. The port commercial zone covered from Phnom Penh to lower Mekong River (Neak Leoung) and Phnom Penh to upper Mekong River (Tonle Bet) in accordance to the sub-decree number 01 dated 5th January 2009. PPAP has two function as a port operation and port authority. *Please refer to Section 1.2 of this Second Quarter 2022 report for further information.*

The container throughput of PPAP in the first quarter 2023 has decreased 25,379 TEUs or 24,71% compared to the first quarter 2022. For vessels in the first quarter 2023 increased by 9 units or 0,68% compared to the first quarter 2022. However, ship (voyage) in the first quarter 2023 increased 566 voyage or 566.00% compared to the first quarter 2022. On the other hand, general cargo in first quarter 2023 has also increased 1,601 TONs or 0,70% compared to first quarter 2022.

The following discussion and analysis of PPAP's top management on the financial position and result of operation is conducted base on the Interim financial report for First Quarter ended 31 March 2023 and 2022 as set out in Section 3 of this First Quarter Report.

PPAP has four main revenue source:

1. **Stevedoring:** refer to revenue from the service of loading or discharging goods/containers into/from vessel and moving cargo from quay to container yard and vice versa.
2. **Lift On/Lift off (LOLO):** refer to revenue from service of loading or discharging good/containers from container yard to truck and vice versa.
3. **Port Dues & Charges:** refer to revenue from maritime service and berthing service which include tonnage due, berthing due, channeling due, pilotage fee, tug boat fee, mooring/unmooring fee, open/close vessel's hatch fee, and cleaning service for vessel.
4. **Storage Fee:** refer to revenue from storage of goods/containers in the container yards or warehouse. General cargos are exempted from stroage fee for 5 days for both import and export cargos, and container cargos as exempted from storage fee for 7 days for both export and import.

1. Revenue Analysis

1.1 Revenue analysis

For the first quarter ended 31 March 2023 compared to the first quarter ended 31 March 2022

Description	1 st Quarter for the Period Ended 31 March 2023		1 st Quarter for the Period Ended 31 March 2022		Change		Change	
	USD	KHR'000	USD	KHR'000	USD	%	KHR'000	%
Port operation	5,910,621	24,138,976	7,881,697	32,023,335	(1,971,076)	-25.01%	(7,884,359)	-24.62%
Port authority	1,150,141	4,697,176	1,003,096	4,075,579	147,045	14.66%	621,597	15.25%
Other revenue	471,393	1,925,169	48,387	196,596	423,006	874.21%	1,728,573	879.25%
Total:	<u>7,532,155</u>	<u>30,761,321</u>	<u>8,933,180</u>	<u>36,295,510</u>	<u>(1,401,025)</u>	<u>-15.68%</u>	<u>(5,534,189)</u>	<u>-15.25%</u>

Total revenue decreased by KHR 5,534,189,000 (USD 1,401,025) or -15.25% from KHR 36,295,510,000 (USD 8,933,180) in the first quarter of 2022 to KHR 30,761,321,000 (USD 7,532,155) in the first quarter 2023. This decrease in revenue is due to the decrease of revenue from port operations such as stevedoring, lift on lift off (LOLO), storage fees, and trucking fees. Etc.

1.2 Revenue by segment analysis

For the first quarter ended 31 March 2023 compared to the first quarter ended 31 March 2022

Description	1 st Quarter for the Period Ended 31 March 2023		1 st Quarter for the Period Ended 31 March 2022	
	KHR'000	Compared to total revenue	KHR'000	Compared to total revenue
Stevedoring	12,279,163	39.92%	15,773,066	43.46%
Lift On Lift Off (LOLO)	10,003,472	32.52%	12,590,680	34.69%
Port dues and charges	4,697,176	15.27%	4,075,579	11.23%
Storage fees	529,070	1.72%	1,422,732	3.92%
Trucking fee	476,431	1.55%	1,108,752	3.05%
Gate fees	819,287	2.66%	1,069,975	2.95%
Weighting fee	18,484	0.06%	21,969	0.06%
Stuffing/Unstuffing	13,069	0.04%	36,161	0.10%
Sand dredging management fee	-	0.00%	10,775	0.03%
Logistic services	1,925,169	6.26%	185,821	0.51%
Total:	30,761,321	100.00%	36,295,510	100.00%

For the first quarter of 2023 as well as the first quarter of 2022, PPAP has decreased in 3 main revenue which represents 88% of total revenue from operations and services. Those revenues included stevedoring, lift on lift off (LOLO) and port dues and charges.

For the first quarter ended 31 March 2023 compared to the first quarter ended 31 March 2022

Description	1 st Quarter for the Period Ended 31 March 2023		1 st Quarter for the Period Ended 31 March 2022		Change		Change	
	USD	KHR'000	USD	KHR'000	USD	%	KHR'000	%
Stevedoring	3,006,651	12,279,163	3,882,123	15,773,066	(875,472)	-22.55%	(3,493,903)	-22.15%
Lift On Lift Off (LOLO)	2,449,430	10,003,472	3,098,863	12,590,680	(649,433)	-20.96%	(2,587,208)	-20.55%
Port Due & Charge	1,150,141	4,697,176	1,003,096	4,075,579	147,045	14.66%	621,597	15.25%

For the first quarter of 2023, 3 main revenue has decreased KHR 5,459,514,000 (USD 1,377,860) or -16.83% compared to the first quarter of 2022.

2. Gross profit margin analysis

Gross profit is presented in the statement of profit or loss of PPAP came from the total revenue from operation and services minus the cost of services (operating costs).

For the first quarter ended 31 March 2023 compared to the first quarter ended 31 March 2022

Description	1 st Quarter for the Period Ended 31 March 2023		1 st Quarter for the Period Ended 31 March 2022		Change		Change	
	USD	KHR'000	USD	KHR'000	USD	KHR'000	USD	KHR'000
Revenue	7,532,155	30,761,321	8,933,180	36,295,510	(1,401,025)	-15.68%	(5,534,189)	-15.25%
Cost of Service								
Depreciation	924,833	3,777,018	770,375	3,130,034	154,458	20.05%	646,984	20.67%
Crane charge	639,411	2,611,355	767,385	3,117,885	(127,974)	-16.68%	(506,530)	-16.25%

Salaries and wage	621,266	2,537,250	498,021	2,023,459	123,245	24.75%	513,791	25.39%
Fuel and gasoline	518,811	2,118,824	396,074	1,609,249	122,737	30.99%	509,575	31.67%
Maintenance costs	429,315	1,753,322	329,574	1,339,059	99,741	30.26%	414,263	30.94%
Logistic costs	152,469	622,683	48,860	198,518	103,609	212.05%	424,165	213.67%
Others	123,867	505,874	75,029	304,843	48,838	65.09%	201,031	65.95%
Total Cost of Service	3,409,972	13,926,326	2,885,318	11,723,047	524,654	18.18%	2,203,279	18.79%
Gross profit	<u>4,122,183</u>	<u>16,834,995</u>	<u>6,047,862</u>	<u>24,572,463</u>	<u>(1,925,679)</u>	<u>-31.84%</u>	<u>(7,737,468)</u>	<u>-31.49%</u>
Gross Profit Margin	54.73%	54.73%	67.70%	67.70%				

- Gross Profit Margin Analysis

Gross Profit Margin decreased by 12.97% from 67.70% in the first quarter of 2022 to 54.73% in the first quarter of 2023. The decrease is mainly due to the decrease of total revenue by KHR 5,534,189,000 (USD 1,401,025) or -15.25%. However, the total Cost of Service for the first quarter of 2023 increased by KHR 2,203,279,000 (USD 524,654) or 18.79% compared to the first quarter of 2022 due to slightly increase in the cost of service from fuel and gasoline, maintenance costs, and logistic costs, etc.

3. Profit before tax analysis

Profit before income tax derived from gross profit plus other income, minus general administration and plus financial income/(costs), net.

For the first quarter ended 31 March 2023 compared to the first quarter ended 31 March 2022

Description	1 st Quarter for the Period Ended 31 March 2023		1 st Quarter for the Period Ended 31 March 2022		Change		Change	
	USD	KHR'000	USD	KHR'000	USD	%	KHR'000	%
Gross profit	4,122,183	16,834,995	6,047,862	24,572,463	(1,925,679)	-31.84%	(7,737,468)	-31.49%
Other income	326,897	1,335,047	741,940	3,014,502	(415,043)	-55.94%	(1,679,455)	-55.71%
General administration and selling expenses								
Salaries and other benefits	1,175,644	4,801,330	1,029,617	4,183,334	146,027	14.18%	617,996	14.77%
Donation expenses	230,970	943,281	84,709	344,173	146,261	172.66%	599,108	174.07%
Utilities and fuel	163,198	666,501	169,555	688,902	(6,357)	-3.75%	(22,401)	-3.25%
Depreciation	176,631	721,361	178,376	724,742	(1,745)	-0.98%	(3,381)	-0.47%
Repairs and maintenance	56,629	231,273	31,822	129,293	24,807	77.96%	101,980	78.88%
Business entertainments	42,863	175,052	52,972	215,225	(10,109)	-19.08%	(40,173)	-18.67%
Travelling expenses	21,146	86,360	6,542	26,580	14,604	223.23%	59,780	224.91%
Professional fee	7,651	31,247	8,897	36,149	(1,246)	-14.00%	(4,902)	-13.56%
Board of Directors' fee	61,702	251,991	62,065	252,170	(363)	-0.58%	(179)	-0.07%

Office supplies	51,010	208,325	74,390	302,247	(23,380)	-31.43%	(93,922)	-31.07%
Communication expenses	18,414	75,203	16,172	65,707	2,242	13.86%	9,496	14.45%
Other tax expenses	26,930	109,982	18,795	76,364	8,135	43.28%	33,618	44.02%
Uniforms expenses	39,894	162,927	14,622	59,409	25,272	172.84%	103,518	174.25%
Others	76,887	314,008	15,147	61,541	61,740	407.61%	252,467	410.24%
Total general administration and selling expenses	2,149,569	8,778,841	1,763,681	7,165,836	385,888	21.88%	1,613,005	22.51%
Operating profit	<u>2,382,530</u>	<u>9,730,251</u>	<u>4,651,930</u>	<u>18,900,791</u>	<u>(2,269,400)</u>	<u>-48.78%</u>	<u>(9,170,540)</u>	<u>-48.52%</u>
Finance costs	<u>20,655</u>	<u>84,355</u>	<u>(6,689)</u>	<u>(27,178)</u>				
Profit before income tax	<u>2,403,185</u>	<u>9,814,606</u>	<u>4,645,241</u>	<u>18,873,613</u>				

For the first quarter of 2023 General and Administrative expenses increased by KHR 1,613,005,000 (USD 385,888) or 22.51% compared to the first quarter of 2022. The increased in General and Administrative expenses is due to the increased in repairs and maintenance expenses, uniforms expense, other tax expenses, travelling expense, and others.

4. Profit after tax analysis

PPAP is subject to the Law on Commercial Enterprise for taxation sector and value added tax (VAT), thus PPAP has the obligation to pay tax at 20% of taxable profit. However, from 2019 onward PPAP will have obligation to pay tax as normal after received 50% reduction on the tax on profit for three years (from 2016 to 2018)

For the first quarter ended 31 March 2023 compared to the first quarter ended 31 March 2022

Description	1 st Quarter for the Period Ended 31 March 2023		1 st Quarter for the Period Ended 31 March 2022		Change		Change	
	USD	KHR'000	USD	KHR'000	USD	%	KHR'000	%
Profit before income tax (a)	2,403,185	9,814,606	4,645,241	18,873,613	(2,242,056)	-48.27%	(9,059,007)	-48.00%
Income tax expense (b)	455,248	1,859,233	1,103,660	4,484,171	(648,412)	-58.75%	(2,624,938)	-58.54%
Net profit for the year	1,947,937	7,955,373	3,541,581	14,389,442	(1,593,644)	-45.00%	(6,434,069)	-44.71%
Other comprehensive income	1,947,937	(3,863,905)	3,541,581	10,198,829	(1,593,644)	-45.00%	(14,062,734)	-137.89%
Effective tax rate (b)/(a)	<u>18.94%</u>	<u>18.94%</u>	<u>23.76%</u>	<u>23.76%</u>				

PPAP earns profit after tax KHR 7,955,373,000 (USD 1,947,937) in the first quarter of 2023 and KHR 14,389,442,000 (USD 3,541,581) in the first quarter of 2022, representing a decrease of KHR 6,434,069,000 (USD 1,593,644) or -44.71%. The decrease of an effective tax rate of 18.94% from 23.76% in the first quarter of 2023 to 18.94% in the first quarter of 2022, due to the decrease in profit before income tax for 48.00% and the decreased in income tax expense KHR 2,624,938,000 (USD 648,412) or -58.54%.

5. Factors and trends analysis affecting financial conditions and results

5.1. Level of regional, global trade and globalization

The financial condition and results of PPAP are dependent on throughput volumes and transshipment activity at ports. There rely heavily on the domestic, and global trade volume as well as the regional export and import. These may be significantly affected by the changes in regional and global economic, financial and political condition that are beyond PAPP's control.

5.2. Capacity at the Container Terminal LM17

The main handling operation is conducted at the Container Terminal LM17. PPAP has container cargo handling capacity of approximately 417,696 TEUs as at 31th December ,2022. In order to accommodate this increase, PPAP has plan to finish the Phase III of port infrastructure project which will increase its capacity more 200,000 TEUs/year of the handling capacity at Container terminal LM17.

Description	Output				
	1 st Quarter 2020	1 st Quarter 2021	1 st Quarter 2022	1 st Quarter 2023	Planning 2023
Container Terminal LM17 (TEUs)	74,333	78,111	102,720	77,341	470,000

5.3. Operation Efficiency

In order to increase the efficiency of operation, PPAP seeks to reduce its costs and achieve optimal operating efficiency by utilizing its existing resources and install the modern equipment and handling machinery. PPAP, therefore, has the following methods to increase the efficiency of operation:

- Continue introducing new handling machinery in order to speed up the process of cargo handling and reduce wait time cause by the malfunction of machinery.
- Improving capability of operation by providing employee training.
- Expand the terminal in order to ensure that vessels are quickly and efficiently transport cargo to and from PPAP.
- Utilizing external depot to increase the container storage capacity at LM17 such as the ICD depot, KM6 Terminal, Multipurpose Terminal TS3, and Mekong Sentosa Logistic (MSL).
- Efficiently managing the container yard by reducing the duration of storage of container at the container yard.
- Efficiently utilizing the terminal by formulating a clear the berthing plan.

5.4. Price

In order to retain existing customers and attract more new customers, PPAP Has offered favorable tariffs on cruise ships, cruise ships, retail and container ships and other types of freight vessels. PPAP also offers preferential prices for both freight services at both inside and outside of the container terminal. In addition to the preferential shipping costs, PPAP also offers preferential package

prices for container service (Stevedore) to all container carriers based on the volume of containers that are shipped. This means that if the container carrier of any company shipping more containers will receive a much higher discount.

5.5. Connection to Feeder Port

The connection to feeder port plays an important role when Transport Company selecting a port to transport cargo. Efficient connectivity enable shipper to reduce shipping time. Efficient transportation between feeder-ports depend on the service of other feeder port that managing the flow of transportation. PPAP's location in Phnom Penh Capital is advantageous in consolidating cargo for waterway transshipment.

5.6. Depreciation

Depreciation arise from the depreciated of property, plant and equipment of PPAP such as quay, storage facilities, and handling machinery. The useful lives is estimated on key assets such as harbours and building (10-50 years), plants and machinery (10-15 years), furniture and fixtures (5 years), computer (5-15years), office equipment and others (5-15 years), moto vehicles (8-15 years). Depreciation method, useful lives, and residual values are reviewed at each reporting date and adjusted if appropriate.

B- Significant factors affecting profit

1. Demand and supply conditions analysis

Cargo volume of PPAP is directly related to the national, Regional and Global Economy. PPAP must conduct analysis on the economy and trade in order to recognize the trend of increase or decline in the demand of transportation. It is the base for a timely response on the matters as well as creating proper investment plan on the port infrastructure and machinery. It can avert losses on the expenditure of capital by avoiding excessive investment over the demand of transporation.

2. Fluctuation in prices of cost of service analysis

Maintaining competitiveness in the market is an important factors for the long-term growth of PPAP which include the quality and price of service provided. To ensure quality and competitiveness of our service, PPAP focus on the management of some operating expense as below:

2.1. Staff salaries and other benefits

A large portion of the company's expense is related to staff salaries and other benefits, which is **23.86%** (8.25% from operation staff and 15.61% from administration staff and other benefits) of total revenue in the first quarter of 2023 which recorded in Cost of Services and General Administration Expense. However, PPAP have plan which arrange appropriate human resource according to the scope of work and pay salaries base on the number of container throughput (TEU) in order to ensure that staff cost will not significantly affect our profit.

2.2. Crane Charge

Another large portion of cost of service is crane charges which is **8.49%** of total revenue in the fourth quarter 2022. PPAP has signed contract with three business partner in using the Traveling Cargo Crane to provide the handling service. According to the contracts, the percentage of revenue sharing to the business partners drop to 80% after 3 to 4 years of operation. PPAP expect that crane charge will increase as the number of container throughput is also expected to increase. However, crane charge will not significantly affect our profit because the increase in container throughput also lead to the increase in revenue. Table below shows the revenue sharing scheme with the business partners:

Crane Owner	Crane Name	Unit	Capacity (Ton)	% of Revenue To Crane Owner	% of Revenue To PPAP	Date
Sovereign	Floating Crane 1	1	80	80%	20%	01/01/2022-31/12/2023
	Floating Crane 2	1	60	80%	20%	
Jeong Myeong International Co.,Ltd	Traveling Cargo Crane 1	1	41	90%	10%	01/01/2013-31/12/2013
				85%	15%	01/01/2014-31/12/2014
				80%	20%	01/01/2015-31/12/2024
Port Stevedoring Company Limited	Fixed Crane	3	40	90%	10%	07/09/2021-07/09/2024
				85%	15%	08/09/2024-08/09/2025
				80%	20%	09/09/2025-09/09/2041

3. Tax analysis

PPAP is subject to the Law on Commercial Enterprise for matter of taxation. PPAP has an obligation to pay tax as stipulated in the laws and regulation in force. The General Department of Taxation require PPAP to pay tax under the real regime tax system and is a large taxpayer.

3.1. Tax on profit

PPAP has the obligation to pay tax at 20% of taxable profit by preparing tax, by preparing tax on a monthly basis based on 1% of monthly turnover. This prepayment tax of 1% turnover will be settled with the payment of 20% profit tax at the end of fiscal year. PPAP's share was officially listed on the 9th of December 2015. According to Anukret No.01 ANK.BK dated on the 8th of January 2015 on Tax Incentive in Securities Sector, Listed enterprise will received 50% reduction on the tax on profit for three year from the date of the Anukret enforce. Therefore, from 2019 onward PPAP will not received Tax Incentive in Securities Sector, thus PPAP will have obligation to pay tax as normal.

for three year from the date of the Anukret enforce. Therefore, from 2019 onward PPAP will not received Tax Incentive in Securities Sector, thus PPAP will have obligation to pay tax as normal.

3.2. Value added tax (VAT)

PPAP is a VAT registered company. PPAP has to charge VAT of 10% on invoice amount when issuing invoice to its customers. This tax is collected for the government as an output VAT. This output VAT is settled with the 10% input VAT that PPAP has to pay to its supplier when making purchase.

3.3. Tax withheld on Interest Income

PPAP has an obligation to pay withholding tax on interest income at the rate of 4% on deposit and 6% on fixed deposit. PPAP has fixed deposit at the Foreign Trade Bank (FTB).

3.4. Import Tax

PPAP has an obligation to pay import tax on materials and raw materials at rates ranging from 7% to 35%, depending on the type of goods, as determined by the General Department of Customs and Excise. According to the Project of Port infrastructure at LM17 in 2022, PPAP will import additional container handling equipment. As such, the expense on import tax will rise.

C- Material changes in sales and revenue

The main revenue from PPAP are from handling container cargo service such as Stevedor, LOLO and Port Due & Charge which represent more than **88%** of the total revenue in the first quarter 2022. This revenue increase mainly contributed by the increase of container throughput and number of vessel which mainly due the growth of construction of industry and other commercial industries such as textile, apparel & footwear manufacturing industry. Moreover, the opening of Cap Mei Hub Port in Vietnam also contribute to the increase of container throughput from our terminals as it provide a more direct and faster route to East pacific country and U.S West.

D- Impact of exchange rate, interest rate and commodity prices

1. Impact of Exchange Rate

PPAP maintain its accounting record in USD which is its functional currency because most of the revenue from the business is USD currency. In addition, most of the payment on machinery maintaining, fuel and gasoline, and other expense is also in USD currency except salary and tax expense. Therefore, the impact from exchange rate is minimum for PPAP.

2. Impact of Interest Rate

Interest rate risk is the risk that the fair value or future cash flows of the financial instruments of PPAP would fluctuate because of changes in market interest rates.

The exposure of PPAP to interest rate risk arises primarily from fixed deposits. PPAP manages its interest rate exposure by closely monitoring the market interest rate. PPAP does not use derivative financial instruments to hedge any debt obligations.

3. Impact of Flunctuation of Gasoline Price

The operation of PPAP depend heavily on the machinery which require high consumption of gasoline. The flunctuation of gasoline price will impact on the cost of service. Hence, PPAP is work to improve our operation by efficient management of container yard which can lead to the reduction of gasoline usage, reduction in unnecessary movement of machinery. Therefore, PPAP equipped with modern marchinery in lifting by substitute to electicity base machinery.

E- Impact on Inflation

Increase in inflation rate may impact the expenditure and investment of the company because of the increase in price of commodity, thus diminish in purchasing power. According to Worldbank.org, the Cambodia inflation rate is averaging 3.8% from year 2011 to 2014 which we believe that it will not materially impact our financial position and operation of PPAP.

F- Governmental/ Economic/ Fiscal/ Monetary Policy of Royal Government

PPAP is benefiting from the some of the government policy as the following:

- ❖ Rice Export policy of Cambodia is showing positive effect by increasing the export of rice via PPAP.
- ❖ The government policy which exempt the import tax on agriculture equipment/machinery which encourage investment in agriculture sector.
- ❖ The government's effort to establish quota or exemption with trade-partner country encourages high volume of export.
- ❖ The establishment of Special Economic Zone and Bonded Warehouse attracted direct investment from foreign country.
- ❖ Cambodia Development Industrial Policy 2015 – 2025 is attracting investment in Cambodia and large entriprise as well as some small and medium size enterprise.
- ❖ Government policy to encourage waterway transportation.
- ❖ The National Bank of Cambodia continued the adoption of tight monetary policy and managed floating exchange rate system. It has boosted public confidence in the macroeconomic environment of Cambodia and facilitated the private sector in carrying out business.
- ❖ The tax incentive in securities sectors which provided to the listed enterprise in Cambodia is encouraging more private and public enterprise to goes IPO. This will contributed to the development of Cambodia economy.



Part 5

Other Necessary Information for Investor Protection

For the 1st Quarter of 2023, PPAP has necessary information for the investor protection as follow:

- Reviewed and approved on result of business/services and finance (unsudited) performance of 2022
- Reviewed and revised the wording and content of the agreement on investment cooperation on the development of Sub Feeder Multi-purposes Terminal UM1 between PPAP and PTLs Cooperation Co., Ltd. before requesting approval from both guardian ministries
- Reviewed and allowed PPAP to request the Royal Government through the two Guardian Ministries for the principal to establish 7 terminals as mentioned
- Reviewed and allowed PPAP to study the plan to lease the land for the development project of Sub Feeder Multi-purpose Terminal at Kampong Leng district, Kampong Chhnang province, and request approval from the Board of Directors
- Acknowledged the audit report on compliance with laws and regulations of PPAP for the period 2021 by the National Audit Authority
- Reviewed and approved for PPAP to set the retirement age of employees at 60 years old
- Reviewed and supported the request to both guardians ministry to request to the Royal Government to appoint H.E Hei Bavy, Delegate of Royal Government of Cambodia in charge as Chairman and CEO of PPAP to be the Deputy Prime Minister in addition to the current position
- Reviewed and approved on PPAP's financial statement of 2022
- Reviewed and approved on the incentive distribution to PPAP's employees and the profit to other fund for 2022
- Reviewed and approved on the plan of dividend distribution to shareholders (Class A and Class B) for 2022
- Reviewed and approved on the plan of remuneration package of the Board of Directors for 2023 and remuneration principle.
- Reviewed and approved on the organization of PPPA's 8th General Shareholder Meeting
- Reviewed and approved in principle for PPAP to participate in the bidding on the management of Kampot International Port and Chong Kneas Port, Siem Reap Province
- Acknowledged the report on the reserve of 3 land sites in Phnom Penh to build the national and international tourist port of PPAP
- Reviewed and discussed on the request to waive 50% of the ICD container land fee for 2 years from 2021 to 2022
- Reviewed and allow PPAP to Co-invested with Port Stevedoring Company Limited to equip 2 more crane at LM17 container terminal
- Acknowledged the report of the Memorandum of Understanding (MOU) between PPAP and the Busan Port Authority on the cooperation in domestic port operations, logistics and transportation

Signature of The Board of Directors of PPAP

23rd JUNE, 2023

Read and Approved

Soun Rachana

Signature

Soun Rachana

Member

(Rep. Of Ministry of Public Works and Transport)

23rd JUNE, 2023

Read and Approved

Gui Anvanith

Signature

Gui Anvanith

Member

(Independent Director)

Appendix I

**Condensed Interim Financial Statements
for the three-month period ended 31 March 2023
and
Independent Auditors' Report on Review of
Condensed Interim Financial Statements**

PHNOM PENH AUTONOMOUS PORT

**Condensed Interim Financial Statements
for the three-month period ended
31 March 2023**

and

**Independent Auditors' Report on Review of
Condensed Interim Financial Statements**

Corporate Information

Company	Phnom Penh Autonomous Port
Registration No	Co.7175 Et/2004
Registered office	No. 649, Preah Sisowat Quay Sangkat Sras Chork Khan Daun Penh Phnom Penh Kingdom of Cambodia
Majority shareholder	Ministry of Economy and Finance
Board of Directors	H.E. Hei Bavy, Chairman and Chief Executive Officer H.E. Suon Rachana, Member representing MPWT H.E. Ken Sambath, Member representing MEF H.E. Penn Sovicheat, Member representing MOC Mr. Gui Anvanith, Member as Independent Director Mrs. Pok Pheakdey, Member as Non-Executive Director representing of private shareholders Mr. Kong Sothea, Member representing of PPAP employees
Management team	H.E. Hei Bavy, Chief Executive Officer Mr. Mam Rithy, State Controller H.E. Choun Sokhem, Deputy Director General of Administration/Finance Mr. Hiek Phirun, Deputy Director General of Maritime Service/Traffic Mr. Koy Bunthorn Deputy Director General of Technique Mrs. Hei Phanin, Deputy Director General of Business/Operation Mr. Kong Sothea, Head of Internal Audit Department Mr. Keo Sophanara, Head of Administration Department Mr. Seng Kunthea, Head of Personnel/HR Department Mr. Im David, Head of Engineer Department Ms. Chheav Vanthea, Head of Accounting/Finance Department Mr. Chiep Viraya, Head of Hydrographic Department Mr. Hun Sokhalay, Head of LM 17 Operation Department Mr. Prak Samit, Acting Head of Commercial Zone/Domestic Port Department Mr. Hoeu Song, Head of TS3 Operation Department Mr. Tol Sokhom, Head of Harbour Department Mr. Kong Channy, Head of Corporate Secretariat Mrs. Meas Visal, Head of Planing/Marketing Department Mr. Chhiv Songkaing, Head of Sub-feeder Multi-purpose Terminal UM1 Mr. Say Chantha, Head of Machinery Management Department
Principal bankers	ACLEDA Bank Plc. Advanced Bank of Asia Limited J Trust Royal Bank Chip Mong Bank Plc. PPCBank Foreign Trade Bank of Cambodia Canadia Bank Plc. Bank of China Limited Phnom Penh Branch
Auditor	KPMG Cambodia Ltd

Phnom Penh Autonomous Port

Contents

	Pages
1. Statement by the Board of Directors	1
2. Independent Auditors' report on review of condensed interim financial statements	2 – 3
3. Condensed interim statement of financial position	4 – 6
4. Condensed interim statement of profit or loss and other comprehensive income	7
5. Condensed interim statement of changes in equity	8
6. Condensed interim statement of cash flows	9 – 10
7. Notes to the condensed interim financial statements	11 – 48



KINGDOM OF CAMBODIA

Nation Religion King

Phnom Penh Autonomous Port

N°: **364/23**.....PPAP

Statement by the Board of Directors

In the opinion of the Board of Directors, the accompanying condensed interim financial statements of Phnom Penh Autonomous Port ("PPAP" or the "Company"), which comprises the condensed interim statement of financial position as at 31 March 2023, and the related condensed interim statement of profit or loss and other comprehensive income, changes in equity and cash flows for the three-month period then ended, and notes to the condensed interim financial statements as set out on pages 4 to 48 are prepared, in all material respects, in accordance with Cambodian International Accounting Standard 34, *Interim Financial Reporting*.

Signed in accordance with a resolution of the Board of Directors,



Mrs. Hei Phanin
For Chief Executive Officer

Phnom Penh, Kingdom of Cambodia

Date: **June 23th 2023**

Ms. Chheav Vanthea
Head of Accounting/Finance Department



KPMG Cambodia Ltd
GIA Tower, Sopheak Mongkul Street, Phum 14
Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh, Cambodia
+855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

THE INDEPENDENT AUDITORS' REPORT ON REVIEW OF CONDENSED INTERIM FINANCIAL STATEMENTS

To the shareholders of Phnom Penh Autonomous Port

Introduction

We have reviewed the accompanying condensed interim financial statements of Phnom Penh Autonomous Port ("PPAP" or "the Company"), as set out on pages 4 to 48 (hereafter referred to as "the condensed interim financial statements") which comprise:

- the condensed interim statement of financial position as at 31 March 2023;
- the condensed interim statements of profit or loss and other comprehensive income for the three-month period ended 31 March 2023;
- the condensed interim statement of changes in equity for the three-month period ended 31 March 2023;
- the condensed interim statement of cash flows for the three-month period ended 31 March 2023; and
- other explanatory notes to the condensed interim financial statements.

Management is responsible for the preparation and presentation of these condensed interim financial statements in accordance with the Cambodian International Accounting Standard 34 *Interim Financial Reporting*. Our responsibility is to express a conclusion on these condensed interim financial statements based on our review.

Scope of Review

We conducted our review in accordance with the Cambodian International Standard on Review Engagements 2410 *Review of Interim Financial Information Performed by the Independent Auditor of the Entity*. A review of interim financial information consists of making inquiries, primarily of persons responsible for financial and accounting matters, and applying analytical and other review procedures. A review is substantially less in scope than an audit conducted in accordance with Cambodian International Standards on Auditing and consequently does not enable us to obtain assurance that we would become aware of all significant matters that might be identified in an audit. Accordingly, we do not express an audit opinion.



Conclusion

Based on our review, nothing has come to our attention that causes us to believe that the accompanying condensed interim financial statements, are not prepared, in all material respects, in accordance with the Cambodian International Accounting Standard 34, "Interim Financial Reporting".

Emphasis of Matter – Comparative Information

We draw attention to Note 32 to the condensed interim financial statements which indicates that the comparative information presented as at 31 December 2022 and 1 January 2022, and for the three-month period ended 31 March 2022 has been restated. Our conclusion is not modified in respect of this matter.

Other Matter Relates to Comparative Information

The Company's condensed interim financial statements for the three-month period ended 31 March 2022 and financial statements for the years ended 31 December 2022 and 2021, excluding the adjustments described in Note 32 to the condensed interim financial statements, were reviewed and audited by another firm of auditors who expressed an unmodified conclusion and unmodified opinion on those financial statements on 11 May 2022, 31 March 2023 and 25 March 2022, respectively.

As part of our review of the condensed interim financial statements for the three-month period ended 31 March 2023, we reviewed the adjustments described in Note 32 that were applied to restate the comparative information presented as at 31 December 2022 and 1 January 2022, and for the three-month period ended 31 March 2022. We were not engaged to review or apply any procedures to the condensed interim financial statements for the three-month period ended 31 March 2022 or the financial statements for the years ended 31 December 2022 and 2021, other than with respect to the adjustments described in Note 32 to the condensed interim financial statements. Accordingly, we do not express a conclusion or any other form of assurance on those respective financial statements taken as a whole. However, based on our review, nothing has come to our attention that cause us to believe that the adjustments described in Note 32 are not appropriate or have not been properly applied.

For KPMG Cambodia Ltd


Yim Lundy
Engagement Partner



Phnom Penh, Kingdom of Cambodia

23 June 2023

Phnom Penh Autonomous Port

Condensed interim statement of financial position as at 31 March 2023

	Notes	31 March 2023		31 December 2022		1 January 2022	
		US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>	US\$	KHR'000 (Note 4) <i>(Restated)</i>
ASSETS							
Non-current assets							
Property, plant and equipment	5	121,004,032	490,550,346	115,317,474	474,762,040	103,328,375	420,959,800
Intangible assets		119,069	482,706	-	-	-	-
Right-of-use assets	6(a)	6,246,663	25,323,972	5,907,685	24,321,939	3,533,872	14,396,995
Lease receivables	6(b)	9,331,030	37,827,996	9,669,342	39,808,681	5,422,294	22,090,426
Investment properties	7	84,221,110	341,432,380	84,234,687	346,794,206	84,626,863	344,769,840
Other receivable	8	71,486	289,804	70,289	289,380	67,585	275,341
Other investments	10	15,000,000	60,810,000	15,000,000	61,755,000	10,000,000	40,740,001
		<u>235,993,390</u>	<u>956,717,204</u>	<u>230,199,477</u>	<u>947,731,246</u>	<u>206,978,989</u>	<u>843,232,403</u>
Current assets							
Inventories	9	759,882	3,080,562	714,982	2,943,581	352,114	1,434,512
Lease receivables	6(b)	525,051	2,128,557	420,043	1,729,317	295,721	1,204,767
Trade and other receivables	8	6,378,071	25,856,700	7,827,195	32,224,561	4,425,974	18,031,418
Cash and bank balances	10	1,857,270	7,529,373	7,294,089	30,029,764	8,646,814	35,227,120
		<u>9,520,274</u>	<u>38,595,192</u>	<u>16,256,309</u>	<u>66,927,223</u>	<u>13,720,623</u>	<u>55,897,817</u>
TOTAL ASSETS		<u>245,513,664</u>	<u>995,312,396</u>	<u>246,455,786</u>	<u>1,014,658,469</u>	<u>220,699,612</u>	<u>899,130,220</u>

Phnom Penh Autonomous Port

Condensed interim statement of financial position (continued) as at 31 March 2023

	Notes	31 March 2023		31 December 2022		1 January 2022	
		US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>	US\$	KHR'000 (Note 4) <i>(Restated)</i>
EQUITY AND LIABILITIES							
EQUITY							
Share capital	11	114,453,485	457,813,940	114,453,485	457,813,940	114,453,485	457,813,940
Share premium	12	155,502	622,008	155,502	622,008	155,502	622,008
Retained earnings		2,782,885	10,896,094	15,148,231	61,435,683	12,805,966	51,862,847
Reserves	13	70,637,971	287,822,662	57,466,697	233,991,665	45,861,380	186,839,262
Currency translation reserves		-	5,118,282	-	16,937,560	-	8,789,725
Total equity		188,029,843	762,272,986	187,223,915	770,800,856	173,276,333	705,927,782
LIABILITIES							
Non-current liabilities							
Other payable	14	35,145	142,477	35,145	144,690	33,793	137,672
Borrowings	15	15,524,806	62,937,564	16,559,793	68,176,668	18,629,767	75,897,671
Contract liabilities	16	13,275,000	53,816,850	13,350,000	54,961,950	13,650,000	55,610,100
Lease liabilities	6(a)	11,756,646	47,661,443	11,162,424	45,955,700	7,110,611	28,968,629
Provision for retirement benefits	17	371,910	1,507,723	362,023	1,490,449	555,829	2,264,447
Liability arising from joint arrangement	18	7,722,791	31,308,195	7,727,723	31,815,036	-	-
Deferred tax liabilities, net	19(c)	753,116	3,053,132	669,856	2,757,797	136,559	556,341
		49,439,414	200,427,384	49,866,964	205,302,290	40,116,559	163,434,860

Phnom Penh Autonomous Port

Condensed interim statement of financial position (continued) as at 31 March 2023

	Notes	31 March 2023		31 December 2022		1 January 2022	
		US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>	US\$	KHR'000 (Note 4) <i>(Restated)</i>
Current liabilities							
Trade and other payables	14	4,617,648	18,719,945	2,957,895	12,177,654	2,088,011	8,506,557
Bank overdraft	10	430,098	1,743,617	-	-	-	-
Borrowings	15	2,150,703	8,718,950	2,345,281	9,655,522	2,375,870	9,679,295
Lease liabilities	6(a)	273,031	1,106,868	548,299	2,257,347	356,608	1,452,821
Contract liabilities	16	300,000	1,216,200	300,000	1,235,100	300,000	1,222,200
Current income tax liabilities		272,927	1,106,446	3,213,432	13,229,700	2,186,231	8,906,705
		<u>8,044,407</u>	<u>32,612,026</u>	<u>9,364,907</u>	<u>38,555,323</u>	<u>7,306,720</u>	<u>29,767,578</u>
Total liabilities		<u>57,483,821</u>	<u>233,039,410</u>	<u>59,231,871</u>	<u>243,857,613</u>	<u>47,423,279</u>	<u>193,202,438</u>
TOTAL EQUITY AND LIABILITIES		<u>245,513,664</u>	<u>995,312,396</u>	<u>246,455,786</u>	<u>1,014,658,469</u>	<u>220,699,612</u>	<u>899,130,220</u>

The accompanying notes form an integral part of these condensed interim financial statements.

Phnom Penh Autonomous Port

Condensed interim statement of profit or loss and other comprehensive income for the three-month period ended 31 March 2023

	Note	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
		US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Revenue	21	7,532,155	30,761,321	8,933,180	36,295,510
Cost of services	22	<u>(3,409,972)</u>	<u>(13,926,326)</u>	<u>(2,885,318)</u>	<u>(11,723,047)</u>
Gross profit		4,122,183	16,834,995	6,047,862	24,572,463
Other income	23	326,897	1,335,047	741,940	3,014,502
General and administrative expenses	24	<u>(2,149,569)</u>	<u>(8,778,841)</u>	<u>(1,763,681)</u>	<u>(7,165,836)</u>
Share of loss from joint arrangement		134,459	549,131	-	-
Impairment loss on trade and other receivables	9	<u>(51,440)</u>	<u>(210,081)</u>	<u>(374,191)</u>	<u>(1,520,338)</u>
Operating profit		<u>2,382,530</u>	<u>9,730,251</u>	<u>4,651,930</u>	<u>18,900,791</u>
Financial income		383,241	1,565,156	261,115	1,060,910
Finance costs		<u>(362,586)</u>	<u>(1,480,801)</u>	<u>(267,804)</u>	<u>(1,088,088)</u>
Financial income/(cost), net	25	<u>20,655</u>	<u>84,355</u>	<u>(6,689)</u>	<u>(27,178)</u>
Profit before tax		2,403,185	9,814,606	4,645,241	18,873,613
Income tax expense	19(b)	<u>(455,248)</u>	<u>(1,859,233)</u>	<u>(1,103,660)</u>	<u>(4,484,171)</u>
Net profit for the period		<u>1,947,937</u>	<u>7,955,373</u>	<u>3,541,581</u>	<u>14,389,442</u>
Other comprehensive income					
<i>Items that will not be reclassified to profit or loss</i>					
Currency translation differences		<u>-</u>	<u>(11,819,278)</u>	<u>-</u>	<u>(4,190,613)</u>
Total comprehensive income for the year		<u>1,947,937</u>	<u>(3,863,905)</u>	<u>3,541,581</u>	<u>10,198,829</u>

Earnings per share attributable to the shareholders of PPAP during the period are as follow:

Basic earnings per share	26	0.09	0.38	0.17	0.70
Diluted earnings per share	26	<u>0.09</u>	<u>0.38</u>	<u>0.17</u>	<u>0.70</u>

The accompanying notes form an integral part of these condensed interim financial statements.

Phnom Penh Autonomous Port

Condensed interim statement of changes in equity for the three-month period ended 31 March 2023

	Share capital		Share premium		Reserves		Retained earnings		Currency translation reserves		Total	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Balance at 1 January 2023	114,453,485	457,813,940	155,502	622,008	57,466,697	233,991,665	15,148,231	61,435,683	-	16,937,560	187,223,915	770,800,856
Transaction with the shareholders of PPAP												
Dividends	-	-	-	-	-	-	(1,142,009)	(4,663,965)	-	-	(1,142,009)	(4,663,965)
Transaction recognised directly in equity												
Transfer to reserves	-	-	-	-	13,171,274	53,830,997	(13,171,274)	(53,830,997)	-	-	-	-
Total comprehensive incomes												
Net profit for the period	-	-	-	-	-	-	1,947,937	7,955,373	-	-	1,947,937	7,955,373
Currency translation differences	-	-	-	-	-	-	-	-	-	(11,819,278)	-	(11,819,278)
	-	-	-	-	-	-	1,947,937	7,955,373	-	(11,819,278)	1,947,937	(3,863,905)
Balance at 31 March 2023	114,453,485	457,813,940	155,502	622,008	70,637,971	287,822,662	2,782,885	10,896,094	-	5,118,282	188,029,843	762,272,986
Balance at 1 January 2022 (Restated)	114,453,485	457,813,940	155,502	622,008	45,861,380	186,839,262	12,805,966	51,862,847	-	8,789,725	173,276,333	705,927,782
Transaction with shareholders of PPAP												
Dividends	-	-	-	-	-	-	(1,081,480)	(4,394,053)	-	-	(1,081,480)	(4,394,053)
Transaction recognised directly in equity												
Transfer to reserves	-	-	-	-	11,605,317	47,152,403	(11,605,317)	(47,152,403)	-	-	-	-
Total comprehensive incomes												
Net profit for the period	-	-	-	-	-	-	3,541,581	14,389,442	-	-	3,541,581	14,389,442
Currency translation differences	-	-	-	-	-	-	-	-	-	(4,190,613)	-	(4,190,613)
	-	-	-	-	-	-	3,541,581	14,389,442	-	(4,190,613)	3,541,581	10,198,829
Balance at 31 March 2022 (Restated)	114,453,485	457,813,940	155,502	622,008	57,466,697	233,991,665	3,660,750	14,705,833	-	4,599,112	175,736,434	711,732,558

The accompanying notes form an integral part of these condensed interim financial statements.

Phnom Penh Autonomous Port

Condensed interim statement of cash flows for the three-month period ended 31 March 2023

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Cash flows from operating activities				
Profit before tax	2,403,185	9,814,606	4,645,241	18,873,613
<i>Adjustments for:</i>				
Depreciation of property, plant and equipment	1,037,652	4,237,771	913,392	3,711,112
Depreciation of investment property	13,577	55,448	12,827	52,116
Depreciation of right-of-use assets	50,235	205,160	22,532	91,548
Interest expenses	300,047	1,225,392	267,804	1,088,088
Interest income from lease receivables	(95,185)	(388,735)	(40,547)	(164,742)
Interest from fixed deposit	(286,859)	(1,171,532)	(217,864)	(885,181)
Net unwinding effect of long-term deposit	(1,197)	(4,889)	(2,704)	(10,987)
Impairment loss on trade and other receivables	51,440	210,081	374,191	1,520,338
Income from sub-leasing right-of-use assets	-	-	(440,535)	(1,789,894)
Retirement benefits obligation expenses	6,458	26,374	22,207	90,227
Amortisation of liabilities from joint arrangement	(29,149)	(119,045)	-	-
	<u>3,450,204</u>	<u>14,090,631</u>	<u>5,556,544</u>	<u>22,576,238</u>
<i>Changes in working capital:</i>				
Inventories	(44,900)	(183,372)	(60,005)	(243,800)
Trade and other receivables	1,447,820	5,912,895	(3,000,324)	(12,190,316)
Trade and other payables	517,744	2,114,466	334,880	1,360,617
Contract liabilities	(75,000)	(306,300)	(75,000)	(304,725)
	<u>5,295,868</u>	<u>21,628,320</u>	<u>2,756,095</u>	<u>11,198,014</u>
Cash generated from operations	5,295,868	21,628,320	2,756,095	11,198,014
Income tax paid	(3,308,802)	(13,513,147)	(2,398,723)	(9,746,012)
Retirement benefit obligation paid	-	-	(5,447)	(22,131)
	<u>1,987,066</u>	<u>8,115,173</u>	<u>351,925</u>	<u>1,429,871</u>
Net cash generated from operating activities	<u>1,987,066</u>	<u>8,115,173</u>	<u>351,925</u>	<u>1,429,871</u>

Phnom Penh Autonomous Port

Condensed interim statement of cash flows (continued) for the three-month period ended 31 March 2023

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Cash flows from investing activities				
Purchase of property, plant and equipment	(6,830,575)	(27,896,068)	(2,243,606)	(9,115,771)
Purchase of intangible assets	(12,704)	(51,883)	-	-
Cash received from lease receivables	328,489	1,341,549	-	-
Interest received	257,249	1,050,607	194,359	789,681
Net cash used in investing activities	<u>(6,257,541)</u>	<u>(25,555,795)</u>	<u>(2,049,247)</u>	<u>(8,326,090)</u>
Cash flows from financing activities				
Interest paid	(491,196)	(2,006,044)	(487,134)	(1,979,225)
Payment of principal portion of lease liabilities	(70,259)	(286,938)	(41,124)	(167,087)
Repayments of Borrowings	<u>(1,034,987)</u>	<u>(4,226,887)</u>	<u>(1,034,987)</u>	<u>(4,205,152)</u>
Net cash used in financing activities	<u>(1,596,442)</u>	<u>(6,519,869)</u>	<u>(1,563,245)</u>	<u>(6,351,464)</u>
Net decrease in cash and cash equivalents	<u>(5,866,917)</u>	<u>(23,960,491)</u>	<u>(3,260,567)</u>	<u>(13,247,683)</u>
Cash and cash equivalents at beginning of period	6,194,089	25,501,064	8,646,814	35,227,120
Currency translation differences	<u>-</u>	<u>(214,217)</u>	<u>-</u>	<u>(165,136)</u>
Cash and cash equivalents at end of period (Note 10)	<u>327,172</u>	<u>1,326,356</u>	<u>5,386,247</u>	<u>21,814,301</u>

The accompanying notes form an integral part of these condensed interim financial statements.

Phnom Penh Autonomous Port

Notes to the condensed interim financial statements for the three-month period ended 31 March 2023

These notes form an integral part and should be read conjunction with the accompanying condensed interim financial statements.

1. Background information

Phnom Penh Autonomous Port (“PPAP”) was registered under the Sub-Decree number 51 អនក្រឹត្យ on 17 July 1998 as a state-owned public enterprise supervised by the Ministry of Economy and Finance (“MEF”) and the Ministry of Public Works and Transport (“MPWT”). PPAP was listed on the Cambodia Securities Exchange on 9 December 2015 with the security certificate number 003 CSX/SC and became a state-owned public enterprise offering shares to the public.

PPAP has responsibilities as port authority and port operator, including but not limited to:

- Provide pilotage navigating the vessel entering into or departing from port;
- Provide vessel's berth;
- Provide a location for vessel repairing and fuel refilling;
- Provide dredging service and maintain navigation channel;
- Monitor operation according to technical standard and ensure safety, environmental sustainability, and orders in the port's commercial zone;
- Check ship documents in order to complete the formalities for vessel entering into-departing from the port;
- Train human resources in navigation and port sector through the Cambodia Maritime Institute;
- Develop port infrastructure through cooperation with the domestic and foreign development partners in order to expand container terminal, general/bulk cargo terminal, feeder port, and passenger/tourist terminal;
- Establish port supporting areas, including special economic zone, industrial zone, agricultural products procession zone and logistics zone;
- Take various measures in order to ensure the enforcement of laws and legal norms related to port and means of water transportation;
- Lift on- lift off (“LOLO”), load-unload, and store cargo;
- Transport goods within port area, between the port and industrial area;
- Provide bonded warehouse service, temporary customs warehouse service and container yard;
- Provide tug-boat assistance and mooring-unmooring service;
- Provide logistics supply, pure water, and hygiene service to vessel;

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

1. Background information (continued)

- Provide container stuffing-unstuffing service;
- Provide container repair and maintenance service;
- Provide tourist/passenger terminal and domestic port service; and
- Operate other business of any kinds authorised by the laws and legal norms in force to support the growth of PPAP.

The registered office and principal place of business of PPAP is located at No. 649, Preah Sisowat Quay, Sangkat Sras Chork, Khan Duan Penh, Phnom Penh, Kingdom of Cambodia.

As at 31 March 2023, the Company had 753 employees (31 December 2022: 755 employees).

2. Basis of preparation

(a) Statement of compliance

These condensed interim financial statements have been prepared in accordance with Cambodian International Accounting Standard (“CIAS”) 34, “*Interim Financial Reporting*”. They do not include all the information required for a complete set of CIFRS financial statements. However, selected explanatory notes are included to explain events and transactions that are significant to an understanding of the changes in the Company’s financial position and financial performance since the last annual financial statements as at and for the year ended 31 December 2022.

These condensed interim financial statements were authorised for issue by the Company’s Board of Directors on 23 June 2023.

(b) Functional currency

The national currency of Cambodia is the Khmer Riel (“KHR”). However, as the Company transacts and maintains its accounting records primarily in United States Dollars (“US\$”), management has determined the US\$ to be the Company’s functional currency as it reflects the economic substance of the underlying events and circumstances of the Company.

The condensed interim financial statements are presented in US\$, which is the Company’s functional currency. All amounts have been rounded to the nearest dollars, unless otherwise indicated.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

2. Basis of preparation (continued)

(c) Use of estimates and judgements

In preparing these condensed interim financial statements, management has made judgements, estimates and assumptions that affect the application of the Company's accounting policies and the reported amounts of assets, liabilities, income and expenses. Actual results may differ from these estimates.

Estimates and underlying assumptions are reviewed on an ongoing basis. Revisions to estimates are recognised prospectively.

3. Significant accounting policies

The accounting policies applied in these condensed interim financial statements are the same as those applied in the Company's annual financial statements as at and for the year ended 31 December 2022.

4. Translation of United States Dollars into Khmer Riel

The condensed interim financial statements are expressed in United States Dollars ("US\$"), which is the Company's functional currency. The translations of US\$ amounts into Khmer Riel ("KHR") meets the presentation requirements pursuant to Law on Accounting and Auditing and has been done in compliance with IAS21 – *the Effects of changes in Foreign Exchange Rate*.

Assets and liabilities are translated at the closing rate as at the reporting date and share capital and other equity account are translated at the historical rate. The statements of profit or loss and other comprehensive income and cash flows are translated into KHR at the average rate for the reporting period, which has been deemed to approximate the exchange rate on the date of transactions as exchange rates have not fluctuated significantly during the period. Exchange differences arising from the translation are recognised as "Currency Translation Differences" in other comprehensive income.

The Company uses the following exchange rates:

For the three-month period/year ended			Closing rate	Average rate three-month
31 March 2023	US\$1	=	4,054KHR	4,084KHR
31 March 2022	US\$1	=	4,050KHR	4,063KHR
31 December 2022	US\$1	=	4,117KHR	N/A

These convenience translations should not be construed as representations that the US\$ amounts have been, could have been, or could in the future be, converted into KHR at this or any other rate of exchange.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

5. Property, plant and equipment

For the three-month period ended 31 March 2023

	Land US\$	Computer US\$	Office equipment and others US\$	Furniture and fixtures US\$	Motor vehicle US\$	Machineries US\$	Harbours and buildings US\$	Construction in progress US\$	Total US\$	Total KHR'000 (Note 4)
Cost										
Balance at beginning of the period (restated)	37,356,160	1,586,632	1,519,314	61,588	2,065,448	29,430,016	63,027,742	8,282,902	143,329,802	590,088,794
Additions	193,872	27,970	15,668	-	-	-	75,033	6,518,032	6,830,575	27,896,068
Transfers	2,751,896	5,096	-	-	-	-	4,288,238	(7,045,230)	-	-
Transfer to intangible assets	-	-	-	-	-	-	-	(106,365)	(106,365)	(434,395)
Currency translation differences	-	-	-	-	-	-	-	-	-	(9,231,502)
Balance at end of the period	<u>40,301,928</u>	<u>1,619,698</u>	<u>1,534,982</u>	<u>61,588</u>	<u>2,065,448</u>	<u>29,430,016</u>	<u>67,391,013</u>	<u>7,649,339</u>	<u>150,054,012</u>	<u>608,318,965</u>
Less: Accumulated depreciation										
Balance at beginning of the period (restated)	-	979,891	484,166	58,813	841,296	12,147,930	13,500,232	-	28,012,328	115,326,754
Depreciation for the period	-	54,338	31,054	100	35,179	504,664	412,317	-	1,037,652	4,237,771
Currency translation differences	-	-	-	-	-	-	-	-	-	(1,795,906)
Balance at end of the period	<u>-</u>	<u>1,034,229</u>	<u>515,220</u>	<u>58,913</u>	<u>876,475</u>	<u>12,652,594</u>	<u>13,912,549</u>	<u>-</u>	<u>29,049,980</u>	<u>117,768,619</u>
Carrying amounts										
Balance at beginning of the period (restated)	<u>37,356,160</u>	<u>606,741</u>	<u>1,035,148</u>	<u>2,775</u>	<u>1,224,152</u>	<u>17,282,086</u>	<u>49,527,510</u>	<u>8,282,902</u>	<u>115,317,474</u>	<u>474,762,040</u>
Balance at end of the period	<u>40,301,928</u>	<u>585,469</u>	<u>1,019,762</u>	<u>2,675</u>	<u>1,188,973</u>	<u>16,777,422</u>	<u>53,478,464</u>	<u>7,649,339</u>	<u>121,004,032</u>	<u>490,550,346</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

5. Property, plant and equipment (continued)

For the three-month period ended 31 March 2022

	Land US\$	Computer US\$	Office equipment and others US\$	Furniture and fixtures US\$	Motor vehicle US\$	Machineries US\$	Harbours and buildings US\$	Construction in progress US\$	US\$	Total KHR'000 (Note 4)
Cost										
Balance at beginning of the period	35,852,208	1,406,261	1,163,692	64,817	1,936,661	28,097,013	56,550,906	2,842,607	127,914,165	521,122,308
Additions	6,532	-	-	-	161,254	-	-	2,075,820	2,243,606	9,115,771
Transfers	-	-	-	-	-	1,448,389	-	(1,448,389)	-	-
Currency translation differences	-	-	-	-	-	-	-	-	-	(3,099,106)
Balance at end of the period	<u>35,858,740</u>	<u>1,406,261</u>	<u>1,163,692</u>	<u>64,817</u>	<u>2,097,915</u>	<u>29,545,402</u>	<u>56,550,906</u>	<u>3,470,038</u>	<u>130,157,771</u>	<u>527,138,973</u>
Less: Accumulated depreciation										
Balance at beginning of the period	-	849,687	433,912	60,562	784,843	10,287,008	12,169,778	-	24,585,790	100,162,508
Depreciation for the period	-	44,149	19,317	500	34,085	488,819	326,522	-	913,392	3,711,112
Currency translation differences	-	-	-	-	-	-	-	-	-	(601,932)
Balance at end of the period	-	<u>893,836</u>	<u>453,229</u>	<u>61,062</u>	<u>818,928</u>	<u>10,775,827</u>	<u>12,496,300</u>	-	<u>25,499,182</u>	<u>103,271,688</u>
Carrying amounts										
Balance at beginning of the period	<u>35,852,208</u>	<u>556,574</u>	<u>729,780</u>	<u>4,255</u>	<u>1,151,818</u>	<u>17,810,005</u>	<u>44,381,128</u>	<u>2,842,607</u>	<u>103,328,375</u>	<u>420,959,800</u>
Balance at end of the period	<u>35,858,740</u>	<u>512,425</u>	<u>710,463</u>	<u>3,755</u>	<u>1,278,987</u>	<u>18,769,575</u>	<u>44,054,606</u>	<u>3,470,038</u>	<u>104,658,589</u>	<u>423,867,285</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

6. Leases

(a) Company as lessee

The right-of-use assets and lease liabilities are in respects of 2 leases of lands with the terms of 40 and 30 years.

(i) *Right-of-use assets*

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Cost				
Balance at beginning of the period	6,130,269	25,238,317	3,659,892	14,910,400
Additions	389,213	1,589,546	-	-
Termination of sub-leases	-	-	3,645,221	14,810,533
Sub-leasing of right-of-use assets	-	-	(3,829,468)	(15,559,128)
Currency translation differences	-	(397,883)	-	(85,443)
Balance at end of the period	<u>6,519,482</u>	<u>26,429,980</u>	<u>3,475,645</u>	<u>14,076,362</u>
Less: Accumulated depreciation				
Balance at beginning of the period	222,584	916,378	126,020	513,405
Depreciation for the period	50,235	205,160	22,532	91,548
Currency translation differences	-	(15,530)	-	(3,318)
Balance at end of the period	<u>272,819</u>	<u>1,106,008</u>	<u>148,552</u>	<u>601,635</u>
Carrying amounts				
Balance at beginning of the period	<u>5,907,685</u>	<u>24,321,939</u>	<u>3,533,872</u>	<u>14,396,995</u>
Balance at end of the period	<u>6,246,663</u>	<u>25,323,972</u>	<u>3,327,093</u>	<u>13,474,727</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

6. Leases (continued)

(a) Company as lessee (continued)

(ii) Lease liabilities

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Non-current	11,756,646	47,661,443	11,162,424	45,955,700
Current	273,031	1,106,868	548,299	2,257,347
	<u>12,029,677</u>	<u>48,768,311</u>	<u>11,710,723</u>	<u>48,213,047</u>

Movements of the lease liabilities during the period were as follow:

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Balance at beginning of the period	11,710,723	48,213,047	7,467,219	30,421,450
Additions	389,213	1,589,546	-	-
Interest expense	118,567	484,228	73,139	297,164
Interest paid	(118,567)	(484,228)	(73,139)	(297,164)
Principal paid	(70,259)	(286,938)	(41,124)	(167,087)
Currency translation differences	-	(747,344)	-	(178,678)
Balance at end of the period	<u>12,029,677</u>	<u>48,768,311</u>	<u>7,426,095</u>	<u>30,075,685</u>

(b) Company as lessor

Lease receivables are in respects of the sub-leasing of the right-of-uses asset on the leased lands to various customers. The Company has classified the sub-leases as finance lease, because the sub-leases are for the whole of the remaining term of the head lease.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

7. Investment properties

Investment properties comprises lands and buildings that are leased to third parties under operating leases.

	For the three-month period ended 31 March 2023				For the three-month period ended 31 March 2022			
	Land US\$	Building US\$	Total US\$	Total KHR'000 (Note 4)	Land US\$	Building US\$	Total US\$	Total KHR'000 (Note 4)
Cost								
Balance at beginning of the period	83,334,771	1,510,578	84,845,349	349,308,301	83,705,437	1,480,578	85,186,015	347,047,825
Currency translation differences	-	-	-	(5,345,256)	-	-	-	(2,044,464)
Balance at end of the period	<u>83,334,771</u>	<u>1,510,578</u>	<u>84,845,349</u>	<u>343,963,045</u>	<u>83,705,437</u>	<u>1,480,578</u>	<u>85,186,015</u>	<u>345,003,361</u>
Less: Accumulated depreciation								
Balance at beginning of the period	-	610,662	610,662	2,514,095	-	559,152	559,152	2,277,985
Depreciation for the period	-	13,577	13,577	55,448	-	12,827	12,827	52,116
Currency translation differences	-	-	-	(38,878)	-	-	-	(13,586)
Balance at end of the period	<u>-</u>	<u>624,239</u>	<u>624,239</u>	<u>2,530,665</u>	<u>-</u>	<u>571,979</u>	<u>571,979</u>	<u>2,316,515</u>
Carrying amounts								
Balance at beginning of the period	<u>83,334,771</u>	<u>899,916</u>	<u>84,234,687</u>	<u>346,794,206</u>	<u>83,705,437</u>	<u>921,426</u>	<u>84,626,863</u>	<u>344,769,840</u>
Balance at end of the period	<u>83,334,771</u>	<u>886,339</u>	<u>84,221,110</u>	<u>341,432,380</u>	<u>83,705,437</u>	<u>908,599</u>	<u>84,614,036</u>	<u>342,686,846</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

8. Trade and other receivable

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Non-current				
<i>Other receivable</i>				
Deposit	<u>71,486</u>	<u>289,804</u>	<u>70,289</u>	<u>289,380</u>
Current				
<i>Trade receivables</i>				
Third parties	<u>4,859,233</u>	<u>19,699,331</u>	<u>5,545,813</u>	<u>22,832,112</u>
<i>Other receivables</i>				
Advances	90,435	366,623	23,563	97,009
Deposits	17,729	71,873	17,729	72,990
Other receivables	2,703,050	10,958,165	3,453,885	14,219,644
Prepayments	<u>136,483</u>	<u>553,302</u>	<u>163,624</u>	<u>673,640</u>
	<u>2,947,697</u>	<u>11,949,963</u>	<u>3,658,801</u>	<u>15,063,283</u>
Less: Allowance for impairment losses	<u>(1,428,859)</u>	<u>(5,792,594)</u>	<u>(1,377,419)</u>	<u>(5,670,834)</u>
	<u>6,378,071</u>	<u>25,856,700</u>	<u>7,827,195</u>	<u>32,224,561</u>

Movements of allowance for impairment losses on trade and other receivables were as follow:

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Balance at beginning of the period	1,377,419	5,670,834	790,673	3,202,225
Recognised in profit or loss	51,440	210,081	374,191	1,520,338
Currency translation differences	-	(88,321)	-	(4,864)
Balance at end of the period	<u>1,428,859</u>	<u>5,792,594</u>	<u>1,164,864</u>	<u>4,717,699</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

9. Inventories

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Diesel oil	99,384	402,903	123,770	509,561
Lubricant oil	36,144	146,528	32,202	132,576
Spare parts	620,287	2,514,643	553,307	2,277,965
Stationery	4,067	16,488	5,703	23,479
	<u>759,882</u>	<u>3,080,562</u>	<u>714,982</u>	<u>2,943,581</u>

10. Other investments, cash and bank balances

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) (Restated)
Non-current				
Other investments – term deposit	<u>15,000,000</u>	<u>60,810,000</u>	<u>15,000,000</u>	<u>61,755,000</u>
Current				
Cash on hand	4,105	16,642	6,746	27,772
<i>Cash at Bank</i>				
Saving Account	152,880	619,776	705,125	2,903,000
Current Account	501,633	2,033,620	4,389,792	18,072,774
Term deposits (original maturity up to three months)	98,652	399,935	1,092,426	4,497,518
Term deposits (original maturity of less than 1 year)	<u>1,100,000</u>	<u>4,459,400</u>	<u>1,100,000</u>	<u>4,528,700</u>
	<u>1,857,270</u>	<u>7,529,373</u>	<u>7,294,089</u>	<u>30,029,764</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

10. Other investments, cash and bank balances (continued)

For purpose of the condensed interim statement of cash flows, cash and cash equivalents comprise the following:

	31 March 2023		31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Cash on hand	4,105	16,642	2,698	10,927
<i>Cash at Bank</i>				
Current accounts	152,880	619,776	2,118,753	8,580,950
Savings accounts	501,633	2,033,620	1,225,913	4,964,948
Term deposits (original maturity up to three months)	98,652	399,935	2,038,883	8,257,476
Bank overdraft (*)	<u>(430,098)</u>	<u>(1,743,617)</u>	<u>-</u>	<u>-</u>
	<u>327,172</u>	<u>1,326,356</u>	<u>5,386,247</u>	<u>21,814,301</u>

(*) This represents the overdraft facility with Foreign Trade Bank ("FTB"). It is secured by the fixed deposit, bore interest rate at 7% per annum and has the maturity date on 2 May 2023 (2022: Nil).

11. Share capital

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Voting shares of US\$1 each:				
Class A	4,136,873	16,547,492	4,136,873	16,547,492
Class B	<u>16,547,492</u>	<u>66,189,968</u>	<u>16,547,492</u>	<u>66,189,968</u>
	<u>20,684,365</u>	<u>82,737,460</u>	<u>20,684,365</u>	<u>82,737,460</u>
Non-voting shares of US\$1 each:				
Class C	<u>93,769,120</u>	<u>375,076,480</u>	<u>93,769,120</u>	<u>375,076,480</u>
	<u>114,453,485</u>	<u>457,813,940</u>	<u>114,453,485</u>	<u>457,813,940</u>

Class C shareholders are not entitled to dividend but have first priorities in case of PPAP's liquidation.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

12. Share premium

On 9 December 2015, PPAP was successfully listed on the Cambodia Securities Exchange (“CSX”). The total number of ordinary shares (voting) is 20,684,365 shares, of which 4,136,873 (Class A) shares was from the IPO with a par value of KHR4,000 per share. After the listing, MEF holds 80% of the total number of shares. PPAP received the proceeds from the IPO amounting to US\$5,193,915 and incurred IPO costs of US\$901,540.

13. Reserves

	Legal reserve US\$	General reserve US\$	Development fund US\$	US\$	Total KHR'000 (Note 4)
Balance at 1 January 2023	3,174,446	3,174,446	51,117,805	57,466,697	233,991,665
Transfer from retained earnings (*)	<u>715,664</u>	<u>715,664</u>	<u>11,739,946</u>	<u>13,171,274</u>	<u>53,830,997</u>
Balance at 31 March 2023	<u>3,890,110</u>	<u>3,890,110</u>	<u>62,857,751</u>	<u>70,637,971</u>	<u>287,822,662</u>
Balance at 1 January 2022	2,539,054	2,539,054	40,783,272	45,861,380	186,839,262
Transfer from retained earnings	<u>635,392</u>	<u>635,392</u>	<u>10,334,533</u>	<u>11,605,317</u>	<u>47,152,403</u>
Balance at 31 March 2022	<u>3,174,446</u>	<u>3,174,446</u>	<u>51,117,805</u>	<u>57,466,697</u>	<u>233,991,665</u>

In accordance with PPAP’s Articles of Incorporation, article 66, dated 5 September 2016, the Board of Directors can decide to distribute the PPAP’s profit, after offsetting with losses carried forward (if any), as follows:

- for legal reserve – 5%
- for general reserve – 5%
- the remaining balance for dividend and development fund.

(*) The transfer from retained earnings to reserves was done followed the resolution on the Board of Directors on 31 March 2023.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

14. Trade and other payables

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Non-current				
<i>Other payable</i>				
Deposit	<u>35,145</u>	<u>142,477</u>	<u>35,145</u>	<u>144,690</u>
Current				
<i>Trade payables</i>				
Third parties	<u>915,478</u>	<u>3,711,348</u>	<u>629,216</u>	<u>2,590,482</u>
<i>Other payables</i>				
Deposits	539,905	2,188,775	495,001	2,037,919
Seniority payable	-	-	130,859	538,747
Dividend payable (Note 27)	1,142,009	4,629,704	-	-
Other tax payables	57,456	232,927	213,219	877,823
Other payables	<u>1,962,800</u>	<u>7,957,191</u>	<u>1,489,600</u>	<u>6,132,683</u>
	<u>3,702,170</u>	<u>15,008,597</u>	<u>2,328,679</u>	<u>9,587,172</u>
	<u>4,617,648</u>	<u>18,719,945</u>	<u>2,957,895</u>	<u>12,177,654</u>

15. Borrowings

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
<i>Phnom Penh Port – New Container Terminal Project (“PPPNCTP”) or Phnom Penh Port LM17</i>				
Non-current	15,524,806	62,937,564	16,559,793	68,176,668
Current	<u>2,150,703</u>	<u>8,718,950</u>	<u>2,345,281</u>	<u>9,655,522</u>
	<u>17,675,509</u>	<u>71,656,514</u>	<u>18,905,074</u>	<u>77,832,190</u>

PPPNCTP represents an on-lending agreement between the MEF and PPAP for the lending of proceeds of the Import-Export Bank of China (“the Eximbank”) under the Preferential Buyer Credit Loan Agreement: No. (2010)29(136) dated 4 November 2010 for the Phnom Penh Port – New Container Terminal Project (“Project”).

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

15. Borrowings (continued)

The amount to be re-lent to PPAP shall be deemed to be simultaneously lent to PPAP on the same dates, in the same currency and the same amount as those disbursed by the Eximbank for the purposes of financing the implementation of the Project. PPAP pays interest to the MEF semi-annually at the rate of 4% per annum. The loan period is for 20 years, including a grace period of not exceeding 7 years from the date of the conclusion of the Loan Agreement.

Movements of Borrowings during the period were as follow:

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Balance at beginning of the period	18,905,074	77,832,190	21,005,637	85,576,966
Interest expense	178,051	727,160	193,313	785,431
Interest paid	(372,629)	(1,521,816)	(413,995)	(1,682,061)
Principal paid	(1,034,987)	(4,226,887)	(1,034,987)	(4,205,152)
Currency translation differences	-	(1,154,133)	-	(487,814)
Balance at end of the period	<u>17,675,509</u>	<u>71,656,514</u>	<u>19,749,968</u>	<u>79,987,370</u>

16. Contract liabilities

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Non-current	13,275,000	53,816,850	13,350,000	54,961,950
Current	<u>300,000</u>	<u>1,216,200</u>	<u>300,000</u>	<u>1,235,100</u>
	<u>13,575,000</u>	<u>55,033,050</u>	<u>13,650,000</u>	<u>56,197,050</u>

Contract liabilities are in respect of deferred income arising from lease of land to Chean Chhoeng Thai Group, in which they had prepaid the lease in full at the beginning of the lease. The total consideration is amortised on a straight-line basis over the term of 50 years.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

17. Provision for retirement benefits

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Defined benefits obligation				
Present value of defined benefits obligation	<u>245,722</u>	<u>996,157</u>	<u>235,835</u>	<u>970,933</u>
Other benefits				
National Social Security Funds	<u>126,188</u>	<u>511,566</u>	<u>126,188</u>	<u>519,516</u>
	<u><u>371,910</u></u>	<u><u>1,507,723</u></u>	<u><u>362,023</u></u>	<u><u>1,490,449</u></u>

Movements of the defined benefits obligations during the period were as follows:

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Balance at beginning of the period	235,835	970,933	455,842	1,857,100
Current service costs (*)	6,458	26,374	15,614	63,440
Interest costs	3,429	14,004	-	-
Benefits paid	-	-	(5,447)	(22,131)
Currency translation differences	-	(15,154)	-	(11,073)
Balance at end of the period	<u><u>245,722</u></u>	<u><u>996,157</u></u>	<u><u>466,009</u></u>	<u><u>1,887,336</u></u>

Movements of the other benefits during the period were as follows:

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Balance at beginning of the period	126,188	519,516	99,987	407,347
Additional expenses (*)	-	-	6,593	26,787
Currency translation differences	-	(7,950)	-	(2,485)
Balance at end of the period	<u><u>126,188</u></u>	<u><u>511,566</u></u>	<u><u>106,580</u></u>	<u><u>431,649</u></u>

(*) These amounts were recognised within salaries, wages and related expenses in the condensed interim statement of profit or loss and other comprehensive income.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

18. Liability arising from joint arrangement

Liability arising from joint arrangement is in respect of the property, plant and equipment arising from the agreement on Investment Cooperation for the development of the multi-purpose terminals between PPAP and PTLs Cooperation Co., Ltd. The details are as follow:

On 8 November 2021, PPAP and PTLs Cooperation Co., Ltd. (“PTLS”) entered into an agreement on Investment Cooperation for Development of Multi-purpose Terminal TS11 (“TS11”). Pursuant to the agreement, both parties agreed to cooperate in the development of the multipurpose terminal known as TS11 located at Spean Kpous Village, Sangkat Kilometre 6, Khan Russey Keo, Phnom Penh, whereby PPAP will contribute the right-of-uses of leased land, and PTLs will invest US\$9 million for the construction and other supporting facilities for the terminal based on development master plan. Under the terms of agreement, the duration of the cooperation is 40 years, starting from 8 November 2021 to 8 November 2061. PTLs has the right to extend the cooperation for another 10 years upon the end of the cooperation period.

On 29 August 2022, PPAP and PTLs entered into another agreement on Investment Cooperation for Development of Multi-purpose Terminal UM2 (“UM2”). Pursuant to the agreement, both parties agreed to cooperate in the development of the multi-purpose terminal UM2 known as UM2 located at Daun Mao Leur Village, Tonle Bet Commune, Tboung Khmum District, Tboung Khmum Province, whereby PPAP will contribute the right-of-uses of leased, and PTLs will invest US\$26.5 million for the construction and other supporting facilities for the terminal based on development master plan. Under the terms of agreement, the duration of the cooperation is 40 years, starting from 29 August 2022 to 29 August 2062. PTLs has the right to extend the cooperation for another 10 years upon the end of the cooperation period.

Pursuant to the above agreements, both parties shall manage the operation of the terminals, TS11 and UM2. PPAP and PTLs shall share 51% and 49%, respectively, in respect of profit or loss arising from the operation of the terminals.

19. Income tax

(a) Applicable tax rates

In accordance with Cambodian tax law, the Company has the obligation to pay tax on income (“TOI”) at the rate of 20% of taxable income or minimum tax at 1% of turnover inclusive of all taxes except value-added tax, whichever is higher.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

19. Income tax (continued)

(b) Income tax expense

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Current tax at applicable tax rate	459,076	1,874,866	915,858	3,721,132
Change to estimates related to prior period	<u>(90,779)</u>	<u>(370,741)</u>	<u>(10,682)</u>	<u>(43,401)</u>
Current income tax	368,297	1,504,125	905,176	3,677,731
Deferred tax expense	<u>83,260</u>	<u>340,034</u>	<u>198,484</u>	<u>806,440</u>
Income tax expense	451,557	1,844,159	1,103,660	4,484,171
Tax recoveries from share of loss from joint arrangement	<u>3,691</u>	<u>15,074</u>	<u>-</u>	<u>-</u>
	<u>455,248</u>	<u>1,859,233</u>	<u>1,103,660</u>	<u>4,484,171</u>

The reconciliation of income tax expense shown in the condensed interim statement of profit or loss and other comprehensive income was as follows:

	%	For the three-month period ended 31 March 2023		%	For the three-month period ended 31 March 2022	
		US\$	KHR'000 (Note 4)		US\$	KHR'000 (Note 4) <i>(Restated)</i>
Profit before tax		<u>2,403,185</u>	<u>9,814,606</u>		<u>4,645,241</u>	<u>18,873,613</u>
Income tax expense at applicable tax rate	20.0%	480,637	1,962,922	20.0%	929,048	3,774,722
Non-deductible expenses	2.6%	61,699	251,978	4.0%	185,294	752,850
Change to estimates related to prior period	-3.8%	<u>(90,779)</u>	<u>(370,741)</u>	-0.2%	<u>(10,682)</u>	<u>(43,401)</u>
	18.8%	<u>451,557</u>	<u>1,844,159</u>	23.8%	<u>1,103,660</u>	<u>4,484,171</u>
Tax recoveries from share of loss from joint arrangement	0.1%	<u>3,691</u>	<u>15,074</u>	0.0%	<u>-</u>	<u>-</u>
	18.9%	<u>455,248</u>	<u>1,859,233</u>	23.8%	<u>1,103,660</u>	<u>4,484,171</u>

During the period, the Company has paid US\$3,308,802 in respect to the income tax expenses for the three-month period ended 31 March 2023 (31 March 2022: US\$2,398,723).

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

19. Income tax (continued)

(c) Deferred tax liabilities, net

The deferred tax assets/(liabilities) comprises the following:

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
<i>Deferred tax assets:</i>				
Lease liabilities	2,405,935	9,753,660	2,342,145	9,642,611
Contract Liabilities	2,655,000	10,763,370	2,670,000	10,992,390
Provision for retirement benefits	74,382	301,545	72,405	298,091
Impairment loss on trade and other receivables	285,772	1,158,520	275,484	1,134,168
	<u>5,421,089</u>	<u>21,977,095</u>	<u>5,360,034</u>	<u>22,067,260</u>
<i>Deferred tax liabilities:</i>				
Unrealised exchange differences	(18,974)	(76,920)	(26,728)	(110,038)
Property, plant and equipment	(3,277,973)	(13,288,903)	(3,147,039)	(12,956,360)
Right-of-use assets	(1,249,333)	(5,064,796)	(1,181,537)	(4,864,388)
Lease receivables	(1,627,925)	(6,599,608)	(1,674,586)	(6,894,271)
	<u>(6,174,205)</u>	<u>(25,030,227)</u>	<u>(6,029,890)</u>	<u>(24,825,057)</u>
Deferred tax liabilities, net	<u>(753,116)</u>	<u>(3,053,132)</u>	<u>(669,856)</u>	<u>(2,757,797)</u>

(d) Tax contingencies

Taxes are subject to review and investigation by a number of authorities, who are enabled by law to impose severe fines, penalties and interest charges. The application of tax laws and regulations to many types of transactions are susceptible to varying interpretations.

These facts may create tax risks in Cambodia substantially more significant than in other countries. Management believes that it has adequately provided for tax liabilities based on its interpretation of tax legislation. However, the relevant authorities may have different interpretations and the effects could be significant.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

20. Capital commitments

	31 March 2023		31 December 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Capital expenditure in respect of property, plant and equipment:				
Contracted but not yet provided	<u>5,040,068</u>	<u>20,432,436</u>	<u>1,896,145</u>	<u>7,806,428</u>

21. Revenue

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Stevedoring	3,006,651	12,279,163	3,882,123	15,773,066
Lift On Lift Off ("LOLO")	2,449,430	10,003,472	3,098,863	12,590,680
Port dues and charges	1,150,141	4,697,176	1,003,096	4,075,579
Logistics services	471,393	1,925,169	45,735	185,821
Gate fees	200,609	819,287	263,346	1,069,975
Trucking fee	116,658	476,431	272,890	1,108,752
Storage fees	129,547	529,070	350,168	1,422,732
Weighting fee	4,526	18,484	5,407	21,969
Stuffing/Unstuffing	3,200	13,069	8,900	36,161
Sand dredging management fee	-	-	2,652	10,775
	<u>7,532,155</u>	<u>30,761,321</u>	<u>8,933,180</u>	<u>36,295,510</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

22. Cost of services

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Crane charges	639,411	2,611,355	767,385	3,117,885
Depreciation	924,833	3,777,018	770,375	3,130,034
Fuel and gasoline	518,811	2,118,824	396,074	1,609,249
Salaries and wages	621,266	2,537,250	498,021	2,023,459
Maintenance costs	429,315	1,753,322	329,574	1,339,059
Logistic costs	152,469	622,683	48,860	198,518
Others	123,867	505,874	75,029	304,843
	<u>3,409,972</u>	<u>13,926,326</u>	<u>2,885,318</u>	<u>11,723,047</u>

23. Other income

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
				<i>(Restated)</i>
Rental income	231,206	944,245	230,238	935,457
Income from sub-leasing right-of-use assets	-	-	440,535	1,789,894
Others	95,691	390,802	71,167	289,151
	<u>326,897</u>	<u>1,335,047</u>	<u>741,940</u>	<u>3,014,502</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

24. General and administrative expenses

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Salaries and other benefits	1,175,644	4,801,330	1,029,617	4,183,334
Utilities and fuel	163,198	666,501	169,555	688,902
Depreciation	176,631	721,361	178,376	724,742
Board of Directors' fees	61,702	251,991	62,065	252,170
Donation	230,970	943,281	84,709	344,173
Office supplies	51,010	208,325	74,390	302,247
Business entertainment	42,863	175,052	52,972	215,225
Repair and maintenance	56,629	231,273	31,822	129,293
Communication expenses	18,414	75,203	16,172	65,707
Professional fees	7,651	31,247	8,897	36,149
Travelling expenses	21,146	86,360	6,542	26,580
Other tax expenses	26,930	109,982	18,795	76,364
Uniforms	39,894	162,927	14,622	59,409
Others	76,887	314,008	15,147	61,541
	<u>2,149,569</u>	<u>8,778,841</u>	<u>1,763,681</u>	<u>7,165,836</u>

25. Financial income/(cost), net

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Finance cost				
Net loss on currencies exchange	<u>(62,539)</u>	<u>(255,409)</u>	-	-
Interest expenses from:				
Lease liabilities	(118,567)	(484,228)	(73,139)	(297,164)
Borrowings	(178,051)	(727,160)	(193,313)	(785,431)
Provision for retirement benefits	(3,429)	(14,004)	-	-
Others	-	-	(1,352)	(5,493)
	<u>(300,047)</u>	<u>(1,225,392)</u>	<u>(267,804)</u>	<u>(1,088,088)</u>
Finance cost	<u>(362,586)</u>	<u>(1,480,801)</u>	<u>(267,804)</u>	<u>(1,088,088)</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

25. Financial income/(cost), net (continued)

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
<i>Finance income</i>				
Interest incomes from:				
Other investment and bank balances	286,859	1,171,532	217,864	885,181
Lease receivables	95,185	388,735	40,547	164,742
Others	1,197	4,889	2,704	10,987
Finance income	<u>383,241</u>	<u>1,565,156</u>	<u>261,115</u>	<u>1,060,910</u>
Financial income/(cost), net	<u>20,655</u>	<u>84,355</u>	<u>(6,689)</u>	<u>(27,178)</u>

26. Earnings per share

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4) <i>(Restated)</i>
Profit attributable to ordinary equity holders	1,947,937	7,955,373	3,541,581	14,389,442
Weighted average number of ordinary shares in issue	<u>20,684,365</u>	<u>20,684,365</u>	<u>20,684,365</u>	<u>20,684,365</u>
Basic earnings per share	0.09	0.38	0.17	0.70
Diluted earnings per share	<u>0.09</u>	<u>0.38</u>	<u>0.17</u>	<u>0.70</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

27. Dividends

On 31 March 2023, the Board of Directors of PPAP resolved to distribute the dividends in respect to the financial year ended 31 December 2022 to shareholders of each class of shares as follows:

- Shareholders in Class A is entitled to total dividend of US\$352,665 (equivalent to KHR1,429,703,809).
- Shareholders in Class B is entitled to total dividend of US\$789,344 (equivalent to KHR3,200,000,000).

At the date of these condensed interim financial statements, the dividends have not yet been paid.

28. Related party transactions and balances

(a) Identity of related party

For the purposes of these condensed interim financial statements, parties are considered to be related to the Company if the Company has the ability, directly or indirectly, to control the party or exercise significant influence over the party in making financial and operating decisions, or vice versa, or where the Company and the party are subject to common control or common significant influence. Related parties may be individuals or other entities.

The Company have related party relationships with its substantial shareholders and key management personnel.

Key management personnel are defined as those persons having authority and responsibility for planning, directing and controlling the activities of the Company either directly or indirectly.

The key management personnel include all the Directors of the Company, and certain senior management members of the Company.

Key management have relationships with the Company which are entered into in the normal course of business and on substantially the same terms, including warehouse rental, purchase of goods and services, insurance, telephone expense and other expense, as for comparable transactions with other persons of a similar standing or, where applicable, with other employees. These transactions did not involve more than the normal risk of repayment or present other unfavourable features.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

28. Related party transactions and balances (continued)

(b) Significant transactions with related parties

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Related parties:				
<i>Interest expense</i>				
MEF	<u>178,051</u>	<u>727,160</u>	<u>193,313</u>	<u>785,431</u>
<i>Donation and charities</i>				
MEF and MPWT	<u>6,848</u>	<u>27,852</u>	<u>6,052</u>	<u>25,042</u>

(c) Compensation of key management personnel

Key management compensation during the financial period is as follows:

	For the three-month period ended 31 March 2023		For the three-month period ended 31 March 2022	
	US\$	KHR'000 (Note 4)	US\$	KHR'000 (Note 4)
Short term employee benefits	<u>61,702</u>	<u>251,990</u>	<u>62,065</u>	<u>252,170</u>

29. Financial risk management objectives and policies

The financial risk management objective of PPAP is to optimise value creation for its shareholders whilst minimising the potential adverse impact arising from volatility of the financial markets.

The Directors are responsible for setting the objectives and underlying principles of financial risk management for PPAP. The management then establishes the detailed policies such as authority levels, oversight responsibilities, risk identification and measurement and exposure limits in accordance with the objectives and underlying principles approved by the Directors.

(a) Credit risk

Credit risk is the risk of financial loss to PPAP if a counter party to a financial instrument fails to perform as contracted. It is PPAP's policy to monitor the financial standing of these counter parties on an ongoing basis to ensure that PPAP is exposed to minimal credit risk.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

29. Financial risk management objectives and policies (continued)

(a) Credit risk (continued)

PPAP's primary exposure to credit risk arises through its receivables. The credit period for trade receivables is one to three months and PPAP seeks to maintain strict control over its outstanding receivables to minimise credit risk. Overdue balances are reviewed regularly by management.

The Company use an allowance matrix to measure ECLs of receivables with its loss rates being calculated using a 'roll rate' method.

There is impairment allowance amounting to US\$1,428,859 recognised for trade and other receivables at 31 March 2023 (31 December 2022: US\$1,377,419).

(b) Liquidity and cash flow risk

Liquidity and cash flow risk arises from PPAP's management of working capital. It is the risk that PPAP will encounter difficulty in meeting its financial obligations when due.

PPAP actively manages its debt maturity profile, operating cash flows and the availability of funding so as to ensure that all operating, investing and financing needs are met. In liquidity risk management strategy, PPAP maintains a level of cash and cash equivalents deemed adequate to finance PPAP's activities.

(c) Interest rate risk

Interest rate risk is the risk that the fair value or future cash flows of the financial instruments of PPAP would fluctuate because of changes in market interest rates.

The exposure of PPAP to interest rate risk arises primarily from deposits at banks, leases transactions and Borrowings. PPAP manages its interest rate exposure by closely monitoring the debt market. PPAP does not use derivative financial instruments to hedge any debt obligations.

30. Seasonality or cyclical nature of operations

The demand for PPAP services is subject to seasonal fluctuation as a result of the high demand for mainly garment, commodity, rice, textile raw materials and construction materials. Historically, peak demand is in the third quarter of the year and attributed to the high volume of export to the United States of America and import from China.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

31. Segment Reporting

Operating segments are reported in a manner consistent with the internal reporting provided to the PPAP's decision makers. Those whom is responsible for allocating resources to and assessing the performance of the operating segments has been identified as the key management team. PPAP operates in one operating segment being port related business.

32. Restatement of comparative information

During the preparation of the condensed interim financial statements for the three-month period ended 31 March 2023, the management has identified errors in the prior years' financial statements relating to the following:

- A. Other investments – Non-current vs Current asset;
- B. Financial instrument measured at amortised cost;
- C. Present interest revenue as a separate line item in the statement of profit or loss and other comprehensive income;
- D. Present impairment loss as a separate line item in the statement of profit or loss and other comprehensive income;
- E. Leases
- F. Classification and measurement of Property, plant and equipment (“PPE”)
- G. Measurement of current tax income liabilities and deferred tax
- H. Classification of inventory
- I. Earnings per share
- J. Corresponding impacts to Retained earnings
- K. Corresponding impacts on Statement of Cash flows

The details of the adjustments are as follows:

A. Other investments – Non-current vs Current asset

In accordance with paragraph 60 of CIAS 1, the current and non-current assets shall be presented as separate classifications in the statement of financial position. According to certificate of deposit, the maturities of the Company's fixed deposits were more than 1 year as at 31 December 2022 and 2021. However, as at 31 December 2022 and 2021, these balances were classified as current assets under “cash and bank balances” instead of non-current assets. As a result, the current assets and non-current assets were overstated and understated by US\$15,000,000 and US\$10,000,000 as at 31 December 2022 and 2021, respectively.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

B. Financial instrument measured at amortised cost

Under CIFRS 9, the accrued interest receivable and payable are included as cash flows in the amortised cost measurement method of financial assets and financial liabilities, respectively. However, as at 31 December 2022 and 2021, the Company classified the accrued interest receivable (to be received every 3 months) and payable (to be paid every 6 months) to other receivables (current assets) and other liabilities (current liabilities), respectively. As a result:

- The other receivables and cash and bank balances were overstated and understated by US\$91,254 and US\$32,114 as at 31 December 2022 and 2021, respectively; and
- The current other liabilities and borrowings were overstated and understated by US\$275,307 and US\$305,896 as at 31 December 2022 and 2021, respectively.

C. Present interest revenue as a separate line item in the statement of profit or loss and other comprehensive income

In accordance with paragraph 82(a) of CIAS 1, the revenue items such as interest revenue calculated using the effective interest rate method shall be presented separately as a line item in the statement of profit or loss. However, the Company presented the interest income from deposits with financial institutions, lease receivables, and the unwinding effect of long-term deposit amount totalling to US\$263,661 as “other income” in the statement of profit or loss for the three-month period ended 31 March 2022. Consequently, these amounts shall be reclassified to a separate line item as “Financial income” in the statement of profit or loss for the three-month period ended 31 March 2022.

D. Present impairment loss as a separate line item in the statement of profit or loss and other comprehensive income

In accordance with paragraph 82(ba) of CIAS 1, items such as impairment loss (including reversal of impairment losses or impairment gain) determined in accordance with the section 5.5 of CIFRS 9 shall be presented separately as a line item in the statement of profit or loss. However, in relation to the trade and other receivables, the Company has presented the impairment losses amounting to US\$374,191 under “General and administrative expenses” for the three-month period ended 31 March 2022. Consequently, the balance of these amounts shall be reclassified to a separate line item as “Impairment losses on trade and other receivables” in the statement of profit or loss for the three-month period ended 31 March 2022.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

E. Leases

(i) Recognition and measurement of Right-of-use assets and lease liabilities

In accordance with paragraph 22 of CIFRS 16, a lessee shall recognise a right-of-use asset and a lease liability at the commencement date of the lease. However, the Company recognised the right-of-use assets and lease liabilities for 2 leases, which had commenced on 1 February 2021 and 1 May 2021, in September 2022 instead of the respective commencement dates of each lease. Additionally, there was another new lease of land in December 2022 which the Company has made an error in the calculation. As a result, the following items were impacted:

As at 31 December 2021:

- The right-of-use assets were understated by US\$658,135.
- The lease liabilities were understated by US\$639,954 (non-current and current was understated by US\$292,607 and US\$347,347, respectively).
- Retained earnings was understated by US\$18,181.

As at 31 December 2022:

- The right-of-use assets were understated by US\$178,444.
- The other current receivables were overstated by US\$96,000.
- The lease liabilities were understated by US\$48,407 (non-current was overstated by US\$443,496 and current was understated by US\$491,903).
- Retained earnings were understated by US\$34,037.

As at and for the 3-month period ended 31 March 2022:

- The right-of-use assets were understated by US\$660,725.
- The depreciation expense was overstated by US\$2,590.
- The interest expenses were understated by US\$5,830.
- The lease liabilities were understated by US\$645,784 (non-current and current was understated by US\$455,090 and US\$190,694, respectively).
- The opening retained earnings were overstated by US\$18,181.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

E. Leases (continued)

(ii) Recognition and measurement of lease receivables resulting from sub-leases

- a) In accordance with CIFRS16.B58, the intermediate lessor shall classify the sub-lease as finance lease or as an operating lease with reference to the right-of-use asset arising from the head lease. However, the Company has identified an error such that a transaction relating to the sub-leasing of the Company's right-of-use assets for a piece of land with a size 9,057 m² located at Kilometre no.6 to a lessee for a period of 38 years (starting from January 2021), which is almost the entirety of the head lease's remaining terms of 38.25 years, was classified as operating lease instead of finance lease.

The Company identified other recording errors in relation to the calculation and recording of the head lease and sub-lease of a piece of land with size totalling 14,247 m² located at Kilometre no.6. Consequently, the following items were impacted:

As at 31 December 2021:

- The right-of-use assets were overstated by US\$785,255.
 - The lease receivables were understated by US\$1,407,541 (non-current and current was understated by US\$1,125,706 and US\$281,835, respectively).
 - The other current receivables were overstated by US\$324,319.
 - Non-current lease liability was understated by US\$39,119.
 - Retained earnings was understated by US\$258,848.
- b) On 1 January 2022, all the Company's sub-leases were terminated; and 2 locations were sub-leased to various lessees in the same month (i.e. January 2022). The Company, however, recognised these transactions in September 2022 instead of January, and recorded an incorrect amount when they recognised this transaction. Additionally, there were a number of transactions in relation to these transactions that were recorded incorrectly across various accounts. Consequently, the following items were impacted:

As at 31 December 2022:

- The right of use assets was overstated by US\$37,754.
- The lease receivables were understated by US\$1,218,902 (non-current and current were understated by US\$833,356 and US\$385,546, respectively).
- The other current receivables were overstated by US\$284,298.
- Non-current lease liability was understated by US\$39,119.
- Retained earnings was understated by US\$857,731.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

E. Leases (continued)

(ii) Recognition and measurement of lease receivables resulting from sub-leases (continued)

b) *As at and for the 3-month period ended 31 March 2022:*

- The right of use assets was overstated by US\$969,502.
- The lease receivables were understated by US\$2,076,296 (non-current and current was understated by US\$1,917,401 and US\$158,895, respectively).
- The other current receivables were overstated by US\$370,838.
- Non-current lease liability was understated by US\$39,119.
- The net income from sub-leasing of right-of-use assets was understated by US\$440,535.
- The Interest income was overstated by US\$2,546.
- The opening retained earnings was understated by US\$258,848.

F. Classification and measurement of Property, plant and equipment (“PPE”)

(i) Classification of concession assets vs. PPE

CIAS16 defines PPE as tangible items that are held for use in the production or supply of goods or services, for rental to others, or for administrative purposes; and are expected to be used during more than one period. However, as at 31 December 2022, the Company classified the non-current assets, including construction in progress, and harbours and buildings among others, which resulted from the joint arrangement for the development of TS11, UM2 and UM1 ports, in the financial statement caption called “concession asset”, instead of PPE. Consequently, the concession assets and PPE were overstated and understated by US\$8,135,093, respectively, as at 31 December 2022.

(ii) Measurement of the PPE

In accordance with CIAS 16.16, the element of cost of property, plant, and equipment comprises the purchases price including non-refundable purchase taxes. However, as at 31 December 2022, the Company has recorded the refundable valued-added tax (“VAT”) amounting to US\$450,569 as a cost of the above PPE. As a result, the PPE cost and the liability arising from joint arrangement was overstated by the US\$450,569, respectively, as at 31 December 2022.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

G. Measurement of current income tax liabilities and deferred tax

As at 31 December 2022 and 2021, the Company reported net deferred tax liabilities amounting to US\$271,230 and net deferred tax assets amounting US\$140,376, respectively. However, the Company identified errors in their calculation of current income tax and deferred tax for the years ended 31 December 2022 and 2021 and for the three-month period ended 31 March 2022 together with the impact from the restatements mentioned herein this Note. Consequently, the following items were impacted:

As at 31 December 2021:

- Net deferred tax asset was overstated by US\$140,376.
- Net deferred tax liability was understated by US\$136,559.
- The current income tax liability was overstated by US\$119,075.
- Retained earnings was overstated by US\$157,860.

As at 31 December 2022:

- Net deferred tax liability was understated by US\$398,626.
- The current income tax liability was overstated by US\$90,046.
- Retained earnings was overstated by US\$308,580.

As at and for the three-month period ended 31 March 2022:

- Net deferred tax liability was understated by US\$430,428.
- The current income tax liability was overstated by US\$18,122.
- The income tax expense was understated by US\$254,446.
- The opening retained earnings was overstated by US\$157,860.

H. Classification of inventory

The Company has identified an error in classification of its recording of the inventory balance as at 31 December 2021 of US\$352,114 under the Trade and other receivable. As a result, as at 31 December 2021, the Inventory and Trade and other receivables were understated and overstated, respectively, by US\$352,114. Consequently, under the statement of cash flows for three-month period ended 31 March 2022, the changes in the Inventory, and Trade and other receivables were overstated and understated, respectively by US\$60,005.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

I. Earnings per share

As a result from items C, D, E and G above, the earnings per share and diluted earnings per share for the three-month period ended 31 March 2022 were consequently adjusted to US\$0.17 per share and US\$0.17 per share, respectively.

J. Corresponding impacts to Retained earnings

As a result from items E and G, the retained earnings were impacted as follows:

- As at 31 December 2021, retained earnings was overstated by US\$119,169.
- As at 31 December 2022, retained earnings was overstated by US\$583,188.
- As at 31 March 2022, retained earnings was being understated by US\$299,472.

K. Corresponding impacts on Statement of Cash flows

For the three-month period ended 31 March 2022:

Operating activities:

As a result from the above restatement A, B, E, F, G, and H, the cash generated from operating activities were overstated by US\$494.

Financing activities:

As a result from the above restatement E, the interest paid portion was understated by US\$73,139 and the principle portion payment for lease liability was overstated by US\$73,139.

Investing activities:

In accordance with CIA7.7, short-term investment of 3 months or less are qualified as a cash equivalent. The Company has identified error in their classification of fixed deposit with maturity of 3 months which was recorded as non-cash equivalent as at 31 March 2022. Accordingly, the balance of cash generated from investing activities, and the corresponding cash and cash equivalent for the three-month period ended and as at 31 March 2022 were overstated and understated, respectively, by US\$1,000,000.

Additionally, as a result from the above restatement B, the cash and cash equivalents were understated by US\$32,608 as at 31 March 2022.

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

A summary of the line items effected by the restatements of the comparative information and correction of those errors is as follows:

Items	31 December 2022				1 January 2022				
	Previously reported US\$	Restatement US\$	As restated		Previously reported US\$	Restatement US\$	As restated		
			US\$	KHR'000 (Note 4)			US\$	KHR'000 (Note 4)	
Statement of financial position									
Assets									
Non-current assets									
Concession assets	F	8,135,093	(8,135,093)	-	-	-	-	-	
Property, plant and equipment	F	107,632,950	7,684,524	115,317,474	474,762,040	103,328,375	-	103,328,375	420,959,800
Right-of-use assets	E(i), E(ii)	5,766,995	140,690	5,907,685	24,321,939	3,660,992	(127,120)	3,533,872	14,396,995
Lease receivables	E(ii)	8,835,986	833,356	9,669,342	39,808,681	4,296,588	1,125,706	5,422,294	22,090,426
Other investments	A	-	15,000,000	15,000,000	61,755,000	-	10,000,000	10,000,000	40,740,001
Deferred tax assets	G	-	-	-	-	140,376	(140,376)	-	-
Current assets									
Inventories	H	714,982	-	714,982	2,943,581	-	352,114	352,114	1,434,512
Lease receivables	E(ii)	34,497	385,546	420,043	1,729,317	13,886	281,835	295,721	1,204,767
Trade and other receivables	B,E(i), E(ii),H	8,298,747	(471,552)	7,827,195	32,224,561	5,134,521	(708,547)	4,425,974	18,031,418
Cash and bank balances	A,B	22,202,835	(14,908,746)	7,294,089	30,029,764	18,614,700	(9,967,886)	8,646,814	35,227,120

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

A summary of the line items effected by the restatements of the comparative information and correction of those errors is as follows: (continued)

		31 December 2022				1 January 2022			
Items		Previously reported US\$	Restatement US\$	As restated US\$	KHR'000 (Note 4)	Previously reported US\$	Restatement US\$	As restated US\$	KHR'000 (Note 4)
Statement of financial position									
Equity									
Retained earnings	J	14,565,043	583,188	15,148,231	61,435,683	12,686,797	119,169	12,805,966	51,862,847
Liabilities									
Non-current liabilities									
Lease liabilities	E(i)	11,566,801	(404,377)	11,162,424	45,955,700	6,778,885	331,726	7,110,611	28,968,629
Liability arising from joint arrangement	F	8,178,292	(450,569)	7,727,723	31,815,036	-	-	-	-
Deferred tax liabilities, net	G	271,230	398,626	669,856	2,757,797	-	136,559	136,559	556,341
Current liabilities									
Trade and other payables	B	3,233,202	(275,307)	2,957,895	12,177,654	2,393,907	(305,896)	2,088,011	8,506,557
Borrowings	B	2,069,974	275,307	2,345,281	9,655,522	2,069,974	305,896	2,375,870	9,679,295
Lease liabilities	E(i), E(ii)	56,396	491,903	548,299	2,257,347	9,261	347,347	356,608	1,452,821
Current income tax liabilities	G	3,303,478	(90,046)	3,213,432	13,229,700	2,305,306	(119,075)	2,186,231	8,906,705

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

A summary of the line items affected by the restatements of the comparative information and correction of those errors is as follows: (continued)

Items	For the three-month period ended 31 March 2022			
	Previously reported US\$	Restatement US\$	As restated	
			US\$	KHR'000 (Note 4)
Statement of profit or loss				
Revenue	8,933,180	-	8,933,180	36,295,510
Cost of sales and services	<u>(2,885,318)</u>	<u>-</u>	<u>(2,885,318)</u>	<u>(11,723,047)</u>
Gross profit	6,047,862	-	6,047,862	24,572,463
Other income	C,E(ii) 565,066	176,874	741,940	3,014,502
General and administrative expenses	D,E(i) (2,140,462)	376,781	(1,763,681)	(7,165,836)
Impairments loss on trade and other receivables	D -	<u>(374,191)</u>	<u>(374,191)</u>	<u>(1,520,338)</u>
Operating profit	<u>4,472,466</u>	<u>179,464</u>	<u>4,651,930</u>	<u>18,900,791</u>
Financial income	C,E(ii) -	261,115	261,115	1,060,910
Finance costs	E(i) (261,974)	<u>(5,830)</u>	<u>(267,804)</u>	<u>(1,088,088)</u>
Finance costs, net	<u>(261,974)</u>	<u>255,285</u>	<u>(6,689)</u>	<u>(27,178)</u>
Profit before tax	4,210,492	434,749	4,645,241	18,873,613
Income tax expense	G (849,214)	<u>(254,446)</u>	<u>(1,103,660)</u>	<u>(4,484,171)</u>
Profit for the period	<u>3,361,278</u>	<u>180,303</u>	<u>3,541,581</u>	<u>14,389,442</u>

Earnings per share attributable to shareholder of PPAP during the period are as follow:

Basic earnings per share	I	0.16	0.01	0.17	0.70
Diluted earnings per share	I	<u>0.16</u>	<u>0.01</u>	<u>0.17</u>	<u>0.70</u>

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

A summary of the line items affected by the restatements of the comparative information and correction of those errors is as follows: (continued)

Items	For the three-month period ended 31 March 2022			
	Previously reported US\$	Restatement US\$	As restated US\$	KHR'000 (Note 4)
Cash flows from operating activities				
Profit before tax	4,210,492	434,749	4,645,241	18,873,613
<i>Adjustments for:</i>				
Depreciation of property, plant and equipment	913,392	-	913,392	3,711,112
Depreciation of investment property	12,827	-	12,827	52,116
Depreciation of right-of-use assets	E(i) 25,133	(2,601)	22,532	91,548
Interest expenses	E(i) 260,622	7,182	267,804	1,088,088
Interest income from lease receivables	E(ii) (43,093)	2,546	(40,547)	(164,742)
Interest from fixed deposit	(217,864)	-	(217,864)	(885,181)
Net unwinding effect of long-term deposit	(1,352)	(1,352)	(2,704)	(10,987)
Net impairment loss on receivables	374,191	-	374,191	1,520,338
Income from sub-leasing right-of-use assets	E(ii) -	(440,535)	(440,535)	(1,789,894)
Retirement benefits obligation expenses	22,207	-	22,207	90,227
	5,556,555	(11)	5,556,544	22,576,238
<i>Changes in working capital:</i>				
Inventories	H -	(60,005)	(60,005)	(243,800)
Trade and other receivables	B, E(ii), H (3,060,834)	60,510	(3,000,324)	(12,190,316)
Trade and other payables	334,880	-	334,880	1,360,617
Contract liabilities	(75,000)	-	(75,000)	(304,725)
Cash generated from operations	2,755,601	494	2,756,096	11,198,014
Income tax paid	(2,398,723)	-	(2,398,723)	(9,746,012)
Retirement benefit obligation paid	(5,447)	-	(5,447)	(22,131)
Net cash generated from operating activities	K 351,431	494	351,926	1,429,871

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

32. Restatement of comparative information (continued)

A summary of the line items affected by the restatements of the comparative information and correction of those errors is as follows: (continued)

		For the three-month period ended 31 March 2022			
Items	Previously reported US\$	Restatement US\$	As restated US\$	KHR'000 (Note 4)	
Cash flows from investing activities					
Purchase of property, plant and equipment	(2,243,606)	-	(2,243,606)	(9,115,771)	
Interest received	194,359	-	194,359	789,681	
Withdrawal of fixed deposit	K 1,000,000	(1,000,000)	-	-	
Net cash used in investing activities	K (1,049,247)	(1,000,000)	(2,049,247)	(8,326,090)	
Cash flows from financing activities					
Interest paid	K (413,995)	(73,139)	(487,134)	(1,979,225)	
Payment of principal portion of lease liabilities	K (114,263)	73,139	(41,124)	(167,087)	
Repayments of borrowings	(1,034,987)	-	(1,034,987)	(4,205,152)	
Net cash used in financing activities	(1,563,245)	-	(1,563,245)	(6,351,464)	
Net decrease in cash and cash equivalents	(2,261,061)	(999,506)	(3,260,567)	(13,247,683)	
Cash and cash equivalents at beginning of period	6,614,700	2,032,114	8,646,814	35,227,120	
Currency translation differences	-	-	-	(165,136)	
Cash and cash equivalents at end of period	K 4,353,639	1,032,608	5,386,247	21,814,301	

		For the three-month period ended 31 March 2022			
Item	Previously reported US\$	Restatement US\$	As restated US\$	KHR'000 (Note 4)	
Statement of change in equity					
Retained earnings	J 3,361,278	299,472	3,660,750	14,705,833	

Phnom Penh Autonomous Port

Notes to the condensed interim financial statements (continued) for the three-month period ended 31 March 2023

33. Contingent liability

To the date of this report, the Company is currently disputing the invoices received from Saab Technologies Bv with the amount totalling to US\$717,981 for the services rendered under the Support and Maintenance contract (contract no. CP20120224) for Integrated Terminal Operation System dated 24 February 2012. The Company has identified certain performance obligations mentioned in the contract have not been fully satisfied. These include the dysfunctional cargo system for booking stuffing and unstuffing service, booking of refer service, booking weight bridge service, and other system bugs. Additionally, there are limited functionalities for the billing system over services such as additional storage fee charge and stuffing-unstuffing charges among others. Furthermore, the Electronic Data Interchange (“EDI”) system for contacting with shipping line and customers and Yard View for monitoring over container masterplan function remains incomplete to date. The management is actively working to resolve the dispute and determine the appropriate course of action, and believes that the amount billed is not equivalent nor does it reflect to the actual performance obligations being fulfilled by the vendor as at the date of this report.

34. Financial instruments – fair values

The Company has not disclosed the fair value information for the financial assets and financial liabilities because their carrying amounts are a reasonable approximation of the fair value.



ចំណតផែនការពហុបំណងឧស្ម័ន លេខ UM២

Sub-Feeder Multipurpose Terminal Tonle Bet-UM2

ភូមិឧស្ម័ន យ៉ុងឧស្ម័ន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

Tonle Bet Village, Tonle Bet Commune, Tboung Khmum District, Tboung Khmum Province

ចំណតផែនការពហុបំណង លេខ UM១

Sub-Feeder Multipurpose Terminal UM1

ផ្លូវជាតិលេខ ៦A, ភូមិកណ្តាល ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល

National Road No. 6A, Kandal Village, Prek Anhchanh Commune, Mok Kampul District, Kandal Province

ចំណតផែនការពហុបំណង TS៣

Multipurpose Terminal TS3

#៦៤៩ ផ្លូវវិថីព្រះសីហនុ ភូមិស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

#649, Preah Sisowath Street, Sras Chork Commune, Daun Penh District, Phnom Penh

ចំណតផែនការដំណើរ និងទេសចរ TS១

Passenger and Tourist Terminal TS1

ផ្លូវវិថីព្រះសីហនុ ភូមិស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

Preah Sisowath Street, Wat Phnom Commune, Daun Penh District, Phnom Penh

ចំណតផែនការពហុបំណង លេខ TS១១

Sub-Feeder Multipurpose Terminal TS11

ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់អូរម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

National Road 5, Spean Khpos Village, Kilometer 6 Commune, Reusseykeo District, Phnom Penh

ចំណតផែនការកុងតឺន័រ លេខ LM១៧ និងទីលានស្តុកទុកកុងតឺន័រ

Container Terminal LM17 /ICD-LM១៧/ and Inland Container Depot ICD-LM17

ភូមិកណ្តាល ឃុំបន្ទាយដេក ស្រុកកៀនស្វាយ ខេត្តកណ្តាល

Kandal Leu Village, Bantey Dek Commune, Kien Svay District, Kandal Province

ចំណតផែនការពហុបំណង លេខ LM២៦

Sub-Feeder Multipurpose Terminal LM26

ភូមិកោះរកា ឃុំកោះរកា ស្រុកព្រះវិហារ ខេត្តព្រៃវែង

Koh Roka Village, Koh Roka Commune, Peam Chor District, Prey Veng Province

ទំនាក់ទំនង/ Contact

Email ppapmpwt@online.com.kh

Tel/Fax +855 23 427 802

Website www.ppap.com.kh

Headquarter's Address #649, Preah Sisowath Street, Sras Chork Commune, Daun Penh District, Phnom Penh

